



UCB

២០១៩

របាយការណ៍

ហិរញ្ញវត្ថុ

ប្រចាំឆ្នាំ

UCB

ធនាគារ សហពាណិជ្ជ ក.អ
របាយការណ៍ហិរញ្ញវត្ថុ
សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩



មាតិកា

១. សារពីគណៈគ្រប់គ្រង	ទំព័រ ៣
២. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ កអ.	ទំព័រ ៥
៣. ទិដ្ឋភាពទូទៅនៃអាជីវកម្ម	ទំព័រ ៧
៤. សកម្មភាព និង ការឧបត្ថម្ភ	ទំព័រ ១៣
៥. អតិថិជនកិច្ចសាជីវកម្ម	ទំព័រ ១៥
៦. របាយការណ៍ក្រុមប្រឹក្សាភិបាល	ទំព័រ ១៨
៧. របាយការណ៍សវនករឯករាជ្យ	ទំព័រ ២៥
៨. របាយការណ៍ហិរញ្ញវត្ថុ	ទំព័រ ២៩
៩. សេវាកម្ម និង ផលិតផល	ទំព័រ ២០៣
១០. ព័ត៌មានទំនាក់ទំនង	ទំព័រ ២០៨

១. សារពីធនាគ្រប់គ្រង

ក្នុងឆ្នាំ២០១៩នេះ

សេដ្ឋកិច្ចពិភពលោក

និងទីផ្សារប្រទេសកម្ពុជាមានការអភិវឌ្ឍន៍ទៅមុខដោយស្ថិរភាព។

បើទោះជាការរីកចម្រើននេះប្រកបទៅដោយភាពមិនជាក់លាក់ជាច្រើនក៏ដោយ ប៉ុន្តែ UCB ប្រកាន់ខ្ជាប់នូវស្មារតី “ធនាគារគឺគ្រប់គ្រងហានិភ័យទៅលើអាជីវកម្មដែលមានរយៈពេលវែង” ដោយពឹងផ្អែកទៅលើនីតិវិធីនៃការគ្រប់គ្រងហានិភ័យ និងការយល់ច្បាស់ពីទីផ្សារក្នុងតំបន់ បានធ្វើឲ្យនៅក្នុងឆ្នាំ២០១៩នេះគឺជាឆ្នាំដែលជោគជ័យមួយរបស់ធនាគារ មិនថាទៅលើផ្នែកសេវាកម្មអតិថិជន គុណភាពនៃទ្រព្យសកម្ម ការអភិវឌ្ឍន៍ផលិតផល ឬ ស្ថានភាពហិរញ្ញវត្ថុនោះទេ។

ចំពោះសកម្មភាពអាជីវកម្មវិញ ទាំងប្រាក់បញ្ញើនិងប្រាក់កម្ចីគឺមានការកើនឡើងថេរ ដែលលទ្ធផលនេះមិនមែនបានមកពីការធ្វើយុទ្ធការទីផ្សាររយៈពេលខ្លីនោះទេ តែជាក់ស្តែងកំណើននៃអាជីវកម្មគឺជាលទ្ធផលដែលបានមកពីគ្រប់សកម្មភាពទាំងអស់ ហើយបានឆ្លុះបញ្ចាំងឲ្យឃើញពីការតស៊ូប្រឹងប្រែងរបស់ធនាគារក្នុងការគ្រប់គ្រងហានិភ័យ បណ្តុះបណ្តាលអ្នកមានទេពកោសល្យ បម្រើសេវាកម្មអតិថិជន និងសាងម៉ាកយីហោឲ្យកាន់តែមានគុណភាពប្រសើរឡើង។

ធនាគារសហពាណិជ្ជ

ក.អ

ផ្តល់ជូនអតិថិជននូវបទពិសោធន៍សេវាកម្មហិរញ្ញវត្ថុដែលរហ័សទាន់ចិត្តទាំងក្នុងប្រទេសនិង ក្រៅប្រទេស តាមរយៈសាខាចំនួន ១០ សាខាក្នុងទីក្រុងភ្នំពេញ និង សាខាខេត្តចំនួន ០៤ សាខា ដែលមានផ្តល់សេវាកម្មកម្ចីទិញដូរ៖ ប័ណ្ណឥណទាន សេវាកម្មធនាគារតាមអ៊ីនធឺណែតនិងទូរស័ព្ទ...។ល។

ចំពោះសេវាកម្មធនាគារផ្នែកអាជីវកម្មវិញ ធនាគារ សហពាណិជ្ជ ក.អ បានចូលរួមចំណែកទទួលខុសត្រូវក្នុងការអភិវឌ្ឍន៍សហគ្រាសកម្ពុជា ដោយជួយសម្រួលដល់លំហូរសាច់ប្រាក់របស់ក្រុមហ៊ុនក្នុងស្រុកនិងក្រុមហ៊ុនអន្តរជាតិឲ្យមាន ភាពរលូន ស្វែងរកលទ្ធភាពនៃប្រភពហិរញ្ញវត្ថុពីក្រៅប្រទេស ដែលធ្វើឲ្យគ្រិនអាចយកចិត្តទុកដាក់ច្រើនមកលើការអភិវឌ្ឍន៍ផលិតផល និង ការធ្វើផែនការអាជីវកម្មរយៈពេលវែង។

ឆ្នាំ២០២០នេះ

គឺជាឆ្នាំមួយដែលមិនមានស្ថិរភាព។

បន្ថែមលើវិបត្តិសង្គ្រាមពាណិជ្ជកម្មដែលមិនទាន់មានដំណោះស្រាយរវាងប្រទេសចិននិងសហរដ្ឋអាមេរិក បម្រែបម្រួលខ្លាំងនៃតម្លៃថាមពល

និងស្ថានភាពអត្រាការប្រាក់ទាបនៅអឺរ៉ុបនិងសហរដ្ឋអាមេរិកនោះគឺជម្ងឺឆ្លងជាសកលដែលធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅនិងទ្រព្យសម្បត្តិរបស់មនុស្សទូទាំងពិភពលោក។
បើទោះការឈឺចាប់រយៈពេលខ្លីនេះមិនអាចជៀសវាងបាន តែយើងជឿជាក់ថាវិបត្តិលើកនេះនឹងធ្វើឲ្យមនុស្សទាំងអស់អាចរកឃើញនូវការសហការគ្នាប្រភេទថ្មី ហើយសង្គមនឹងចាប់ផ្តើមឡើងវិញជាមួយទម្រង់ថ្មី។

វិស័យហិរញ្ញវត្ថុអាចនឹងជួបបញ្ហាប្រឈម

ប៉ុន្តែតម្រូវការហិរញ្ញវត្ថុមិនបាត់បង់ឡើយ។ធនាគារសហពាណិជ្ជ ក.អ
នឹងបន្តបណ្តុះបណ្តាលអ្នកមានទេពកោសល្យ បង្កើតតម្លៃអតិថិជន ជួយអភិវឌ្ឍន៍សង្គម
និងសាងម៉ាកយីហោឲ្យកាន់តែមានគុណភាពដែលនេះជាតម្លៃស្នូល
ដើម្បីបន្តដើរឆ្ពោះទៅមុខនិងប្រឈមមុខនឹងបញ្ហានានា។



២. ប្រវត្តិរបស់ធនាគារ សហពាណិជ្ជ ក.អ

ធនាគារមេ៖ ធនាគារ E.SUN

ធនាគារ E.SUN ត្រូវបានបង្កើតឡើង នៅ ថ្ងៃទី ១៦ ខែ មករា ឆ្នាំ ១៩៩២ និង បើកដំណើរការអាជីវកម្ម នៅ ថ្ងៃទី ២១ ខែ កុម្ភៈ ឆ្នាំ ១៩៩២។ ក្រោមការដឹកនាំរបស់លោក Huang Yung Jen ដែលជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន E.Sun Financial Holding រួមជាមួយនិងក្រុមឥស្សរជន ហិរញ្ញវត្ថុដែលមានគោលដៅរួមគ្នា — តាងនាមឲ្យ E.SUN ពួកគាត់បានប្រកាន់ភ្ជាប់នូវទស្សនៈវិស័យនៃ “ជំនាញវិជ្ជាជីវៈ សេវាកម្ម និងពាណិជ្ជកម្ម” និងយក “ទំនួលខុសត្រូវរបស់ E.SUN ក្នុងការបណ្តុះបណ្តាលអ្នកមានទេពកោសល្យ និងការផ្តល់សេវាកម្មល្អបំផុតជូនអតិថិជន” ជាគោលការណ៍ក្នុងការប្រតិបត្តិការអាជីវកម្ម ដើម្បីប្តេជ្ញាចិត្តក្លាយខ្លួនជា “គំរូក្នុងវិស័យហិរញ្ញវត្ថុ និង វិស័យសេវាកម្ម”។

“ការបង្កើតស្តង់ដារ បណ្តុះបណ្តាលអ្នកមានទេពកោសល្យ អភិវឌ្ឍន៍ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា” គឺជាហេដ្ឋារចនាសម្ព័ន្ធទំនាញនៃបេសកកម្មយូរអង្វែងរបស់ធនាគារ E.SUN។ ធនាគារ E.SUN ប្រកាន់ខ្ជាប់នូវគោលគំនិតស្វ័យរបស់ខ្លួនគឺ “ចិត្តថ្លាដូចគុជ រឹងមាំដូចភ្នំ” និង ការផ្តល់សេវាកម្មប្រកបដោយជំនាញនិងភាពកក់ក្តៅជូនដល់អតិថិជន។ លើសពីនេះទៅទៀត បុគ្គលិករបស់ E.SUN ប្តេជ្ញាធ្វើជាប្រជាពលរដ្ឋដ៏ល្អ ហើយធនាគារ E.SUN ក៏ប្តេជ្ញាធ្វើជាធនាគារលំដាប់ទី១ ដែលពោរពេញទៅដោយសេចក្តីស្រឡាញ់និងការយកចិត្តទុកដាក់លើទំនួលខុសត្រូវក្នុងសង្គម។

ប្រឈមមុខជាមួយនឹងស្ថានភាពទីផ្សារដែលមិនអាចព្យាករបាន និងការប្រកួតប្រជែងដ៏ខ្លាំងក្លា E.SUN នៅតែបន្តប្រើប្រាស់នូវយុទ្ធសាស្ត្រដែលរឹងមាំ គំនិតច្នៃប្រឌិតឈានមុខផ្នែកហិរញ្ញវត្ថុ ព្រមទាំងសេវាកម្មដែលមានគុណភាពរបស់ខ្លួនដើម្បីជំនះនូវរាល់បញ្ហា និងបង្កើតនូវជម្រើសសេវាកម្មហិរញ្ញវត្ថុ យ៉ាងទូលំទូលាយជូនដល់អតិថិជន។ E.SUN បានពង្រីកសាខារបស់ខ្លួនរហូតដល់ ១៣៩សាខា ហើយជឿជាក់ថាបណ្តាញសាខាទាំងនេះ នឹងអាចបង្កើនប្រសិទ្ធភាព និងវិសាលភាពរបស់ខ្លួនកាន់តែខ្លាំងឡើង។ ចំណែកឯការអភិវឌ្ឍន៍ផ្នែកបច្ចេកទេសវិញ E.SUN បានជ្រើសរើសប្រើប្រាស់នូវវិធីសាស្ត្រដែលប្រកបដោយភាពច្នៃប្រឌិតនិងភាពបត់បែន ដើម្បីដោះស្រាយបញ្ហា និងបំពេញតម្រូវសេវាកម្មហិរញ្ញវត្ថុជូនដល់អតិថិជន។ ចំពោះវិសាលភាពក្រៅប្រទេសរបស់ខ្លួនវិញ ធនាគារ E.SUN មានធនាគារបុត្រសម្ព័ន្ធចំនួន២ គឺ

ធនាគារ សហពាណិជ្ជ ក.អ នៅប្រទេសកម្ពុជា និង ធនាគារបុត្រសម្ព័ន្ធមួយទៀតនៅប្រទេសចិន។ ក្រៅពីនេះ ធនាគារ E.SUN បានបង្កើតសាខាចំនួន០៨ទៀត ដែលស្ថិតនៅ ទីក្រុងហុងកុង ទីក្រុង Los Angeles ប្រទេសសិង្ហបុរី ប្រទេសវៀតណាម ប្រទេសភូមា ទីក្រុង Sydney ទីក្រុង Tokyo និងទីក្រុង Brisbane ។ E.SUN កំពុងតែរៀបចំពង្រីកបណ្តាញរបស់ខ្លួនបន្ថែមទៀតក្នុងប្រទេសចិននិងតាមទីតាំងដ៏ទៃទៀតនៃតំបន់អាស៊ីអាគ្នេយ៍ ដែលបច្ចុប្បន្ននេះ E.SUN មានសាខាចំនួន២៨សាខាក្នុងប្រទេសចំនួន០៩ ដែល E.SUN មានគោលដៅបង្កើតនូវបណ្តាញសេវាកម្មហិរញ្ញវត្ថុដែលប្រកបដោយប្រសិទ្ធភាពខ្ពស់ក្នុងតំបន់អាស៊ី ព្រមទាំងអាចផ្តល់នូវសេវាកម្មដែលមានគុណភាពលំដាប់ខ្ពស់ជូនទៅដល់អតិថិជនក្នុងស្រុក ដើម្បីបំពេញតម្រូវការសេវាកម្មហិរញ្ញវត្ថុឆ្លងប្រទេស។

ធនាគារ សហពាណិជ្ជ ក.អ

ធនាគារ សហពាណិជ្ជ ក.អ ត្រូវបានបង្កើតឡើង នៅថ្ងៃទី ៣១ ខែ មិនា ឆ្នាំ១៩៩៤ និង បច្ចុប្បន្ន កាន់កាប់ ១០០% ដោយធនាគារ E.SUN។ ធនាគារ សហពាណិជ្ជ ក.អ ជាធនាគារពាណិជ្ជដែលមានអាជ្ញាប័ណ្ណពេញលេញ មានសាខាក្នុងក្រុងភ្នំពេញចំនួន ១០សាខា និងសាខាខេត្តចំនួន ០៤ សាខា ហើយមានបុគ្គលិកបម្រើការជាង ៥០០ នាក់។ ក្នុងនាមជាធនាគារបុត្រសម្ព័ន្ធរបស់ធនាគារE.SUN ធនាគារសហពាណិជ្ជ ក.អ បានប្រកាន់ភ្ជាប់នូវគុណតម្លៃ និង ទស្សនៈវិស័យ របស់ ធនាគារ E.SUN ក្នុងការផ្តល់នូវសេវាកម្មដ៏ល្អ និង ចូលរួមចំណែកក្នុងការអភិវឌ្ឍន៍សង្គមកម្ពុជា។ នាពេលអនាគត ធនាគារ សហពាណិជ្ជ ក.អ នឹងបន្តពង្រឹងទៅលើផលិតផល សេវាកម្ម និងគំនិតច្នៃប្រឌិត ខាងផ្នែកហិរញ្ញវត្ថុ ព្រមទាំងលើកកម្ពស់ការអប់រំនិងកិច្ចសហការប្រតិបត្តិការរវាងអ្នកជំនាញមកពីប្រទេសផ្សេងៗ ដើម្បីក្លាយខ្លួនជាធនាគារក្រៅស្រុកមួយដែលមានភាពពិសេសជាងគេក្នុងប្រទេសកម្ពុជា។

៣. ទិដ្ឋភាពទូទៅនៃអាជីវកម្ម

1. ចំណុចសំខាន់ៗនៃរបាយការណ៍ហិរញ្ញវត្ថុ

	២០១៩	២០១៨	២០១៧
លទ្ធផលនៃចំណូលប្រតិបត្តិការ (ដុល្លារ)			
ចំណូលប្រតិបត្តិការ	៣៤.៤៧៥.៧៧៣	៣២.២៦៥.៣៧៤	២៣.១៥៥.២៤៥
ប្រាក់ចំណេញមុនចំណាយពន្ធ	២៥.៨៨៣.១៦៣	៩.៦៩៨.៧៤៣	(២៥.៦២១.៥៣៦)
ប្រាក់ចំណេញសុទ្ធ	២២.០០៩.៦៩៨	៧.៧៧៩.៣០៩	(២០.៣៤១.២៦៥)
ទិន្នន័យសំខាន់ៗរបស់តារាងតុល្យការ (ដុល្លារ)			
ទ្រព្យសកម្មសរុប	៧០៦.៩៩៩.៣៦៧	៥១៦.៧០៤.៧១៩	៥៣៣.២៥៨.០០២
ឥណទានសំរាប់អតិថិជន (សុទ្ធ)	៤៧៦.២៣៧.៩៥៣	៣១១.១៥០.៧៤៩	២៧៩.៤០៨.៦៣៧
ប្រាក់បញ្ញើរបស់អតិថិជន	៤៤៧.១៦៣.៧៩៧	៣៣២.៨៩៧.៣៥៤	៤៦១.០៤៧.៣៣៨
បំណុលសរុប	៦១២.៩៥៩.៩៦៦	៤៤៤.៨០៤.៣២០	៨០.០០០.០០០
ដើមទុនបានបង់	៨០.០០០.០០០	៨០.០០០.០០០	៧២.២១០.៦៦៤
មូលនិធិភាគទុនិក	៩៤.០៣៩.៤០១	៧១.៩០០.៣៩៩	៤៩.៩៤៥.១៧៤
ផលបរលើទ្រព្យសកម្ម	៣,១៤%	១,៥១%	(៣,៨១%)
ផលបរលើដើមទុន	២៣,៥៨%	១០,៨២%	(២៨,១៧%)
បំណុលមិនដំណើរការ %	០,៨១%	៣,៤៤%	៧,៣៤%
អនុបាតមូលដ្ឋាន			
អនុបាតសោធនភាព	២៣,៣៧%	៣១,៧៩%	៣១,៤៤%
អនុបាតក្របខ័ណ្ឌសន្ទនីយភាព	១៥៦,៤២%	១១០%	១៤៧%

- ❖ តួលេខក្នុងឆ្នាំ២០១៩ និងឆ្នាំ២០១៨ ត្រូវបានកែសម្រួលទៅតាមការអនុវត្តជាលើកដំបូងតាមប្រព័ន្ធ CIFRS ចំណែកតួលេខឆ្នាំ២០១៧ នៅរក្សាតាមប្រព័ន្ធស្តង់ដារគណនេយ្យកម្ពុជា។

2. ព្រឹត្តិការណ៍សំខាន់នៃអាជីវកម្ម

○ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

“ការបង្កើតប្រព័ន្ធបច្ចេកវិទ្យា” “ការបណ្តុះបណ្តាលធនធានមនុស្ស” និង

“ការអភិវឌ្ឍន៍បច្ចេកវិទ្យាព័ត៌មានវិទ្យា”

គឺជាសរសេរសម្បទានបីនៃដំណើរស្វែងរកនិរន្តរភាពយូរអង្វែង

ហើយក៏ជាគុណតម្លៃស្នូលរបស់ ធនាគារ UCB និង ក្រុមហ៊ុនមេផងដែរ។ ធនាគារបន្តខិតខំអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា

ដើម្បីពង្រឹងដល់ប្រសិទ្ធភាពនៃប្រតិបត្តិការនិងគ្រប់គ្រងលើហានិភ័យ។ ចាប់ពីឆ្នាំ២០១៩មក យុទ្ធសាស្ត្រនៃបច្ចេកវិទ្យាព័ត៌មានវិទ្យារបស់ធនាគារនឹងផ្ដោតទៅលើ

គោលគំនិតចំនួន០៤គឺ៖ (១) អភិវឌ្ឍន៍Programដើម្បីបង្កើតនូវភាពពេញលេញ

(២)ពង្រឹងសុវត្ថភាពនៃព័ត៌មាន រួមមានការគ្រប់គ្រងលើការប្រើប្រាស់អ៊ីនធឺណែត និង

វិភាគលើFirewall (៣) ពង្រឹងការគ្រប់គ្រងលើមូលដ្ឋានព័ត៌មាន (៤)

តភ្ជាប់ជាមួយនឹងយន្តការនៃប្រព័ន្ធ Cambodian Shared Switch (CSS) (៥)

បន្តពង្រឹងលើមុខងារនៃកម្មវិធី Mobile Banking។

○ ការផ្លាស់ប្តូរនៃធនធានមនុស្ស

សម្រាប់ផ្នែកធនធានមនុស្សវិញ ធនាគារនឹងប្រើប្រាស់ធនធានរបស់ធនាគារ E.SUN ដែលជាក្រុមហ៊ុនមេ

ដើម្បីបង្កើតនូវធនធានមនុស្សដែលជាការផ្សារភ្ជាប់គ្នានូវគុណសម្បត្តិរវាងធនាគារ E.SUN

និងវប្បធម៌របស់ប្រទេសកម្ពុជាក្នុងការស្វែងរកបុគ្គលិក ការបណ្តុះបណ្តាល

ការអភិវឌ្ឍន៍វិជ្ជាជីវៈ និង ប្រព័ន្ធនៃការវាយតម្លៃដែលត្រឹមត្រូវ។

ធនាគារនឹងបន្តប្រើប្រាស់នូវអ្នកមានទេពកោសល្យវ័យក្មេងពីក្នុងទីផ្សារ

ហើយជាការពិតណាស់

ធនាគារចាត់ទុកការបណ្តុះបណ្តាលអ្នកមានទេពកោសល្យវ័យក្មេងគឺជារឿងមួយដែលប្រពៃ

បំផុតសម្រាប់ប្រទេសជាតិ។

នៅចុងឆ្នាំនេះ បុគ្គលិកជាជនជាតិខ្មែរមានជាង៩០% ជំនួសឲ្យបុគ្គលិកបរទេស

ហើយទន្ទឹមនឹងនេះដែរ

ប្រធាននាយកដ្ឋាននិងអនុប្រធាននាយកដ្ឋានប្រចាំនៅទីស្នាក់ការកណ្តាលមានប្រមាណជា

ជាង៨០%ជាជនជាតិខ្មែរ។

○ ការអនុវត្តប្រព័ន្ធ CIFRS

ដោយសារការអនុវត្តនៃប្រព័ន្ធ CIFRS ក្នុងឆ្នាំ២០១៩ បានធ្វើឲ្យចំនួនតួ

រលេខដែលបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមានភាពខុសគ្នាច្រើនពាក់ព័ន្ធនឹងការធ្វើសំវិធានធនឥណទាន។ តាមរយៈរបាយការណ៍ហិរញ្ញវត្ថុរបស់ KPMG

ដែលអនុម័តដោយក្រុមប្រឹក្សាភិបាលចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២០

មានការកែសម្រួលច្រើនទៅលើសំវិធានធនពីឆ្នាំ ២០១៧ ដល់ ២០១៩។

ប៉ុន្តែចំពោះប្រាក់ចំណេញបង្ករទុកវិញគឺមិនមានការប្រែប្រួលឡើយក្នុងបីឆ្នាំនេះ

ហើយការធ្វើការកែសម្រួលទាំងនេះ

គឺដោយសារការចាប់ផ្តើមអនុវត្តស្តង់ដារគណនេយ្យតាមប្រព័ន្ធ CIFRS ជាលើកដំបូង។

រាល់តួលេខហិរញ្ញវត្ថុដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុប្រចាំឆ្នាំនេះត្រូវបានកែសម្រួលឲ្យស្របតាមស្តង់ដារនៃប្រព័ន្ធ CIFRS។

○ សេវាកម្មឈានមុខ

ធនាគារ សហពាណិជ្ជ ក.អ. បន្តផ្តល់ជូននូវសេវាកម្មហិរញ្ញវត្ថុដែលមានគុណភាពខ្ពស់ និងឈានមុខគេដល់អតិថិជន និងបានកសាងកេរ្តិ៍ឈ្មោះរបស់ខ្លួននៅលើទីផ្សារ។

ចំពោះសេវាក្រៅប្រទេសនិងក្នុងស្រុក

ធនាគារមានផ្តល់ជាសេវានិងផលិតផលហិរញ្ញវត្ថុជាបីផ្នែក៖

- (១) សេវាកម្មធនាគារសម្រាប់ក្រុមហ៊ុន៖ កម្ចីមានកាលកំណត់ កម្ចីសម្រាប់ធ្វើដើមទុន គណនីមូលប្បទានបំត្រជំនួញ គណនី Escrow សេវាកម្មបើកប្រាក់បៀវត្ស សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន ។ល។
- (២) សេវាកម្មធនាគារសម្រាប់បុគ្គល៖ គណនីប្រាក់បញ្ញើសន្សំ គណនីបញ្ញើតាមតម្រូវការ គណនីប្រាក់បញ្ញើមានកាលកំណត់ ប្រាក់កម្ចីទិញគេហដ្ឋាន ប័ណ្ណឥណទាន ប័ណ្ណឥណទាន សេវាធនាគារOnline/តាមរយៈទូរស័ព្ទ សេវាកម្មATM ។ល។
- (៣) សេវាកម្មធនាគារអន្តរជាតិ៖ ការផ្ទេរប្រាក់ សេវាហិរញ្ញប្បទានពាណិជ្ជកម្ម សេវាលិខិតឥណទានសម្រាប់ការនាំចេញនិងនាំចូល សេវាកម្មការប្រមូលឯកសារ D/P & D/A លិខិតឥណទានសម្រាប់ធានានិង Standby មូលប្បទានបំត្រអប្បហារ ឥណទានពាណិជ្ជកម្ម។

○ ការគ្រប់គ្រងហានិភ័យ

ក្នុងឆ្នាំ ២០១៩ សម្រាប់ហានិភ័យឥណទាន

អនុបាតកម្ចីមិនដំណើរការបានធ្លាក់ចុះមកក្រោម ១%

ដែលវាមានភាពប្រសើរឡើងជាមួយអាត្រាជាមធ្យមលើទីផ្សារក្នុងចំណោមធនាគារសហពាណិជ្ជដទៃទៀត។ ចំណែកឯ ហានិភ័យសន្ទនីយភាព ធនាគារបានចាប់អនុវត្តធ្វើ

ស្រួលសេសសល់ទៅសន្ទនីយភាពដើម្បីធានាសុវត្ថិភាពទ្រព្យសកម្មរបស់អតិថិជន។
 ជាចុងក្រោយ ចំពោះហានិភ័យប្រតិបត្តិការវិញ
 ធនាគារបានខិតខំពង្រឹងលើនីតិវិធីនៃហានិភ័យព្រមទាំងផ្ដោតទៅលើកិច្ចការប្រតិបត្តិការ
 ដើម្បីធានាឲ្យបាននូវសេវាកម្មដែលមានគុណភាពជូនដល់អតិថិជន។

○ **ការចូលរួមចំណែកក្នុងសង្គម**

តាំងខ្លួនជាប្រជាពលរដ្ឋមួយរូបរបស់ពិភពលោកនិងជាអ្នកស្ម័គ្រចិត្តអស់មួយជីវិតរបស់សង្គមគឺជាគុណតម្លៃស្នូលមួយរបស់ធនាគារ និង E.SUN FHC។ នៅក្នុងឆ្នាំ២០១៩ ធនាគារបានសហការជាមួយមហាវិទ្យាល័យដើម្បីផ្តល់អាហារូបករណ៍ដល់សិស្សនិស្សិតដែលត្រូវការជំនួយ។ លើសពីនេះទៅទៀត ធនាគារក៏បានផ្តល់ឱកាសជាច្រើនដល់សិស្សនិស្សិតអាចមកចុះកម្មសិក្សានៅក្នុងធនាគារបាន។ ធនាគារយើងបានបន្តសហការជាមួយធនាគារ E.SUN បង្កើតឲ្យមានក្រុមការងារស្ម័គ្រចិត្ត ដើម្បីចុះទៅជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋដែលរស់នៅតាមតំបន់ដាច់ស្រយាលក្នុងខេត្តសៀមរាប និងបានសហការជាមួយមន្ទីរពេទ្យ Mackay Memorial Hospital របស់តៃវ៉ាន់ក្នុងការបង្កើតក្រុមការងារស្ម័គ្រចិត្តផ្នែកសុខភាព ដើម្បីជួយផ្តល់សេវាសុខភាពសប្បុរសធម៌ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ដាច់ស្រយាលក្នុងរាជធានីភ្នំពេញ។

3. ការរំពឹងទុកនៅក្នុងឆ្នាំ ២០២០

យោងតាមរបាយការណ៍	"Cambodia	Economic	Update"
ដែលចេញផ្សាយដោយធនាគារពិភពលោកក្នុងខែតុលា			ឆ្នាំ២០១៩
បានបង្ហាញថាកំណើនសេដ្ឋកិច្ចរបស់កម្ពុជានៅតែរឹងមាំ			
ដែលជាចម្បងបានមកពីការពង្រីកតម្រូវការក្នុងស្រុក			
តាមរយៈការជំរុញឲ្យមានកំណើនប្រាក់ឈ្នួលនិងការវិនិយោគសាធារណៈ			និង
ការពង្រីកតម្រូវការក្រៅស្រុកដែលបានជំរុញឲ្យមានកំណើននៃផលិតកម្មសម្លៀកបំពាក់និង			
ស្បែកជើងសម្រាប់នាំចេញ។			

កំណើនសេដ្ឋកិច្ចរបស់កម្ពុជាត្រូវបានរំពឹងទុកថានឹងកើនឡើងដល់ ៦.៩% ក្នុងឆ្នាំ២០១៩ បើធៀបនឹងកំណើន ៧%ក្នុងឆ្នាំ២០១៨ គឺមានការធ្លាក់តិចតួចប៉ុណ្ណោះ។

ដោយសារវដ្តនៃកំណើនថ្មីៗនេះគឺជំរុញដោយផ្នែកដោយការពង្រីកសារពើពន្ធ
ដែលចក្ខុវិស័យនៃកំណើនត្រូវបានព្យាករណ៍ថាមានការបន្តរហ័ស ៦.៧%
~៦.៧%នៅ២ឆ្នាំខាងមុខទៀត។ ចក្ខុវិស័យនៃកំណើនរយៈពេលវែងដែលមានអំណោយផល
គឺភាគច្រើនត្រូវបានជំរុញតាមរយៈការបង្កើននូវការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសទៅក្នុងវិស័យ
ផលិតកម្មនិងកសិកម្ម
និងលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ដែលតភ្ជាប់ការវិនិយោគដោយផ្ទាល់ពីក្រៅប្រទេសនិងសហ
គ្រាសកម្ពុជា។

ហានិភ័យនៅក្នុងវិស័យហិរញ្ញវត្ថុនៅតែបន្តកើនឡើង
ដែលប៉ះពាល់យ៉ាងខ្លាំងទៅលើវិស័យសាងសង់និងអចលនទ្រព្យ។
ចំណែកឯហានិភ័យដែលបង្កមកពីកត្តាខាងក្រៅក៏កើនឡើងដែរ
ជាមួយនឹងការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA ពីប្រទេសកម្ពុជា
ការកកស្ទះពាណិជ្ជកម្មរវាងប្រទេសពាណិជ្ជកម្មដ៏ធំទាំងពីរ
និងការប្រើប្រាស់រូបិយប័ណ្ណដុល្លារអាមេរិកច្រើនជាងរូបិយប័ណ្ណជាសកលផ្សេងទៀត។
ជាមួយនឹងភាពខ្មោចងឺតមួយទៀតគឺ វិស័យកូរណាថ្មីដែលបានលេចឡើងក្នុងឆ្នាំ២០១៩
និងបានឆ្លងរាលដាលនៅដើមឆ្នាំ២០២០
ដែលផលប៉ះពាល់របស់វាទៅលើម៉ាក្រូសេដ្ឋកិច្ចពិភពលោកគឺមិនអាចកាត់ថ្លៃបានឡើយ។

ជាសរុប វដ្តនៃពាណិជ្ជកម្មនៅក្នុងឆ្នាំ២០២០នេះគឺស្ថិតក្នុងភាពធ្លាក់ចុះ
ហើយរយៈពេលនៃភាពអវិជ្ជមាននេះគឺពិបាកក្នុងការប៉ាន់ស្មានណាស់ក្នុងខណៈពេលនេះ។

○ សេវាកម្មសន្សំ និងសាខា

- ❖ ធនាគារនឹងប្រើប្រាស់នូវបណ្តាញសាខាដែលមានទាំង១៤ សាខា រួមទាំង
ទីស្នាក់ការកណ្តាលជាកន្លែងសម្រាប់ពង្រឹងអាជីវកម្មបន្ថែមតាមរយៈកត្តា៤យ៉ាង (១)
ផលិតផលហិរញ្ញវត្ថុ (២) សេវាកម្មអតិថិជន (៣) ការប្រើប្រាស់អ្នកមានទេពកោសល្យ
និង (៤) សេវាកម្មធនាគារ Online។ ម្យ៉ាងវិញទៀត
ធនាគារនឹងបន្តស្វែងរកទីតាំងដែលល្អដើម្បីផ្លាស់ប្តូរទីតាំងសាខាបច្ចុប្បន្ន ឬ
បង្កើតសាខាថ្មី។
- ❖ ធនាគារនឹងបន្តផ្តល់នូវសេវាកម្មដ៏ល្អនិងបទពិសោធន៍ហិរញ្ញវត្ថុដែលងាយស្រួលជូនដល់អតិថិជន
ដើម្បីក្លាយខ្លួនជាធនាគារពាណិជ្ជដែលទទួលបានការទុកចិត្តនៅក្នុងទីផ្សារ។
លើសពីនេះទៅទៀត ធនាគារនឹងបន្តកែលម្អសេវាកម្ម VIP
និងផ្តល់សេវាកម្មផ្នែកគ្រប់គ្រងទឹកប្រាក់ដល់អតិថិជនធំៗដើម្បីធ្វើឲ្យកំណើននៃប្រាក់បញ្ញើ
និងតម្រូវការនៃប្រាក់បញ្ញើកើនឡើង។

○ សេវាកម្មឥណទាន

- ❖ ដើម្បីការកើនឡើងនៃសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា
ធនាគារនឹងបន្តផ្ដោតលើសេវាកម្មឥណទានគេហដ្ឋាននិងសេវាកម្មឥណទានសម្រាប់
អាជីវកម្មខ្នាតតូច សម្រាប់ក្រុមគ្រួសារ។ សម្រាប់ឥណទានអាជីវកម្មវិញ
អតិថិជនក្នុងអាជីវកម្មលក់ដំ លក់រាយ វិស័យផលិតកម្ម និងក្រុមហ៊ុនពហុជាតិនានា
នៅតែជាគោលដៅចម្បងរបស់ធនាគារ
ប៉ុន្តែដោយគិតដល់ភាពមិនជាក់នាពេលអនាគត
ការវាយតម្លៃនិងគ្រប់គ្រងហានិភ័យដោយប្រុងប្រយ័ត្នចំពោះប្រភេទអតិថិជនក្នុងវិស័
យដែលមានហានិភ័យខ្ពស់ក៏ជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍន៍របស់ធនាគារដែរ។
- ❖ នៅក្នុងការគ្រប់គ្រងហានិភ័យ និងប្រតិបត្តិការផ្ទៃក្នុង គឺដើម្បីលើកតម្កើង
ភាពស៊ីសង្វាក់គ្នា ប្រសិទ្ធភាពនិងកាត់បន្ថយហានិភ័យនៃការកើនឡើងបន្ទុក
ការសហប្រតិបត្តិការរវាងការគ្រប់គ្រងឥណទាននិងការគ្រប់គ្រងដ៏ទៀត
រួមមានការផ្ទេរប្រាក់ និងការទូទាត់មូលប្បទានប័ត្រ
ក៏ដើរតួយ៉ាងសំខាន់ក្នុងយុទ្ធសាស្ត្ររបស់ធនាគារដែរ។ធនាគារនឹងបន្តរក្សានូវប្រសិទ្ធិ
ភាពនៃការងារក្នុងការិយាល័យ
ដើម្បីផ្តល់នូវគុណភាពនិងស្ថិរភាពដល់ការរីកចម្រើនរបស់ធនាគារ។

○ សេវាកម្មប័ណ្ណឥណទាន

- ❖ ការចំណាយរបស់អតិថិជនត្រូវបានរំពឹងថានឹងធ្លាក់ចុះក្នុងឆ្នាំ២០២០
ប៉ុន្តែនេះគ្រាន់ជាស្ថានភាពណែនាំរយៈពេលខ្លីសម្រាប់អតិថិជន VIP ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀត
សេវាកម្មប័ណ្ណឥណទានជាម៉ាកយីហោនិងផលិតផលដ៏បំផុតរបស់ធនាគារ។
តាមរយៈការរក្សាទំនាក់ទំនងជាមួយអតិថិជន VIP លើកទឹកចិត្តអតិថិជន
VIPឲ្យបើកគណនីទុកសម្រាប់ទូទាត់វិក័យប័ត្រប័ណ្ណឥណទាន
បានបង្កើតឱកាសជាច្រើនដើម្បីឲ្យអតិថិជនអាចប្រើប្រាស់ផលិតផលផ្សេងៗទៀតរប
ស់ធនាគារក្រៅពីប័ណ្ណឥណទាន។

○ រូបិយប័ណ្ណជាតិ

- ធនាគារគាំទ្រទាំងស្រុងលើគោលការណ៍នៃការប្រើប្រាស់រូបិយប័ណ្ណជាតិ (រៀល)
ជាពិសេសចំពោះអាជីវកម្មផ្នែកប្រាក់កម្ចី។
ធនាគារនឹងផ្ដោតទៅលើការផ្តល់ជាហិរញ្ញវត្ថុដល់ (១) គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ/
គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើដែលមានឯកទេសតាមខេត្ត (២)

អាជីវកម្មក្នុងតំបន់និងចង្វាក់នៃការផ្គត់ផ្គង់របស់អាជីវកម្មទាំងនេះ (៣)

អាជីវកម្មខ្នាតតូចនិងមធ្យមដែលដំណើរការដោយបុគ្គល។

គោលដៅនៃការពង្រីកអាជីវកម្មជាប្រាក់រៀល

មិនគ្រាន់តែអនុលោមតាមច្បាប់នោះទេប៉ុន្តែក៏ដើម្បីជួយដល់ការរីកលូតលាស់ប្រកបដោយសុខុមាលភាពនៃទីផ្សាររូបិយវត្ថុជាតិផងដែរ។



៤. សកម្មភាព និង ការឧបត្ថម្ភ



ទិស្នាក់ការណ៍រាល់ឆ្នាំរបស់ធនាគារអ៊ីសាន់ដែលជាធនាគារមេរបស់ UCB
រៀបចំបណ្តុះបណ្តាលសម្រាប់បុគ្គលិកឆ្នើមឆ្នាំ២០១៩

ការបណ្តុះបណ្តាលអ្នកមានទេព
កោសល្យគឺជាគោលដៅធំមួយ
សម្រាប់ការធ្វើអាជីវកម្ម
រយៈពេលវែង



ប្តេជ្ញាចិត្តដើម្បីបណ្តុះបណ្តាលអ្នកមានទេពកោសល្យ
ការចុះអនុស្សរណៈយោគយល់ជាមួយមហាវិទ្យាល័យ

ស្មារតីនៃការស្ម័គ្រចិត្តចូលរួមក្នុង សង្គមគឺជាDNAរបស់យើង



Off-Site Meeting និងសកម្មភាពស្ម័គ្រចិត្ត
នៅតាមខេត្តដាច់ស្រយាល




សកម្មភាពស្ម័គ្រចិត្តជាមួយធនាគារអ៊ីសាន់និងមន្ទីរពេទ្យ Mackay
Memorial Hospital នៅតាមខេត្ត



៥. អនិច្ចាសកិច្ចសាជីវកម្ម

អង្គការលេខរបស់ធនាគារ UCB

គំនូសតាងព័ត៌មានលំអិតស្តីពីអង្គការលេខរបស់ធនាគារ UCB



កាលបរិច្ឆេទរបស់ទិន្នន័យ៖ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩

ក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពក្រុមប្រឹក្សាភិបាលរបស់ធនាគារ UCB៖

លេខ រៀង	គោត្តនាមនិងនាម	មុខតំណែង	កាលបរិច្ឆេទ ជ្រើសតាំង	ចំនួនភាគហ៊ុន កាន់កាប់បច្ចុប្បន្ន ភាគហ៊ុន អនុបាត		កំរិតនៃការសិក្សា
១	តំណាងពីធនាគារ E.SUN Bank Mr. Mao-Chin Chen	ប្រធានក្រុម ប្រឹក្សាភិបាល	២២ ឧសភា ២០១៧	៨.០០០	១០០%	Master of Economics National Taiwan University
២	តំណាងពីធនាគារ E.SUN Bank Ms. I-Yen Kuo	អភិបាល	៣០ មិនា ២០១៧			Master of Economics National Taiwan University
៣	តំណាងពីធនាគារ E.SUN Bank Mr. Chi-Kan Chung	អភិបាលនិងនាយកប្រតិបត្តិ	៣០ មិនា ២០១៧			Bachelor of Economic Fu Ren University
៤	តំណាងពីធនាគារ E.SUN Bank Mr. Chien-Hung Chen	អភិបាល	២២ ឧសភា ២០១៧			Master of Business Administration Drexel University
៥	Ms. Hun Phalin	អភិបាល	៣០ មិនា ២០១៧			Bachelor of Art Option Chinese Language Beijing Language and Culture University
៦	Mr. Tung-Lung Kuo	អភិបាល ឯករាជ្យ	២២ ឧសភា ២០១៧			Bachelor of Law in Public Administration National Taipei University
៧	Mr. Chuan-Hsing Huang	អភិបាល ឯករាជ្យ	៣០ មិនា ២០១៧			Doctor Degree of Philosophy Tamkang University

ប្រធានក្រុមប្រឹក្សាភិបាល អគ្គនាយកប្រតិបត្តិ គណៈគ្រប់គ្រងឬបុគ្គលពាក់ព័ន្ធ
ត្រូវទទួលខុសត្រូវពីបញ្ហាហិរញ្ញវត្ថុ
និងគណនេយ្យនាការបរិច្ឆេទគ្រាមុនដែលបានធ្វើការជាមួយក្រុមហ៊ុន CPA ឬសាខារបស់ខ្លួន។

ទេ

ចាប់តាំងពីសារពើពន្ធមុនមកដល់កាលបរិច្ឆេទនៃរបាយការណ៍នេះ គណៈនាយកមានគំនិតផ្សេងគ្នា
និងបានសរសេររបាយការណ៍ដំណោះស្រាយជាលាយលក្ខណ៍អក្សរដាក់ជូនក្រុមប្រឹក្សាភិបាល។

ដំណោះស្រាយទាំងអស់ត្រូវបានដាក់ជូន
ដោយគ្មានការខ្វែងគំនិតគ្នា។

និងអនុម័តដោយក្រុមប្រឹក្សាភិបាលទាំងអស់

គណៈកម្មការសវនកម្មរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការសវនកម្មរបស់ធនាគារ UCB៖

លេខ រៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទ ជ្រើសតាំង	កំរិតនៃការសិក្សា
១	ប្រធានគណៈ កម្មការ	Mr. Tung-Lung Kuo	២២ ឧសភា ២០១៧	Bachelor of Law in Public Administration National Taipei University
២	សមាជិក	Mr. Mao-Chin Chen	២២ ឧសភា ២០១៧	Master of Economics National Taiwan University
៣	សមាជិក	Mr. Chuan-Hsing Huang	៣០ មិនា ២០១៧	Doctor Degree of Philosophy Tamkang University
៤	សមាជិក	Ms. I-Yen Kuo	៣០ មិនា ២០១៧	Master of Economics National Taiwan University

គណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB

តារាងព័ត៌មានលំអិតស្តីពីសមាសភាពគណៈកម្មការគ្រប់គ្រងហានិភ័យរបស់ធនាគារ UCB៖

លេខ រៀង	មុខតំណែង	គោត្តនាមនិងនាម	កាលបរិច្ឆេទ ជ្រើសតាំង	កំរិតនៃការសិក្សា
១	ប្រធានគណៈ កម្មការ	Mr. Chuan-Hsing Huang	៣០ មិនា ២០១៧	Doctor Degree of Philosophy Tamkang University
២	សមាជិក	Mr. Mao Chin-Chen	២២ ឧសភា ២០១៧	Master of Economics National Taiwan University
៣	សមាជិក	Mr. Chi-Kan Chung	៣០ មិនា ២០១៧	Bachelor of Economic Fu Ren University
៤	សមាជិក	Mr. Chien-Hung Chen	២២ ឧសភា ២០១៧	Master of Business Administration Drexel University

៦. របាយការណ៍ក្រុមប្រឹក្សាភិបាល

របាយការណ៍របស់ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលមានសេចក្តីរីករាយសូមដាក់បង្ហាញរបាយការណ៍របស់ខ្លួន និងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សហពាណិជ្ជ ក.អ .ហៅកាត់ថា “ធនាគារ” និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានហៅកាត់ថា “សម្ព័ន្ធធនាគារ” និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ។

សកម្មភាពចម្បង

ធនាគារ គឺជាធនាគារពាណិជ្ជ ដែលកំពុងធ្វើប្រតិបត្តិការ ក្រោមបទប្បញ្ញត្តិនៃធនាគារជាតិនៃកម្ពុជា និងអនុលោមទៅតាមអាជ្ញាប័ណ្ណរបស់ធនាគារលេខ ០៨ ចេញដោយធនាគារជាតិនៃកម្ពុជា ។ អនុលោមតាមប្រកាសលេខ ធ៧-០៦-២០៧ ចុះថ្ងៃទី ១៣ ខែ កញ្ញា ឆ្នាំ ២០០៦ អាជ្ញាប័ណ្ណរបស់ធនាគារ ត្រូវបានបន្តជាថ្មីជាអាជ្ញាប័ណ្ណអចិន្ត្រៃយ៍នៅថ្ងៃទី ២៨ ខែ វិច្ឆិកា ឆ្នាំ ២០០៦ ។

សកម្មភាពចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារដែលធ្វើប្រតិបត្តិការតាមរយៈស្នាក់ការកណ្តាលរបស់ធនាគារ និងបណ្តាសាខានានាក្នុងព្រះរាជាណាចក្រកម្ពុជាមានដូចជា៖ ទទួលប្រាក់បញ្ញើរយៈពេលខ្លី មធ្យម និងវែងពីស្ថាប័នផ្សេងៗ និងឯកតាជន និងធ្វើការផ្តល់ឥណទាន និងបុរេប្រទានរយៈពេលខ្លី មធ្យម និងវែង ជូនស្ថាប័នផ្សេងៗ និង អតិថិជន ផ្តល់សេវាកម្មប្តូររូបិយវត្ថុបរទេស សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ អប្បបរមាកម្មមូលបត្រពាណិជ្ជកម្ម សេវាកម្មប្រតិបត្តិការរវាងអតិថិជន និងធនាគារផ្សេងៗទៀត ដែលបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា ។

អំពីក្រុមហ៊ុនបុត្រសម្ព័ន្ធ

យូអឹម លែន ហូលឌីង ខូ អិលធីឌី ហៅកាត់ថា (“ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្មនៅថ្ងៃទី២៥ ខែ កក្កដា ឆ្នាំ ២០១៣ ។ សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺកាន់កាប់ដីសម្រាប់ធនាគារប្រើប្រាស់ ។

លទ្ធផលហិរញ្ញវត្ថុ

លទ្ធផលហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	២០១៩	២០១៨	២០១៩	២០១៨
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនពន្ធដក	២៥.៨៨៣.១៦៣	៩.៦៩៨.៧៨៣	១០៤.៨៧៨.៥៧៦	៣៩.២៣១.៤១៤
ចំណាយពន្ធលើប្រាក់ចំណេញ	(៣.៨៧៣.៤៦៥)	(១.៩១៩.៤៣៤)	(១៥.៦៩៥.២៨១)	(៧.៧៦៤.១១០)
ប្រាក់ចំណេញសុទ្ធសម្រាប់ការ យបរិច្ឆេទ	<u>២២.០០៩.៦៩៨</u>	<u>៧.៧៧៩.៣៤៩</u>	<u>៨៩.១៨៣.២៩៥</u>	<u>៣១.៤៦៧.៣០៤</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

លទ្ធផលហិរញ្ញវត្ថុ (ត)

ធនាគារ	២០១៩ ដុល្លារអាមេរិក	២០១៨ ដុល្លារអាមេរិក	២០១៩ ពាន់រៀល (កំណត់សម្គាល់ ៥)	២០១៨ ពាន់រៀល (កំណត់សម្គាល់ ៥)
ប្រាក់ចំណេញមុនដកពន្ធ	២៥.៨៨១.២០២	៨.៨៣១.០៦៣	១០៤.៨៧០.៦៣០	៣៥.៧២១.៦៤៩
ចំណាយពន្ធលើប្រាក់ចំណេញ	(៣.៨៤៨.៨៧៥)	(១.៧១៩.៨០៣)	(១៥.៥៩៥.៦៤២)	(៦.៩៥៦.៦០៣)
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	<u>២២.០៣២.៣២៧</u>	<u>៧.១១១.២៦០</u>	<u>៨៩.២៧៤.៩៨៨</u>	<u>២៨.៧៦៥.០៤៦</u>

ភាគលាភ

ពុំមានការប្រកាស

ឬការបែងចែកភាគលាភ

ហើយក្រុមប្រឹក្សាភិបាលក៏ពុំមានអនុសាសន៍ឲ្យមានការបែងចែក ភាគលាភ សម្រាប់ការិយបរិច្ឆេទនេះទេ ។

ដើមទុន

នៅថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០១៧ និង ១៣ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ធនាគារបានទទួលសាច់ប្រាក់បន្ថែមក្នុងការបង្កើនដើមទុនពីភាគទុនិកចំនួន ៤២.៥០០.០០០ ដុល្លារអាមេរិក។ ការបង្កើនដើមទុនត្រូវបានអនុម័តដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ ២០១៧ និង អនុម័តដោយក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ២៣ ខែ មករា ឆ្នាំ ២០១៩ ។

ទុនបម្រុង និងសំវិធានធន

ពុំមានការប្រែប្រួលជាសារវន្តនៃទុនបម្រុង

និងសំវិធានធននៅក្នុងការិយបរិច្ឆេទនេះទេ

ក្រៅពីការបង្ហាញនៅក្នុង របាយការណ៍ហិរញ្ញវត្ថុនេះ ។

ឥណទាន និងបុរេប្រទាន

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមស្រប ដើម្បីបញ្ជាក់ថាវិធានការទាក់ទងទៅនឹងការលុបបំបាត់ចោល ឥណទាន និងបុរេប្រទានអាក្រក់ និងការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យត្រូវបានធ្វើឡើង ហើយក្រុមប្រឹក្សាភិបាលមានការជឿជាក់ថាពលឥណទាន និងបុរេប្រទាន ដែលបានដឹងថាមិនអាចទារបានត្រូវបានលុបបំបាត់ចោល

ហើយសំវិធានធនគ្រប់គ្រាន់ត្រូវបានកំណត់ឡើងសម្រាប់ឥណទាន និងបុរេប្រទានអាក្រក់ និងជាប់សង្ស័យ ។

នាថ្ងៃចេញរបាយការណ៍នេះ

ក្រុមប្រឹក្សាភិបាលពុំបានដឹងពីស្ថានភាពណាមួយដែលនឹងបណ្តាលឲ្យចំនួននៃការលុបបំបាត់ចោលឥណទាន និងបុរេប្រទានអាក្រក់ ឬចំនួននៃការធ្វើសំវិធានធនលើឥណទាន និងបុរេប្រទានជាប់សង្ស័យនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុនេះ មានចំនួនខ្វះខាតជាសារវន្តនោះឡើយ ។

ទ្រព្យសកម្មចរន្ត

នៅមុនពេលដែលរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើង ក្រុមប្រឹក្សាភិបាល បានចាត់វិធានការ ដែលមានមូលដ្ឋានសមរម្យ ដើម្បីបញ្ជាក់ថា បណ្តាទ្រព្យសកម្មចរន្តទាំងអស់ លើកលែងតែ បំណុលដែលបានកត់ត្រានៅក្នុងបញ្ជីគណនេយ្យ ហើយសន្និដ្ឋានថា មានតម្លៃមិនអាចប្រមូលមកវិញបាននៅក្នុងប្រតិបត្តិការអាជីវកម្មធម្មតា ត្រូវបានកាត់បន្ថយឲ្យនៅស្មើនឹងតម្លៃ ដែលគិតថានឹងអាចប្រមូលបានជាក់ស្តែង ។

នាថ្ងៃចេញរបាយការណ៍នេះ

ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលនឹងធ្វើឲ្យប៉ះពាល់ដល់ការកំណត់តម្លៃទ្រព្យសកម្មចរន្តនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវនោះទេ ។

វិធីសាស្ត្រវាយតម្លៃ

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានដឹងពីហេតុការណ៍ណាមួយដែលបានកើតឡើងដែលធ្វើឲ្យប៉ះពាល់ដល់ការអនុវត្ត វិធីសាស្ត្រដែលមានកន្លងមក ក្នុងការវាយតម្លៃទ្រព្យសកម្ម និងបំណុលនៅក្នុងរបាយការណ៍ ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ថាមានភាពមិនត្រឹមត្រូវ និងមិនសមស្របនោះទេ ។

បំណុលយថាហេតុ និងបំណុលផ្សេងៗទៀត

នាថ្ងៃចេញរបាយការណ៍នេះពុំមាន៖

- (ក) ការដាក់បញ្ចាំនូវទ្រព្យសកម្មណាមួយរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទក្នុងការធានាចំពោះបំណុលរបស់បុគ្គលណាមួយឡើយ ឬ
- (ខ) បំណុលយថាហេតុណាមួយដែលកើតមានឡើងចំពោះសម្ព័ន្ធធនាគារ ឬធនាគារ ចាប់តាំងពីថ្ងៃចុងការិយបរិច្ឆេទ មកក្រៅអំពីប្រតិបត្តិការអាជីវកម្មធម្មតារបស់ធនាគារឡើយ ។

តាមមតិរបស់ក្រុមប្រឹក្សាភិបាល ពុំមានបំណុលយថាហេតុ ឬបំណុលផ្សេងៗទៀតរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបំពេញ ឬអាចនឹងត្រូវបំពេញក្នុងអំឡុងពេលដប់ពីរខែបន្ទាប់ពីថ្ងៃបញ្ចប់ការិយបរិច្ឆេទដែល នឹងធ្វើឲ្យមានផលប៉ះពាល់ ឬអាចនឹងប៉ះពាល់ជាសារវន្តដល់លទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនដូចដែលបានកំណត់ និងនៅពេលដែលដល់ថ្ងៃកំណត់នោះទេ ។

ការផ្លាស់ប្តូរនៃហេតុការណ៍

នាថ្ងៃចេញរបាយការណ៍នេះ ក្រុមប្រឹក្សាភិបាលពុំបានពិនិត្យឃើញសភាពការណ៍ណាមួយដែលមិនបានរែកញែក នៅក្នុងរបាយការណ៍នេះ ឬក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារនិងធនាគារ ដែលនឹងបណ្តាលឲ្យមានតួលេខនៃចំនួនណាមួយដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុមាន ភាពមិនត្រឹមត្រូវនោះទេ ។

ប្រតិបត្តិការមិនប្រក្រតី

តាមមតិរបស់ក្រុមប្រឹក្សាភិបាល លទ្ធផលនៃការធ្វើប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការិយបរិច្ឆេទ ហិរញ្ញវត្ថុនេះ មិនមានផលប៉ះពាល់ជាសារវន្តដោយសកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីនោះទេ ។

ក្រុមប្រឹក្សាភិបាលក៏មានមតិផងដែរថា នៅក្នុងចន្លោះពេល ចាប់ពីថ្ងៃចុងការិយបរិច្ឆេទដល់ថ្ងៃចេញរបាយការណ៍នេះ ពុំមានចំណាត់ថ្នាក់សកម្មភាពប្រតិបត្តិការ ឬព្រឹត្តិការណ៍ណាមួយដែលមានលក្ខណៈជាសារវន្ត និងមិនប្រក្រតីកើតមានឡើងដែលអាចនាំឲ្យប៉ះពាល់ដល់លទ្ធផលនៃប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការិយបរិច្ឆេទដែលរបាយការណ៍នេះបានរៀបចំឡើងនោះទេ ។

ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរបាយការណ៍

ការរំពឹងទុកលើការបាត់បង់ឥណទាននាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ២០១៩ ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ ។ បន្ទាប់ពីកាលបរិច្ឆេទរបាយការណ៍ មានការផ្ទុះឡើងនៃវីរុសកូរ៉ូណាបានរីករាលដាលនៅប្រទេសចិន កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើផលិតផលក្នុងស្រុក (GDP) និងសូចនាករសំខាន់ផ្សេងៗ នឹងត្រូវពិចារណា

ក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចកើតឡើងនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ច ដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការរំពឹងទុកលើការខាតបង់ឥណទានតម្រូវដោយសរ.. ហ.អ.ក ៩ ក្នុងឆ្នាំ ២០២០ ។

ក្រុមប្រឹក្សាភិបាល

ក្រុមប្រឹក្សាភិបាលដែលបានបម្រើការក្នុងឆ្នាំ និងនាថ្ងៃដែលចេញរបាយការណ៍នេះរួមមាន៖

លោក Mao-Chin Chen	ប្រធានក្រុមប្រឹក្សាភិបាល
លោក Chi-Kan Chung	អភិបាល
លោកស្រី I-Yen Kuo	អភិបាល
លោកស្រី Hun Phalin	អភិបាល
លោក Chien-Hung Chen	អភិបាល
លោក Tung-Lung Kuo	អភិបាលឯករាជ្យ
លោក Chuan-Hsing Huang	អភិបាលឯករាជ្យ

ភាគហ៊ុនរបស់ក្រុមប្រឹក្សាភិបាល

ពុំមានសមាជិកក្រុមប្រឹក្សាភិបាលណាម្នាក់កាន់កាប់ ឬមានការទាក់ទិននៅក្នុងភាគហ៊ុនផ្ទាល់ ឬដោយប្រយោលរបស់សម្ព័ន្ធធនាគារ និងធនាគារនៅក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះទេ ។

អត្ថប្រយោជន៍របស់ក្រុមប្រឹក្សាភិបាល

នៅក្នុង និងនាចុងការិយបរិច្ឆេទហិរញ្ញវត្ថុនេះ ពុំមានការរៀបចំណាមួយដែលមានធនាគារជាតិមួយក្នុងគោលបំណងជួយដល់សមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីទទួលបាននូវអត្ថប្រយោជន៍ដោយមធ្យោបាយទិញយកភាគហ៊ុននោះទេ ។

តាំងពីចុងការិយបរិច្ឆេទហិរញ្ញវត្ថុកន្លងទៅ ពុំមានសមាជិកក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារណាម្នាក់បានទទួល ឬមានសិទ្ធិទទួលបាននូវអត្ថប្រយោជន៍ណាមួយ ក្រៅពីអត្ថប្រយោជន៍ដែលបានរួមបញ្ចូល នៅក្នុងចំនួនបរិលាភសរុបទទួលបាន ឬដល់កំណត់ទទួលបាន ដោយសមាជិកក្រុមប្រឹក្សាភិបាលដូចបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ(តាមរយៈកិច្ចសន្យាដែលធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារ ដែលក្រុមប្រឹក្សាភិបាលនោះជាសមាជិក ឬក៏ជាមួយក្រុមហ៊ុន ដែលក្រុមប្រឹក្សាភិបាលនោះមានផលប្រយោជន៍ផ្នែកហិរញ្ញវត្ថុច្រើននោះទេ លើកលែងតែការបង្ហាញនៅលើរបាយការណ៍ហិរញ្ញវត្ថុ ។

ការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាភិបាលលើរបាយការណ៍ហិរញ្ញវត្ថុ

ក្រុមប្រឹក្សាភិបាលមានភារៈធ្វើការអះអាងបញ្ជាក់ថា

របាយការណ៍ហិរញ្ញវត្ថុបានរៀបចំឡើងយ៉ាងត្រឹមត្រូវ ដើម្បីចង្អុលបង្ហាញនូវភាពពិត និងត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ។ នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ ក្រុមប្រឹក្សាភិបាលចាំបាច់ត្រូវ៖

- (ក) អនុម័តនូវគោលនយោបាយគណនេយ្យដែលសមស្រប ដោយផ្អែកលើការវិនិច្ឆ័យ និងការប៉ាន់ប្រមាណយ៉ាងសមហេតុផល និងប្រុងប្រយ័ត្ន ហើយធ្វើការអនុវត្តប្រកបដោយសង្គតិភាព ។
- (ខ) អនុវត្តតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា) ស.វ.ហ.អ.ក.) ឬបើមានការផ្លាស់ប្តូរ ពីនេះ ដើម្បីបង្ហាញនូវភាពពិត និងត្រឹមត្រូវ គឺត្រូវបង្ហាញ និងពន្យល់ឲ្យបានច្បាស់លាស់ និងកំណត់បរិមាណនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។
- (គ) ត្រួតពិនិត្យប្រព័ន្ធដំណើរការនៃរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ និងរក្សាទុកនូវបញ្ជីគណនេយ្យឲ្យបានគ្រប់គ្រាន់ និងប្រព័ន្ធគ្រប់គ្រងផ្ទៃក្នុងឲ្យមានប្រសិទ្ធភាព ។
- (ឃ) វាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបន្តនិរន្តរភាពអាជីវកម្ម ទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។ និង
- (ង) ត្រួតពិនិត្យ និងដឹកនាំសម្ព័ន្ធធនាគារ និងធនាគារឲ្យមានប្រសិទ្ធភាពលើរាល់សេចក្តីសម្រេច ដែលមានសារៈសំខាន់ទាំងអស់ ដែលប៉ះពាល់ដល់សកម្មភាពប្រតិបត្តិការ និងដំណើរការរបស់ធនាគារ ហើយត្រូវប្រាកដថា កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ក្រុមប្រឹក្សាភិបាលធានាអះអាងថា បានអនុវត្តរាល់តម្រូវការដូចបានរាយការណ៍ខាងលើ ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ

យើងខ្ញុំ សូមធ្វើការអនុម័តលើរបាយការណ៍ហិរញ្ញវត្ថុ ដែលបានភ្ជាប់មកជាមួយ បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ។

ចុះហត្ថលេខាដោយយោងទៅលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាភិបាល៖



លោក Mao-Chin Chen
ប្រធានក្រុមប្រឹក្សាភិបាល

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី៖ 30 MAR 2020



លោក Chi-Kan Chung
អគ្គនាយកប្រតិបត្តិ

៧. របាយការណ៍សវនករឯករាជ្យ

របាយការណ៍របស់សវនករឯករាជ្យ

ជូនចំពោះភាគទុនិក

ធនាគារ សហពាណិជ្ជ ក.អ.

មតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ សហពាណិជ្ជ ក.អ. ហៅកាត់ថា) ធនាគារ (និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែលតទៅនេះទាំងធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវហៅកាត់ថា) “សម្ព័ន្ធធនាគារ” និងរបាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែករបស់ធនាគារ ដែលមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ និងដាច់ដោយឡែក នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងលំហូរទឹកប្រាក់រួម និងដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ និងកំណត់សម្គាល់ ដែលមានគោលនយោបាយគណនេយ្យសំខាន់ៗ ព្រមទាំងព័ត៌មានពន្យល់ផ្សេងៗ ដែលបានបង្ហាញនៅទំព័រ ទី ១១ ដល់ទី ១៨៤)ហៅកាត់ថា “របាយការណ៍ហិរញ្ញវត្ថុ” (“។

ជាមតិរបស់យើងខ្ញុំ របាយការណ៍ហិរញ្ញវត្ថុរួម និងដាច់ដោយឡែកជាសារវន្ត បានបង្ហាញនូវភាពត្រឹមត្រូវនៃស្ថានភាពហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩ ព្រមទាំងលទ្ធផលហិរញ្ញវត្ថុរួម និងដាច់ដោយឡែក និងលំហូរទឹកប្រាក់រួម និងដាច់ដោយឡែករបស់សម្ព័ន្ធធនាគារ និងធនាគារ សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក” (“។

មូលដ្ឋាននៃមតិសវនកម្ម

យើងខ្ញុំ បានធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា។ ការទទួលខុសត្រូវរបស់យើងខ្ញុំ ដែលស្របតាមស្តង់ដារទាំងនោះ ត្រូវបានរៀបរាប់បន្ថែមទៀតនៅក្នុងកថាខណ្ឌស្តីពី ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មលើរបាយការណ៍ហិរញ្ញវត្ថុ ដែលមាននៅក្នុងរបាយការណ៍របស់យើងខ្ញុំ ។ យើងខ្ញុំ មានភាពឯករាជ្យពីសម្ព័ន្ធធនាគារ និងធនាគារ ដោយស្របទៅតាមតម្រូវការក្រមសីលធម៌វិជ្ជាជីវៈ ដែលពាក់ព័ន្ធនឹងសវនកម្មលើ របាយការណ៍ហិរញ្ញវត្ថុ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយយើងខ្ញុំបានបំពេញនូវទំនួលខុសត្រូវលើក្រមសីលធម៌វិជ្ជាជីវៈស្របតាមតម្រូវការរបស់ស្តង់ដារទាំងនោះ ។ យើងខ្ញុំជឿជាក់ថា

ភស្តុតាងសវនកម្មដែលយើងខ្ញុំប្រមូលបានមានលក្ខណៈគ្រប់គ្រាន់
និងសមស្របសម្រាប់ជាមូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។

បញ្ហាផ្សេងៗ

ដូចបានបង្ហាញនៅក្នុងកំណត់សម្គាល់៣៦ នៃរបាយការណ៍ហិរញ្ញវត្ថុ សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស.រ.ទ.ហ.អ.ក នៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩ ដែលមានកាលបរិច្ឆេទអន្តរកាលនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ ។ ស្តង់ដារទាំងនេះ គឺត្រូវអនុវត្តតាមវិធីសាស្ត្រប្រតិសកម្ម លើព័ត៌មានប្រៀបធៀបនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ រួមមានរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ របាយការណ៍ស្តីពីបម្រែបម្រួលមូលធន និងរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ និងកំណត់ពន្យល់ពាក់ព័ន្ធផ្សេងៗ ។ យើងខ្ញុំ មិនតម្រូវឲ្យធ្វើសវនកម្មលើព័ត៌មានប្រៀបធៀបដែលបានកែប្រែឡើងវិញឡើយ ហើយព័ត៌មានទាំងនេះ មិនត្រូវបានធ្វើសវនកម្មទេ ។ ការទទួលខុសត្រូវរបស់យើងខ្ញុំ លើព័ត៌មានប្រៀបធៀបទាំងនេះ គឺត្រូវកំណត់ថាគឺរបាយការណ៍ហិរញ្ញវត្ថុ បានរួមបញ្ចូលនូវព័ត៌មានប្រៀបធៀបដែលតម្រូវដោយ ស.រ.ទ.ហ.អ.ក និងថាគឺព័ត៌មានប្រៀបធៀបទាំងនេះត្រូវបានធ្វើចំណាត់ថ្នាក់សមស្របឬទេ។

ព័ត៌មានផ្សេងៗ

អ្នកគ្រប់គ្រង មានការទទួលខុសត្រូវលើព័ត៌មានផ្សេងៗ ។ ព័ត៌មានផ្សេងៗ ដែលបានទទួលត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ គឺរបាយការណ៍របស់អ្នកគ្រប់គ្រងដែលបានបង្ហាញនៅទំព័រទី ១ ដល់ទី ៦ និងរបាយការណ៍ប្រចាំឆ្នាំរបស់ធនាគារ ដែលរំពឹងថានឹងរួចរាល់ បន្ទាប់ពីកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ ។ មតិសវនកម្មរបស់យើងខ្ញុំ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ មិនបានគ្របដណ្តប់លើព័ត៌មានផ្សេងៗឡើយ ហើយយើងខ្ញុំមិនធ្វើការផ្តល់នូវអំណះអំណាងណាមួយទៅលើព័ត៌មាននេះទេ ។

ពាក់ព័ន្ធនឹងការធ្វើសវនកម្មរបស់យើងខ្ញុំលើរបាយការណ៍ហិរញ្ញវត្ថុ ការទទួលខុសត្រូវរបស់យើងខ្ញុំ គឺត្រូវអាន ព័ត៌មានផ្សេងៗ ហើយពិចារណាថាគឺព័ត៌មានផ្សេងៗនោះ មានភាពមិនស្របគ្នាជាសារវន្តជាមួយរបាយការណ៍ហិរញ្ញវត្ថុ ឬការយល់ដឹងរបស់យើងខ្ញុំនៅក្នុងការធ្វើសវនកម្ម ឬមានបង្ហាញនូវកំហុសឆ្គងជាសារវន្ត ។

ប្រសិនបើការអានព័ត៌មានផ្សេងៗ ដែលបានទទួលមុនកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មនេះ អាចឲ្យយើងខ្ញុំ សន្និដ្ឋានថា មានកំហុសឆ្គងជាសារវន្តកើតឡើងលើព័ត៌មានផ្សេងៗនេះ យើងខ្ញុំត្រូវរាយការណ៍ទៅតាមស្ថានភាព ជាក់ស្តែង ។ យើងខ្ញុំពុំមានអ្វីដែលត្រូវរាយការណ៍ពាក់ព័ន្ធនឹងព័ត៌មានផ្សេងៗនេះទេ ។

ការទទួលខុសត្រូវលើរបាយការណ៍ហិរញ្ញវត្ថុរបស់អ្នកគ្រប់គ្រងនិងអ្នកទទួលខុសត្រូវលើអភិបាលកិច្ច

អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការរៀបចំ និងការបង្ហាញនូវភាពត្រឹមត្រូវនៃរបាយការណ៍ហិរញ្ញវត្ថុ ដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធ នឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ហើយនិងទទួលខុសត្រូវលើប្រព័ន្ធគ្រូតពិនិត្យផ្ទៃក្នុង ដែលអ្នកគ្រប់គ្រងកំណត់ថាមានភាពចាំបាច់សម្រាប់ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុឲ្យជឿជាក់ ពីការបង្ហាញខុសជាសារវន្ត ដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង ។

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ អ្នកគ្រប់គ្រងមានភារៈទទួលខុសត្រូវលើការវាយតម្លៃនូវលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ក្នុងការបន្តនិរន្តរភាពអាជីវកម្មទទួលខុសត្រូវលើការលាតត្រដាងព័ត៌មាន ប្រសិនបើពាក់ព័ន្ធនូវបញ្ហាទាំងឡាយដែលទាក់ទងទៅនឹងនិរន្តរភាពអាជីវកម្ម និងប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យ លើកលែងតែអ្នកគ្រប់គ្រងមានបំណងចង់ជម្រះបញ្ជី ផ្អាកដំណើរការសម្ព័ន្ធធនាគារ និងធនាគារ ឬគ្មានជម្រើសសមរម្យដទៃទៀតក្រៅពីធ្វើបែបនេះ ។

អ្នកទទួលខុសត្រូវលើអភិបាលកិច្ច មានភារៈទទួលខុសត្រូវក្នុងការត្រួតពិនិត្យ ដំណើរការហិរញ្ញវត្ថុ របស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការទទួលខុសត្រូវរបស់សវនករ សម្រាប់ការធ្វើសវនកម្មរបាយការណ៍ហិរញ្ញវត្ថុ

គោលដៅរបស់យើងខ្ញុំ គឺផ្តល់នូវអំណះអំណាងសមហេតុផលថា របាយការណ៍ហិរញ្ញវត្ថុទាំងមូលមិនមានការ បង្ហាញខុសជាសារវន្តដោយសារតែការក្លែងបន្លំ ឬកំហុសឆ្គង និងផ្តល់នូវរបាយការណ៍របស់សវនករដែលរួម បញ្ចូលមតិសវនកម្មរបស់យើងខ្ញុំ ។ អំណះអំណាងសមហេតុផល គឺជាអំណះអំណាងមានកម្រិតខ្ពស់មួយ ប៉ុន្តែ

វាមិនអាចធានាថា

គ្រប់ពេលនៃការធ្វើសវនកម្មដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា អាចរកឃើញនូវកាបង្ហាញខុសជាសារវន្តដែលបានកើតឡើងនោះទេ ។

កាបង្ហាញខុសជាសារវន្តអាចកើតឡើង ដោយសារការក្លែងបន្លំ ឬកំហុសឆ្គង ហើយត្រូវបានចាត់ទុកថាជាសារវន្ត នៅពេលដែលការក្លែងបន្លំ ឬកំហុសឆ្គង តែមួយ ឬក៏រួមបញ្ចូលគ្នា មានផលប៉ះពាល់ដល់ការសម្រេចចិត្តផ្នែកសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ ដោយយោងលើរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ជាផ្នែកមួយនៃការធ្វើសវនកម្ម ដោយអនុលោមតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា យើងខ្ញុំ
 អនុវត្តនូវការ វិនិច្ឆ័យដែលប្រកបទៅដោយវិជ្ជាជីវៈ និងរក្សានូវមជ្ឈជាតុនិយម
 ក្នុងអំឡុងពេលសវនកម្ម ។ យើងខ្ញុំក៏៖

- ធ្វើការកំណត់
 និងវាយតម្លៃនូវហានិភ័យនៃការបង្ហាញខុសជាសារវន្តលើរបាយការណ៍ហិរញ្ញវត្ថុ
 ដោយសារតែ ការក្លែងបន្លំ ឬកំហុសឆ្គង និងទទួលខុសត្រូវលើការរៀបចំ
 និងការអនុវត្តនូវនីតិវិធីសវនកម្ម ដើម្បីឆ្លើយតប ទៅនឹងហានិភ័យទាំងនោះ
 និងប្រមូលនូវភស្តុតាងដែលមានលក្ខណៈគ្រប់គ្រាន់ និងសមស្របសម្រាប់ជា
 មូលដ្ឋានក្នុងការបញ្ចេញមតិសវនកម្មរបស់យើងខ្ញុំ ។
 ហានិភ័យដែលមិនអាចរកឃើញនូវការបង្ហាញខុសជាសារវន្ត ដែលកើតឡើងដោយសារតែ
 ការក្លែងបន្លំមានលក្ខណៈខ្ពស់ជាងការបង្ហាញខុសកើតឡើងពីកំហុសឆ្គង
 ដោយសារតែការក្លែងបន្លំ អាចរួមបញ្ចូលទាំងការយុបយិតគ្នា ការលួចបន្លំ
 ការលុបចោលដោយចេតនា ការបកស្រាយមិនពិត ឬមិនអនុវត្តតាមនីតិវិធីគ្រប់គ្រងផ្ទៃក្នុង ។
- ទទួលបាននូវការយល់ដឹងអំពីការគ្រប់គ្រងផ្ទៃក្នុង
 ដែលពាក់ព័ន្ធនឹងការធ្វើសវនកម្មក្នុងគោលបំណងដើម្បីរៀបចំនូវនីតិវិធីសវនកម្មដែលសម
 ស្របទៅតាមកាលៈទេសៈ
 ប៉ុន្តែមិនមែនក្នុងគោលបំណងដើម្បីបញ្ចេញមតិលើប្រសិទ្ធភាពនៃការគ្រប់គ្រងផ្ទៃក្នុងរបស់
 សម្ព័ន្ធធនាគារ និងធនាគារឡើយ ។
- ការវាយតម្លៃលើភាពសមស្រប នៃគោលនយោបាយគណនេយ្យដែលសម្ព័ន្ធធនាគារ
 និងធនាគារ បានប្រើប្រាស់ និងភាពសមហេតុផលនៃការប៉ាន់ស្មានគណនេយ្យសំខាន់ៗ
 ព្រមទាំងការលាតត្រដាងព័ត៌មានពាក់ព័ន្ធដែលបានធ្វើឡើងដោយអ្នកគ្រប់គ្រង ។
- ធ្វើការសន្និដ្ឋានលើភាពសមស្របនៃ
 ការប្រើប្រាស់មូលដ្ឋាននិរន្តរភាពនៃគណនេយ្យរបស់អ្នកគ្រប់គ្រង ហើយ
 ដោយផ្អែកទៅលើភស្តុតាងសវនកម្មដែលទទួលបាន
 ធ្វើការសន្និដ្ឋានថា តើភាពមិនច្បាស់លាស់សារវន្ត ពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍
 ឬលក្ខខណ្ឌដែលអាចធ្វើឲ្យមានមន្ទិលជាសារវន្តលើលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ
 ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ។ ប្រសិនបើយើងខ្ញុំ
 ធ្វើការសន្និដ្ឋានថាមានអត្ថិភាពនៃភាពមិនប្រាកដប្រជាជាសារវន្ត
 យើងខ្ញុំចាំបាច់ត្រូវបញ្ចូលនៅក្នុងរបាយការណ៍របស់យើងខ្ញុំ
 ដើម្បីទាញចំណាប់អារម្មណ៍លើការលាតត្រដាងព័ត៌មានពាក់ព័ន្ធនៅក្នុងរបាយការណ៍ហិរញ្ញ
 វត្ថុ ឬប្រសិនបើការលាតត្រដាងព័ត៌មានមានលក្ខណៈមិនគ្រប់គ្រាន់ យើងខ្ញុំ
 ចាំបាច់ត្រូវផ្តល់មតិសវនកម្មដែលមានបញ្ហា ។ ការសន្និដ្ឋានរបស់យើងខ្ញុំ

គឺផ្អែកតាមភស្តុតាងសវនកម្មដែលប្រមូលបានត្រឹមកាលបរិច្ឆេទនៃរបាយការណ៍សវនកម្មរបស់យើងខ្ញុំ ។ យ៉ាងណាក៏ដោយព្រឹត្តិការណ៍ប្រលក្ខខណ្ឌនាពេលអនាគតអាចធ្វើឲ្យធនាគារបញ្ឈប់និរន្តរភាពនៃអាជីវកម្ម ។

យើងខ្ញុំ ផ្តល់ព័ត៌មានជូនអ្នកទទួលខុសត្រូវលើអភិបាលកិច្ច ស្តីពីបញ្ហាផ្សេងទៀត វិសាលភាព និងពេលវេលា ដែលបានគ្រោងទុកសម្រាប់ការធ្វើសវនកម្ម និងការរកឃើញបញ្ហាជាសាវន្តផ្សេងទៀតដែលមានរួមបញ្ចូលទាំង ចំណុចខ្វះខាតនៃការគ្រប់គ្រងផ្ទៃក្នុងដែលបានរកឃើញក្នុងអំឡុងពេលធ្វើសវនកម្ម ។

តំណាងក្រុមហ៊ុន ខេត្តីអ៊ិនធឺណេត ខេមបូឌា ប៊ីភាគ

ខេត្តី អ៊ិនធឺណេត
Partner

រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា

ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2020

៨. របាយការណ៍ហិរញ្ញវត្ថុ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	កំណត់ សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ៣១ ខែ ធ្នូ		ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	
		ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ឆ្នាំ ២០១៩	ឆ្នាំ ២០១៨	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ពាន់រៀល (កំណត់សម្គាល់ ៥)		(កំណត់សម្គាល់ ៥)
ទ្រព្យសកម្ម							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦	៨៨.៩៨០.៧៤៤	៨៤.៣៧៤.៩៨៣	៣៦២.៥៩៦.៥៣២	៣៣៩.០១៨.៦៨២	១០១.៥៦៩.៩៥២	៤១០.០៣៧.៨៩៦
ប្រាក់តម្កល់តាមច្បាប់	៧	៧៤.២៣៦.៩៦១	៦១.៨៨៤.១៦២	៣០២.៥១៥.៦១៦	២៤៨.៦៥០.៥៦៣	៦៦.៨៨៣.៩៦៩	២៧០.០១០.៥៨៣
ប្រាក់បញ្ញើនៅធនាគារនានា	៨	១២.៤០០.០០០	១.២០០.០០០	៥០,៥៣០,០០០	៤.៨២១.៦០០	-	-
ការវិនិយោគតាម FVOCI		៤៨៨.១៧២	៣៤០.៩៦៨	១.៩៨៩.៣០១	១.៣៧០.០០៩	២៩៧.៧៦៧	១.២០២.០៨៥
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	៩	៤៧៦.២៣៧.៩៥៣	៣១១.១៥០.៧៤៩	១.៩៤០.៦៦៩.៦៥៨	១.២៥០.២០៣.៧០៩	៣០៨.៣៥៥.៩១៣	១,២៤៤.៨៣២.៨២១
ទ្រព្យ និងបរិក្ខារ	១០	៤២.៤២៩.៥០០	៤១.១០៩.៦២១	១៧២.៩០០.២១៣	១៦៥.១៧៨.៤៥៧	៣១,៦១៦,៩៤៩	១២៧.៦៣៧.៦២៣
ទ្រព្យសកម្មអរូបី	១១	៩៨.៥៣០	៤២១.៨១៥	៤០១.៥១០	១.៦៩៤.៨៥៣	៨៤៣.៥៦៦	៣.៤០៥.៤៧៦
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	២.៨៦៥.០២៥	២.៩០៤.១៤១	១១.៦៧៤.៩៧៧	១១.៦៦៨.៨៣៩	៣.២៩០.២១៨	១៣.២៨២.៦១០
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៦គ	៥.៧៨៤.៥២១	៩.៦៣២.៣៩១	២៣.៥៧១.៩២៣	៣៨.៧០២.៩៤៧	១១.៣៨១.២៨៥	៤៥.៩៤៦.២៤៨
ទ្រព្យសកម្មផ្សេងៗ	១៣	៣.៤៧៧.៩៦១	៣.៦៨៥.៨៨៩	១៤.១៧២.៦៩១	១៤.៨០៩.៩០២	៤.៩៣៦.៥៤៤	១៩.៩២៨.៨២៨
សរុបទ្រព្យសកម្ម		៧០៦.៩៩៩.៣៦៧	៥១៦.៧០៤.៧១៩	២.៨៨១.០២២.៤២១	២.០៧៦.១១៩.៥៦១	៥២៩.១៧៦.១៦៣	២.១៣៦.២៨៤.១៧០

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១៤	១១.០៨៩.១៥៣	៤.១៦១.៧២៩	៤៥.១៨៨.២៩៨	១៦.៧២១.៨២៧	៥.៩៩៩.៨០៤	២៤.២២១.២០៩
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៤៤៧.១៦៣.៧៩៧	៣៣២.៨៩៧.៣៥៤	១.៨២២.១៩២.៤៧៣	១.៣៣៧.៥៨១.៥៦៨	២៨១.៨២៥.៦២៣	១.១៣៧.៧៣០.០៤០
សំវិធានធនលើកិច្ចសន្យាធានា		៥៥៥.២១២	៣២២.០៨៩	២.២៦២.៤៨៩	១.២៩៤.១៥៤	-	-
ប្រាក់កម្ចី	១៧	១០១.០៩៤.៩៥០	៥៣.២៥៤.៨៥២	៤១១.៩៦១.៩២១	២១៣.៩៧៧.៩៩៥	១២២.៦៤៩.៧៤៧	៤៩៥.១៣៧.០២៩
បំណុលបន្ទាប់បន្សំ	១៨	២៩.១៨៥.៤២៩	២៩.២១២.៤៥៨	១១៨.៩៣០.៦២៣	១១៧.៣៧៥.៦៥៦	២៩.០៩៨.៤៨២	១១៧.៤៧០.៥៧២
បំណុលកតិសន្យា	១៩	៣.៣៤១.៦៩៧	៣.៣២៥.៥៣៦	១៣.៦១៧.៤១៥	១៣.៣៦២.០០៤	៣.៦៤៧.១១៧	១៤.៧២៣.៤១១
កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិក	២០	៣៧២.២១០	៤១៦.០២៨	១.៥១៦.៧៥៦	១.៦៧១.៦០១	២៥៥.៦១៣	១.០៣១.៩១០
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា	១៦ខ	-	១៧៥.៦៥៦	-	៧០៥.៧៨៦	៨២.៨១៩	៣៣៤.៣៤០
បំណុលផ្សេងៗ	២១	២០.១៥៧.៥១៨	២១.០៣៨.៦១៨	៨២.១៤១.៨៨៧	៨៤.៥៣៣.១៦៧	២១.១៨៩.០៤៥	៨៥.៥៤០.១៧៤
សរុបបំណុល		៦១២.៩៥៩.៩៦៦	៤៤៤.៨០៤.៣២០	២.៤៩៧.៨១១.៨៦២	១.៧៨៧.២២៣.៧៥៨	៤៦៤.៧៤៨.២៥០	១.៨៧៦.១៨៨.៦៨៥

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរួម (ត)

នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
មូលធន							
ដើមទុន	២២	៨០.០០០.០០០	៨០.០០០.០០០	៣២០.០០០.០០០	៣២០.០០០.០០០	៣៧.៥០០.០០០	១៥០.០០០.០០០
ដើមទុនបន្ថែមពីភាគទុនិក		-	-	-	-	៨២.៥០០.០០០	១៧០.០០០.០០០
ទុនបម្រុងតាមច្បាប់		១.៥៤៩.១៨៧	-	៦.២៧៧.៣០៦	-	-	-
ប្រាក់ខាតបង្គរ		(១៣.៥០០.៨២១)	(៣៣.៩៧២.៨៧៣)	(៥៥.៤៦៩.៩០៤)	(១៣៧.៤២២.៦៥៧)	(៤១.៤១១.៤៧៧)	(១៦៧.៥០៩.៤២៤)
ទុនបម្រុងដែលមិនអាចបែងចែកបាន		២៥.៦២២.៧៧២	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	១០៣.៦៤៤.១១៣	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣
ទុនបម្រុងលើតម្លៃសមស្រប		៣៦៨.២៦៣	២៥០.៥០០	១.៤៩០.៤៤៩	១.០១៣.២៧៣	២១៦.៦១៨	៨៧៦.២២០
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		-	-	៦.២៦៨.៥៩៥	១.៦៦១.០៧៤	-	៣.០៨៥.៥៧៦
សរុបមូលធន		<u>៩៤.០៣៩.៤០១</u>	<u>៧១.៩០០.៣៩៩</u>	<u>៣៨៣.២១០.៥៥៩</u>	<u>២៨៨.៨៩៥.៨០៣</u>	<u>៦៩.៤២៧.៩១៣</u>	<u>២៦០.០៩៥.៤៨៥</u>
សរុបបំណុល និងមូលធន		<u>៧០៦.៩៩៩.៣៦៧</u>	<u>៥១៦.៧០៤.៧១៩</u>	<u>២.៨៨១.០២២.៤២១</u>	<u>២.០៧៦.១១៩.៥៦១</u>	<u>៥២៩.១៧៦.១៦៣</u>	<u>២.១៣៦.២៨៩.១៧០</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	២៣	២៩.៩៩៣.៣៣២	២៦.៦៤៣.៤៥៤	១២១.៥៣២.៩៨១	១០៧.៧៧២.៧៧
ចំណាយលើការប្រាក់	២៤	(៩.១២១.១៩៩)	(៨.៩០៣.៥០៥)	(៣៦.៩៥៩.០៩៨)	(៣៦.០១៤.៦៧)
ចំណូលពីការប្រាក់សុទ្ធ		២០.៨៧២.១៣៣	១៧.៧៣៩.៩៤៩	៨៤.៥៧៣.៨៨៣	៧១.៧៥៨.០៩៩
ចំណូលកម្រៃ និងជើងសារ-សុទ្ធ	២៥	៤.៩៨០.០៩៦	២.៨៣២.៨៣០	២០.១៧៩.៣៤៩	១១.៤៥៨.៧៩៩
ចំណាយកម្រៃ និងជើងសារ	២៦	(៦៩១.៧៤៣)	(២.៣៥១.៨១៦)	(២.៨០២.៩៤៣)	(៩.៥១៣.០៩៩)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ		៤.២៨៨.៣៥៣	៤៨១.០១៤	១៧.៣៧៦.៤០៦	១.៩៤៥.៧០០
ចំណូលផ្សេងៗ	២៧	៩.៣១៥.២៨៧	១៤.៤០៤.៤១១	៣៧.៧៤៥.៥៤៣	៥៨.២៦៥.៨៤៧
ចំណូលលើប្រតិបត្តិការសរុប		៣៤.៤៧៥.៧៧៣	៣២.៦២៥.៣៧៤	១៣៩.៦៩៥.៨៣២	១៣១.៩៦៩.៦៣៦
ចំណាយបុគ្គលិក	២៨	(៦.៥២៣.៩០៥)	(៥.៩២១.១៥១)	(២៦.៤៣៤.៨៦៤)	(១៩.៩០៦.០៥៩)
រំលស់	២៩	(៣.៤៣៨.០៣៣)	(២.៤៩៧.៥០០)	(១៣.៩៣០.៩១០)	(១០.១០២.៣៨៧)
ចំណាយទូទៅ និងរដ្ឋបាល	៣០	(៤.៤៨៣.៨៧១)	(៣.៨៦២.៦៨៣)	(១៨.១៦៨.៦៥៥)	(១៥.៦២៤.៥៥៧)
ការខាតបង់លើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៩ក	៦.២៩៥.០៣១	(១១.២២១.៣១៥)	២៥.៥០៧.៤៦៦	(៤៥.៣៩០.២១១)
ចំណាយពន្ធអប្បបរមា	១៦ខ	(៤៤១.៨៣២)	(៤២៣.៩៨២)	(១.៧៩០.៣០៣)	(១.៧១៥.០០៩)
ប្រាក់ចំណេញមុនដកពន្ធ		២៥.៨៨៣.១៦៣	៩.៦៩៨.៧៤៣	១០៤.៨៧៨.៥៧៦	៣៩.២៣១.៤៩៦
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ក	(៣.៨៧៣.៤៦៥)	(១.៩១៩.៤៣៤)	(១៥.៦៩៥.២៨១)	(៧.៧៦៤.១១១)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		២២.០០៩.៦៩៨	៧.៧៧៩.៣០៩	៨៩.១៨៣.២៩៥	៣១.៤៦៧.៣៨៥
លទ្ធផលលម្អិតផ្សេងៗ					
ចំណេញមិនទាន់កើតឡើងលើ ការវិនិយោគតាមFVOCI		១១៧.៧៦៣	៣៣.៨៨២	៤៧៧.១៧៦	១៣៧.០៥៤
លម្អៀងលើការប្តូររូបិយប័ណ្ណ		-	-	៤.៦០៧.៥២១	(១.៤២៣.៥០៧)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		២២.១២៧.៤៦១	៧.៨១៣.១៩១	៩៤.២៦៧.៩៩២	៣០.១៨០.៨៥២

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗរួម (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	2019	2018	2019	2018
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
			ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ត្រូវបែងចែកជូន៖				
ភាគទុនិករបស់ធនាគារ		២២.០២១.២៣៩	៧.៤៣៨.៦០៤	៨៩.២៣០.០៥៨
ភាគហ៊ុនអប្បភាគ		(១១.៥៤១)	៣៤០.៧០៥	(៤៦.៧៦៤)
		<u>២២.០០៩.៦៩៨</u>	<u>៧.៧៧៩.៣០៩</u>	<u>៣៩.១៦៣.២៩៤</u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនរួម
សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	ដើមទុន		ដើមទុនបន្ថែមពីភាគទុនិក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងដែលមិនអាចបែងចែកបាន		ទុនបម្រុងលើតម្លៃសមស្រប		ប្រាក់ខាតបង្គរ		ទុនបម្រុងសម្រាប់ការរួមរូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019																
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	៨០.០០០,០០០	៣២០.០០០.០០០	-	-	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២៥០.៥០០	១.០១៣.២៧៣	(៣៣.៩៧២.៨៧៣)	(១៣៧.៤២២.៦៥៧)	-	១.៦៦១.០៧៤	៧១.៩០០.៣៩៩	២៨៨.៨៩៥.៨០៣
ការផ្ទេរ	-	-	-	-	១.៥៤៩.១៨៧	៦.២៧៧.៣០៦	-	-	-	-	(១.៥៤៩.១៨៧)	(៦.២៧៧.៣០៦)	-	-	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់កាលិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	២២.០២១.២៣៩	៨៩.២៣០.០៥៩	-	-	២២.០២១.២៣៩	៨៩.២៣០.០៥៩
ចំណេញមិនទាន់កើតឡើងលើការវិនិយោគតាមFVOCI	-	-	-	-	-	-	-	-	១១៧.៧៦៣	៤៧៧.១៧៦	-	-	-	-	១១៧.៧៦៣	៤៧៧.១៧៦
លម្អៀងពីការរួមរូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	-	៤.៦០៧.៥២១	-	៤.៦០៧.៥២១
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	៨០.០០០.០០០	៣២០.០០០.០០០	-	-	១.៥៤៩.១៨៧	៦.២៧៧.៣០៦	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	៣៦៨.២៦៣	១.៤៩០.៤៤៩	(១៣.៥០០.៨២១)	(៥៤.៤៦៩.៩០៤)	-	៦.២៦៨.៥៩៥	៩៤.០៣៩.៤០១	៣៨៣.២១០.៥៥៩

សម្រាប់កាលិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018																
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	៣៧.៥០០.០០០	១៥០.០០០.០០០	៥២.៥០០.០០០	១៧០.០០០.០០០	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២១៦.៦១៨	៨៧៦.២២០	(៤១.៤១១.៤៧៧)	(១៦៧.៥០៩.៤២៤)	-	៣.០៨៤.៥៧៦	៦៤.៤២៧.៩១៣	២៦០.០៩៥.៤៨៥
ការផ្ទេរ	៥២.៥០០.០០០	១៧០.០០០.០០០	(៥២.៥០០.០០០)	(១៧០.០០០.០០០)	-	-	-	-	-	-	-	-	-	-	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់កាលិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	៧.៤៣៨.៦០៤	៣០.០៨៦.៧៦៧	-	-	៧.៤៣៨.៦០៤	៣០.០៨៦.៧៦៧
ចំណេញមិនទាន់កើតឡើងលើការវិនិយោគតាមFVOCI	-	-	-	-	-	-	-	-	៣៣.៨៨២	១៣៧.០៥៣	-	-	-	-	៣៣.៨៨២	១៣៧.០៥៣
លម្អៀងពីការរួមរូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	-	(១.៤២៣.៥០២)	-	(១.៤២៣.៥០២)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	៨០.០០០.០០០	៣២០.០០០.០០០	-	-	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២៥០.៥០០	១.០១៣.២៧៣	(៣៣.៩៧២.៨៧៣)	(១៣៧.៤២២.៦៥៧)	-	១.៦៦១.០៧៤	៧១.៩០០.៣៩៩	២៨៨.៨៩៥.៨០៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួម

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

		2019	2018	2019	2018
	កំណត់ សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ					
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		២២.០០៩.៦៩៨	៧.៧៧៩.៣០៩	៨៩.១៨៣.២៩៥	៣១.៤៦៧.៣០៤
និយ័តភាពលើ៖					
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ក	៣.៨៧៣.៤៦៥	១.៩១៩.៤៣៤	១៥.៦៩៥.២៨១	៧.៧៦៤.១១០
រំលស់	២៩	៣.៤៣៨.០៣៣	២.៤៩៧.៥០០	១៣.៩៣០.៩១០	១០.១០២.៣៨៧
ចំណូលការប្រាក់សុទ្ធ		(២០.៨៧២.១៣៣)	(១៧.៧៣៩.៩៤៩)	(៨៤.៥៧៣.៨៨៣)	(៧១.៧៥៨.០៩២)
ចំណាយពន្ធអប្បបរមា	១៦ខ	៤៤១.៨៣២	៤២៣.៩៨២	១.៧៩០.៣០៣	១.៧១៥.០០៧
សំវិធានធនលើការខាតបង់លើ					
ឥណទាន និងបុរេប្រទាន	៩ក	(៦.៣៩៧.៧៦៨)	១០.៨៦៩.១៣៣	(២៥.៩២៣.៧៥៦)	៤៣.៩៦៥.៦៤៣
សំវិធានធនលើការខាតបង់លើ					
ប្រាក់បញ្ញើនៅធនាគារនានា	៩ក	(១៣០.៣៨៦)	៣០.០៩៣	(៥២៨.៣២៤)	១២១.៧២៦
សំវិធានធនលើកិច្ចសន្យាធានាហិរញ្ញវត្ថុ	៩ក	២៣៣.១២៣	៣២២.០៨៩	៩៤៤.៦១៤	១.៣០២.៨៥០
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	២០	-	១៨៨.៧២៩	-	៧៦៣.៤០៩
ភាគលាភពីការវិនិយោគតាមFVOCI		(២៩.៤៤១)	(៩.៣១៩)	(១១៩.២៩៥)	(៣៧៧.៦៩៥)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ	១០	-	(១.០៦៩.៨៩៦)	-	(៤.៣២៧.៧២៩)
បម្រែបម្រួលនៃ៖					
ប្រាក់បញ្ញើនៅធនាគារនានា		(១១.២០០.០០០)	(១.២០០.០០០)	(៤៥.៣៨២.៤០០)	(៤.៨៥៤.០០០)
ប្រាក់តម្កល់តាមច្បាប់		(១២.៣៥២.៧៩៩)	៤.៩៩៩.៨០៧	(៥០.០៥៣.៥៤២)	២០.២២៤.២១៩
ឥណទាន និងបុរេប្រទានផ្តល់		-	-	-	-
ដល់អតិថិជន		(១៥៨.៧៨០.១២៧)	(១៣.០៣៤.៨៣៥)	(៦៤៣.៣៧៧.០៧៥)	(៥២.៧២៥.៩០៨)
ទ្រព្យសកម្មផ្សេងៗ		២០៧.៩២៨	១.២៥០.៦៥៥	៨៤២.៥២៤	៥.០៥៨.៨៩៩
ប្រាក់បញ្ញើរបស់ធនាគារ					
និងគ្រឹះស្ថានហិរញ្ញវត្ថុនានា		៦.២២១.៦៨៩	(១.៣៩៤.៩៣០)	២៥.២១០.២៨៤	(៥.៦៤២.៤៩២)
ប្រាក់បញ្ញើរបស់អតិថិជន		១១៤.២៦៦.៤៤៣	៥១.០៧១.៧៣១	៤៦៣.០០៧.៦២៧	២០៦.៥៨៥.១៥២
បំណុលផ្សេងៗ		(៨៦៩.៥៥៩)	(៤៩១.១៣២)	(៣.៥២៣.៤៥៣)	(១.៩៨៦.៦២៩)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)					
/ទទួលបានពីប្រតិបត្តិការ		(៥៩.៩៥០.០០២)	៤៦.៤១២.៤០១	(២៤២.៨៧៦.៨៩០)	១៨៧.៧៣៨.១៦១

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

របាយការណ៍លំហូរទឹកប្រាក់រួម (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

		2019	2018	2019	2018
	កំណត់សម្គាល់	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
កាតព្វកិច្ចសោធននិរត្តន៍					
បុគ្គលិកបានបង់	២០	(៤៣.៨១៨)	(២៨.៣១៤)	(១៧៧.៥៥១)	(១១៤.៥៣០)
ចំណូលការប្រាក់បានទទួល		៣០.០៨៤.០២៣	២៦.០១៤.៣២០	១២១.៩០០.៤៦១	១០៥.២២៧.៩២៤
ចំណាយការប្រាក់បានបង់		(៨.១២២.១៤១)	(៩.០២១.៤១៥)	(៣២.៩១០.៩១៥)	(៣៦.៤៩១.៦២៤)
ពន្ធលើប្រាក់ចំណេញបានបង់	១៦២	(១១៨.៨៧៣)	(១៦.០៤៥)	(៤៨១.៦៧៣)	(៦៤.៩០២)
ឥណទានពន្ធកាត់ទុក	១៦២	(៤៥.២៩៥)	(៦២.៥២៩)	(១៨៣.៥៣៥)	(២៥២.៩៣០)
ពន្ធអប្បបរមាបានបង់	១៦២	(៤៧៨.៩១៥)	(៤២៣.១១១)	(១.៩៤០.៥៦៤)	(១.៧១១.៤៨៤)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)ធនូលបានពីសកម្មភាពប្រតិបត្តិការ		(៣៨.៦៦៥.០២១)	៦២.៨៧៥.៣០៧	(១៥៦.៦៧០.៦៦៧)	២៥៤.៣៣០.៦១៥
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានពីការលក់ទ្រព្យ					
និងបរិក្ខារ	១០	-	១.៨៦៦.៤២៤	-	៧.៥៤៩.៦៨៥
ការទិញទ្រព្យ និងបរិក្ខារ	១០	(៤.០៣៦.១៩៣)	(១១.៩៤៩.៣១៩)	(១៦.៣៤៤.៦៥៤)	(៤៨.៣៣៤.៩៩៥)
ការទិញទ្រព្យសកម្មរួបរួម	១១	-	(២៩.៥៥៣)	-	(១១៩.៥៤២)
សាច់ប្រាក់ប្រើប្រាស់ក្នុងសកម្មភាពវិនិយោគ		(៤.០៣៦.១៩៣)	(១០.១១២.៤៤៨)	(១៦.៣៤៤.៦៥៤)	(៤០.៩០៤.៨៥២)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(៨៦.២០៥.៨៨២)	(១១៨.៣៤៣.៨៧៥)	(៣៤៩.៣០៦.២៣៤)	(៤៧៨.៧០០.៩៧៤)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៣៣.៩៨៧.៧៣០	៤៩.០០០.០០០	៥៤២.៩១៨.២៨២	១៩៨.២០៥.០០០
ការទូទាត់បំណុលភតិសន្យា		(៦០៥.២៥៩)	(៥៨៣.៨៦០)	(២.៤៥២.៥០៩)	(២.៣៦១.៧១៤)
សាច់ប្រាក់ធនូលបានពី(ប្រើប្រាស់ក្នុង)សកម្មភាពហិរញ្ញប្បទាន		៤៧.១៧៦.៥៨៩	(៦៩.៩២៧.៧៣៥)	១៩១.១៥៩.៥៣៩	(២៨២.៨៥៧.៦៨៨)
ការកើនឡើង(ថយចុះ)នៃសាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		៤.៤៧៥.៣៧៥	(១៧.១៦៤.៨៧៦)	១៨.១៣៤.២១៨	(៦៩.៤៣១.៩២៥)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		៨៤.៥៨៥.៤២១	១០១.៧៥០.២៩៧	៣៣៩.៨៦៤.២២២	៤០៩.៦៤២.៣៣៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៤.៩២៤.៣០៤	(៣៤៦.១៩២)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅចុងការិយបរិច្ឆេទ		៨៤.៥៨៥.៤២១	៨៤.៥៨៥.៤២១	៣៤៣.៧៨៨.៥២៦	៣៣៩.៨៦៤.២២២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
ទ្រព្យសកម្ម							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	៦	៨៨.៩៦០.៤១០	៨៣.៥៤៨.៥១៤	៣៦២.៥១៣.៦៧១	៣៣៥.៦៩៧.៩២៩	១០១.២៩១.៦២៤	៤០៨.៩១៤.២៨៦
ប្រាក់តម្កល់តាមច្បាប់	៧	៧៤.២៣៦.៩៦១	៦១.៨៨៤.១៦២	៣០២.៥១៥.៦១៦	២៤៨.៦៥០.៥៦៣	៦៦.៨៨៣.៩៦៩	២៧០.០១០.៥៨៣
សមតុល្យនៅធនាគារនានា	៨	១០.៤០០.០០០	១.២០០.០០០	៤២.៣៨០.០០០	៤.៨២១.៦០០	-	-
ការវិនិយោគតាម FVOCI		៤៨៨.១៧២	៣៤០.៩៦៨	១.៩៨៩.៣០១	១.៣៧០.០០៩	២៩៧.៧៦៧	១.២០២.០៨៥
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-សុទ្ធ	៩	៤៧៦.២៣៧.៩៥៣	៣១១.១៥០.៧៤៩	១.៩៤០.៦៦៩.៦៥៨	១.២៥០.២០៣.៧០៩	៣០៨.៣៥៥.៩១៣	១.២៤៤.៨៣២.៨២១
ការវិនិយោគនៅក្រុមហ៊ុនបុត្រសម្ព័ន្ធ		៤៩០	៤៩០	១.៩៩៧	១.៩៦៩	៤៩០	១.៩៧៨
ទ្រព្យនិងបរិក្ខារ	១០	៣៣.៣០១.០៩៥	៣១.៩៣៨.៤៤៥	១៣៥.៧០១.៩៦២	១២៨.៣២៨.៦៧២	២២.៦៥៤.៥៩៥	៩១.៤៥៦.៦០០
ទ្រព្យសកម្មអរូបី	១១	៩៨,១០០	៤២១.១៧១	៣៩៩.៧៥៨	១.៦៩២.២៦៥	៨៤២.៧០៨	៣.៤០២.០១២
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	១២	៧.៧១៤.៥១៧	៧.៨៦៤.២៦៨	៣១.៤៣៦.៦៥៧	៣១.៥៩៨.៦២៩	៨.៥៥៨.៨៣៣	៣៤.៥៥២.០០៩
ពន្ធពន្យារជាទ្រព្យសកម្ម-សុទ្ធ	១៦គ	៥.៧៨១.៦៧៨	៩.៦៣០.៥៥៣	២៣.៥៦០.៣៣៨	៣៨.៦៩៥.៥៦២	១១.៣៥០.៣៥៦	៤៥.៨២១.៣៨៧
ទ្រព្យសកម្មផ្សេងៗ	១៣	៣.៤៣៣.០២៦	៣.៦៨១.០៣៤	១៣.៩៨៩.៥៨១	១៤.៧៩០.៣៩៥	៣.៩៣៥.៣៤៤	១៥.៨៨៦.៩៨៤
សរុបទ្រព្យសកម្ម		<u>៧០០.៦៥២.៤០២</u>	<u>៥១១.៦៦០.៣៥៤</u>	<u>២.៨៥៥.១៥៨.៥៣៩</u>	<u>២.០៥៥.៨៥១.៣០២</u>	<u>៥២៨.១៧១.៥៩៩</u>	<u>២.១១៦.០៨០.៧៤៥</u>

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក (ត)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
បំណុល និងមូលធន							
បំណុល							
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	១៤	១១.០៨៩.១៥៣	៤.១៦១.៧២៩	៥៥.១៨៨.២៩៨	១៦.៧២១.៨២៧	៥.៩៩៩.៨០៤	២៤.២២១.២០៩
ប្រាក់បញ្ញើរបស់អតិថិជន	១៥	៤៤៨.០០៤.០២៣	៣៣៥.១៣៤.៩៦៣	១.៨២៥.៦១៦.៣៩៤	១.៣៤៦.៥៧២.២៨១	២៨២.៧៩៤.១២៧	១.១៤១.៦៣៩.៨៩១
សំវិធានធនលើកិច្ចសន្យាធានា		៥៥៥.២១២	៣២២.០៨៩	២.២៦២.៤៨៩	១.២៩៤.១៥៤	-	-
ប្រាក់កម្ចី	១៧	៨៩.០៩០.៩៩៣	៤១.២២៨.០៤៥	៣៦៣.០៤៥.៧៩៦	១៦៥.៦៥៤.២៨៥	១១០.៦៣៤.០៦៣	៤៤៦.៦២៩.៧១២
បំណុលបន្ទាប់បន្សំ	១៨	២៩.១៨៥.៤២៩	២៩.២១២.៤៥៨	១១៨.៩៣០.៦២៣	១១៧.៣៧៥.៦៥៦	២៩.០៩៨.៤៨២	១១៧.៤៧០.៥៧២
បំណុលកតិសន្យា	១៩	៩.២៩៤.៩២៣	៩.២៨៨.៦៧១	៣៧.៨៧៦.៨១១	៣៧.៣២១.៨៨០	១០.០០០.២៨២	៤០.៣៧១.១៣៨
កាតព្វកិច្ចសោធននិវត្តន៍បុគ្គលិក	២០	៣៧២.២១០	៤១៦.០២៨	១.៥១៦.៧៥៦	១,៦៧១.៦០១	២៥៥.៦១៣	១.០៣១.៩១០
បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា	១៦ខ	-	៣៧.០៨៣	-	១៤៨.៩៩៩	៣៦.២១២	១៤៦.១៨៨
បំណុលផ្សេងៗ	២១	១៩.៦១៤.០៤៧	២០.៥៦២.៩៦៦	៧៩.៩២៧.២៤៣	៨២.៦២១.៩៩៧	២១.២០១.៨៣៦	៨៥.៥៩១.៨១១
សរុបបំណុល		៦០៧.២០៥.៩៩០	៤៤០.៣៦៤.០៣២	២.៤៧៤.៣៦៤.៤១០	១.៧៦៩.៣៨២.៦៨០	៤៦០.០២០.៤១៩	១.៨៥៧.១០២.៤៣១

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុដាច់ដោយឡែក (ត)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)		ពាន់រៀល (កំណត់សម្គាល់ 5)
មូលធន							
ដើមទុន	២២	៨០.០០០.០០០	៨០.០០០.០០០	៣២០.០០០.០០០	៣២០.០០០.០០០	៣៧.៥០០.០០០	១៥០.០០០.០០០
ដើមទុនបន្ថែមពីភាគទុនិក		-	-	-	-	៤២.៥០០.០០០	១៧០.០០០.០០០
ទុនបម្រុងតាមច្បាប់		១.៥៤៩.១៨៧	-	៦.២៧៧.៣០៦	-	-	-
ប្រាក់ខាតបង្គរ		(១៤.០៩៣.៨១០)	(៣៤.៥៧៦.៩៥០)	(៥៦.៨៦៦.០៨១)	(១៣៩.៨៦៣.៧៦៣)	(៤១.៦៨៨.២១០)	(១៦៨.៦២៨.៨០៩)
ទុនបម្រុងដែលមិនអាចបែងចែកបាន		២៥.៦២២.៧៧២	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	១០៣.៦៤៤.១១៣	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣
ទុនបម្រុងលើតម្លៃសមស្រប		៣៦៨.២៦៣	២៥០.៥០០	១.៤៩០.៤៤៩	១.០១៣.២៧៣	២១៦.៦១៨	៨៧៦.២២០
ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		-	-	៦.២៤៨.៣៤២	១.៦៧៤.៩៩៩	-	៣.០៨៦.៧៩០
សរុបមូលធន		<u>៩៣.៤៨៦.៤១២</u>	<u>៧១.២៩៦.៣២២</u>	<u>៣៨០.៧៩៤.១២៥</u>	<u>២៨៦.៤៦៨.៦២២</u>	<u>៦៤.១៥១.១៨០</u>	<u>២៥៨.៩៧៨.៣១៤</u>
សរុបបំណុល និងមូលធន		<u><u>៧០០.៦៥២.៤០២</u></u>	<u><u>៥១១.៦៦០.៣៥៤</u></u>	<u><u>២.៨៥៥.១៥៤.៥៣៩</u></u>	<u><u>២.០៥៥.៨៥១.៣០២</u></u>	<u><u>៥២៤.១៧១.៥៩៩</u></u>	<u><u>២.១១៦.០៨០.៧៤៥</u></u>

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗដាច់ដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ចំណូលពីការប្រាក់	២៣	២៩.៧៨៨.៩២៩	២៦.៥៦២.៣២២	១២០.៧០៤.៧៤០	១០៧.៤៤៤.៥៩៧
ចំណាយលើការប្រាក់	២៤	(៨.៩៥៥.០៤៦)	(៨.៩៩៦.១០២)	(៣៦.២៤៥.៣២៦)	(៣៤.៣៦៦.៧៣៣)
ចំណូលពីការប្រាក់សុទ្ធ		២០.៨៣៣.៨៨៣	១៨.០៦៦.២២០	៨៤.៤៥៩.៤១៤	៧៣.០៧៧.៨៦៤
ចំណូលកម្រៃ និងជើងសារ	២៥	៤.៩៨០.០៩៦	២.៨៣២.៨៣០	២០.១៧៩.៣៤៩	១១.៤៥៨.៧៩៧
ចំណាយកម្រៃ និងជើងសារ	២៦	(៦៩១.៧៤៣)	(២.៣៥១.៨១៦)	(២.៨០២.៩៤៣)	(៩.៥១៣.០៩៦)
ចំណូលថ្លៃឈ្នួល និងកម្រៃជើងសារសុទ្ធ		៤.២៨៨.៣៥៣	៤៨១.០១៤	១៧.៣៧៦.៤០៦	១.៩៤៥.៧០១
ចំណូលប្រតិបត្តិការផ្សេងៗ	២៧	៩.៣៦២.០៩៤	១៣.៤១៥.១៥៦	៣៧.៩៣៥.២០៥	៥៤.២៦៤.៣០៧
ចំណូលលើប្រតិបត្តិការសរុប		៣៤.៤៨៤.៣៣០	៣១.៩៦២.៣៩០	១៣៩.៧៧១.០២៥	១២៩.២៨៧.៨៦២
ចំណាយបុគ្គលិក	២៨	(៦.៥២៩.៦៤៥)	(៤.៩១៥.១៤១)	(២៦.៤៥៨.១២២)	(១៩.៨៨១.៧៤៥)
រំលស់	២៩	(៣.៥០៥.៦៨៣)	(២.៧៦៥.៩៩៦)	(១៤.២០៥.០២៤)	(១១.១៨៨.៤៥០)
ចំណាយទូទៅ និងរដ្ឋបាល	៣០	(៤.៤៣០.៩៩៩)	(៣.៨០៤.៨៩៣)	(១៧.៩៥៤.៤០៨)	(១៥.៣៩០.៧៩២)
ការខាតបង់លើឱនភាពនៃតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុ	៩ក	៦.២៥៥.០៣១	(១១.២២១.៣១៥)	២៥.៥០៧.៤៦៦	(៤៥.៣៩០.២១៩)
ចំណាយពន្ធអប្បបរមា	១៦ខ	(៤៤១.៨៣២)	(៤២៣.៩៨២)	(១.៧៩០.៣០៣)	(១.៧១៥.០០៧)
ប្រាក់ចំណេញមុនពន្ធដកពន្ធ		២៥.៨៨១.២០២	៨.៨៣១.០៦៣	១០៤.៨៧០.៦៣០	៣៥.៧២១.៦៥៦
ចំណាយពន្ធលើប្រាក់ចំណេញ	១៦ខ	(៣.៨៤៨.៨៧៥)	(១.៧១៩.៨០៣)	(១៥.៥៩៥.៦៤២)	(៦.៩៥៦.៦០៣)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		២២.០៣២.៣២៧	៧.១១១.២៦០	៨៩.២៧៤.៩៨៨	២៨.៧៦៥.០៥៣
លទ្ធផលលម្អិតផ្សេងៗ៖					
ចំណេញមិនទាន់កើតឡើងលើ ការវិនិយោគតាមFVOCI		១១៧.៧៦៣	៣៣.៨៨២	៤៧៧.១៧៦	១៣៧.០៥៧
លម្អៀងលើការប្តូររូបិយប័ណ្ណ		-	-	៤.៥៧៣.៣៤៣	(១.៤១១.៧៩១)
លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ		២២.១៥០.០៩០	៧.១៤៥.១៤២	៩៤.៣២៥.៥០៧	២៧.៤៨០.៣១៩

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហករណ៍ដូ ក.អ.

របាយការណ៍ស្តីពីបម្រែបម្រួលមូលធនដាច់ដោយឡែក
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

	ដើមទុន		ដើមទុនបន្ថែមពីភាគទុនិក		ទុនបម្រុងតាមច្បាប់		ទុនបម្រុងដែលមិនអាច បែងចែកបាន		ទុនបម្រុងលើតម្លៃសមស្រប		ប្រាក់ខាតបង្គរ		ទុនបម្រុងសម្រាប់ការប្តូររូបិយប័ណ្ណ		សរុប	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ ៥)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩																
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៩	៨០.០០០.០០០	៣២០.០០០.០០០	-	-	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២៥០.៥០០	១.០១៣.២៧៣	(៣៤.៥៧៦.៩៥០)	(១៣៩.៨៦៣.៧៦៣)	-	១.៦៧៤.៩៩៩	៧១.២៩៦.៣២២	២៨៦.៤៦៨.៦២២
ការផ្ទេរ	-	-	-	-	១.៥៤៩.១៨៧	៦.២៧៧.៣០៦	-	-	-	-	(១.៥៤៩.១៨៧)	(៦.២៧៧.៣០៦)	-	-	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	២២.០៣២.៣២៧	៨៩.២៧៤.៩៨៨	-	-	២២.០៣២.៣២៧	៨៩.២៧៤.៩៨៨
ចំណេញមិនទាន់កើតឡើងលើការវិនិយោគតាមFVOCI	-	-	-	-	-	-	-	-	១១៧.៧៦៣	៤៧៧.១៧៦	-	-	-	-	១១៧.៧៦៣	៤៧៧.១៧៦
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	-	៤.៥៧៣.៣៤៣	-	៤.៥៧៣.៣៤៣
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩	៨០.០០០.០០០	៣២០.០០០.០០០	-	-	១.៥៤៩.១៨៧	៦.២៧៧.៣០៦	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	៣៦៨.២៦៣	១.៤៩០.៤៤៩	(១៤.០៩៣.៨១០)	(៥៦.៨៦៦.០៨១)	-	៦.២៤៨.៣៤២	៩៣.៤៥៦.៤១២	៣៨០.៧៩៤.១២៩
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨																
នាថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	៣៧.៥០០.០០០	១៥០.០០០.០០០	៤២.៥០០.០០០	១៧០.០០០.០០០	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២១៦.៦១៨	៨៧៦.២២០	(៤១.៦៨៨.២១០)	(១៦៨.៦២៨.៨០៩)	-	៣.០៨៦.៧៩០	៦៤.១៥១.១៨០	២៥៨.៩៧៨.៣១៤
ការផ្ទេរ	៤២.៥០០.០០០	១៧០.០០០.០០០	(៤២.៥០០.០០០)	(១៧០.០០០.០០០)	-	-	-	-	-	-	-	-	-	-	-	-
ប្រាក់ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ	-	-	-	-	-	-	-	-	-	-	៧.១១១.២៦០	២៨.៧៦៥.០៤៦	-	-	៧.១១១.២៦០	២៨.៧៦៥.០៤៦
ចំណេញមិនទាន់កើតឡើងលើការវិនិយោគតាមFVOCI	-	-	-	-	-	-	-	-	៣៣.៨៨២	១៣៧.០៥៣	-	-	-	-	៣៣.៨៨២	១៣៧.០៥៣
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	-	-	-	-	-	(១.៤១១.៧៩១)	-	(១.៤១១.៧៩១)
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨	៨០.០០០.០០០	៣២០.០០០.០០០	-	-	-	-	២៥.៦២២.៧៧២	១០៣.៦៤៤.១១៣	២៥០.៥០០	១.០១៣.២៧៣	(៣៤.៥៧៦.៩៥០)	(១៣.៩៨៦៣.៧៦៣)	-	១.៦៧៤.៩៩៩	៧១.២៩៦.៣២២	២៨៦.៤៦៨.៦២២

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

		2019 កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
លំហូរទឹកប្រាក់ពីសកម្មភាពប្រតិបត្តិការ						
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ			២២.០៣២.៣២៧	៧.១១១.២៦០	៨៩.២៧៤.៩៨៨	២៨.៧៦៥.០៤៦
និយ័តភាពលើ៖						
ចំណាយពន្ធលើប្រាក់ចំណេញ	១៦២		៣.៨៤៨.៨៧៥	១.៧១៩.៨០៣	១៥.៥៩៥.៦៤២	៦.៩៥៦.៦០៣
រំលស់	២៩		៣.៥០៥.៦៨៣	២.៧៦៥.៩៩៦	១៤.២០៥.០២៨	១១.១៨៨.៤៥៤
ចំណូលការប្រាក់សុទ្ធ			(២០.៨៤៣.៨៨៣)	(១៨.០៦៦.២២០)	(៨៤.៤៥៩.៤១៤)	(៧៣.០៧៧.៨៥៩)
ចំណាយពន្ធអប្បបរមា	១៦២		៤៤១.៨៣២	៤២៣.៩៨២	១.៧៩០.៣០៣	១.៧១៥.០០៧
សំវិធានធនលើការខាតបង់លើឥណទាន និងបុរេប្រទាន	៩ក		(៦.៣៩៧.៧៦៨)	១០.៨៦៩.១៣៣	(២៥.៩២៣.៧៥៦)	៤៣.៩៦៥.៦៤៣
សំវិធានធនលើការខាតបង់លើប្រាក់បញ្ញើនៅធនាគារនានា	៩ក		(១៣០.៣៨៦)	៣០.០៩៣	(៥២៨.៣២៤)	១២១.៧២៦
សំវិធានធនលើកិច្ចសន្យាធានាហិរញ្ញវត្ថុ	៩ក		២៣៣.១២៣	៣២២.០៨៩	៩៤៤.៦១៤	១.៣០២.៤៥០
សំវិធានធនលើអត្ថប្រយោជន៍និយោជិត	២០		-	១៨៨.៧២៩	-	៧៦៣.៤០៩
ភាគលាភពីការវិនិយោគតាមFVOCI			(២៩.៤៤១)	(៩.៣១៩)	(១១៩.២៩៥)	(៣៧.៦៩៥)
ចំណេញពីការលក់ទ្រព្យនិងបរិក្ខារ	១០		-	(១៤៦.៨៦៣)	-	(៥៩៤.០៦១)
			<u>២.៦៦០.៣៦២</u>	<u>៥.២០៨.៦៨៣</u>	<u>១០.៧៧៩.៧៨៦</u>	<u>២១.០៦៩.១២៣</u>
បម្រែបម្រួលនៃ៖						
ប្រាក់បញ្ញើនៅធនាគារនានា			(៩.២០០.០០០)	(១.២០០.០០០)	(៣៧.២៧៨.៤០០)	(៤.៨៥៤.០០០)
ប្រាក់តម្កល់តាមច្បាប់			(១២.៣៥២.៧៩៩)	៤.៩៩៩.៨០៧	(៥០.០៥៣.៥៤២)	២០.២២៤.២១៩
ឥណទាន និងរេអេរទានផ្តល់ដល់អតិថិជន			(១៥៨.៧៨០.១២៧)	(១៣.០៣៤.៨៣៩)	(៦៤៣.៣៧៧.០៧៩)	(៥២.៧២៥.៩០៨)
ទ្រព្យសកម្មផ្សេងៗ			២៤៨.០០៨	២៥៥.៣១០	១.០០៤.៩២៨	១.០២៨.៦៨៤
ប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុនានា			៦.៩២៤.៦៦១	(១.៨៣៦.២៦០)	២៨.០៥៨.៧២៦	(៧.៤២៧.៦៧២)
ប្រាក់បញ្ញើរបស់អតិថិជន			១១២.១៦៦.០៨៨	៥២.៧៨២.១៦៦	៤៥៤.៤៩៦.៩៨៩	២១៣.៥០៣.៨៦១
បំណុលផ្សេងៗ			(៩៤៨.៩១៩)	(៦៣៨.៨៧០)	(៣.៨៤៥.០២០)	(២.៥៨៤.២២៩)
សាច់ប្រាក់(ប្រើប្រាស់ក្នុង)/ទទួលបានពីប្រតិបត្តិការ			<u>(៥៩.២៨២.៧២៦)</u>	<u>៤៦.៥៣៥.០០១</u>	<u>(២៤០.២១៣.៦០៨)</u>	<u>១៨៨.២៣៤.០៧៨</u>

ធនាគារ សហពាណិជ្ជ ក.អ.

របាយការណ៍លំហូរទឹកប្រាក់ដាច់ដោយឡែក (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

	កំណត់ សម្គាល់	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សោធននិវត្តន៍បុគ្គលិក					
បានបង់	២០	(៥៣.៨១៨)	(២៨.៣១៩)	(១៧៧.៥៥១)	(១១៤.៥៣០)
ចំណូលការប្រាក់បានទទួល		២៩.៨៧៩.៦២០	២៥.៩៣៣.១៨៨	១២១.០៧២.២២០	១០៤.៨៩៩.៧៤៥
ចំណាយការប្រាក់បានបង់		(៨.១៨៥.២៥០)	(៨.៨៨៧.៥១៩)	(៣៣.១៦៦.៥៩២)	(៣៥.៩៤៩.៥៩០)
ពន្ធលើប្រាក់ចំណេញកាតព្វកិច្ចបានបង់	១៦២	(៥៧៨.៩១៥)	(៥២៣.១១១)	(១.៩៤០.៥៦៤)	(១.៧១១.៤៨៤)
សាច់ប្រាក់សុទ្ធ(ប្រើប្រាស់ក្នុង)					
ធនធានពីសកម្មភាពប្រតិបត្តិការ		(៣៨.១១១.០៧៩)	៦៣.១២៩.៣៥០	(១៥៤.៥២៦.០៩៥)	២៥៥.៣៥៨.២១៩
លំហូរទឹកប្រាក់ពីសកម្មភាពវិនិយោគ					
សាច់ប្រាក់បានពីការលក់ទ្រព្យ និងបរិក្ខារ	១០	-	១៩១.៩៩១	-	៧៧៦.៦០៤
ការទិញទ្រព្យនិងបរិក្ខារ	១០	(៤.០៣៦.១៩៣)	(១០.៩៤៩.៣១៩)	(១៦.៣៥៤.៦៥៤)	(៤៤.២៨៩.៩៩៥)
ការទិញទ្រព្យសកម្មរូបិ៍	១១	-	(២៩,៥៥៣)	-	(១១៩.៥៤២)
សាច់ប្រាក់ប្រើប្រាស់ក្នុង សកម្មភាពវិនិយោគ		(៤.០៣៦.១៩៣)	(១០.៧៨៦.៨៨១)	(១៦.៣៥៤.៦៥៤)	(៤៣.៦៣២.៩៣៣)
លំហូរទឹកប្រាក់ពីសកម្មភាពហិរញ្ញប្បទាន					
ការទូទាត់សងប្រាក់កម្ចី		(៨៦.២០៥.៨៨២)	(១១.៨៣៤៣.៨៧៥)	(៣៤៩.៣០៦.២៣៤)	(៤៧៨.៧០០.៩៧៤)
សាច់ប្រាក់បានពីប្រាក់កម្ចី		១៣៣.៩៨៧.៧៣០	៤៩.០០០.០០០	៥៤២.៩១៨.២៨២	១៩៨.២០៥.០០០
ការទូទាត់បំណុលកតិសន្យា		(៣៥៣.០៦៦)	(៧១១.៦១១)	(១.៤៣០.៦២៣)	(២.៨៧៨.៤៦៦)
សាច់ប្រាក់ធនធានពី(ប្រើប្រាស់ក្នុង)សកម្មភាពហិរញ្ញប្បទាន		៤៧.៤២៨.៧៨២	(៧០.០៥៥.២៨៦)	១៩២.១៨១.៤២៥	(២៨៣.៣៧៤.៤៤០)
ការកើនឡើង(ថយចុះ)សាច់ប្រាក់និងសាច់ប្រាក់សមមូលសុទ្ធ		៥.២៨១.៥១០	(១៧.៧១៣.០១៧)	២១.៥០០.៦៧៦	(៧១.៦៤៩.១៥៤)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាដើមការិយបរិច្ឆេទ		៨៣.៧៤៨.៩៥២	១០១.៤៧១.៩៦៩	៣៣៦.៥៤៣.៤៦៩	៤០.៩៦៤២.៣៣៩
លម្អៀងពីការប្តូររូបិយប័ណ្ណ		-	-	៤.៨៩៥.៧៣៨	(១.៤៤៩.៧១៦)
សាច់ប្រាក់និងសាច់ប្រាក់សមមូលនាចុងការិយបរិច្ឆេទ		៨៩.០៤០.៤៦២	៨៣.៧៤៨.៩៥២	៣៤១.៤៣៩.២០៧	៣៩.៥១៤.៦២៣

កំណត់សម្គាល់ដូចមានភ្ជាប់ជាមួយ គឺជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុនេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

1. អំពីសម្ព័ន្ធធនាគារ

ធនាគារ សហពាណិជ្ជ ក.អ. ហៅកាត់ថា (“ធនាគារ”) ត្រូវបានបង្កើតឡើងនៅថ្ងៃទី 31 ខែ មីនា ឆ្នាំ 1994 ដោយបានចុះបញ្ជីនៅក្រសួងពាណិជ្ជកម្ម ហើយធនាគារជាតិនៃកម្ពុជា បានផ្តល់ជូនអាជ្ញាប័ណ្ណអចិន្ត្រៃយ៍ដើម្បីធ្វើប្រតិបត្តិការធនាគារនៅថ្ងៃទី 28 ខែ វិច្ឆិកា ឆ្នាំ 2006 អនុលោមតាមប្រកាសលេខ ធ7-06-207 ប្រ.ក. ចុះ ថ្ងៃទី 13 ខែ វិច្ឆិកា ឆ្នាំ 2006 ។ នៅថ្ងៃទី 29 ខែ សីហា ឆ្នាំ 2016 ធនាគារបានទទួលលេខចុះបញ្ជីថ្មីលេខ 00007085 ពីក្រសួងពាណិជ្ជកម្ម ។ ធនាគារ គឺជាបុត្រសម្ព័ន្ធរបស់ E.Sun Commercial Bank Ltd. ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់ ។ ក្រុមហ៊ុនមេធំជាងគេ គឺក្រុមហ៊ុន E.Sun Financial Holding Company Ltd. ជាក្រុមហ៊ុន ដែលបានចុះបញ្ជីពាណិជ្ជកម្មនៅតៃវ៉ាន់ និងជាក្រុមហ៊ុនបានចុះបញ្ជីក្នុងផ្សារភាគហ៊ុននៅតៃវ៉ាន់ ។

សកម្មភាពចម្បងរបស់ធនាគារមានដូចជា៖ ទទួលប្រាក់បញ្ញើរយៈពេលខ្លី មធ្យម និងវែងពីស្ថាប័នផ្សេងៗ និងពីអតិថិជន ផ្តល់ឥណទាន និងបុរេប្រទានរយៈពេលខ្លី មធ្យម និងវែងជូនស្ថាប័នផ្សេងៗ និងអតិថិជន សេវាកម្មប្តូររូបិយវត្ថុបរទេស សេវាកម្មហិរញ្ញវត្ថុពាណិជ្ជកម្មអន្តរជាតិ អប្បបរមាមូលបត្រពាណិជ្ជកម្ម សេវាកម្មប្រតិបត្តិការរវាងអតិថិជន និងអតិថិជន និងសេវាធនាគារផ្សេងៗទៀត ដែលបានអនុញ្ញាតដោយធនាគារជាតិនៃកម្ពុជា តាមរយៈស្នាក់ការកណ្តាលរបស់ធនាគារនៅរាជធានីភ្នំពេញ និងការិយាល័យសាខានៅតាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា ។

យូអឹម លែន ហូលឌីង ខូ អិលធីឌី (ហៅកាត់ថា “ក្រុមហ៊ុនបុត្រសម្ព័ន្ធ”) ត្រូវបានចុះបញ្ជីពាណិជ្ជកម្ម នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 2013 ដែលកាន់កាប់ដោយធនាគារ និងឯកត្តជនជាជនជាតិខ្មែរ ។ សកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធគឺកាន់កាប់ដីសម្រាប់ធនាគារប្រើប្រាស់ ។

ទីស្នាក់ការរបស់ធនាគារគឺស្ថិតនៅអគារលេខ 61 ផ្លូវលេខ 130 រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ។

នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ក្រុមហ៊ុនមានបុគ្គលិកចំនួន 523 នាក់ (2018: 425 នាក់) ។

2. មូលដ្ឋាននៃការរៀបចំ

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា ហៅកាត់ថា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។ នេះគឺជារបាយការណ៍ហិរញ្ញវត្ថុលើកដំបូងរបស់សម្ព័ន្ធធនាគារ និងធនាគារ ដែលត្រូវបានរៀបចំឡើង ដោយអនុលោមទៅតាម ស.វ.ទ.ហ.អ.ក និងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (“ស.វ.ទ.ហ.អ.ក”) ឬ (“CIFRS”) ។ 1 “ការអនុវត្តដំបូងនៃស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា” ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

2. មូលដ្ឋាននៃការរៀបចំ (ត)

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុកាលពីការិយបរិច្ឆេទមុន របាយការណ៍ហិរញ្ញវត្ថុត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ ការពន្យល់ពីរបៀបនៃការផ្លាស់ ប្តូរទៅ ស.រ.ទ.ហ.អ.ក ដែលបានប៉ះពាល់ដល់ការរាយការណ៍ពីស្ថានភាពហិរញ្ញវត្ថុ លទ្ធផលហិរញ្ញវត្ថុ និង លំហូរទឹកប្រាក់ត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់ 36 ។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនា ត្រូវបានអនុវត្តប្រកបដោយសង្គតិភាពនៅគ្រប់ការិយបរិច្ឆេទដែលបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ទាំងនេះ ។

ព័ត៌មានលម្អិតទាក់ទងនឹងគោលនយោបាយគណនេយ្យសំខាន់ៗរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានលាតត្រដាងក្នុងកំណត់សម្គាល់ 35 ។

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលនៃសម្ព័ន្ធធនាគារ និងធនាគារ និងផ្តល់សិទ្ធិផ្សាយនៅ ថ្ងៃទី 30 ខែ មីនា ឆ្នាំ 2020 ។

3. រូបិយប័ណ្ណមុខងារ និងរូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ

ធនាគារ ធ្វើប្រតិបត្តិការ និងកត់ត្រារាល់បញ្ជីគណនេយ្យរបស់ខ្លួនជាប្រាក់ដុល្លារអាមេរិក ។ អ្នកគ្រប់គ្រងក៏បានកំណត់ថា ប្រាក់ដុល្លារអាមេរិកជារូបិយប័ណ្ណមុខងារ និងជារូបិយប័ណ្ណសម្រាប់ធ្វើការបង្ហាញ ព្រោះវាឆ្លុះបញ្ចាំងពីសារធាតុសេដ្ឋកិច្ចនៃប្រភពព្រឹត្តិការណ៍ និងកាលៈទេសៈរបស់និងធនាគារ។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ដែលជារូបិយប័ណ្ណមុខងាររបស់ ធនាគារ ។ តួលេខទាំងអស់ត្រូវបានបង្កត់ចំនួនមួយដុល្លារអាមេរិក ឬមួយពាន់រៀលដែលជិតបំផុត បើមិនដូច្នោះទេលុះត្រាតែមានការបង្ហាញផ្សេងពីនោះ ។

4. ការប្រើប្រាស់ការប៉ាន់ស្មាន និងការវិនិច្ឆ័យ

នៅក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុនេះ អ្នកគ្រប់គ្រងធ្វើការវិនិច្ឆ័យ ប៉ាន់ស្មាន និងសន្មតដែលមាន ផលប៉ះពាល់ដល់ការអនុវត្តនូវគោលនយោបាយគណនេយ្យ និងចំនួននៃទ្រព្យសកម្ម បំណុល ចំណូល និង ចំណាយដែលបានរាយការណ៍ ។ លទ្ធផលជាក់ស្តែងអាចខុសពីការប៉ាន់ស្មានទាំងនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ការប៉ាន់ស្មាន និងការសន្មតដែលពាក់ព័ន្ធត្រូវបានត្រួតពិនិត្យជាប្រចាំ ។ ការកែប្រែលើការប៉ាន់ស្មាន ត្រូវបានទទួលស្គាល់តាមវិធីសាស្ត្រទស្សនៈវិស័យ។

4. ការប្រើប្រាស់ការដាក់ស្នូល និងការវិនិច្ឆ័យ (ត)

ព័ត៌មានអំពីការវិនិច្ឆ័យ

ដែលបានធ្វើឡើងក្នុងការអនុវត្តគោលនយោបាយគណនេយ្យដែលមានផលប៉ះពាល់ជាសារវន្ត លើចំនួនទឹកប្រាក់ដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញក្នុងកំណត់សម្គាល់ដូចខាងក្រោម ។

- កំណត់សម្គាល់ 35(ឃ)(ii)៖ ការចាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ៖ ការវាយតម្លៃគំរូអាជីវកម្មដែលទ្រព្យទាំងនោះត្រូវបានកាន់កាប់ និងការវាយតម្លៃថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាការទូទាត់តែប្រាក់ដើម និងការប្រាក់ ("SPPI") លើចំនួនប្រាក់ដើមដែលនៅសល់ ។
- កំណត់សម្គាល់ 35(ឃ)(vii)៖ ការបង្កើតលក្ខណៈវិនិច្ឆ័យសម្រាប់កំណត់ថាតើហានិភ័យឥណទានលើ ទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់ដំបូង ដោយកំណត់វិធីសាស្ត្រសម្រាប់បញ្ចូលព័ត៌មានទៅក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ("ECL") និងការ ជ្រើសរើស និងការអនុម័តលើគំរូដែលប្រើដើម្បីវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានអំពីភាពមិនច្បាស់លាស់នៃការសន្មត និងការប៉ាន់ស្មាន ដែលមានហានិភ័យជាសារវន្ត ដែលអាចធ្វើឲ្យមាននិយ័តភាពលើតម្លៃយោងនៃទ្រព្យសកម្ម និងបំណុលក្នុងការិយបរិច្ឆេទហិរញ្ញវត្ថុនាពេលបន្ទាប់ ត្រូវបានបញ្ចូលក្នុងកំណត់សម្គាល់ដូចខាងក្រោម៖

- កំណត់សម្គាល់ 35(ឃ)(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ កំណត់ការបញ្ចូលសមាសធាតុទៅក្នុងគំរូនៃការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន រួមទាំងការបញ្ចូលព័ត៌មាននៃការប្រមើលនាពេលអនាគត ។
- កំណត់សម្គាល់ 35(ឃ)(vi)៖ ការកំណត់លើតម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុដែលមិនមានទិន្នន័យដែលអាចអង្កេតបាន ។
- កំណត់សម្គាល់ 35(ឃ)(vii)៖ ឱនភាពនៃឧបករណ៍ហិរញ្ញវត្ថុ៖ ការសន្មតសំខាន់ៗ ដែលប្រើក្នុងការ ប៉ាន់ស្មាន លំហូរទឹកប្រាក់ដែលអាចប្រមូលមកវិញបាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

5. ការប្តូររូបិយប័ណ្ណពីដុល្លារអាមេរិកទៅជាប្រាក់រៀល

របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានបង្ហាញជាប្រាក់ដុល្លារអាមេរិក ។ ការប្តូររូបិយប័ណ្ណពីប្រាក់ដុល្លារអាមេរិកទៅជាប្រាក់រៀល ត្រូវបានធ្វើឡើងដើម្បីអនុវត្តទៅតាមគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជាពាក់ព័ន្ធនឹងការរៀបចំ និងការកំណត់បង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ទ្រព្យសកម្ម និងបំណុលត្រូវបានប្តូរតាមអត្រានាការណ៍បរិច្ឆេទរបាយការណ៍ ។ របាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ និងរបាយការណ៍លំហូរទឹកប្រាក់ត្រូវបានប្តូរទៅជាប្រាក់រៀល ដោយប្រើប្រាស់អត្រាមធ្យមនៅក្នុងការិយបរិច្ឆេទ ។ ភាពខុសគ្នាដែលកើតឡើងពីការប្តូររូបិយប័ណ្ណ ត្រូវបានទទួលស្គាល់ជា “ទុនបម្រុងលើការប្តូររូបិយប័ណ្ណ” នៅក្នុងរបាយការណ៍លទ្ធផលលម្អិតផ្សេងៗ ។

សម្ព័ន្ធធនាគារ និងធនាគារ ប្រើប្រាស់អត្រាប្តូររូបិយប័ណ្ណដូចខាងក្រោម៖

			អត្រាចុងនាការិយបរិច្ឆេទ	អត្រាមធ្យម
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1 ដុល្លារអាមេរិក	=	4,075 រៀល	4,052 រៀល
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	1 ដុល្លារអាមេរិក	=	4,018 រៀល	4,045 រៀល
ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	1 ដុល្លារអាមេរិក	=	4,037 រៀល	មិនប្រើ

តួលេខជាប្រាក់រៀលនេះ គឺសម្រាប់ជាការបង្ហាញតែប៉ុណ្ណោះ ហើយមិនត្រូវបានយកមកបកស្រាយថា តួលេខប្រាក់ដុល្លារអាមេរិកនេះត្រូវបានប្តូរទៅជាប្រាក់រៀល ឬត្រូវបានប្តូរជាប្រាក់រៀល ឬនឹងត្រូវបានប្តូរជាប្រាក់រៀល នាពេលអនាគតតាមអត្រាប្តូរប្រាក់នេះ ឬអត្រាប្តូរប្រាក់ផ្សេងទៀតនោះឡើយ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
សាច់ប្រាក់ក្នុងដៃ	36,407,594	29,132,324	148,360,946	117,053,678	27,674,096	111,720,326
សាច់ប្រាក់តម្កល់ជាមួយធនាគារនានា	52,653,202	55,453,097	214,561,798	222,810,544	74,076,201	299,045,623
	<u>89,060,796</u>	<u>84,585,421</u>	<u>362,922,744</u>	<u>339,864,222</u>	<u>101,750,297</u>	<u>410,765,949</u>
ដក៖ សំវិធានលើឱនភាពនៃតម្លៃ	(80,052)	(210,438)	(326,212)	(845,540)	(180,345)	(728,053)
	<u>88,980,744</u>	<u>84,374,983</u>	<u>362,596,532</u>	<u>339,018,682</u>	<u>101,569,952</u>	<u>410,037,896</u>
ធនាគារ						
សាច់ប្រាក់ក្នុងដៃ	36,407,594	29,132,324	148,360,946	117,053,678	27,674,096	111,720,326
សាច់ប្រាក់តម្កល់ជាមួយធនាគារនានា	52,632,868	54,626,628	214,478,937	219,489,791	73,797,873	297,922,013
	<u>89,040,462</u>	<u>83,758,952</u>	<u>362,839,883</u>	<u>336,543,469</u>	<u>101,471,969</u>	<u>409,642,339</u>
ដក៖ សំវិធានលើឱនភាពនៃតម្លៃ	(80,052)	(210,438)	(326,212)	(845,540)	(180,345)	(728,053)
	<u>88,960,410</u>	<u>83,548,514</u>	<u>362,513,671</u>	<u>335,697,929</u>	<u>101,291,624</u>	<u>408,914,286</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

6. សាច់ប្រាក់ និងសាច់ប្រាក់សមមូល (ត)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
នាថ្ងៃទី 1 ខែ មករា	210,438	180,345	845,540	728,053
បន្ថែម	(130,386)	30,093	(528,324)	121,726
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	8,996	(4,239)
នាថ្ងៃទី 31 ខែ ធ្នូ	<u>80,052</u>	<u>210,438</u>	<u>326,212</u>	<u>845,540</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

7. ប្រាក់តម្កល់តាមច្បាប់

		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
		ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
		ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
សម្ព័ន្ធធនាគារ និងធនាគារ						(កំណត់សម្គាល់ 5)	
ប្រាក់តម្កល់ធានាលើដើមទុន	ក	66,236,961	53,884,162	269,915,616	216,506,563	58,883,969	237,714,583
ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន	ខ	8,000,000	8,000,000	32,600,000	32,144,000	8,000,000	32,296,000
		<u>74,236,961</u>	<u>61,884,162</u>	<u>302,515,616</u>	<u>248,650,563</u>	<u>66,883,969</u>	<u>270,010,583</u>

ក. ប្រាក់តម្កល់ធានាលើដើមទុន

យោងតាមប្រកាសលេខ ធ7-01-136 ប្រ.ក. ចុះថ្ងៃទី 15 ខែ តុលា ឆ្នាំ 2001 ចេញដោយធនាគារជាតិនៃកម្ពុជា ស្តីពីប្រាក់តម្កល់ធានាលើដើមទុន តម្រូវឲ្យធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុ តម្កល់ប្រាក់ចំនួន 10% នៃដើមទុនចុះបញ្ជីនៅធនាគារជាតិនៃកម្ពុជា ។ ប្រាក់តម្កល់នេះនឹងត្រូវបង្វិលជូនធនាគារវិញ នៅពេលធនាគារស្ម័គ្រចិត្តបញ្ចប់ប្រតិបត្តិការ អាជីវកម្មរបស់ខ្លួននៅក្នុងប្រទេសកម្ពុជា ហើយប្រាក់តម្កល់នេះមិនសម្រាប់ប្រើប្រាស់ក្នុងប្រតិបត្តិការប្រចាំថ្ងៃរបស់ធនាគារទេ ។ ប្រាក់តម្កល់ធានាលើដើមទុនទទួលបានអត្រាការប្រាក់ពី 0.46% ដល់ 0.62% (2018: ពី 0% ដល់ 0.73%)។

ខ. ប្រាក់បម្រុងកាតព្វកិច្ចលើប្រាក់បញ្ញើរបស់អតិថិជន

ប្រាក់បម្រុងកាតព្វកិច្ចគឺជាទុនបម្រុងអប្បបរមាដែលត្រូវបានគណនាតាមអត្រា 8% ចំពោះប្រាក់រៀល និង 12.50% ចំពោះរូបិយប័ណ្ណផ្សេងៗ នៃប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើរបស់ធនាគារអនិវាសនជន និងប្រាក់បញ្ញើគ្រឹះស្ថានហិរញ្ញវត្ថុ និង ប្រាក់កម្ចីអនិវាសនជន ។ យោងតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-018-282 ប្រ.ក. ស្តីពីការរក្សាទុនបម្រុងកាតព្វកិច្ចចុះថ្ងៃទី 29 ខែ សីហា ឆ្នាំ 2018 ប្រាក់បម្រុងកាតព្វកិច្ចជាប្រាក់រៀល និងរូបិយប័ណ្ណផ្សេងមិនទូលបានការប្រាក់ទេ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

8. ប្រាក់បញ្ញើនៅធនាគារនានា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនសាច់ប្រាក់សមមូល)	12,400,000	1,200,000	50,530,000	4,821,600	-	-
ធនាគារ						
ប្រាក់បញ្ញើមានកាលកំណត់ (មិនមែនសាច់ប្រាក់សមមូល)	10,400,000	1,200,000	42,380,000	4,821,600	-	-

គណនីសន្សំ ដែលថេរវេលានៃប្រាក់តម្កល់មានរយៈពេល 3 ខែទៅ 12 ខែទទួលបានការប្រាក់ចាប់ពី 2% ដល់ 8% ក្នុងមួយឆ្នាំ (2018:ពី 2% ដល់ 8% ក្នុងមួយឆ្នាំ)។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ

(ក). វិភាគតាមប្រភេទឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ						
ឥណទានពាណិជ្ជកម្ម៖						
ឥណទានមានកាលកំណត់	64,943,401	47,695,497	264,644,359	191,640,507	68,131,343	275,046,232
ឥណទានវិបារូបន៍	2,581,663	7,867,425	10,520,277	31,611,314	10,410,290	42,026,341
សក្ខីបត្រឥណទានជំនឿទុកចិត្ត	11,438,711	810,872	46,612,747	3,258,084	1,157,957	4,674,672
ឥណទានពាណិជ្ជកម្មផ្សេងៗ	27,289,095	22,808,415	111,203,062	91,644,211	15,742,606	63,552,900
ឥណទានអតិថិជនប្រើប្រាស់៖						
ឥណទានមានកាលកំណត់	200,291,662	102,385,441	816,188,523	411,384,702	54,869,598	221,508,567
ឥណទានវិបារូបន៍	22,910,505	25,542,758	93,360,308	102,630,802	34,719,881	140,164,160
ប័ណ្ណឥណទាន	5,090,177	3,966,959	20,742,471	15,939,241	3,385,591	13,667,631
ឥណទានអ្នកប្រើប្រាស់ផ្សេងៗ	148,771,710	118,932,852	606,244,718	477,872,198	143,828,964	580,637,528
	<u>483,316,924</u>	<u>330,010,219</u>	<u>1,969,516,465</u>	<u>1,325,981,059</u>	<u>332,246,230</u>	<u>1,341,278,031</u>
សំវិធានធនលើឱនភាពនៃតម្លៃ	<u>(7,078,971)</u>	<u>(18,859,470)</u>	<u>(28,846,807)</u>	<u>(75,777,350)</u>	<u>(23,890,317)</u>	<u>(96,445,210)</u>
	<u>476,237,953</u>	<u>311,150,749</u>	<u>1,940,669,658</u>	<u>1,250,203,709</u>	<u>308,355,913</u>	<u>1,244,832,821</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

(ក). វិភាគតាមប្រភេទឥណទាន (ត)

សំវិធានធនលើឱនភាពនៃតម្លៃ

(i). សំវិធានធនលើឱនភាពនៃតម្លៃមិនត្រូវបានទទួលស្គាល់ជាចំណេញ ឬខាតដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សំវិធានធនលើការបាត់បង់				
ឥណទាន និងបុរេប្រទាន	(6,397,768)	10,869,133	(25,923,756)	43,965,643
សំវិធានធនលើការបាត់បង់				
ប្រាក់បញ្ញើនៅធនាគារនានា	(130,386)	30,093	(528,324)	121,726
សំវិធានធនលើការបាត់បង់				
កិច្ចសន្យាធានា	233,123	322,089	944,614	1,302,850
	<u>(6,295,031)</u>	<u>11,221,315</u>	<u>(25,507,466)</u>	<u>45,390,219</u>

(ii). បម្រែបម្រួលនៃសំវិធានធនលើការខាតបង់លើឱនភាពនៃតម្លៃឥណទាន និងបុរេប្រទាន មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
នៅថ្ងៃទី 1 ខែ មករា	18,859,470	23,890,317	75,777,350	96,445,210
សំវិធានធនសម្រាប់ការបាត់បង់				
ឥណទាន និងបុរេប្រទាន	(6,397,768)	10,869,133	(25,923,756)	43,965,643
ការលុបចោលសម្រាប់ការិយបរិច្ឆេទ	(5,382,731)	(15,899,980)	(21,810,826)	(64,315,419)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	804,039	(318,084)
នៅថ្ងៃទី 31 ខែ ធ្នូ	<u>7,078,971</u>	<u>18,859,470</u>	<u>28,846,807</u>	<u>75,777,350</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

9. ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - សុទ្ធ (ត)

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល ដោយមិនរាប់បញ្ចូលការប្រាក់និងថ្លៃប្រតិបត្តិការផ្សេងទៀត មានកាលកំណត់ដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
រយៈពេល 1 ខែ	47,457,326	53,502,008	193,388,603	214,971,068	65,816,951	265,703,031
>1 ទៅ 3 ខែ	26,398,508	8,563,784	107,573,920	34,409,284	16,751,599	67,626,205
>3 ទៅ 6 ខែ	11,552,187	7,615,487	47,075,162	30,599,027	10,396,059	41,968,890
>6 ទៅ 12 ខែ	13,622,683	20,462,822	55,512,433	82,219,619	14,077,625	56,831,372
>1 ទៅ 5 ឆ្នាំ	142,760,083	99,922,007	581,747,338	401,486,624	102,538,061	413,946,152
លើសពី 5 ឆ្នាំ	241,526,137	139,944,111	984,219,009	562,295,437	122,665,935	495,202,381
	<u>483,316,924</u>	<u>330,010,219</u>	<u>1,969,516,465</u>	<u>1,325,981,059</u>	<u>332,246,230</u>	<u>1,341,278,031</u>

សម្រាប់ការវិភាគបន្ថែមលើឥណទាន និងបុរេប្រទានដុលផ្តល់ដល់អតិថិជន សូមមើលកំណត់សម្គាល់ 33ខ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

10. ទ្រព្យ និងបរិក្ខារ

សម្ព័ន្ធធនាគារ	ទ្រព្យកំពុងបង្កើត	ដីធ្លី	អគារ	ការកែលម្អអគារ	បរិក្ខារ	យានយន្ត	បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
2019	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
ក្រុមហ៊ុន									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	3,934,233	8,579,170	25,396,130	5,692,926	2,452,453	1,608,191	2,473,198	50,136,301	201,447,657
ការទិញបន្ថែម	2,454,972	-	303,605	60,939	356,204	119,000	741,473	4,036,193	16,354,654
ការលក់ចេញ	-	-	-	-	(1,590)	(176,000)	-	(177,590)	(719,595)
ការលុបចោល	-	-	-	-	(9,271)	-	(8,178)	(17,449)	(70,703)
ការផ្ទេរ	(4,722,264)	-	-	4,485,943	225,321	-	-	(11,000)	(44,572)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	2,945,863
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,666,941	8,579,170	25,699,735	10,239,808	3,023,117	1,551,191	3,206,493	53,966,455	219,913,304
ដក: រំលស់បន្ត									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	-	-	1,214,682	2,208,885	1,986,418	1,378,095	2,238,600	9,026,680	36,269,200
រំលស់ក្នុងការិយបរិច្ឆេទ	-	-	1,251,931	816,462	325,090	108,863	202,968	2,705,314	10,961,932
ការលក់ចេញ	-	-	-	-	(1,590)	(176,000)	-	(177,590)	(719,595)
ការលុបចោល	-	-	-	-	(9,271)	-	(8,178)	(17,449)	(70,703)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	572,257
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	-	-	2,466,613	3,025,347	2,300,647	1,310,958	2,433,390	11,536,955	47,013,091
ក្រុមហ៊ុន									
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,666,941	8,579,170	23,233,122	7,214,461	722,470	240,233	773,103	42,429,500	172,900,213

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

10. ទ្រព្យ និងបរិក្ខារ (ត)

សម្ព័ន្ធធនាគារ	ទ្រព្យកំពុងបង្កើត	ដីធ្លី	អគារ	ការកែលម្អអគារ	បរិក្ខារ	យានយន្ត	បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	ពាន់រៀល
2018	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	(កំណត់សម្គាល់ 5)
ក្រុមហ៊ុន									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	16,355,965	8,450,570	2,154,570	5,689,241	2,441,857	1,496,231	2,483,449	39,071,883	157,733,192
ការទិញបន្ថែម	10,760,768	880,000	120,000	3,685	31,194	111,960	41,712	11,949,319	48,334,995
ការលក់ចេញ	-	(751,400)	(60,940)	-	(20,598)	-	(51,963)	(884,901)	(3,579,425)
ការផ្ទេរ	(23,182,500)	-	23,182,500	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(1,041,105)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,934,233	8,579,170	25,396,130	5,692,926	2,452,453	1,608,191	2,473,198	50,136,301	201,447,657
ដក: រំលស់បង្គុះ									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	-	-	1,053,628	1,675,044	1,541,948	1,245,755	1,938,559	7,454,934	30,095,569
រំលស់ក្នុងការិយបរិច្ឆេទ	-	-	178,348	533,841	465,010	132,340	350,580	1,660,119	6,715,181
ការលុបចោល	-	-	(17,294)	-	(20,540)	-	(50,539)	(88,373)	(357,469)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(184,081)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	-	-	1,214,682	2,208,885	1,986,418	1,378,095	2,238,600	9,026,680	36,269,200
ក្រុមហ៊ុន									
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,934,233	8,579,170	24,181,448	3,484,041	466,035	230,096	234,598	41,109,621	165,178,457
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	16,355,965	8,450,570	1,100,942	4,014,197	899,909	250,476	544,890	31,616,949	127,637,623

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

10. ទ្រព្យ និងបរិក្ខារ (ត)

ធនាគារ	ទ្រព្យកំពុងបង្កើត	ដីធ្លី	អគារ	ការកែលម្អអគារ	បរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	ពាន់រៀល (កំណត់សម្គាល់ 5)
2019	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	
តម្លៃដើម									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	3,934,233	-	24,638,650	5,692,926	2,452,453	1,608,191	2,473,198	40,799,651	163,932,998
ការទិញបន្ថែម	2,454,972	-	303,605	60,939	356,204	119,000	741,473	4,036,193	16,354,654
ការលក់ចេញ	-	-	-	-	(1,590)	(176,000)	-	(177,590)	(719,595)
ការលុបចោល	-	-	-	-	(9,271)	-	(8,178)	(17,449)	(70,703)
ការផ្ទេរ	(4,722,264)	-	-	4,485,943	225,321	-	-	(11,000)	(44,572)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	2,413,673
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,666,941	-	24,942,255	10,239,808	3,023,117	1,551,191	3,206,493	44,629,805	181,866,455
ដកៈរំលស់បន្ត									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019	-	-	1,049,206	2,208,885	1,986,418	1,378,097	2,238,600	8,861,206	35,604,326
រំលស់ក្នុងការិយបរិច្ឆេទ	-	-	1,209,160	816,462	325,090	108,863	202,968	2,662,543	10,788,624
ការលក់ចេញ	-	-	-	-	(1,590)	(176,000)	-	(177,590)	(719,595)
ការលុបចោល	-	-	-	-	(9,271)	-	(8,178)	(17,449)	(70,703)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	561,841
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	-	-	2,258,366	3,025,347	2,300,647	1,310,960	2,433,390	11,328,710	46,164,493
តម្លៃយោង									
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	1,666,941	-	22,683,889	7,214,461	722,470	240,231	773,103	33,301,095	135,701,962

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

10. ទ្រព្យ និងបរិក្ខារ (ត)

ធនាគារ	ទ្រព្យកំពុងបង្កើត	ដីធ្លី	អគារ	ការកែលម្អអគារ	បរិក្ខារ ការិយាល័យ	យានយន្ត	បរិក្ខារផ្នែក ព័ត៌មានវិទ្យា និងកុំព្យូទ័រ	សរុប	
2018	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក្រុមហ៊ុន									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	16,355,965	-	1,517,090	5,689,241	2,441,857	1,496,231	2,483,449	29,983,833	121,044,734
ការទិញបន្ថែម	10,760,768	-	-	3,685	31,194	111,960	41,712	10,949,319	44,289,995
ការលក់ចេញ	-	-	(60,940)	-	(20,598)	-	(51,963)	(133,501)	(540,012)
ការផ្ទេរ	(23,182,500)	-	23,182,500	-	-	-	-	-	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(861,719)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,934,233	-	24,638,650	5,692,926	2,452,453	1,608,191	2,473,198	40,799,651	163,932,998
ដក: រំលស់បង្គុះ									
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	-	-	927,930	1,675,044	1,541,948	1,245,757	1,938,559	7,329,238	29,588,134
រំលស់ក្នុងការិយបរិច្ឆេទ	-	-	138,570	533,841	465,010	132,340	350,580	1,620,341	6,554,279
ការលក់ចេញ	-	-	(17,294)	-	(20,540)	-	(50,539)	(88,373)	(357,469)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	-	-	-	-	-	-	(180,618)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	-	-	1,049,206	2,208,885	1,986,418	1,378,097	2,238,600	8,861,206	35,604,326
ក្រុមហ៊ុន									
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	3,934,233	-	23,589,444	3,484,041	466,035	230,094	234,598	31,938,445	128,328,672
នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	16,355,965	-	589,160	4,014,197	899,909	250,474	544,890	22,654,595	91,456,600

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

11. ទ្រព្យសកម្មអរូបី

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
គម្លើងដើម				
នាថ្ងៃទី 1 ខែ មករា	2,883,741	2,854,188	11,586,871	11,522,357
ការទិញបន្ថែម	-	29,553	-	119,542
ការផ្ទេរពីទ្រព្យ និងបរិក្ខារ	11,000	-	44,572	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	164,627	(55,028)
នាថ្ងៃទី 31 ខែ ធ្នូ	2,894,741	2,883,741	11,796,070	11,586,871
ដក: រំលស់បង្កើន				
នាថ្ងៃទី 1 ខែ មករា	2,461,926	2,010,622	9,892,018	8,116,881
រំលស់	334,285	451,304	1,354,523	1,825,525
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	148,019	(50,388)
នាថ្ងៃទី 31 ខែ ធ្នូ	2,796,211	2,461,926	11,394,560	9,892,018
គម្លើងយោង				
នាថ្ងៃទី 31 ខែ ធ្នូ	98,530	421,815	401,510	1,694,853
នាថ្ងៃទី 1 ខែ មករា		843,566		3,405,476

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

11. ទ្រព្យសកម្មអរូបី (ត)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ធនាគារ				
ធនាគារ				
កម្ចីដើម				
នាថ្ងៃទី 1 ខែ មករា	2,882,883	2,853,330	11,583,424	11,518,893
ការទិញបន្ថែម	-	29,553	-	119,542
ការផ្ទេរ	11,000	-	44,572	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	164,577	(55,011)
នាថ្ងៃទី 31 ខែ ធ្នូ	<u>2,893,883</u>	<u>2,882,883</u>	<u>11,792,573</u>	<u>11,583,424</u>
ដក: រំលស់បង្គុះ				
នាថ្ងៃទី 1 ខែ មករា	2,461,712	2,010,622	9,891,159	8,116,881
រំលស់	334,071	451,090	1,353,656	1,824,659
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	148,000	(50,381)
នាថ្ងៃទី 31 ខែ ធ្នូ	<u>2,795,783</u>	<u>2,461,712</u>	<u>11,392,815</u>	<u>9,891,159</u>
កម្ចីយោង				
នាថ្ងៃទី 31 ខែ ធ្នូ	<u>98,100</u>	<u>421,171</u>	<u>399,758</u>	<u>1,692,265</u>
នាថ្ងៃទី 1 ខែ មករា		<u>842,708</u>		<u>3,402,012</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

12. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

ព័ត៌មានអំពីការជួលរបស់សម្ព័ន្ធធនាគារនិងធនាគារត្រូវបានបង្ហាញនៅក្នុងកំណត់សម្គាល់នេះ និងកំណត់សម្គាល់ 19 ។

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
សម្ព័ន្ធធនាគារ						
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>2,865,025</u>	<u>2,904,141</u>	<u>11,674,977</u>	<u>11,668,839</u>	<u>3,290,218</u>	<u>13,282,610</u>
ធនាគារ						
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	<u>7,714,517</u>	<u>7,864,268</u>	<u>31,436,657</u>	<u>31,598,629</u>	<u>8,558,833</u>	<u>34,552,009</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

12. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារជួលការិយាល័យ ។ ព័ត៌មានអំពីការជួល ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				

តម្លៃដើម

នាថ្ងៃទី 1 ខែ មករា	4,516,060	4,516,060	18,145,529	18,231,334
ការទិញបន្ថែម	359,318	-	1,455,957	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	265,679	(85,805)
នាថ្ងៃទី 31 ខែ ធ្នូ	4,875,378	4,516,060	19,867,165	18,145,529

ដក: រំលស់បន្តិច

នាថ្ងៃទី 1 ខែ មករា	1,611,919	1,225,842	6,476,690	4,948,724
រំលស់សម្រាប់ការិយបរិច្ឆេទ	398,434	386,077	1,614,455	1,561,681
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	101,043	(33,715)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ	2,010,353	1,611,919	8,192,188	6,476,690

តម្លៃយោង

នាថ្ងៃទី 31 ខែ ធ្នូ	2,865,025	2,904,141	11,674,977	11,668,839
នាថ្ងៃទី 1 ខែ មករា		3,290,218		13,282,610

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

12. សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម (ត)

សម្ព័ន្ធធនាគារ និងធនាគារជួលការិយាល័យ ដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម(ត)៖	១		ព័ត៌មានអំពីការជួល	
	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ធនាគារ				
កម្ទេច				
នាថ្ងៃទី 1 ខែ មករា	11,482,238	11,482,238	46,135,632	46,353,795
ការទិញបន្ថែម	359,318	-	1,455,957	-
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	662,752	(218,163)
នាថ្ងៃទី 31 ខែ ធ្នូ	11,841,556	11,482,238	48,254,341	46,135,632
ដក: រំលស់បន្ត:				
នាថ្ងៃទី 1 ខែ មករា	3,617,970	2,923,405	14,537,003	11,801,786
រំលស់សម្រាប់ការិយបរិច្ឆេទ	509,069	694,565	2,062,748	2,809,515
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	217,933	(74,298)
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ	4,127,039	3,617,970	16,817,684	14,537,003
កម្ទេចយោង				
នាថ្ងៃទី 31 ខែ ធ្នូ	7,714,517	7,864,268	31,436,657	31,598,629
នាថ្ងៃទី 1 ខែ មករា		8,558,833		34,552,009

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

13. ទ្រព្យសកម្មផ្សេងៗ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
ការបង់មុន និងប្រាក់តម្កល់	1,934,929	1,434,788	7,884,836	5,764,978	3,000,258	12,112,042
វិនិយោគផ្សេងៗ	150,000	150,000	611,250	602,700	150,000	605,550
ទ្រព្យសកម្មផ្សេងៗ	1,393,032	2,101,101	5,676,605	8,442,224	1,786,286	7,211,236
	<u>3,477,961</u>	<u>3,685,889</u>	<u>14,172,691</u>	<u>14,809,902</u>	<u>4,936,544</u>	<u>19,928,828</u>
ធនាគារ						
ការបង់មុន និងប្រាក់តម្កល់	1,934,929	1,434,788	7,884,836	5,764,978	3,000,258	12,112,042
វិនិយោគផ្សេងៗ	150,000	150,000	611,250	602,700	150,000	605,550
ទ្រព្យសកម្មផ្សេងៗ	1,348,097	2,096,246	5,493,495	8,422,717	785,086	3,169,392
	<u>3,433,026</u>	<u>3,681,034</u>	<u>13,989,581</u>	<u>14,790,395</u>	<u>3,935,344</u>	<u>15,886,984</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ						
គណនីចរន្ត	1,776,012	649,268	7,237,249	2,608,759	642,800	2,594,984
គណនីសន្សំ	8,211,156	3,016,423	33,460,461	12,119,988	3,858,166	15,575,416
ប្រាក់បញ្ញើមានកាលកំណត់	1,101,985	496,038	4,490,588	1,993,080	1,498,838	6,050,809
	<u>11,089,153</u>	<u>4,161,729</u>	<u>45,188,298</u>	<u>16,721,827</u>	<u>5,999,804</u>	<u>24,221,209</u>

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក. តាមកាលកំណត់ ៖						
រយៈពេល 1 ខែ	10,589,930	3,665,691	43,153,965	14,728,746	4,500,966	18,170,400
2 ទៅ 3 ខែ	60,784	60,784	247,695	244,230	1,066,720	4,306,349
4 ទៅ 6 ខែ	-	202,890	-	815,212	202,890	819,067
7 ទៅ 12 ខែ	438,439	232,364	1,786,638	933,639	229,228	925,393
	<u>11,089,153</u>	<u>4,161,729</u>	<u>45,188,298</u>	<u>16,721,827</u>	<u>5,999,804</u>	<u>24,221,209</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

14. ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា (ត)

ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ខ. តាមនិវាសនដ្ឋាន៖						
និវាសជន	<u>11,089,153</u>	<u>4,161,729</u>	<u>45,188,298</u>	<u>16,721,827</u>	<u>5,999,804</u>	<u>24,221,209</u>
គ. តាមទំនាក់ទំនង៖						
អតិថិជនខាងក្រៅ	<u>11,089,153</u>	<u>4,161,729</u>	<u>45,188,298</u>	<u>16,721,827</u>	<u>5,999,804</u>	<u>24,221,209</u>

ឃ. តាមអត្រាការប្រាក់

គិតត្រឹមកាលបរិច្ឆេទរបាយការណ៍ ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	2019	2018
គណនីចរន្ត	Nil	Nil
គណនីសន្សំ	1%	1%
ប្រាក់បញ្ញើមានកាលកំណត់	<u>1.5%-3%</u>	<u>1.5%-3%</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

15. ប្រាក់បញ្ញើរបស់អតិថិជន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
គណនីចរន្ត	72,846,887	60,731,089	296,851,065	244,017,516	34,208,899	138,101,325
គណនីសន្សំ	217,310,606	164,422,169	885,540,719	660,648,275	105,244,852	424,873,468
ប្រាក់បញ្ញើមានកាលកំណត់	155,145,041	104,869,645	632,216,042	421,366,234	138,293,158	558,289,479
ប្រាក់បញ្ញើមានកម្រិត និង ប្រាក់តម្កល់ធានា	1,861,263	2,874,451	7,584,647	11,549,543	4,078,714	16,465,768
	<u>447,163,797</u>	<u>332,897,354</u>	<u>1,822,192,473</u>	<u>1,337,581,568</u>	<u>281,825,623</u>	<u>1,137,730,040</u>
ធនាគារ						
គណនីចរន្ត	72,854,650	60,755,155	296,882,699	244,114,213	34,233,288	138,199,784
គណនីសន្សំ	217,643,069	166,635,712	886,895,506	669,542,291	106,188,967	428,684,860
ប្រាក់បញ្ញើមានកាលកំណត់	155,645,041	104,869,645	634,253,542	421,366,234	138,293,158	558,289,479
ប្រាក់បញ្ញើមានកម្រិត និង ប្រាក់តម្កល់ធានា	1,861,263	2,874,451	7,584,647	11,549,543	4,078,714	16,465,768
	<u>448,004,023</u>	<u>335,134,963</u>	<u>1,825,616,394</u>	<u>1,346,572,281</u>	<u>282,794,127</u>	<u>1,141,639,891</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ប្រាក់បញ្ញើរបស់អតិថិជនខាងលើនេះ ត្រូវបានវិភាគដូចខាងក្រោម៖

ក. តាមកាលកំណត់៖ សម្ព័ន្ធធនាគារ	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
រយៈពេល 1 ខែ	315,071,965	239,976,109	1,283,918,257	964,224,006	162,506,127	656,037,235
>1 ទៅ 3 ខែ	22,913,250	24,562,277	93,371,494	98,691,229	37,843,245	152,773,180
>3 ទៅ 6 ខែ	27,280,236	26,720,271	111,166,962	107,362,049	28,686,497	115,807,388
>6 ទៅ 12 ខែ	53,184,112	28,393,207	216,725,256	114,083,906	44,335,013	178,980,447
>1 ឆ្នាំ	28,714,234	13,245,490	117,010,504	53,220,378	8,454,741	34,131,790
	<u>447,163,797</u>	<u>332,897,354</u>	<u>1,822,192,473</u>	<u>1,337,581,568</u>	<u>281,825,623</u>	<u>1,137,730,040</u>
ធនាគារ						
រយៈពេល 1 ខែ	315,412,191	242,213,718	1,285,304,678	973,214,719	163,474,631	659,947,085
>1 ទៅ 3 ខែ	23,413,250	24,562,277	95,408,994	98,691,229	37,843,245	152,773,180
>3 ទៅ 6 ខែ	27,280,236	26,720,271	111,166,962	107,362,049	28,686,497	115,807,388
>6 ទៅ 12 ខែ	53,184,112	28,393,207	216,725,256	114,083,906	44,335,013	178,980,447
>1 ឆ្នាំ	28,714,234	13,245,490	117,010,504	53,220,378	8,454,741	34,131,791
	<u>448,004,023</u>	<u>335,134,963</u>	<u>1,825,616,394</u>	<u>1,346,572,281</u>	<u>282,794,127</u>	<u>1,141,639,891</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

ខ. តាមគណនីសន្សំនានា សម្ព័ន្ធធនាគារ	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
និវាសជន	288,343,653	233,110,301	1,175,000,386	936,637,189	186,433,384	752,631,571
អនិវាសជន	158,820,144	99,787,053	647,192,087	400,944,379	95,392,239	385,098,469
	<u>447,163,797</u>	<u>332,897,354</u>	<u>1,822,192,473</u>	<u>1,337,581,568</u>	<u>281,825,623</u>	<u>1,137,730,040</u>
ធនាគារ						
និវាសជន	289,183,879	235,347,910	1,178,424,307	945,627,902	187,401,888	756,541,422
អនិវាសជន	158,820,144	99,787,053	647,192,087	400,944,379	95,392,239	385,098,469
	<u>448,004,023</u>	<u>335,134,963</u>	<u>1,825,616,394</u>	<u>1,346,572,281</u>	<u>282,794,127</u>	<u>1,141,639,891</u>
គ. តាមទំនាក់ទំនង៖ សម្ព័ន្ធធនាគារ						
មិនមែនសម្ព័ន្ធហ្នាតិ	1,432,729	2,272,955	5,838,371	9,132,733	545,089	2,200,524
សម្ព័ន្ធហ្នាតិ	445,731,068	330,624,399	1,816,354,102	1,328,448,835	281,280,534	1,135,529,516
	<u>447,163,797</u>	<u>332,897,354</u>	<u>1,822,192,473</u>	<u>1,337,581,568</u>	<u>281,825,623</u>	<u>1,137,730,040</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

15. ប្រាក់បញ្ញើរបស់អតិថិជន (ត)

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
គ. តាមទំនាក់ទំនង (ត)						
ធនាគារ						
មិនមែនសម្ព័ន្ធព្យាតិ	2,272,955	4,510,564	9,262,292	18,123,446	1,513,593	6,110,375
សម្ព័ន្ធព្យាតិ	445,731,068	330,624,399	1,816,354,102	1,328,448,835	281,280,534	1,135,529,516
	<u>448,004,023</u>	<u>335,134,963</u>	<u>1,825,616,394</u>	<u>1,346,572,281</u>	<u>282,794,127</u>	<u>1,141,639,891</u>

ឃ. តាមអត្រាការប្រាក់ (ក្នុងមួយឆ្នាំ)

គិតត្រឹមកាលបរិច្ឆេទតារាងតុល្យការប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ទទួលបានអត្រាការប្រាក់ប្រចាំឆ្នាំ ដូចខាងក្រោម៖

	2019	2018
គណនីចរន្ត	គ្មាន	គ្មាន
គណនីសន្សំ	1.00% - 1.25%	1.00% - 1.25%
ប្រាក់បញ្ញើមានកាលកំណត់	2.03% - 3.24%	1.50% - 4.50%
ប្រាក់បញ្ញើមានកម្រិត និង ប្រាក់តម្កល់ធានា	<u>1.50% - 3.00%</u>	<u>1.50% - 3.00%</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ

ក. ចំណាយពន្ធលើប្រាក់ចំណេញ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ៖	25,595	224,616	103,712	908,572
ពន្ធប្រចាំឆ្នាំលើប្រាក់ចំណេញសម្រាប់ការិយបរិច្ឆេទ	25,595	224,616	103,712	908,572
និយ័តភាពក្នុងការិយបរិច្ឆេទមុន	-	(54,076)	-	(218,738)
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំសរុប	25,595	170,540	103,712	689,834
ពន្ធពន្យារ	3,847,870	1,748,894	15,591,569	7,074,276
ចំណាយពន្ធលើប្រាក់ចំណេញ	3,873,465	1,919,434	15,695,281	7,764,110
ធនាគារ				
ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ	-	-	-	-
ពន្ធពន្យារ	3,848,875	1,719,803	15,595,642	6,956,603
ចំណាយពន្ធលើប្រាក់ចំណេញ	3,848,875	1,719,803	15,595,642	6,956,603

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ (ត)

ក. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផល មានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	2019			2018		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
ប្រាក់ចំណេញមុនដកពន្ធ	25,883,163	104,878,575		9,698,743	39,231,414	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	5,176,632	20,975,713	20.00%	1,939,749	7,846,285	20.00%
ចំណាយដែលមិនអាចកាត់កងបានសម្រាប់គោលបំណងពន្ធ	278,814	1,129,754	1.08%	178,580	722,356	1.84%
ពន្ធពន្យាជាទ្រព្យសកម្មដែលមិនបានទទួលស្គាល់	32,982	133,643	0.13%	-	-	-
និយ័តភាពក្នុងការិយបរិច្ឆេទមុន	(1,614,963)	(6,543,829)	-6.24%	(198,895)	(804,531)	-2.05%
ចំណាយពន្ធលើប្រាក់ចំណេញ	3,873,465	15,695,281	14.97%	1,919,434	7,764,110	19.79%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ (ត)

ក. ចំណាយពន្ធលើប្រាក់ចំណេញ (ត)

ការផ្ទៀងផ្ទាត់ពន្ធលើប្រាក់ចំណេញ ដែលបានគណនាតាមអត្រា 20% ដែលតម្រូវតាមច្បាប់ទៅលើការចំណាយពន្ធលើប្រាក់ចំណេញ ដែលបង្ហាញក្នុងរបាយការណ៍លទ្ធផលមានដូចខាងក្រោម៖ (ត)

ធនាគារ	2019			2018		
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	%
ចំណេញមុនពន្ធដក	25,881,202	104,870,630		8,831,063	35,721,649	
ពន្ធលើប្រាក់ចំណេញផ្អែកតាមអត្រាពន្ធជាផ្លូវការ 20%	5,176,240	20,974,124	20.00%	1,766,213	7,144,332	20.00%
ចំណាយដែលមិនអាចកាត់កងបានសម្រាប់គោលបំណងពន្ធ	261,158	1,058,212	1.01%	152,485	616,802	1.73%
សំវិធានពន្ធលើសក្តានុពលការិយបរិច្ឆេទមុន	(1,588,523)	(6,436,694)	-6.14%	(198,895)	(804,531)	-2.25%
ចំណាយពន្ធលើប្រាក់ចំណេញ	3,848,875	15,595,642	14.87%	1,719,803	6,956,603	19.47%

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
នៅថ្ងៃទី 1 ខែ មករា	138,573	46,607	556,787	188,152
ចំណាយពន្ធលើប្រាក់ចំណេញ ប្រចាំឆ្នាំ	25,595	170,540	103,712	689,834
ការបង់ពន្ធលើប្រាក់ចំណេញក្នុងឆ្នាំ	(118,873)	(16,045)	(481,673)	(64,902)
ឥណទានលើពន្ធកាត់ទុក	(45,295)	(62,529)	(183,535)	(252,930)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	4,709	(3,367)
បំណុលពន្ធលើប្រាក់ចំណេញ	-	138,573	-	556,787
បំណុលពន្ធអប្បបរមា	-	37,083	-	148,999
បំណុលពន្ធលើប្រាក់ចំណេញ និងបំណុលពន្ធអប្បបរមា	-	175,656	-	705,786
ធនាគារ				
បំណុលពន្ធអប្បបរមា	-	37,083	-	148,999
បំណុលពន្ធលើប្រាក់ចំណេញ និងបំណុលពន្ធអប្បបរមា	-	37,083	-	148,999

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ (ត)

ខ. បំណុលពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ/បំណុលពន្ធអប្បបរមា (ត)

បម្រែបម្រួលនៃការបង់ពន្ធអប្បបរមា មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
នាថ្ងៃទី 1 ខែ មករា	37,083	36,212	148,999	146,188
ចំណាយពន្ធអប្បបរមា	441,832	423,982	1,790,303	1,715,007
ការទូទាត់ពន្ធអប្បបរមាក្នុងឆ្នាំ	(478,915)	(423,111)	(1,940,564)	(1,711,484)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	1,262	(712)
នាថ្ងៃទី 31 ខែ ធ្នូ	-	37,083	-	148,999

គ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
នាថ្ងៃទី 1 ខែ មករា	9,632,391	11,381,285	38,702,947	45,946,247
កត់ត្រានៅក្នុងចំណេញ ឬខាត	(3,847,870)	(1,748,894)	(15,591,569)	(7,074,276)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	460,545	(169,024)
នាថ្ងៃទី 31 ខែ ធ្នូ	5,784,521	9,632,391	23,571,923	38,702,947

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

16. ពន្ធលើប្រាក់ចំណេញ (ត)

គ. ពន្ធពន្យារជាទ្រព្យសកម្ម - សុទ្ធ (ត)

បម្រែបម្រួលនៃពន្ធពន្យារជាទ្រព្យសកម្មសុទ្ធ មានដូចខាងក្រោម៖ (ត)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ធនាគារ				
នៅថ្ងៃទី 1 ខែ មករា	9,630,553	11,350,356	38,695,562	45,821,387
បម្រែបម្រួលទុនបម្រុងលើ ការវិនិយោគសម្រាប់លក់	(3,848,875)	(1,719,803)	(15,595,642)	(6,956,603)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	460,418	(169,222)
នៅថ្ងៃទី 31 ខែ ធ្នូ	<u>5,781,678</u>	<u>9,630,553</u>	<u>23,560,338</u>	<u>38,695,562</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

17. ប្រាក់កម្ចី

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
ក្រុមហ៊ុនមេផ្ទាល់	55,031,279	51,254,852	224,252,462	205,941,995	80,649,747	325,583,029
ធនាគារផ្សេងៗ៖						
ក្នុងស្រុក	34,063,671	-	138,809,459	-	-	-
ក្រៅស្រុក	12,000,000	2,000,000	48,900,000	8,036,000	42,000,000	169,554,000
	<u>101,094,950</u>	<u>53,254,852</u>	<u>411,961,921</u>	<u>213,977,995</u>	<u>122,649,747</u>	<u>495,137,029</u>
ធនាគារ						
ក្រុមហ៊ុនមេផ្ទាល់	55,027,322	41,228,045	224,236,337	165,654,285	80,634,063	325,519,712
ធនាគារផ្សេងៗ៖						
ក្នុងស្រុក	34,063,671	-	138,809,459	-	-	-
ក្រៅស្រុក	-	-	-	-	30,000,000	121,110,000
	<u>89,090,993</u>	<u>41,228,045</u>	<u>363,045,796</u>	<u>165,654,285</u>	<u>110,634,063</u>	<u>446,629,712</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ប្រាក់កម្ចីមិនមានការធានា មានការប្រាក់តាមអត្រាពី 2.13% ដល់ 4.22% ក្នុង 1 ឆ្នាំ ។ សម្រាប់ការវិភាគបន្ថែម សូមមើលកំណត់សម្គាល់ 33 ។

18. បំណុលបន្ទាប់បន្សំ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
សម្ព័ន្ធធនាគារនិងធនាគារ	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ក្រុមហ៊ុនមេផ្ទាល់	29,185,429	29,212,458	118,930,623	117,375,656	29,098,482	117,470,572

បំណុលបន្ទាប់បន្សំមិនមានការធានា មានការប្រាក់តាមអត្រា 4.06% ដល់ 4.33% ក្នុង 1 ឆ្នាំ ។ ធនាគារទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី 30 ខែ ធ្នូ ឆ្នាំ 2016 ។ សម្រាប់ការវិភាគបន្ថែម សូមមើលកំណត់សម្គាល់ 33 ។

ធនាគារ សហពាណិជ្ជ ក.អ. និម្មិតបុរេប្រតិបត្តិសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

19. បំណុលកតិសន្យា

សម្ព័ន្ធធនាគារ និងធនាគារ ជួលទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួលដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់កិច្ចសន្យា						
មិនទាន់ធ្វើអប្បបរមា						
តិចជាងមួយឆ្នាំ	461,606	461,606	1,870,428	1,867,196	490,454	1,983,886
មួយឆ្នាំទៅប្រាំឆ្នាំ	1,846,424	1,846,424	7,481,710	7,468,785	1,846,424	7,468,785
លើសពីប្រាំឆ្នាំ	17,964,164	18,425,770	72,790,793	74,532,240	18,887,376	76,399,436
សរុបបំណុលកតិសន្យាដែលមិនទាន់ធ្វើអប្បបរមា	<u>20,272,194</u>	<u>20,733,800</u>	<u>82,142,931</u>	<u>83,868,221</u>	<u>21,224,254</u>	<u>85,852,107</u>
សម្ព័ន្ធធនាគារ និងធនាគារ						
តម្លៃបច្ចុប្បន្ននៃបំណុលកតិសន្យា						
រយៈពេលខ្លី	29,529	12,773	120,331	51,322	325,404	1,313,656
រយៈពេលវែង	3,312,168	3,312,763	13,497,084	13,310,682	3,321,713	13,409,755
	<u>3,341,697</u>	<u>3,325,536</u>	<u>13,617,415</u>	<u>13,362,004</u>	<u>3,647,117</u>	<u>14,723,411</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

19. បំណុលកកសន្យា (ត)

សម្ព័ន្ធធនាគារ និងធនាគារ ជួលទីតាំងការិយាល័យ ។ ព័ត៌មានអំពីការជួលដែលធនាគារជាអ្នកជួលត្រូវបានបង្ហាញដូចខាងក្រោម (ត)៖

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	ដុល្លារអាមេរិក	ពាន់រៀល
ធនាគារ			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)		(កំណត់សម្គាល់ 5)
វិភាគតាមកាលកំណត់ - លំហូរទឹកប្រាក់កិច្ចសន្យា						
មិនទាន់ធ្វើអប្បបរមា						
តិចជាងមួយឆ្នាំ	1,059,461	1,066,866	4,292,936	4,315,473	1,074,314	4,345,600
មួយឆ្នាំទៅប្រាំឆ្នាំ	3,965,579	4,140,299	16,068,526	16,747,509	4,194,219	16,965,616
លើសពីប្រាំឆ្នាំ	22,735,264	23,620,005	92,123,290	95,542,920	24,632,951	99,640,287
សរុបបំណុលកកសន្យាដែលមិនទាន់ធ្វើអប្បបរមា	27,760,304	28,827,170	112,484,752	116,605,902	29,901,484	120,951,503
តម្លៃបច្ចុប្បន្ននៃបំណុលកកសន្យា						
រយៈពេលខ្លី	29,529	12,773	120,329	51,320	325,404	1,313,656
រយៈពេលវែង	9,265,394	9,275,898	37,756,482	37,270,560	9,674,878	39,057,482
	9,294,923	9,288,671	37,876,811	37,321,880	10,000,282	40,371,138

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

19. បំណុលភតិសន្យា (ត)

ចំនួនដែលត្រូវបានទទួលស្គាល់ជាចំណេញ និងខាត ។

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ការប្រាក់លើបំណុលភតិសន្យា	262,102	262,279	1,062,037	1,060,919
ចំណាយទាក់ទងនឹងលើភតិសន្យា រយៈពេលខ្លី	116,755	1,023	473,091	4,138
	<u>378,857</u>	<u>263,302</u>	<u>1,535,128</u>	<u>1,065,057</u>

ចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

សរុបលំហូរទឹកប្រាក់លើភតិសន្យា	<u>(605,259)</u>	<u>(583,860)</u>	<u>(2,452,509)</u>	<u>(2,361,714)</u>
ការទូទាត់ប្រាក់ដើម	<u>(343,157)</u>	<u>(321,581)</u>	<u>(1,390,472)</u>	<u>(1,300,795)</u>

ធនាគារ

ការប្រាក់លើបំណុលភតិសន្យា	715,378	424,715	2,898,712	1,717,972
ចំណាយពាក់ព័ន្ធលើភតិសន្យា រយៈពេលខ្លី	116,755	93	473,091	376
	<u>832,133</u>	<u>424,808</u>	<u>3,371,803</u>	<u>1,718,348</u>

ចំនួនដែលត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍លំហូរទឹកប្រាក់

សរុបលំហូរទឹកប្រាក់ភតិសន្យា	<u>(1,066,865)</u>	<u>(1,074,314)</u>	<u>(4,322,937)</u>	<u>(4,345,600)</u>
ការទូទាត់ប្រាក់ដើម	<u>(351,487)</u>	<u>(649,599)</u>	<u>(1,424,225)</u>	<u>(2,627,628)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

20. កាតព្វកិច្ចសេវានិងវត្ថុបុគ្គលិក

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់៥)	2018 ពាន់រៀល (កំណត់សម្គាល់៥)
សម្ព័ន្ធធនាគារនិងធនាគារ				
នាថ្ងៃទី ១ ខែ មករា	416,028	255,613	1,671,601	1,031,910
បន្ថែមក្នុងការិយបរិច្ឆេទ	-	188,729	-	763,409
ការទូទាត់ក្នុងការិយបរិច្ឆេទ	(43,818)	(28,314)	(177,551)	(114,530)
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	22,706	(9,188)
នាថ្ងៃទី ៣១ ខែ ធ្នូ	<u>372,210</u>	<u>416,028</u>	<u>1,516,756</u>	<u>1,671,601</u>

ធនាគារ សហពាណិជ្ជ ក.អ. និម្មិតបុរេប្រតិបត្តិសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

21. បំណុលផ្សេងៗ

សម្ព័ន្ធធនាគារ	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
មូលនិធិក្រោមកិច្ចសន្យា*(Escrow)	5,058,437	5,670,325	20,613,131	22,783,366	14,613,900	58,996,314
មូលប្បទានបត្រក្រោមគណនីដាត់ទាត់	4,237,150	6,336,196	17,266,386	25,458,836	1,237,997	4,997,794
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	5,834,653	2,984,563	23,776,211	11,991,974	834,728	3,369,797
បំណុលពន្ធផ្សេងៗ	132,440	1,178,564	539,693	4,735,470	498,769	2,013,530
ការបញ្ចាំទិញមូលប្បទានបត្រ	766,048	111,066	3,121,646	446,263	274,115	1,106,602
គណនីអ្នកផ្គត់ផ្គង់	1,867,453	2,072,719	7,609,871	8,328,185	883,451	3,566,492
បំណុលផ្សេងៗ	2,261,337	2,685,185	9,214,949	10,789,073	2,846,085	11,489,645
	<u>20,157,518</u>	<u>21,038,618</u>	<u>82,141,887</u>	<u>84,533,167</u>	<u>21,189,045</u>	<u>85,540,174</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

21. បំណុលផ្សេងៗ (ត)

ធនាគារ	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
មូលនិធិក្រោមកិច្ចសន្យា* (Escrow)	5,058,437	5,670,325	20,613,131	22,783,366	14,613,900	58,996,314
មូលប្បទានបត្រក្រោមគណនីដាត់ទាត់	4,237,150	6,336,196	17,266,386	25,458,836	1,237,997	4,997,794
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ	5,834,653	2,984,563	23,776,211	11,991,974	834,728	3,369,797
បំណុលពន្ធផ្សេងៗ	114,068	1,163,538	464,827	4,675,096	484,174	1,954,610
ការបញ្ជាទិញមូលប្បទានបត្រ	766,048	111,066	3,121,646	446,263	274,115	1,106,602
គណនីអ្នកផ្គត់ផ្គង់	1,867,453	2,072,719	7,609,871	8,328,185	883,451	3,566,492
បំណុលផ្សេងៗ	1,736,238	2,224,559	7,075,171	8,938,277	2,873,471	11,600,202
	<u>19,614,047</u>	<u>20,562,966</u>	<u>79,927,243</u>	<u>82,621,997</u>	<u>21,201,836</u>	<u>85,591,811</u>

* មូលនិធិក្រោមកិច្ចសន្យាគឺជាតម្លៃលក់ក្នុងកិច្ចព្រមព្រៀងទិញលក់ ដែលធនាគារដើរតួជាភ្នាក់ងារអនុវត្ត តាមការបញ្ជាក្នុងកិច្ចសន្យានេះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

22. ដើមទុន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
ដើមទុនបានបង់	80,000,000	80,000,000	320,000,000	320,000,000	37,500,000	150,000,000
	ចំនួនភាគហ៊ុនមានតម្លៃចារិក 1,000 ដុល្លារអាមេរិក ក្នុង 1 ភាគហ៊ុន					
	2019		2019			
	ភាគហ៊ុន	ចំនួន	ភាគហ៊ុន	ចំនួន		
	កាន់កាប់%	ទឹកប្រាក់	កាន់កាប់%	ទឹកប្រាក់		
		ដុល្លារអាមេរិក		ដុល្លារអាមេរិក		
E. Sun Commercial Bank Ltd.	100	80,000,000	100	80,000,000		

ដើមទុនអនុម័តទាំងអស់ត្រូវបានបោះផ្សាយ និងទូទាត់គ្រប់ចំនួន ។

នៅថ្ងៃទី 30 ខែ មិថុនា ឆ្នាំ 2017 និង ថ្ងៃទី 13 ខែ កញ្ញា ឆ្នាំ 2017 ធនាគារបានទទួលដើមទុនពីភាគទុនិកចំនួន 42.50 លានដុល្លារអាមេរិក ។ ការកើនឡើងនូវដើមទុននេះ ត្រូវបានអនុម័តដោយធនាគារជាតិ នៅថ្ងៃទី 25 ខែ កក្កដា ឆ្នាំ 2017 និងក្រសួងពាណិជ្ជកម្មនៅថ្ងៃ 23 ខែ មករា ឆ្នាំ 2019 ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

23. ចំណូលពីការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ចំណូលការប្រាក់ពី៖				
ឥណទាននិងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	27,765,549	24,887,238	112,506,005	100,668,878
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,227,783	1,756,216	9,026,976	7,103,893
	<u>29,993,332</u>	<u>26,643,454</u>	<u>121,532,981</u>	<u>107,772,771</u>
ធនាគារ				
ចំណូលការប្រាក់ពី៖				
ឥណទាននិងបុរេប្រទាន				
ផ្តល់ដល់អតិថិជន	27,687,940	24,806,106	112,191,533	100,340,699
សមតុល្យនៅធនាគារជាតិនៃកម្ពុជា				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	2,100,989	1,756,216	8,513,207	7,103,893
	<u>29,788,929</u>	<u>26,562,322</u>	<u>120,704,740</u>	<u>107,444,592</u>

24. ចំណាយលើការប្រាក់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ចំណាយការប្រាក់ពី៖				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	1,516,862	1,621,123	6,146,325	6,557,443
ប្រាក់បញ្ញើរបស់អតិថិជន	5,940,201	4,111,167	24,069,694	16,629,671
ប្រាក់កម្ចី និងអនុបំណុល	1,402,034	2,908,936	5,681,042	11,766,646
បំណុលភតិសន្យា	262,102	262,279	1,062,037	1,060,919
	<u>9,121,199</u>	<u>8,903,505</u>	<u>36,959,098</u>	<u>36,014,679</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

24. ចំណាយលើការប្រាក់ (ត)

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
ធនាគារ				
ចំណាយការប្រាក់ពី៖				
ប្រាក់បញ្ញើរបស់ធនាគារ				
និងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ	1,516,862	1,621,123	6,146,325	6,557,443
ប្រាក់បញ្ញើរបស់អតិថិជន	5,940,201	4,111,167	24,069,694	16,629,671
ប្រាក់កម្ចី និងអនុបំណុល	772,605	2,339,097	3,130,595	9,461,647
បំណុលភតិសន្យា	715,378	424,715	2,898,712	1,717,972
	<u>8,945,046</u>	<u>8,496,102</u>	<u>36,245,326</u>	<u>34,366,733</u>

25. ចំណូលកម្រៃ និងបៀវត្ស - សុទ្ធ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
ចំណូលកម្រៃដំណើរការឥណទាន	965,706	343,391	3,913,041	1,389,017
ចំណូលពីសេវាទូទាត់ផ្សេងៗ	1,613,327	1,472,387	6,537,201	5,955,805
ចំណូលពីសេវា ATM/ប័ណ្ណឥណទាន	1,084,424	257,416	4,394,086	1,041,248
ថ្លៃឈ្នួល និងកម្រៃដើងសារពី				
ប័ណ្ណឥណទាន	574,533	408,320	2,328,008	1,651,654
ចំណូលពីសេវាទូរគមនាគមន៍	114,660	98,135	464,602	396,956
ចំណូលពីសកម្មភាពធានាផ្សេងៗ	78,143	33,309	316,635	134,735
ថ្លៃឈ្នួល និងកម្រៃដើងសារផ្សេងៗ	549,303	219,872	2,225,776	889,382
	<u>4,980,096</u>	<u>2,832,830</u>	<u>20,179,349</u>	<u>11,458,797</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

26. ចំណាយកម្រៃ និងដើមសារ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
ចំណាយកម្រៃកិច្ចសន្យា	519,736	418,131	2,105,970	1,691,340
ចំណាយសេវាទូរគមនាគមន៍	54,755	1,850,033	221,867	7,483,383
ចំណាយសកម្មភាពធានាផ្សេងៗ	43,561	68,258	176,509	276,104
ចំណាយផ្លូវល្អ និង កម្រៃជើងសារផ្សេងៗ	73,691	15,394	298,597	62,269
	<u>691,743</u>	<u>2,351,816</u>	<u>2,802,943</u>	<u>9,513,096</u>

27. ចំណូលផ្សេងៗ

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	206,918	206,857	838,432	836,737
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	1,069,896	-	4,327,729
ការប្រមូលបានមកវិញនូវឥណទាន លុបចោល	8,840,728	12,992,681	35,822,630	52,555,395
ចំណេញសុទ្ធផ្សេងៗ	<u>267,641</u>	<u>134,977</u>	<u>1,084,481</u>	<u>545,981</u>
	<u>9,315,287</u>	<u>14,404,411</u>	<u>37,745,543</u>	<u>58,265,842</u>
ធនាគារ				
ចំណេញសុទ្ធពីការប្តូររូបិយប័ណ្ណបរទេស	206,918	206,857	838,432	836,737
ចំណេញពីការលក់ទ្រព្យ និងបរិក្ខារ	-	146,863	-	594,061
ការប្រមូលបានមកវិញនូវឥណទានលុប ចោល	8,840,728	12,992,681	35,822,630	52,555,395
ចំណេញសុទ្ធផ្សេងៗ	<u>314,448</u>	<u>68,755</u>	<u>1,274,143</u>	<u>278,113</u>
	<u>9,362,094</u>	<u>13,415,156</u>	<u>37,935,205</u>	<u>54,264,306</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

28. ចំណាយបុគ្គលិក

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
ប្រាក់បៀវត្សរ៍និងប្រាក់ឈ្នួល	5,463,215	4,000,045	22,136,947	16,180,182
ប្រាក់រង្វាន់និងប្រាក់លើកទឹកចិត្ត	910,131	732,377	3,687,851	2,962,465
អត្ថប្រយោជន៍បុគ្គលិក (*)	150,559	188,729	610,066	763,408
	<u>6,523,905</u>	<u>4,921,151</u>	<u>26,434,864</u>	<u>19,906,055</u>
ធនាគារ				
ប្រាក់បៀវត្សរ៍និងប្រាក់ឈ្នួល	5,468,955	3,994,035	22,160,206	16,155,872
ប្រាក់រង្វាន់និងប្រាក់លើកទឹកចិត្ត	910,131	732,377	3,687,851	2,962,464
អត្ថប្រយោជន៍បុគ្គលិក (*)	150,559	188,729	610,065	763,409
	<u>6,529,645</u>	<u>4,915,141</u>	<u>26,458,122</u>	<u>19,881,745</u>

(*) អត្ថប្រយោជន៍និយោជិត

នាថ្ងៃទី 21 ខែ កញ្ញា ឆ្នាំ 2018 ក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈបានចេញប្រកាសលេខ 443 ទៅលើប្រាក់បំណាច់អតីតភាពការងារ ។

តាមប្រកាសតម្រូវឲ្យនិយោជកទាំងឡាយផ្តល់ប្រាក់បំណាច់អតីតភាពការងារទៅនិយោជិតដែលកំពុងបម្រើការងារចាប់ពីឆ្នាំ 2019 តទៅ ។

ការធ្វើសវិធានគឺស្មើនឹងប្រាក់ឈ្នួល និងប្រាក់បន្ទាប់បន្សំចំនួន 15 ថ្ងៃក្នុងមួយឆ្នាំ ។ ប្រកាសក៏តម្រូវឲ្យនិយោជកផ្តល់ការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមានប្រាក់បៀវត្សរ៍អតិបរមា 6 ខែ (អាស្រ័យលើរយៈពេលនៃនិយោជិតបានបម្រើការងារ) ទៅនិយោជិតដែលមានអតីតភាពការងារមុនឆ្នាំ 2019 ។

ការបើកប្រាក់បំណាច់ការងារនឹងផ្តល់ 2 ដងក្នុង 1 ឆ្នាំដោយចំនួន 7.5 ថ្ងៃ នៅខែ មិថុនា និងខែ ធ្នូនៃឆ្នាំនីមួយៗ ។ និយោជិតនឹងមិនត្រូវទទួលបាននូវប្រាក់រំលឹកអតីតភាពការងារដែលនៅសល់ ក្នុងករណីមិនទាន់ដល់វេលាកំណត់តម្រូវបើក ឬលាយបំបែកការងារដោយឯកឯង ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

29. រំលស់

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ				
រំលស់ទ្រព្យ និងបរិក្ខារ	2,705,314	1,660,119	10,961,932	6,715,181
រំលស់ទ្រព្យសកម្មអរូបី	334,285	451,304	1,354,523	1,825,525
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	398,434	386,077	1,614,455	1,561,681
	<u>3,438,033</u>	<u>2,497,500</u>	<u>13,930,910</u>	<u>10,102,387</u>
ធនាគារ				
រំលស់ទ្រព្យ និងបរិក្ខារ	2,662,543	1,620,341	10,788,624	6,554,279
រំលស់ទ្រព្យសកម្មអរូបី	334,071	451,090	1,353,656	1,824,660
រំលស់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	509,069	694,565	2,062,748	2,809,515
	<u>3,505,683</u>	<u>2,765,996</u>	<u>14,205,028</u>	<u>11,188,454</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ចំណាយទូទៅនិងរដ្ឋបាល

សម្ព័ន្ធធនាគារ (ត)	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ការជួលអគារ	116,755	1,023	473,091	4,138
ចំណាយទំនាក់ទំនងពាណិជ្ជកម្ម និងសាធារណៈ	296,124	228,883	1,199,894	925,832
ចំណាយកម្រៃវិជ្ជាជីវៈនិងចំណាយពាក់ព័ន្ធផ្សេងៗ	147,176	270,026	596,357	1,092,255
ការធ្វើដំណើរនិងការដឹកជញ្ជូន	89,803	70,803	363,882	286,398
ចំណាយទឹក-ភ្លើង	477,330	236,419	1,934,141	956,315
សម្ភារការិយាល័យ និងការបោះពុម្ពផ្សេងៗ	235,566	109,228	954,513	441,827
សន្តិសុខ	387,186	360,587	1,568,878	1,458,574
កម្រៃអាជ្ញាប័ណ្ណ	289,942	281,915	1,174,845	1,140,346
កម្មវិធីសប្បុរសធម៌ និងការបរិច្ចាគ	12,641	14,737	51,221	59,611
ចំណាយយានយន្ត និងចំណាយក្នុងដំណើរការ	136,851	87,680	554,520	354,666
ទូរគមនាគមន៍	167,496	136,979	678,694	554,080
ការជួសជុលនិងការថែទាំ	854,678	380,001	3,463,155	1,537,104
ការផ្សព្វផ្សាយ	71,402	40,620	289,321	164,308
ចំណាយផ្លូវច្បាប់	82,947	360,152	336,101	1,456,815
ពន្ធផ្សេងៗ	869,226	1,058,256	3,522,104	4,280,646
ចំណាយផ្សេងៗ	248,748	225,374	1,007,928	911,638
	<u>4,483,871</u>	<u>3,862,683</u>	<u>18,168,645</u>	<u>15,624,553</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

30. ចំណាយទូទៅនិងរដ្ឋបាល (ត)

ធនាគារ	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)	ពាន់រៀល (កំណត់សម្គាល់ 5)
ការជួលអគារ	116,755	93	473,091	376
ចំណាយទំនាក់ទំនងពាណិជ្ជកម្ម និងសាធារណៈ	296,124	228,883	1,199,894	925,832
ចំណាយកម្រៃវិជ្ជាជីវៈនិងចំណាយ ពាក់ព័ន្ធផ្សេងៗ	148,449	246,365	601,515	996,546
ការធ្វើដំណើរនិងការដឹកជញ្ជូន	89,803	70,803	363,882	286,398
ចំណាយទឹក-ភ្លើង	477,330	236,419	1,934,141	956,315
សម្ភារការិយាល័យនិងការ បោះពុម្ពផ្សេងៗ	235,566	109,228	954,513	441,827
សន្តិសុខ	387,186	360,587	1,568,878	1,458,574
កម្រៃអាជ្ញាប័ណ្ណ	289,942	281,915	1,174,845	1,140,346
កម្មវិធីសប្បុរសធម៌និងការបរិច្ចាគ	12,641	14,737	51,221	59,611
ចំណាយកម្រៃយានយន្ត និងចំណាយដំណើរការ	136,851	87,680	554,520	354,666
ទូរគមនាគមន៍	167,496	136,979	678,694	554,080
ការជួសជុលនិងការថែទាំ	854,678	380,001	3,463,155	1,537,104
ការផ្សព្វផ្សាយ	71,402	40,620	289,321	164,308
ចំណាយផ្លូវច្បាប់	82,947	360,152	336,101	1,456,815
ពន្ធផ្សេងៗ	814,816	1,028,520	3,301,635	4,160,363
ចំណាយផ្សេងៗ	249,013	221,911	1,009,002	897,631
	<u>4,430,999</u>	<u>3,804,893</u>	<u>17,954,408</u>	<u>15,390,792</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

31. ការសន្យា និងបង្គោល

ក. ការសន្យាផ្តល់ឥណទាន

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ	
	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធធនាគារ និងធនាគារ			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
ចំណែកឥណទានវិបារូបន៍ និងប័ណ្ណ				
ឥណទានដែលមិនបានប្រើប្រាស់	38,327,703	24,184,329	156,185,390	97,172,634
លិខិតធានាដែលបានបង់	1,000,000	1,300,000	4,075,000	5,223,400
ការដេញថ្លៃ ដំណើរការអាជីវកម្ម និង				
មូលបត្របំណុល (Warranty bond)	2,380,238	1,138,413	9,699,470	4,574,143
លិខិតឥណទាន	3,243,022	2,376,545	13,215,315	9,548,958
កិច្ចសន្យា និងការធានាផ្សេងៗ	2,134,410	3,828,117	8,697,721	15,381,374
	<u>47,085,373</u>	<u>32,827,404</u>	<u>191,872,896</u>	<u>131,900,509</u>
វិធានធនលើសមាសធាតុក្រៅ				
តារាងតុល្យការ	(555,212)	(322,089)	(2,262,489)	(1,294,154)
	<u>46,530,161</u>	<u>32,505,315</u>	<u>189,610,407</u>	<u>130,606,355</u>

បម្រែបម្រួលនៃសំវិធានធនលើសមាសធាតុក្រៅតារាងតុល្យការមានដូចខាងក្រោម ៖

	2019	2018	2019	2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
សម្ព័ន្ធធនាគារ និងធនាគារ			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
នៅថ្ងៃទី 1 ខែ មករា	322,089	-	1,294,154	-
សំវិធានធនក្នុងការិយបរិច្ឆេទ	233,123	322,089	944,614	1,302,850
លម្អៀងពីការប្តូររូបិយប័ណ្ណ	-	-	23,721	(8,696)
នៅថ្ងៃទី 31 ខែ ធ្នូ	<u>555,212</u>	<u>322,089</u>	<u>2,262,489</u>	<u>1,294,154</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

31. ភាគពូកិច្ច និងយថាភាព (ត)

ខ. យថាភាពលើពន្ធ

ពន្ធត្រូវបានស្ថិតនៅក្រោមការត្រួតពិនិត្យ និងតាមដានអង្កេតដោយក្រុមអាជ្ញាធរ ដែលផ្តល់សិទ្ធិដោយច្បាប់ក្នុងការដាក់ពិន័យដាក់ទណ្ឌកម្ម និងគិតការប្រាក់ ។ ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិពន្ធលើ ប្រតិបត្តិការច្រើនប្រភេទអាចប្រឈមនឹងបំណកស្រាយផ្សេងៗ ។

បញ្ហាទាំងនេះ អាចបង្កើតឲ្យមានហានិភ័យពន្ធ នៅក្នុងព្រះរាជាណាចក្រកម្ពុជាមានលក្ខណៈធំជាងនៅ ប្រទេសដទៃទៀត ។ អ្នកគ្រប់គ្រងជឿជាក់ថា ការធ្វើសំវិធានធនមានលក្ខណៈគ្រប់គ្រាន់ ដោយផ្អែកទៅលើការបកស្រាយនៃនីតិកម្មពន្ធ ។ ក៏ប៉ុន្តែ អាជ្ញាធរជាប់ពាក់ព័ន្ធអាចនឹងមានបំណកស្រាយខុសគ្នា ហើយ ផលប៉ះពាល់អាចមានទំហំធំ ។

32. សមតុល្យនិងប្រតិបត្តិការជាមួយសម្ព័ន្ធព្រាម

ក. ភាគីពាក់ព័ន្ធ និងទំនាក់ទំនង

ទំនាក់ទំនង

ក្រុមហ៊ុនមេធំជាងគេ

ក្រុមហ៊ុនមេផ្ទាល់

ក្រុមហ៊ុនបុត្រសម្ព័ន្ធ

អ្នកគ្រប់គ្រងសំខាន់ៗ

សម្ព័ន្ធព្រាម

E. Sun Financial Holding Company Ltd.

E. Sun Commercial Bank Ltd.

យូអឹម ឈីន ហ្វលឌីង ខូ អិលធីឌី

សមាជិកក្រុមប្រឹក្សាភិបាលទាំងអស់របស់ធនាគារ

ដែលមានសិទ្ធិធ្វើការសម្រេចចិត្តសំខាន់ៗ

ពាក់ព័ន្ធទៅនឹងគោលដៅយុទ្ធសាស្ត្ររបស់ធនាគារ

គណៈគ្រប់គ្រងជាន់ខ្ពស់

(រួមទាំងសមាជិកគ្រួសារជិតជិតរបស់ពួកគេផងដែរ) ។

និងបុគ្គលិក

ធនាគារ សហពាណិជ្ជ ក.អ. និម្មិតបុរេប្រទានបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. សមតុល្យនិម្មិតបុរេប្រទានជាមួយសម្ព័ន្ធពញ្ជាតិ (ត)

ខ. សមតុល្យជាមួយសម្ព័ន្ធពញ្ជាតិ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ						
ក្រុមហ៊ុនមេផ្ទាល់	<u>640,627</u>	<u>7,917,748</u>	<u>2,610,555</u>	<u>31,813,511</u>	<u>11,149,303</u>	<u>45,009,736</u>

គ. ឥណទាន និងបុរេប្រទានផ្តល់ដល់សម្ព័ន្ធពញ្ជាតិ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ						
ឥណទាននៅសល់	<u>3,377,298</u>	<u>3,807,038</u>	<u>13,762,489</u>	<u>15,296,679</u>	<u>2,227,375</u>	<u>8,991,913</u>
ចំណូលការប្រាក់	<u>145,779</u>	<u>95,691</u>	<u>590,697</u>	<u>387,070</u>		

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

យ. សមតុល្យ/ប្រតិបត្តិការ ប្រាក់បញ្ញើពីសម្ព័ន្ធព្យាភិ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ						
<i>ប្រាក់បញ្ញើ៖</i>						
គណៈគ្រប់គ្រងសំខាន់ៗ	<u>1,432,729</u>	<u>744,828</u>	<u>5,838,371</u>	<u>2,992,719</u>	<u>545,089</u>	<u>2,200,524</u>
<i>ចំណាយការប្រាក់៖</i>						
គណៈគ្រប់គ្រងសំខាន់ៗ	<u>16,446</u>	<u>12,588</u>	<u>66,639</u>	<u>50,918</u>		

ប្រាក់បញ្ញើទទួលបានការប្រាក់ក្នុងចន្លោះពី 1.00% ទៅ 3.75% ក្នុងមួយឆ្នាំ (2018 ៖ 1.00% ទៅ 3.50% ក្នុងមួយឆ្នាំ) ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. សមតុល្យនិងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

យ. សមតុល្យ/ប្រតិបត្តិការ ប្រាក់បញ្ញើពីសម្ព័ន្ធព្យាភិ (ត)

ធនាគារ	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
<i>ប្រាក់បញ្ញើ៖</i>						
- ក្រុមហ៊ុនបុត្រសម្ព័ន្ធ	840,226	2,237,609	3,423,921	8,990,713	968,504	3,909,851
- គណៈគ្រប់គ្រងសំខាន់ៗ	1,432,729	744,828	5,838,371	2,992,719	545,089	2,200,524
	<u>2,272,955</u>	<u>2,982,437</u>	<u>9,262,292</u>	<u>11,983,432</u>	<u>1,513,593</u>	<u>6,110,375</u>
<i>ចំណាយការប្រាក់៖</i>						
- ក្រុមហ៊ុនបុត្រសម្ព័ន្ធ	3,863	15,217	15,653	61,553		
- គណៈគ្រប់គ្រងសំខាន់ៗ	16,446	12,588	66,639	50,918		
	<u>20,309</u>	<u>27,805</u>	<u>82,292</u>	<u>112,471</u>		

ប្រាក់បញ្ញើទទួលបានការប្រាក់ក្នុងចន្លោះពី 1.00% ទៅ 3.75% ក្នុងមួយឆ្នាំ (2018 ៖ 1.00% ទៅ 3.50% ក្នុងមួយឆ្នាំ) ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាភិ (ត)

ង. ប្រាក់កម្ចី និងបំណុលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធពីសម្ព័ន្ធព្យាភិ

	ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 31 ខែ ធ្នូ		ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018	ដុល្លារអាមេរិក	ពាន់រៀល
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល	(កំណត់សម្គាល់ 5)	
សម្ព័ន្ធធនាគារ និងធនាគារ						
<i>ក្រុមហ៊ុនមេផ្ទាល់៖</i>						
ប្រាក់កម្ចី និងបំណុលរបស់ ក្រុមហ៊ុនបុត្រសម្ព័ន្ធ	118,276,422	70,440,503	481,976,420	283,029,941	139,732,545	564,100,284
ចំណាយការប្រាក់	1,918,333	2,876,239	7,773,085	11,634,387		

ច. លាភការអ្នកគ្រប់គ្រងសំខាន់ៗ

	ឆ្នាំ 2019	ឆ្នាំ 2018	ឆ្នាំ 2019	ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ពាន់រៀល	ពាន់រៀល
			(កំណត់សម្គាល់ 5)	(កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
ប្រាក់បៀវត្សរ៍ និងអត្ថប្រយោជន៍ រយៈពេលខ្លី	1,877,574	1,516,497	7,607,930	6,134,230

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

32. សមតុល្យ និងប្រតិបត្តិការជាមួយសម្ព័ន្ធព្យាបាល (ត)

ឆ. កម្រៃរបស់ក្រុមប្រឹក្សាភិបាល

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
កម្រៃរបស់ក្រុមប្រឹក្សាភិបាល	<u>86,250</u>	<u>72,022</u>	<u>349,485</u>	<u>291,329</u>

ជ. ប្រតិបត្តិការផ្សេងទៀតជាមួយសម្ព័ន្ធព្យាបាល

	2019 ដុល្លារអាមេរិក	2018 ដុល្លារអាមេរិក	2019 ពាន់រៀល (កំណត់សម្គាល់ 5)	2018 ពាន់រៀល (កំណត់សម្គាល់ 5)
សម្ព័ន្ធធនាគារ និងធនាគារ				
ក្រុមហ៊ុនមេផ្ទាល់	<u>220,000</u>	<u>508,501</u>	<u>891,440</u>	<u>2,056,887</u>
ធនាគារ				
ក្រុមហ៊ុនមេផ្ទាល់	220,000	508,501	891,440	2,056,887
ប្រាក់កម្ចី និងបំណុលរបស់				
ក្រុមហ៊ុនបុត្រសម្ព័ន្ធ	<u>598,818</u>	<u>81,132</u>	<u>2,426,412</u>	<u>328,179</u>
	<u>818,818</u>	<u>589,633</u>	<u>3,317,852</u>	<u>2,385,066</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

ក. ការណែនាំ និងសេចក្តីសង្ខេប

សម្ព័ន្ធធនាគារ និងធនាគារប្រឈមមុខនឹងហានិភ័យឧបករណ៍ហិរញ្ញវត្ថុដូចខាងក្រោម៖

- ហានិភ័យឥណទាន
- ហានិភ័យទីផ្សារ
- ហានិភ័យសាច់ប្រាក់ងាយស្រួល និង
- ហានិភ័យប្រតិបត្តិការ

កំណត់សម្គាល់នេះ បង្ហាញពីព័ត៌មានស្តីពី ហានិភ័យនីមួយៗ ខាងលើរបស់ធនាគារ ដែលមាន គោលដៅ គោលការណ៍ណែនាំ និងវិធានការរបស់ធនាគារ ដើម្បីវាស់វែង និងចាត់ចែងនូវហានិភ័យ ដែលកើតឡើង និងការគ្រប់គ្រងនូវដើមទុនរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ខ. ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាហានិភ័យនៃការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើអតិថិជន ឬភាគីម្ខាងទៀត មិនមានលទ្ធភាពបំពេញកាតព្វកិច្ចទៅតាមកិច្ចសន្យា ហើយហានិភ័យជាចម្បងនេះ គឺកើតចេញតាមរយៈការផ្តល់ឥណទាន និងបុរេប្រទានដល់អតិថិជន ធនាគារនានា និងការវិនិយោគលើបំណុលដែលមានវត្ថុបញ្ចាំរបស់សម្ព័ន្ធធនាគារ និងធនាគារ ។ សម្រាប់គោលបំណងរបាយការណ៍អំពីការគ្រប់គ្រងហានិភ័យ សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការពិចារណា និងដាក់រួមបញ្ចូលនូវធាតុទាំងអស់នៃ ហានិភ័យឥណទានដែលប្រឈម - ឧទាហរណ៍ ហានិភ័យតាមកាតព្វកិច្ចរបស់បុគ្គលម្នាក់ៗ តាមតំបន់ និង ហានិភ័យតាមវិស័យសេដ្ឋកិច្ច

ហានិភ័យឥណទាន គឺជាការខាតបង់ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ប្រសិនបើអ្នកខ្ចី ឬដៃគូ ពាណិជ្ជកម្មខកខានមិនបានបំពេញកាតព្វកិច្ចលើការបង់ប្រាក់ដើមចំពោះឥណទាន និងបុរេប្រទាន ។

(i). ការគ្រប់គ្រងហានិភ័យឥណទាន

ធនាគារ បានបង្កើតគោលការណ៍ហានិភ័យឥណទានស្នូល (Core Credit Risk Policy) ដែលត្រូវបានរៀបចំឡើងដើម្បីគ្រប់គ្រងនូវសកម្មភាពក្នុងការធានាលើហានិភ័យរបស់ធនាគារ ។ ការបន្តឥណទានត្រូវបានគ្រប់គ្រងដោយកម្មវិធីឥណទានដែលបានរៀបចំគម្រោងសម្រាប់ផលិតផល ឬសំណុំ ឥណទានពិសេស រួមទាំងទីផ្សារគោលដៅ កាលកំណត់ និងលក្ខខណ្ឌ ឯកសារសំអាង និងនីតិវិធី សម្រាប់ផលិតផលឥណទានដែលនឹងត្រូវបានវាស់វែង និងផ្តល់ឱ្យ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(i). ការគ្រប់គ្រងហានិភ័យឥណទាន (ត)

ធនាគារ ក៏ជានាអះអាងថា ខ្លួនបានបែងចែកតួនាទីច្បាស់លាស់ រវាងកាតព្វកិច្ចអ្នកលើកសំណើឥណទាន អ្នកវាយតម្លៃឥណទាន និងកម្រិតការអនុម័តឥណទាន ។

ធនាគារ គ្រប់គ្រងកម្រិតហានិភ័យ និងផ្ដោតការយកចិត្តទុកដាក់លើហានិភ័យឥណទាន នៅពេលដែល ហានិភ័យត្រូវបានរកឃើញ ជាពិសេសទៅលើភាគីដៃគូជាឯកត្តជន និងភាគីដៃគូជាក្រុម ព្រមទាំង សហគ្រាសនានា ។

ធនាគាររៀបចំរចនាសម្ព័ន្ធតាមកម្រិតនៃហានិភ័យឥណទាន ដោយដាក់កម្រិតលើចំនួនទឹកប្រាក់នៃ ហានិភ័យ ដែលអាចទទួលយកបាន ទាក់ទងនឹងអ្នកខ្ចីប្រាក់ជាឯកត្តជន ឬអ្នកខ្ចីប្រាក់ជាក្រុម និងតាមផ្នែកអាជីវកម្ម ។ ហានិភ័យនេះត្រូវបានត្រួតពិនិត្យតាមមូលដ្ឋានរៀងរាល់ ហើយនឹងត្រូវបានត្រួតពិនិត្យឡើងវិញប្រចាំឆ្នាំ ឬ ញឹកញាប់ជាងនេះតាមការចាំបាច់ ។ ការដាក់កំណត់លើកម្រិតហានិភ័យឥណទានតាមផលិតផល និងតាមវិស័យអាជីវកម្ម ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាល ។

ហានិភ័យធំត្រូវបានកំណត់និយមន័យដោយធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យឥណទានទូទៅចំពោះអ្នកទទួលផលជាឯកត្តជន ដែលលើសពី 10% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ យោងតាមលក្ខខណ្ឌនៃ ប្រកាសលេខ ធ7-06-226ប្រ.ក. របស់ធនាគារជាតិនៃកម្ពុជា តម្រូវឲ្យធនាគាររក្សាឲ្យបានគ្រប់ពេលវេលានូវអនុបាតអតិបរមាចំនួន 20% រវាងហានិភ័យឥណទានទូទៅរបស់ធនាគារ ដែលចេញពីប្រតិបត្តិការជាមួយអ្នកទទួលផលជាឯកត្តជននីមួយៗ និងមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារ ។ ហានិភ័យឥណទានធំសរុបមិនត្រូវឲ្យលើសពី 300% នៃមូលនិធិផ្ទាល់សុទ្ធរបស់ធនាគារទេ ។

ធនាគារបានប្រើប្រាស់គោលការណ៍និងការអនុវត្តជាច្រើន ដើម្បីកាត់បន្ថយហានិភ័យឥណទាន រួមមានការ តម្រូវឲ្យអ្នកខ្ចីប្រាក់ ដាក់វត្ថុបញ្ចាំលើឥណទាន និងបុរេប្រទានដែលធនាគារផ្តល់ឲ្យខ្ចី ។

(ii). ការប្រមូលផ្តុំហានិភ័យ

ក្រុមប្រឹក្សាភិបាលបានបង្កើតគណៈកម្មាធិការការឥណទានធនាគារ សម្រាប់ត្រួតពិនិត្យហានិភ័យ ឥណទាន ។ នាយកដ្ឋានឥណទានដោយឡែក ត្រូវរាយការណ៍ជូនគណៈកម្មាធិការឥណទាន ដែលទទួលខុសត្រូវក្នុងការគ្រប់គ្រងហានិភ័យឥណទានរួមមានដូចខាងក្រោម ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

តារាងខាងក្រោមបង្ហាញពីការប្រឈមនឹងហានិភ័យអតិបរមារបស់ សម្ព័ន្ធធនាគារ និងធនាគារ
ចំពោះហានិភ័យឥណទានក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ដោយមិនគិតពីទ្រព្យបញ្ចាំ
ឬការពង្រឹងឥណទានដទៃទៀត ។ សម្រាប់ទ្រព្យសកម្មក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ
ការប្រឈមនឹងហានិភ័យឥណទាន ស្មើនឹងតម្លៃយោងរបស់វា ។ ចំពោះបំណុលយថាហេតុ
ការប្រឈមនឹងហានិភ័យឥណទានអតិបរមា គឺជាចំនួនអតិបរមាដែលធនាគារត្រូវបង់
ប្រសិនបើកាតព្វកិច្ចនៃឧបករណ៍ហិរញ្ញវត្ថុត្រូវបានស្នើសុំ ។ ចំពោះកិច្ចសន្យាឥណទាន
ការប្រឈមទៅនឹងហានិភ័យឥណទាន អតិបរមា
គឺជាចំនួនទឹកប្រាក់គ្រប់គ្រាន់នៃឥណទានដែលមិនទាន់ដកចេញដោយអតិថិជន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន

សម្ព័ន្ធធនាគារ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ធាតុនៅក្នុងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	88,980,744	362,596,532	-	100%	-
ប្រាក់បញ្ញើនៅធនាគារនានា	12,400,000	50,530,000	-	100%	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	483,316,924	1,969,516,465	88%	-	12%
ការវិនិយោគតាម FVOCI	488,172	1,989,301	-	100%	-
ទ្រព្យសកម្មផ្សេងៗ	1,543,032	6,287,855	-	-	100%
សរុប	586,728,872	2,390,920,153			
ធាតុនៅក្រៅតុល្យការ					
កិច្ចសន្យា	50,117,103	204,227,196	-	-	100%
សរុប	636,845,975	2,595,147,349			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ធនាគារ	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥ ណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019					
ធាតុនៅក្នុងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	88,960,410	362,513,671	-	100%	-
ប្រាក់បញ្ញើនៅធនាគារនានា	10,400,000	42,380,000	-	100%	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	483,316,924	1,969,516,465	88%	-	12%
ការវិនិយោគតាម FVOCI	488,662	1,991,298	-	100%	-
ទ្រព្យសកម្មផ្សេងៗ	1,498,097	6,104,745	-	-	100%
សរុប	584,664,093	2,382,506,179			
ធាតុនៅក្រៅតុល្យការ					
កិច្ចសន្យា	47,542,033	193,733,786	-	-	100%
សរុប	632,206,126	2,576,239,965			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

សម្ព័ន្ធធនាគារ ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យ បញ្ចាំ/ការពង្រឹងឥណទាន %
ធាតុនៅក្នុងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	84,374,983	339,018,682	-	100%	-
ប្រាក់បញ្ញើនៅធនាគារនានា	1,200,000	4,821,600	-	100%	-
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	330,010,219	1,325,981,059	80%	-	20%
ការវិនិយោគតាម FVOCI	340,968	1,370,009	-	100%	-
ទ្រព្យសកម្មផ្សេងៗ	2,251,101	9,044,924	-	-	100%
សរុប	418,177,271	1,680,236,274			
ធាតុនៅក្រៅតុល្យការ					
កិច្ចសន្យា	35,755,944	143,667,383	-	-	100%
សរុប	453,933,215	1,823,903,657			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ធនាគារ	ការប្រឈមនឹងហានិភ័យ ឥណទានអតិបរមា ដុល្លារអាមេរិក	ការប្រឈមនឹងហានិភ័យឥ ណទានអតិបរមា ពាន់រៀល (កំណត់សម្គាល់ 5)	ការដាក់ទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	ផ្នែកខ្លះនៃទ្រព្យបញ្ចាំ/ ការពង្រឹងឥណទាន %	មិនមានការធានានិងគ្មានទ្រព្យប ញ្ចាំ/ការពង្រឹងឥណទាន %
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018					
ធាតុនៅក្នុងតុល្យការ					
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	83,548,514	335,697,929	-	100%	-
ប្រាក់បញ្ញើនៅធនាគារនានា	1,200,000	4,821,600	-	100%	-
ឥណទាន និងបុរេប្រទានផ្តល់អតិថិជន	330,010,219	1,325,981,059	89%	-	11%
ការវិនិយោគតាម FVOCI	341,458	1,371,978	-	100%	-
ទ្រព្យសកម្មផ្សេងៗ	2,246,246	9,025,416	-	-	100%
សរុប	417,346,437	1,676,897,982			
ធាតុនៅក្រៅតុល្យការ					
កិច្ចសន្យា	33,187,404	133,346,989	-	-	100%
សរុប	450,533,841	1,810,244,971			

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទានតាមផ្នែក

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

សម្ព័ន្ធធនាគារ

	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគតាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	88,980,744	12,400,000	42,153,504	-	-	143,534,248
ប្រាក់កម្ចីអាជីវកម្មរបស់សាជីវកម្ម	-	-	232,725,096	-	-	232,725,096
ប្រាក់កម្ចីអាជីវកម្មរាយ	-	-	208,438,324	-	-	208,438,324
ការទូទាត់វិក្កយបត្រ	-	-	-	-	-	-
ភាគឥណទាន	-	-	-	-	-	-
ផ្សេងៗ	-	-	-	488,172	1,543,032	2,031,204
សរុប (ដុល្លារអាមេរិក)	88,980,744	12,400,000	483,316,924	488,172	1,543,032	586,728,872
សរុប (ពាន់រៀល – កំណត់សម្គាល់ 5)	362,596,532	50,530,000	1,969,516,465	1,989,301	6,287,855	2,390,920,153

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ

	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគតាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	88,960,410	10,400,000	42,153,504	-	-	141,513,914
ប្រាក់កម្ចីអាជីវកម្មរបស់សាធារណជន	-	-	232,725,096	-	-	232,725,096
ប្រាក់កម្ចីអាជីវកម្មរាយ	-	-	208,438,324	-	-	208,438,324
ការទូទាត់វិក្កយបត្រ	-	-	-	-	-	-
ភាគឥណទាន	-	-	-	-	-	-
ផ្សេងៗ	-	-	-	488,662	1,498,097	1,986,759
សរុប (ដុល្លារអាមេរិក)	88,960,410	10,400,000	483,316,924	488,662	1,498,097	584,664,093
សរុប (ពាន់រៀល – កំណត់សម្គាល់ 5)	362,513,671	42,380,000	1,969,516,465	1,991,298	6,104,745	2,382,506,179

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

សម្ព័ន្ធធនាគារ

	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគតាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	84,374,983	1,200,000	40,256,935	-	-	125,831,918
ប្រាក់កម្ចីអាជីវកម្មរបស់សាជីវកម្ម	-	-	172,263,594	-	-	172,263,594
ប្រាក់កម្ចីអាជីវកម្មរាយ	-	-	117,489,690	-	-	117,489,690
ការទូទាត់វិក្កយបត្រ	-	-	-	-	-	-
ភាគឥណទាន	-	-	-	-	-	-
ផ្សេងៗ	-	-	-	340,968	2,251,101	2,592,069
សរុប (ដុល្លារអាមេរិក)	84,374,983	1,200,000	330,010,219	340,968	2,251,101	418,177,271
សរុប (ពាន់រៀល – កំណត់សម្គាល់ 5)	339,018,682	4,821,600	1,325,981,060	1,370,009	9,044,924	1,680,236,275

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រឈមនឹងប្រភេទហានិភ័យឥណទាន (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

ធនាគារ

	សាច់ប្រាក់ និងសាច់ប្រាក់សមមូល ដុល្លារអាមេរិក	ប្រាក់បញ្ញើនៅ ធនាគារនានា ដុល្លារអាមេរិក	ឥណទាន និងបុរេប្រទាន ផ្តល់ដល់អតិថិជនដុល ដុល្លារអាមេរិក	ការវិនិយោគតាម FVOCI ដុល្លារអាមេរិក	ទ្រព្យសកម្មផ្សេងៗ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
គ្រឹះស្ថានហិរញ្ញវត្ថុ	83,548,514	1,200,000	40,256,935	-	-	125,005,449
ប្រាក់កម្ចីអាជីវកម្មរបស់សាជីវកម្ម	-	-	172,263,594	-	-	172,263,594
ប្រាក់កម្ចីអាជីវកម្មរាយ	-	-	117,489,690	-	-	117,489,690
ការទូទាត់វិក្កយបត្រ	-	-	-	-	-	-
ភាគឥណទាន	-	-	-	-	-	-
ផ្សេងៗ	-	-	-	341,458	2,246,246	2,587,704
សរុប (ដុល្លារអាមេរិក)	83,548,514	1,200,000	330,010,219	341,458	2,246,246	417,346,437
សរុប (ពាន់រៀល – កំណត់សម្គាល់ 5)	335,697,929	4,821,600	1,325,981,060	1,371,978	9,025,416	1,676,897,983

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(៧). ការប្រមូលផ្តុំហានិភ័យ (ត)

ការប្រមូលផ្តុំហានិភ័យវិភាគតាមនិវាសដ្ឋាន និងទំនាក់ទំនង និងការប្រឈមទៅនឹងហានិភ័យឥណទាន និងបុរេប្រទានធំៗ៖

សម្ព័ន្ធធនាគារនិងធនាគារ	នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 31 ខែ ធ្នូ		នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ឆ្នាំ 2019 ដុល្លារអាមេរិក	ឆ្នាំ 2018 ដុល្លារអាមេរិក	ឆ្នាំ 2019 ពាន់រៀល (កំណត់សម្គាល់ 5)	ឆ្នាំ 2018 ពាន់រៀល (កំណត់សម្គាល់ 5)	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
វិភាគតាមនិវាសដ្ឋាន៖						
អនិវាសជន	6,104,934	6,088,499	24,877,606	24,463,589	5,548,388	22,398,842
និវាសជន	477,211,990	323,921,720	1,944,638,859	1,301,517,470	326,697,842	1,318,879,189
	<u>483,316,924</u>	<u>330,010,219</u>	<u>1,969,516,465</u>	<u>1,325,981,059</u>	<u>332,246,230</u>	<u>1,341,278,031</u>
វិភាគតាមទំនាក់ទំនង៖						
មិនមែនសម្ព័ន្ធព្យាតិ	3,377,298	3,807,038	13,762,489	15,296,679	2,227,375	8,991,913
សម្ព័ន្ធព្យាតិ	479,939,626	326,203,181	1,955,753,976	1,310,684,380	330,018,855	1,332,286,118
	<u>483,316,924</u>	<u>330,010,219</u>	<u>1,969,516,465</u>	<u>1,325,981,059</u>	<u>332,246,230</u>	<u>1,341,278,031</u>
តាមរយៈផលប៉ះពាល់៖						
ផលប៉ះពាល់មានទំហំធំ (*)	60,132,648	46,133,319	245,040,541	185,363,676	30,032,834	121,242,551
ផលប៉ះពាល់មានទំហំតូច	423,184,276	283,876,900	1,724,475,924	1,140,617,383	302,213,396	1,220,035,480
	<u>483,316,924</u>	<u>330,010,219</u>	<u>1,969,516,465</u>	<u>1,325,981,059</u>	<u>332,246,230</u>	<u>1,341,278,031</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(ii). ការប្រមូលផ្តុំហានិភ័យ (ត)

(*) ផលប៉ះពាល់ដែលមានទំហំធំ ត្រូវបានកំណត់ដោយប្រកាសរបស់ធនាគារជាតិនៃកម្ពុជា ថាជាហានិភ័យដុលនៃសមតុល្យសរុបនៃឥណទាន និងបុរេប្រទានជាមួយអ្នកទទួលបានដែលមានចំនួនលើសពី 10% នៃមូលធនសុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារ ។ ផលប៉ះពាល់នេះ គឺខ្ពស់ជាងឥណទាន ឬកិច្ចសន្យាដែលនៅសល់ និងឥណទាន ឬកិច្ចសន្យាដែលបានអនុម័ត ។

(iii). ទ្រព្យបញ្ចាំ

ខណៈពេលដែលការប្រឈមនឹងហានិភ័យអតិបរមារបស់សម្ព័ន្ធធនាគារ និងធនាគារ គឺជាតម្លៃយោងរបស់ទ្រព្យសកម្ម ឬក្នុងករណីឧបករណ៍ហិរញ្ញវត្ថុនៅក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ចំនួនទឹកប្រាក់ដែលបានធានា ការសន្យាផ្តល់ឲ្យ ការទទួលយក ឬការយល់ព្រម ហានិភ័យទាំងនោះ ទំនងអាចទាបជាងដោយសារតែការកាត់កងទ្រព្យបញ្ចាំ ការធានាឥណទាន និងសកម្មភាពផ្សេងទៀតដើម្បីកាត់បន្ថយហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការពិពណ៌នាអំពីទ្រព្យបញ្ចាំសម្រាប់ប្រភេទនៃទ្រព្យសកម្មហិរញ្ញវត្ថុនីមួយៗ ត្រូវបានបង្ហាញដូចខាងក្រោម ។

សាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារនានា ការវិនិយោគ និងទ្រព្យសកម្មផ្សេងៗ

ទ្រព្យបញ្ចាំជាទូទៅមិនត្រូវបានស្វែងរកសម្រាប់ទ្រព្យសកម្មទាំងនេះទេ ។

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា

ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន បំណុលយថាភាព និងការសន្យា ជាធម្មតាត្រូវមានដាក់ជា ទ្រព្យបញ្ចាំក្នុងកម្រិតណាមួយ ។ ជាពិសេស ហានិភ័យលើឥណទានគេហដ្ឋាន ជាទូទៅត្រូវបានធានា ពេញលេញដោយគេហដ្ឋាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

- 33. **ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)**
- ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖

សម្ព័ន្ធធនាគារ	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន				ហានិភ័យឥណទាន គ្មានការធានា	សរុប
	ទ្រព្យសម្បត្តិ ដុល្លារអាមេរិក	ទ្រព្យសកម្មរយៈ ពេលខ្លី ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	386,059,290	-	7,000,000	-	90,257,634	483,316,924
កិច្ចសន្យា	-	-	-	-	50,117,103	50,117,103
	<u>386,059,290</u>	<u>-</u>	<u>7,000,000</u>	<u>-</u>	<u>140,374,737</u>	<u>533,434,027</u>
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	261,215,385	-	7,000,000	-	61,794,834	330,010,219
កិច្ចសន្យា	-	-	-	-	35,755,944	35,755,944
	<u>261,215,385</u>	<u>-</u>	<u>7,000,000</u>	<u>-</u>	<u>97,550,778</u>	<u>365,766,163</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iii). ទ្រព្យបញ្ចាំ (ត)

តារាងខាងក្រោមនេះ សង្ខេបអំពីការធានាលើទ្រព្យសកម្មហិរញ្ញវត្ថុរបស់ខ្លួន៖ (ត)

ធនាគារ	ទ្រព្យបញ្ចាំ/ពង្រឹងឥណទាន				ហានិភ័យឥណទាន គ្មានការធានា	សរុប
	ទ្រព្យសម្បត្តិ ដុល្លារអាមេរិក	ទ្រព្យសកម្មរយៈ ពេលខ្លី ដុល្លារអាមេរិក	ប្រាក់បញ្ញើមាន កាលកំណត់ ដុល្លារអាមេរិក	ផ្សេងៗ ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	386,059,290	-	7,000,000	-	90,257,634	483,316,924
កិច្ចសន្យា	-	-	-	-	47,542,033	47,542,033
	<u>386,059,290</u>	<u>-</u>	<u>7,000,000</u>	<u>-</u>	<u>137,799,667</u>	<u>530,858,957</u>
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018						
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	261,215,385	-	7,000,000	-	61,794,834	330,010,219
កិច្ចសន្យា	-	-	-	-	33,187,404	33,187,404
	<u>261,215,385</u>	<u>-</u>	<u>7,000,000</u>	<u>-</u>	<u>94,982,238</u>	<u>363,197,623</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុព្វបទទានផ្តល់ដល់អតិថិជនដុល

ដោយអនុលោមតាមសេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជាលេខ ៨7-017-344
ចំណាត់ថ្នាក់ឥណទាននីមួយៗ យោងទៅតាមគុណភាពឥណទានដូចខាងក្រោម៖

ឥណទានធម្មតា៖

ឥណទានដែលនៅសល់ ត្រូវបានទូទាត់សងទាន់ពេលវេលា និងមិនជាប់សង្ស័យសម្រាប់ការទូទាត់សង
នាពេលអនាគត ។ ការទូទាត់សង ត្រូវបានធ្វើឡើងតាមកិច្ចសន្យា
ហើយអតិថិជនមិនបង្ហាញពីភាពទន់ខ្សោយនៃលទ្ធភាពក្នុងការទូទាត់សងអាជីវកម្ម លំហូរទឹកប្រាក់
និងស្ថានភាពហិរញ្ញវត្ថុរបស់ដៃគូភាគីនោះឡើយ ។

ឥណទានឃ្លាំមើល៖

ឥណទានដែលនៅក្នុងចំណាត់ថ្នាក់នេះ ត្រូវបានការពារនាពេលបច្ចុប្បន្ន ហើយប្រហែលជាមិនអាចហួស
កាលកំណត់ទេ
ប៉ុន្តែវាបង្ហាញពីភាពទន់ខ្សោយដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ការទូទាត់សងរបស់កូនបំណុលនៅកា
លបរិច្ឆេទនាពេលអនាគត ប្រសិនបើមិនបានកែតម្រូវឱ្យបានទាន់ពេលវេលា និងយកចិត្តទុកដាក់ពីគ្រឹះស្ថាន
។

ភាពទន់ខ្សោយនេះរាប់បញ្ចូល ប៉ុន្តែមិនត្រូវបានកំណត់ចំពោះនិន្នាការថយចុះនៃប្រតិបត្តិការអាជីវកម្មរបស់
ដៃគូភាគី ឬស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន និងស្ថានភាពសេដ្ឋកិច្ច និងលក្ខខណ្ឌទីផ្សារដែល
អាចប៉ះពាល់ដល់ប្រាក់ចំណេញ និងលទ្ធភាពទូទាត់សងនាពេលអនាគតរបស់ខ្លួន
ឬស្ថានភាពកាន់តែយ៉ាប់យឺតនៃ ទ្រព្យបញ្ចាំ ។
ចំណាត់ថ្នាក់នេះមានសនិទានភាពផ្ទាល់ខ្លួនយ៉ាងច្បាស់លាស់
ហើយមិនគួរប្រើជាការសម្របសម្រួលរវាងឥណទានធម្មតា និងឥណទានក្រោមស្តង់ដារទេ ។

ឥណទានក្រោមស្តង់ដារ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងចំណាត់ថ្នាក់នេះ បង្ហាញពីភាពទន់ខ្សោយគួរឱ្យកត់សម្គាល់
ហើយមិនត្រូវបានការពារគ្រប់គ្រាន់ដោយអាជីវកម្មបច្ចុប្បន្ន ឬស្ថានភាពហិរញ្ញវត្ថុ
និងលទ្ធភាពសងរបស់កូនបំណុលទេ ។ និយាយឱ្យចំទៅ ប្រភពដើមនៃការសងបំណុល
គឺមិនគ្រប់គ្រាន់ដើម្បីទូទាត់បំណុលនោះទេ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ដោយមិនគិតពីប្រាក់ចំណូលដែលបានមកពីប្រភពបន្ទាប់បន្សំដូចជាលក់ទ្រព្យបញ្ចាំជាដើម ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ឥណទានក្រោមស្តង់ដារ៖ (ត)

កត្តាដែលនាំឲ្យមានចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដាររួមមាន៖

- កូនបំណុលគ្មានលទ្ធភាពរបស់ដៃគូភាគីដើម្បីបំពេញតាមលក្ខខណ្ឌនៃការទូទាត់សងប្រាក់តាមកិច្ចសន្យា
- ស្ថានភាពសេដ្ឋកិច្ច និងទីផ្សារមិនអំណោយផល ដែលអាចជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់អាជីវកម្ម និងប្រាក់ចំណេញរបស់ដៃគូភាគីនាពេលអនាគត
- ស្ថានភាពហិរញ្ញវត្ថុទន់ខ្សោយ និង/ឬ
អសមត្ថភាពរបស់ដៃគូភាគីដើម្បីបង្កើតលំហូរទឹកប្រាក់គ្រប់គ្រាន់ដើម្បីបំពេញការទូទាត់សង
- ភាពលំបាកដែលបានជួបប្រទះដោយដៃគូភាគី ក្នុងការទូទាត់សងឥណទានផ្សេងទៀត
ដែលផ្តល់ដោយគ្រឹះស្ថាន ឬដោយស្ថាប័នផ្សេងៗទៀត នៅពេលមានព័ត៌មានអាចប្រើប្រាស់បាន និង
- ការបំពានលើកិច្ចព្រមព្រៀងហិរញ្ញវត្ថុដោយដៃគូភាគី ។

ឥណទានជាប់សង្ស័យ៖

ឥណទានដែលបានចាត់ថ្នាក់នៅក្នុងប្រភេទនេះ

បង្ហាញពីភាពទន់ខ្សោយធ្ងន់ធ្ងរជាងចំណាត់ថ្នាក់ឥណទានក្រោមស្តង់ដារ

ដែលការប្រមូលបានមកវិញគ្រប់ចំនួន ផ្អែកលើមូលដ្ឋាននៃដំណើរហេតុដែលមានស្រាប់ លក្ខខណ្ឌ
ឬតម្លៃនៃទ្រព្យបញ្ចាំមានការសង្ស័យខ្ពស់ ឬមិនអាចអាចប្រមូលបានវិញ ។ ការរំពឹងទុកថានឹងបាត់បង់គឺខ្ពស់
ទោះបីជាចំនួនពិតប្រាកដនៅមិនទាន់បានកំណត់សម្រាប់ពេលនេះក៏ដោយ ។

ឥណទានខាតបង់៖

ឥណទានដែលត្រូវបានចាត់ថ្នាក់ថាជាការបាត់បង់ គឺនៅពេលដែលវាមិនអាចប្រមូលបានមកវិញ ហើយ
ការទូទាត់សងវិញអាចមានចំនួនតិចតួច ឬប្រមូលមិនបានសោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សម្ព័ន្ធធនាគារ និងធនាគារអនុវត្តវិធីសាស្ត្រ 3 ដំណាក់កាល ដោយផ្អែកលើការផ្លាស់ប្តូរគុណភាពឥណទានចាប់តាំងពីមានការទទួលស្គាល់ដំបូង៖

វិធីសាស្ត្រ 3 ដំណាក់កាល	ដំណាក់កាលទី 1	ដំណាក់កាលទី 2
	ដំណើរការ	ក្រោមដំណាក់កាលទី 2
ការទទួលស្គាល់ឥណទានដែលរំពឹងថានឹងបាត់បង់	រំពឹងថានឹងបាត់បង់រយៈពេល 12 ខែ	រំពឹងថានឹងបាត់បង់រយៈពេល ធ្ងន់ធ្ងរ
លក្ខណៈវិនិច្ឆ័យ	មិនមានការកើនឡើងជាសារវន្តលើហានិភ័យឥណទានទេ	ហានិភ័យឥណទានដែលបានកើនឡើង
មូលដ្ឋាននៃការគណនា ចំណូលជាប្រាក់ចំណេញ	តម្លៃយោងដុល	តម្លៃយោងដុល

សម្ព័ន្ធធនាគារ និងធនាគារ នឹងវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយប្រើវិធីសាស្ត្រទូទៅ ។ វិធីសាស្ត្រទូទៅមាន ការញែកអតិថិជនចេញជា 3 ដំណាក់កាលផ្សេងៗគ្នា ដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដំណាក់កាល ដោយធ្វើការវាយតម្លៃហានិភ័យឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 1 ខណៈការរំពឹងទុកលើការខាតបង់ឥណទានពេញអាយុកាល នឹងត្រូវបានគណនាសម្រាប់ដំណាក់កាលទី 2 និងដំណាក់កាលទី 3 ។ នាការិយបរិច្ឆេទរបាយការណ៍នីមួយៗ សម្ព័ន្ធធនាគារ និងធនាគារនឹងវាយតម្លៃហានិភ័យឥណទានទៅតាមគណនីនីមួយៗ បើប្រៀបធៀបនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

ឥណទានរយៈពេលវែង (លើសពីមួយឆ្នាំ)

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 30 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	30 ដល់ 90 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	90 ដល់ 180 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	180 ដល់ 360 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 360 ថ្ងៃ	

ឥណទានរយៈពេលខ្លី(មួយឆ្នាំ ឬតិចជាង(

ដំណាក់កាល	ស្ថានភាពហានិភ័យឥណទាន	ចំណាត់ថ្នាក់	ចំនួនថ្ងៃហួសកាលកំណត់	សុចនាករណ៍នៃការយឺតយ៉ាវ
1	មិនមានការកើនឡើងជាសាវ័ន្តលើហានិភ័យឥណទានទេ	ឥណទានធម្មតា	0 ដល់ 14 ថ្ងៃ	ដំណើរការ
2	ហានិភ័យឥណទានបានកើនឡើងជាសាវ័ន្ត	ឥណទានឃ្លាំមើល	15 ដល់ 30 ថ្ងៃ	ក្រោមដំណើរការ
3	ឥណទានមានឱនភាពនៃតម្លៃ	ឥណទានក្រោមស្តង់ដារ	31 ដល់ 60 ថ្ងៃ	មិនដំណើរការ
		ឥណទានជាប់សង្ស័យ	61 ដល់ 90 ថ្ងៃ	
		ឥណទានខាតបង់	លើសពី 91 ថ្ងៃ	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុព្វប្បទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សម្ព័ន្ធធនាគារ និងធនាគារនឹងប្រើប្រាស់ចំនួនថ្ងៃហួសកាលកំណត់សង និងចំណាត់ថ្នាក់របស់ធនាគារជាតិនៃកម្ពុជា សម្រាប់លក្ខណៈវិនិច្ឆ័យក្នុងការបែងចែកដំណាក់កាល ។ ដូចគ្នានេះផងដែរ សម្ព័ន្ធធនាគារ និងធនាគារនឹងបង្កើតការដាក់ពិន្ទុឥណទាន ឬធាតុដែលអាចប៉ាន់ស្មានបាននាពេលអនាគត នៅពេលមានព័ត៌មានកាន់តែងាយស្រួលរក ។ នៅពេល ឮអនុវត្តប្រព័ន្ធដាក់ពិន្ទុឥណទាន កម្រិតហានិភ័យ ធ្លាក់ចុះទ្វេដង ឬច្រើនជាងនេះ បើប្រៀបធៀបទៅនឹងកម្រិតហានិភ័យនៅពេលផ្តល់ឲ្យគណនីត្រូវចាត់ថ្នាក់នៅដំណាក់កាលទី 2 ។

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានលក្ខណៈរយៈពេលខ្លី វិធីសាស្ត្រសាមញ្ញនឹងត្រូវបានអនុម័ត នៅពេលដែលវាមិនតម្រូវឲ្យមានលក្ខណៈវិនិច្ឆ័យជាដំណាក់កាល ។ នៅក្នុងករណីនេះ វានឹងត្រូវបានបែងចែកជា ឥណទាន (ដំណាក់កាលទី 1) ឬឥណទានមិនដំណើរការ ។

តារាងខាងក្រោមសង្ខេបពីគុណភាពឥណទាននៃហិរញ្ញប្បទានដុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដោយយោងតាមចំណាត់ថ្នាក់ខាងលើ ។

សម្ព័ន្ធធនាគារ និងធនាគារ	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វប្បទានផ្តល់ដល់ អតិថិជនតាមរំលស់ថ្លៃដើម				
ឥណទានធម្មតា	455,246,148	-	-	455,246,148
ឥណទានឃ្លាំមើល	20,970,443	3,185,783	-	24,156,226
ឥណទានក្រោមស្តង់ដារ	53,917	-	756,163	810,080
ឥណទានជាប់សង្ស័យ	1,821,113	-	8,592	1,829,705
ការខាតបង់	100,051	-	1,174,714	1,274,765
	<u>478,191,672</u>	<u>3,185,783</u>	<u>1,939,469</u>	<u>483,316,924</u>
សំវិធានធនលើការខាតបង់	6,038,523	256,324	784,124	7,078,971
តម្លៃយោង (ដុល្លារអាមេរិក)	<u>472,153,149</u>	<u>2,929,459</u>	<u>1,155,345</u>	<u>476,237,953</u>
តម្លៃយោង (ពាន់រៀល-	<u>1,924,024,082</u>	<u>11,937,545</u>	<u>4,708,031</u>	<u>1,940,669,658</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

កំណត់សម្គាល់ 5)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(iv). គុណភាពឥណទាននៃឥណទាន និងបុព្វប្រទានផ្តល់ដល់អតិថិជនដុល (ត)

ការទទួលស្គាល់លើការរំពឹងទុកលើការខាតបង់ឥណទាន (ត)

សម្ព័ន្ធធនាគារនិងធនាគារ	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វប្រទានផ្តល់ដល់ អតិថិជនតាមលំដាប់ថ្លៃដើម				
ឥណទានធម្មតា	281,515,039	-	-	281,515,039
ឥណទានឃ្លាំមើល	31,164,560	6,088,202	-	37,252,762
ឥណទានក្រោមស្តង់ដារ	249,104	1,171,825	501,336	1,922,265
ឥណទានជាប់សង្ស័យ	3,440,590	-	833,488	4,274,078
ការខាតបង់	-	40,901	5,005,174	5,046,075
	<u>316,369,293</u>	<u>7,300,928</u>	<u>6,339,998</u>	<u>330,010,219</u>
សំវិធានធនលើការខាតបង់	<u>12,032,042</u>	<u>3,338,474</u>	<u>3,488,954</u>	<u>18,859,470</u>
តម្លៃយោង (ដុល្លារអាមេរិក)	<u>304,337,251</u>	<u>3,962,454</u>	<u>2,851,044</u>	<u>311,150,749</u>
តម្លៃយោង (ពាន់រៀល- កំណត់សម្គាល់ 5)	<u>1,222,827,075</u>	<u>15,921,140</u>	<u>11,455,494</u>	<u>1,250,203,709</u>

ការដាក់បញ្ចូលព័ត៌មានលើការប្រមើលអនាគត

សម្ព័ន្ធធនាគារ និងធនាគារដាក់បញ្ចូលព័ត៌មានលើការប្រមើលនាពេលអនាគតដោយវាយតម្លៃតើហានិភ័យឥណទានរបស់ឧបករណ៍ហិរញ្ញវត្ថុបានកើនឡើងជាសារវន្តចាប់តាំងពីការទទួលស្គាល់ដំបូង និងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ។

ព័ត៌មានខាងក្រៅដែលត្រូវបានពិចារណារួមមានទិន្នន័យសេដ្ឋកិច្ច និងការព្យាករណ៍ដែលបានបោះពុម្ពផ្សាយដោយស្ថាប័នរដ្ឋាភិបាល និងអាជ្ញាធររូបិយវត្ថុនៅក្នុងបណ្តាប្រទេសដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើប្រតិបត្តិការដែលមានអង្គការអន្តរជាតិធំៗ ដូចជាមូលនិធិរូបិយវត្ថុអន្តរជាតិ និងវិស័យឯកជន និងការសិក្សារបស់អ្នកព្យាករណ៍ ។ សម្ព័ន្ធធនាគារ និងធនាគារ បានកំណត់ និងចងក្រងឯកសារគន្លឹះនៃហានិភ័យឥណទាន និងឥណទានខាតបង់សម្រាប់ផលបត្រ ឧបករណ៍ហិរញ្ញវត្ថុស្របតាមប្រទេសនីមួយៗ ហើយប្រើការវិភាគទិន្នន័យប្រវត្តិសាស្ត្រ បានប៉ាន់ស្មានទំនាក់ទំនងរវាងអថេរម៉ាក្រូសេដ្ឋកិច្ច និងហានិភ័យឥណទាន និងឥណទានខាតបង់ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន

សំវិធានធនខាតបង់

តារាងខាងក្រោម

បង្ហាញពីការរៀងរដ្ឋាត់លើសំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទានតាមការចាត់ថ្នាក់ឧបករណ៍ហិរញ្ញវត្ថុនាដើម និងចុងការិយបរិច្ឆេទ ។

សម្ព័ន្ធធនាគារ និងធនាគារ	2019			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជនតាមរយៈស្របដើម				
នាថ្ងៃទី 1 ខែ មករា	12,032,041	3,338,474	3,488,955	18,859,470
- ផ្ទេរទៅដំណាក់កាលទី 1	3,466,459	(1,277,026)	(2,189,433)	-
- ផ្ទេរទៅដំណាក់កាលទី 2	(12,725)	15,339	(2,614)	-
- ផ្ទេរទៅដំណាក់កាលទី 3	(44,348)	(76,205)	120,553	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់សុទ្ធ	(4,107,947)	(116,150)	5,922,904	1,698,807
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	2,762,635	17,830	-	2,780,465
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់ការលុបចោល	-	-	(5,382,969)	(5,382,969)
ការផ្លាស់ប្តូរគំរូហានិភ័យ	(905,247)	(938,588)	(208)	(1,844,043)
នាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	<u>6,038,522</u>	<u>256,323</u>	<u>784,126</u>	<u>7,078,971</u>
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល)	<u>24,606,981</u>	<u>1,044,516</u>	<u>3,195,310</u>	<u>28,846,807</u>
(កំណត់សម្គាល់ 5)				

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ខ. ហានិភ័យឥណទាន (ត)

(v). ចំនួនកើតឡើងពីការរំពឹងទុកលើការខាតបង់ឥណទាន(ត)

សំវិធានធនខាតបង់ (ត)

សម្ព័ន្ធធនាគារ និងធនាគារ	2018			
	ដំណាក់កាលទី 1 ដុល្លារអាមេរិក	ដំណាក់កាលទី 2 ដុល្លារអាមេរិក	ដំណាក់កាលទី 3 ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
ឥណទាន និងបុព្វបទឥណទានផ្តល់ដល់ អតិថិជនតាមរយៈស្វ័យជ័យ				
នាថ្ងៃទី 1 ខែ មករា	6,603,570	1,215,911	16,070,836	23,890,317
- ផ្ទេរទៅដំណាក់កាលទី 1	11,084,126	(168,915)	(10,915,211)	-
- ផ្ទេរទៅដំណាក់កាលទី 2	(36,855)	39,581	(2,726)	-
- ផ្ទេរទៅដំណាក់កាលទី 3	(18,498)	(51,238)	69,736	-
ការវាស់វែងឡើងវិញនៃសំវិធានធនខាតបង់				
បង់សុទ្ធ	(6,220,121)	2,891,883	45,277,270	41,949,032
ទ្រព្យសកម្មហិរញ្ញវត្ថុដំបូងថ្មី	6,152,830	334,426	73,991	6,561,247
ទ្រព្យសកម្មហិរញ្ញវត្ថុដែលឈប់ទទួលស្គាល់	(5,533,011)	(923,174)	(3,977,858)	(10,434,043)
ការលុបចោល	-	-	(56,099,764)	(56,099,764)
ការផ្លាស់ប្តូរគំរូហានិភ័យ	-	-	12,992,681	12,992,681
នាថ្ងៃទី 31 ខែ ធ្នូ (ដុល្លារអាមេរិក)	<u>12,032,041</u>	<u>3,338,474</u>	<u>3,488,955</u>	<u>18,859,470</u>
នាថ្ងៃទី 31 ខែ ធ្នូ (ពាន់រៀល) (កំណត់សម្គាល់ 5)	<u>48,344,741</u>	<u>13,413,989</u>	<u>14,018,620</u>	<u>75,777,350</u>

គ. ហានិភ័យទីផ្សារ

ហានិភ័យទីផ្សារគឺជាហានិភ័យដែលមានការផ្លាស់ប្តូរតម្លៃទីផ្សារ - ឧទាហរណ៍ អត្រាការប្រាក់ អត្រាប្តូររូបិយប័ណ្ណបរទេស និងតម្លៃមូលធន - នឹងប៉ះពាល់ដល់ប្រាក់ចំណូលរបស់សម្ព័ន្ធធនាគារ និងធនាគារ ឬតម្លៃនៃការកាន់កាប់ឧបករណ៍ហិរញ្ញវត្ថុ ។ គោលបំណងនៃការគ្រប់គ្រងហានិភ័យទីផ្សារ គឺដើម្បីគ្រប់គ្រង និង ត្រួតពិនិត្យហានិភ័យទីផ្សារតាមប៉ារ៉ាម៉ែត្រដែលអាចទទួលយកបាន ខណៈពេលដែលមានការបង្កើននូវ ប្រសិទ្ធភាពក្នុងការទទួលបានចំណូលមកវិញ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ សំដៅលើការខាតបង់នូវប្រាក់ចំណូលការប្រាក់សុទ្ធ
ដោយសារតែការប្រែប្រួលនៃកម្រិតអត្រាការប្រាក់ និងការផ្លាស់ប្តូរនៅក្នុងសមាសភាពនៃទ្រព្យសកម្ម
និងបំណុល ។ ហានិភ័យអត្រាការប្រាក់
ត្រូវបានចាត់ចែងតាមរយៈការត្រួតពិនិត្យយ៉ាងហ្មត់ចត់លើចំណូលនៃការបណ្តាក់ទុន តម្លៃសមស្រប
តម្លៃដើមនៃមូលនិធិ និងតាមរយៈការវិភាគគំណត់ប្រែប្រួលអត្រាការប្រាក់ ។
សក្តានុពលនៃការធ្លាក់ចុះចំណូលការប្រាក់សុទ្ធ បណ្តាលមកពីការប្រែប្រួលអត្រាការប្រាក់ដែលខុសប្រក្រតី
បានត្រួតពិនិត្យដោយធៀបទៅនឹងកម្រិតអាចទទួលយកបាននៃហានិភ័យ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះ ចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	52,573,150	-	-	-	-	-	36,407,594	88,980,744	1.00%
ប្រាក់បញ្ញើនៅធនាគារនានា	-	12,400,000	-	-	-	-	-	12,400,000	2.50%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	47,457,326	26,398,508	11,552,187	13,622,683	142,760,083	241,526,137	-	483,316,924	6.52% - 24.00%
ការវិនិយោគតាម FVOCI	-	-	-	-	-	-	488,172	488,172	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	1,543,032	1,543,032	-
	<u>100,030,476</u>	<u>38,798,508</u>	<u>11,552,187</u>	<u>13,622,683</u>	<u>142,760,083</u>	<u>241,526,137</u>	<u>38,438,798</u>	<u>586,728,872</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះ ចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន (ត)។

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	22,212,983	23,413,250	27,280,236	53,184,112	28,714,234	-	292,358,982	447,163,797	1.00% - 3.24%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	8,813,918	60,784	-	438,439	-	-	1,776,012	11,089,153	1.00% - 3.00%
ប្រាក់កម្ចី	25,013,565	24,813,332	9,344,570	25,012,419	16,911,064	-	-	101,094,950	2.55% - 4.89%
អនុបំណុល	-	-	-	-	29,185,429	-	-	29,185,429	4.06% - 4.33%
បំណុលភតិសន្យា	-	-	-	29,529	1,115,610	2,196,558	-	3,341,697	7.50% - 9.08%
បំណុលផ្សេងៗ	-	-	-	-	-	-	20,157,518	20,157,518	
	<u>56,040,466</u>	<u>48,287,366</u>	<u>36,624,806</u>	<u>78,664,499</u>	<u>75,926,337</u>	<u>2,196,558</u>	<u>314,292,512</u>	<u>612,032,544</u>	
សរុបគំណត់ការប្រាក់	<u>43,990,010</u>	<u>(9,488,858)</u>	<u>(25,072,619)</u>	<u>(65,041,816)</u>	<u>66,833,746</u>	<u>239,329,579</u>	<u>(275,853,714)</u>	<u>(25,303,672)</u>	
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>176,751,860</u>	<u>(38,126,231)</u>	<u>(100,741,783)</u>	<u>(261,338,017)</u>	<u>268,537,991</u>	<u>961,626,248</u>	<u>(1,108,380,223)</u>	<u>(101,670,155)</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	55,242,659	-	-	-	-	-	29,132,324	84,374,983	1.00%
ប្រាក់បញ្ញើនៅធនាគារនានា	-	1,200,000	-	-	-	-	-	1,200,000	2.50%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	53,502,008	8,563,784	7,615,487	20,462,822	99,922,007	139,944,111	-	330,010,219	6.52% - 24.00%
ការវិនិយោគតាម FVOCI	-	-	-	-	-	-	340,968	340,968	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	2,251,101	2,251,101	-
	<u>108,744,667</u>	<u>9,763,784</u>	<u>7,615,487</u>	<u>20,462,822</u>	<u>99,922,007</u>	<u>139,944,111</u>	<u>31,724,393</u>	<u>418,177,271</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារដែលរួមមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖ (ត)

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	9,710,792	24,562,277	26,720,271	28,393,207	13,245,490	-	230,265,317	332,897,354	1.00% - 4.50%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	3,016,423	60,784	202,890	232,364	-	-	649,268	4,161,729	1.00% - 3.00%
ប្រាក់កម្ចី	-	12,026,807	-	16,214,480	25,013,565	-	-	53,254,852	2.76% - 4.89%
អនុបំណុល	-	-	-	-	29,212,458	-	-	29,212,458	3.94%
បំណុលភតិសន្យា	-	-	-	12,773	1,448,354	1,864,409	-	3,325,536	7.50% - 9.08%
បំណុលផ្សេងៗ	-	-	-	-	-	-	21,038,618	21,038,618	
	<u>12,727,215</u>	<u>36,649,868</u>	<u>26,923,161</u>	<u>44,852,824</u>	<u>68,919,867</u>	<u>1,864,409</u>	<u>251,953,203</u>	<u>443,890,547</u>	
សរុបតំលាតការប្រាក់	<u>96,017,452</u>	<u>(26,886,084)</u>	<u>(19,307,674)</u>	<u>(24,390,002)</u>	<u>31,002,140</u>	<u>138,079,702</u>	<u>(220,228,810)</u>	<u>(25,713,276)</u>	
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>385,798,122</u>	<u>(108,028,286)</u>	<u>(77,578,234)</u>	<u>(97,999,028)</u>	<u>124,566,599</u>	<u>554,804,243</u>	<u>(884,879,359)</u>	<u>(103,315,943)</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន ។

ធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	> 1 - 3 ខែ ដុល្លារអាមេរិក	> 3 - 6 ខែ ដុល្លារអាមេរិក	> 6 - 12 ខែ ដុល្លារអាមេរិក	> 1 - 5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	52,552,816	-	-	-	-	-	36,407,594	88,960,410	1.00%
ប្រាក់បញ្ញើតម្កល់នៅធនាគារនានា	-	10,400,000	-	-	-	-	-	10,400,000	
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន - ដុល	47,457,326	26,398,508	11,552,187	13,622,683	142,760,083	241,526,137	-	483,316,924	6.52%-24.00%
ការវិនិយោគតាម FVOCI	-	-	-	-	-	-	488,662	488,662	-
ទ្រព្យសកម្មផ្សេងៗទៀត	-	-	-	-	-	-	1,498,097	1,498,097	-
	<u>100,010,142</u>	<u>36,798,508</u>	<u>11,552,187</u>	<u>13,622,683</u>	<u>142,760,083</u>	<u>241,526,137</u>	<u>38,394,353</u>	<u>584,664,093</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមនេះសង្ខេបពីហានិភ័យអត្រាការប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។ តារាងនេះចង្អុលបង្ហាញពីរយៈពេលដែលឧបករណ៍ហិរញ្ញវត្ថុកំណត់ថ្លៃឡើងវិញ ឬមានកាលកំណត់ណាមួយណាដែលកើតឡើងមុន (ត) ។

ធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-6ខែ ដុល្លារអាមេរិក	>6-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 (ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	23,053,209	23,413,250	27,280,236	53,184,112	28,714,234	-	292,358,982	448,004,023	1.00%-3.24%
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	8,813,918	60,784	-	438,439	-	-	1,776,012	11,089,153	1.00%-3.00%
ប្រាក់កម្ចី	25,013,565	12,809,375	9,344,570	25,012,419	16,911,064	-	-	89,090,993	2.55%-4.89%
អនុបំណុល	-	-	-	-	29,185,429	-	-	29,185,429	4.06%-4.33%
បំណុលភតិសន្យា	-	-	-	29,529	1,115,610	8,149,784	-	9,294,923	7.50%-9.08%
បំណុលផ្សេងៗ	-	-	-	-	-	-	19,614,047	19,614,047	
	<u>56,880,692</u>	<u>36,283,409</u>	<u>36,624,806</u>	<u>78,664,499</u>	<u>75,926,337</u>	<u>8,149,784</u>	<u>313,749,041</u>	<u>606,278,568</u>	
សរុបគំណត់ការប្រាក់	<u>43,129,450</u>	<u>515,099</u>	<u>(25,072,619)</u>	<u>(65,041,816)</u>	<u>66,833,746</u>	<u>233,376,353</u>	<u>(275,354,688)</u>	<u>(21,614,475)</u>	
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>173,294,130</u>	<u>2,069,668</u>	<u>(100,741,783)</u>	<u>(261,338,017)</u>	<u>268,537,991</u>	<u>937,706,186</u>	<u>(1,106,375,136)</u>	<u>(86,846,961)</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖

ធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-6ខែ ដុល្លារអាមេរិក	>6-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018									
ទ្រព្យសកម្មហិរញ្ញវត្ថុ									
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	54,416,190	-	-	-	-	-	29,132,324	83,548,514	1.00%
ប្រាក់បញ្ញើតម្កល់នៅធនាគារនានា	-	1,200,000	-	-	-	-	-	1,200,000	2.50%
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន-ដុល	53,502,008	8,563,784	7,615,487	20,462,822	99,922,007	139,944,111	-	330,010,219	6.52%-24.00%
ការវិនិយោគតាម FVOCI	-	-	-	-	-	-	341,458	341,458	-
ទ្រព្យសកម្មផ្សេងទៀត	-	-	-	-	-	-	2,246,246	2,246,246	-
	<u>107,918,198</u>	<u>9,763,784</u>	<u>7,615,487</u>	<u>20,462,822</u>	<u>99,922,007</u>	<u>139,944,111</u>	<u>31,720,028</u>	<u>417,346,437</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

១. ហានិភ័យអត្រាការប្រាក់ (ត)

តារាងខាងក្រោមសង្ខេបពីហានិភ័យអត្រាការប្រាក់របស់ធនាគារដែលមានទ្រព្យសកម្ម និងបំណុលតាមតម្លៃដូចខាងក្រោម៖ (ត)

ធនាគារ	រហូតដល់ 1ខែ ដុល្លារអាមេរិក	>1-3ខែ ដុល្លារអាមេរិក	>3-6ខែ ដុល្លារអាមេរិក	>6-12ខែ ដុល្លារអាមេរិក	>1-5ឆ្នាំ ដុល្លារអាមេរិក	លើសពី 5ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក	អត្រាការប្រាក់ %
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018(ត)									
បំណុលហិរញ្ញវត្ថុ									
ប្រាក់បញ្ញើរបស់អតិថិជន	11,948,400	24,562,277	26,720,271	28,393,207	13,245,490	-	230,265,318	335,134,963	1.00%-4.50%
ប្រាក់បញ្ញើរបស់ធនាគារនានា	3,016,423	60,784	202,890	232,364	-	-	649,268	4,161,729	1.00%-3.00%
ប្រាក់កម្ចី	-	-	-	16,214,480	25,013,565	-	-	41,228,045	2.76%-4.89%
អនុបំណុល	-	-	-	-	29,212,458	-	-	29,212,458	3.94%
បំណុលភតិសន្យា	-	-	-	12,773	1,448,354	7,827,544	-	9,288,671	7.50%-9.08%
បំណុលផ្សេងៗ	-	-	-	-	-	-	20,562,966	20,562,966	-
	<u>14,964,823</u>	<u>24,623,061</u>	<u>26,923,161</u>	<u>44,852,824</u>	<u>68,919,867</u>	<u>7,827,544</u>	<u>251,477,552</u>	<u>439,588,832</u>	
សរុបគំណតការប្រាក់	<u>92,953,375</u>	<u>(14,859,277)</u>	<u>(19,307,674)</u>	<u>(24,390,002)</u>	<u>31,002,140</u>	<u>132,116,567</u>	<u>(219,757,524)</u>	<u>(22,242,395)</u>	
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>373,486,661</u>	<u>(59,704,575)</u>	<u>(77,578,234)</u>	<u>(97,999,028)</u>	<u>124,566,599</u>	<u>530,844,366</u>	<u>(882,985,731)</u>	<u>(89,369,942)</u>	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ការប្រែប្រួលពិន្ទុមូលដ្ឋាន 100 នៅក្នុងអត្រាការប្រាក់នៅកាលបរិច្ឆេទរាយការណ៍ នឹងធ្វើឲ្យកើនឡើង/ (ថយចុះ) មូលធន និងចំណេញ ឬខាតតាមចំនួនដែលបានបង្ហាញដូចខាងក្រោម ។ ការវិភាគសន្មតថា រាល់ បម្រែបម្រួលផ្សេងទៀត ជាពិសេសអត្រាប្តូររូបិយប័ណ្ណបរទេស នៅតែថេរជានិច្ច ។

សម្ព័ន្ធធនាគារ	ចំណេញ ឬ ខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(840,690)	840,690	(840,690)	840,690
ពាន់រៀល – កំណត់សម្គាល់ 5	(3,425,812)	3,425,812	(3,425,812)	3,425,812
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(150,223)	150,223	(150,223)	150,223
ពាន់រៀល – កំណត់សម្គាល់ 5	(603,596)	603,596	(603,596)	603,596

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(i). ហានិភ័យអត្រាការប្រាក់ (ត)

ធនាគារ	ចំណេញ ឬខាត		មូលធន	
	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ	ពិន្ទុមូលដ្ឋាន 100 កើនឡើង	ពិន្ទុមូលដ្ឋាន 100 ថយចុះ
	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(810,680)	810,680	(810,680)	810,680
ពាន់រៀល – កំណត់សម្គាល់ 5	(3,303,521)	3,303,521	(3,303,521)	3,303,521
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ឧបករណ៍ហិរញ្ញវត្ថុអត្រាអថេរ	(704,405)	704,405	(704,405)	704,405
ពាន់រៀល – កំណត់សម្គាល់ 5	(2,830,299)	2,830,299	(2,830,299)	2,830,299

(ii). ហានិភ័យរូបិយប័ណ្ណបរទេស

ហានិភ័យរូបិយប័ណ្ណ គឺជាហានិភ័យដែលតម្លៃនៃឧបករណ៍ហិរញ្ញវត្ថុមានការប្រែប្រួលបណ្តាលមកពីការប្រែប្រួលអត្រារូបិយប័ណ្ណបរទេស ។

សម្ព័ន្ធធនាគារ និងធនាគារមិនមានហានិភ័យរូបិយប័ណ្ណបរទេសជាសារវន្តទេ ដោយសារប្រតិបត្តិការចម្បងរបស់សម្ព័ន្ធធនាគារ និងធនាគារ ធ្វើឡើងជាប្រាក់ដុល្លារអាមេរិក ។ ដូច្នេះ ការវិភាគលើរូបិយប័ណ្ណបរទេស មិនត្រូវបានបង្ហាញឡើយ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	3,379,987	85,385,269	215,488	88,980,744
ប្រាក់បញ្ញើនៅធនាគារនានា	-	12,400,000	-	12,400,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	56,385	483,260,539	-	483,316,924
ទ្រព្យសកម្មផ្សេងៗ	-	1,543,032	-	1,543,032
ការវិនិយោគតាម FVOCI	-	488,172	-	488,172
	<u>3,436,372</u>	<u>583,077,012</u>	<u>215,488</u>	<u>586,728,872</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	5,747,298	441,414,981	1,518	447,163,797
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	1,492,903	9,596,250	-	11,089,153
ប្រាក់កម្ចី	34,063,671	67,031,279	-	101,094,950
អនុបំណុល	-	29,185,429	-	29,185,429
បំណុលភតិសន្យា	-	3,341,697	-	3,341,697
បំណុលផ្សេងៗ	-	20,157,518	-	20,157,518
	<u>41,303,872</u>	<u>570,727,154</u>	<u>1,518</u>	<u>612,032,544</u>
ស្ថានភាពទ្រព្យសកម្ម(បំណុល)សុទ្ធ	<u>18,461,316</u>	<u>(47,305,953)</u>	<u>3,540,965</u>	<u>(25,303,672)</u>
ពាន់រៀល (កំណត់សម្គាល់ 5)	<u>75,229,863</u>	<u>(192,771,758)</u>	<u>14,429,432</u>	<u>(103,112,463)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

សម្ព័ន្ធធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	8,610,186	74,339,768	1,425,029	84,374,983
ប្រាក់បញ្ញើនៅធនាគារនានា	-	1,200,000	-	1,200,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	-	326,680,387	3,329,832	330,010,219
ការវិនិយោគតាម FVOCI	-	340,968	-	340,968
ទ្រព្យសកម្មផ្សេងៗ	-	2,251,101	-	2,251,101
	<u>8,610,186</u>	<u>404,812,224</u>	<u>4,754,861</u>	<u>418,177,271</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	545,606	332,346,822	4,926	332,897,354
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	21,703	4,140,026	-	4,161,729
ប្រាក់កម្ចី	-	53,254,852	-	53,254,852
អនុបំណុល	-	29,212,458	-	29,212,458
បំណុលភតិសន្យា	-	3,325,536	-	3,325,536
បំណុលផ្សេងៗ	-	21,038,618	-	21,038,618
	<u>567,309</u>	<u>443,318,312</u>	<u>4,926</u>	<u>443,890,547</u>
ស្ថានភាពទ្រព្យសកម្មសុទ្ធ	<u>8,042,877</u>	<u>(38,506,088)</u>	<u>4,749,935</u>	<u>(25,713,276)</u>
ពាន់រៀល (កំណត់សម្គាល់ 5	<u>32,316,280</u>	<u>(154,717,462)</u>	<u>19,085,239</u>	<u>(103,315,943)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	3,379,987	85,364,935	215,488	88,960,410
ប្រាក់បញ្ញើនៅធនាគារនានា	-	10,400,000	-	10,400,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	56,385,201	423,604,728	3,326,995	483,316,924
ការវិនិយោគតាម FVOCI	-	1,498,097	-	1,498,097
ទ្រព្យសកម្មផ្សេងៗ	-	488,662	-	488,662
	<u>59,765,188</u>	<u>521,356,422</u>	<u>3,542,483</u>	<u>584,664,093</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	5,747,298	442,255,207	1,518	448,004,023
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	1,492,903	9,596,250	-	11,089,153
ប្រាក់កម្ចី	34,063,671	55,027,322	-	89,090,993
អនុបំណុល	-	29,185,429	-	29,185,429
បំណុលភតិសន្យា	-	9,294,923	-	9,294,923
បំណុលផ្សេងៗ	-	19,614,047	-	19,614,047
	<u>41,303,872</u>	<u>564,973,178</u>	<u>1,518</u>	<u>606,278,568</u>
ស្ថានភាពទ្រព្យសកម្ម(បំណុល)សុទ្ធ	<u>18,461,316</u>	<u>(43,616,756)</u>	<u>3,540,965</u>	<u>(21,614,475)</u>
ពាន់រៀល (កំណត់សម្គាល់ 5)	<u>75,229,863</u>	<u>(177,738,281)</u>	<u>14,429,432</u>	<u>(88,078,986)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការប្រមូលផ្តុំហានិភ័យរូបិយប័ណ្ណ (ត)

ចំនួនទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ តាមប្រភេទនៃរូបិយប័ណ្ណមានដូចខាងក្រោម៖ (ត)

ធនាគារ	ប្រភេទនៃរូបិយប័ណ្ណ សមមូលដុល្លារអាមេរិក			
	រៀល	ដុល្លារអាមេរិក	ផ្សេងៗ	សរុប
ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018				
ទ្រព្យសកម្មហិរញ្ញវត្ថុ				
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	8,610,186	73,513,299	1,425,029	83,548,514
ប្រាក់បញ្ញើនៅធនាគារនានា	-	1,200,000	-	1,200,000
ឥណទាន និងបុរេប្រទានផ្តល់ដល់ អតិថិជន - ដុល	-	326,680,387	3,329,832	330,010,219
ការវិនិយោគតាម FVOCI	-	341,458	-	341,458
ទ្រព្យសកម្មផ្សេងៗ	-	2,246,246	-	2,246,246
	<u>8,610,186</u>	<u>403,981,390</u>	<u>4,754,861</u>	<u>417,346,437</u>
បំណុលហិរញ្ញវត្ថុ				
ប្រាក់បញ្ញើរបស់អតិថិជន	545,606	334,584,431	4,926	335,134,963
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	21,703	4,140,026	-	4,161,729
ប្រាក់កម្ចី	-	41,228,045	-	41,228,045
អនុបំណុល	-	29,212,458	-	29,212,458
បំណុលភតិសន្យា	-	9,288,671	-	9,288,671
បំណុលផ្សេងៗ	-	20,562,966	-	20,562,966
	<u>567,309</u>	<u>439,016,597</u>	<u>4,926</u>	<u>439,588,832</u>
ស្ថានភាពទ្រព្យសកម្ម/(បំណុល)សុទ្ធ	<u>8,042,877</u>	<u>(35,035,207)</u>	<u>4,749,935</u>	<u>(22,242,395)</u>
ពាន់រៀល (កំណត់សម្គាល់ 5)	<u>32,316,280</u>	<u>(140,771,462)</u>	<u>19,085,239</u>	<u>(89,369,943)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

គ. ហានិភ័យទីផ្សារ (ត)

(ii). ហានិភ័យរូបិយប័ណ្ណបរទេស (ត)

ការវិភាគរំព្យោច

សន្មតថា ហានិភ័យអថេរផ្សេងទៀតនៅតែថេរជានិច្ច ការប្រែប្រួលនៃការប្តូររូបិយប័ណ្ណបរទេសសម្រាប់សម្ព័ន្ធធនាគារ និងធនាគារនាការបរិច្ឆេទណាមួយត្រូវបានសង្ខេបដូចខាងក្រោម (ដោយបង្ហាញតែរូបិយប័ណ្ណដែលមានចំនួនច្រើនជាង 5% នៃស្ថានភាពដំបូងសុទ្ធ ត្រូវបានបង្ហាញជារូបិយប័ណ្ណជាក់លាក់របស់វានៅក្នុងតារាងខាងក្រោម ។ សម្រាប់រូបិយប័ណ្ណផ្សេងទៀត ការលាតត្រដាងទាំងនេះត្រូវបានដាក់ជាក្រុម 'ផ្សេងៗ'):

សម្ព័ន្ធធនាគារ	2019		2018	
	-1%	+1%	-1%	+1%
	ការថយចុះ: ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក	ការថយចុះ: ដុល្លារអាមេរិក	ការកើនឡើង ដុល្លារអាមេរិក
ប្រាក់រៀល	(378,675)	378,675	80,429	(80,429)
ផ្សេងៗ	2,140	(2,140)	47,499	(47,499)
	<u>(376,535)</u>	<u>376,535</u>	<u>127,928</u>	<u>(127,928)</u>
ពាន់រៀល – កំណត់សម្គាល់ 5	<u>(1,534,380)</u>	<u>1,534,380</u>	<u>514,015</u>	<u>(514,015)</u>

ធនាគារ

ប្រាក់រៀល	(378,675)	378,675	80,429	(80,429)
ផ្សេងៗ	2,140	(2,140)	47,499	(47,499)
	<u>(376,535)</u>	<u>376,535</u>	<u>127,928</u>	<u>(127,928)</u>
ពាន់រៀល – កំណត់សម្គាល់ 5	<u>(1,534,380)</u>	<u>1,534,380</u>	<u>514,015</u>	<u>(514,015)</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

យ. ហានិភ័យសាច់ប្រាក់ងាយស្រួល

“ហានិភ័យសាច់ប្រាក់ងាយស្រួល” គឺជាហានិភ័យដែលធនាគារនឹងជួបផលលំបាកក្នុងការបំពេញកាតព្វកិច្ចពាក់ព័ន្ធនឹងបំណុលហិរញ្ញវត្ថុរបស់ខ្លួន ដែលត្រូវបានទូទាត់តាមរយៈជាសាច់ប្រាក់ ឬទ្រព្យសកម្មហិរញ្ញវត្ថុផ្សេងទៀត ។ ហានិភ័យសាច់ប្រាក់ងាយស្រួលកើតឡើងពីភាពមិនស៊ីគ្នាទៅនឹងពេលវេលា និងចំនួន លំហូរទឹកប្រាក់ដែលមាននៅក្នុងប្រតិបត្តិការ និងការវិនិយោគរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល

សម្ព័ន្ធធនាគារ និងធនាគារ
គ្រប់គ្រងសាច់ប្រាក់ងាយស្រួលរបស់ខ្លួនតាមរយៈគណៈកម្មាធិការគ្រប់គ្រងទ្រព្យសកម្ម បំណុល
ដែលទទួលខុសត្រូវក្នុងការបង្កើតគោលនយោបាយសាច់ប្រាក់ងាយស្រួល
និងត្រួតពិនិត្យសាច់ប្រាក់ងាយស្រួលជាប្រចាំ ។ តម្រូវការទ្រព្យសកម្មងាយស្រួលអប្បបរមា
ត្រូវបានបង្កើតឡើងដើម្បី ធានាថា អនុបាតនៃទ្រព្យសកម្មងាយស្រួល
និងបំណុលដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ត្រូវទទួលបានកម្រិតអប្បបរមាគ្រប់ពេលវេលា ។

តារាងខាងក្រោមសង្ខេបពីទ្រព្យសកម្ម និងបំណុលរបស់សម្ព័ន្ធធនាគារ និងធនាគារ ដោយផ្អែកលើ
កាលកំណត់កិច្ចសន្យាដែលនៅសល់ ។ លំហូរទឹកប្រាក់ដែលបានរំពឹងទុកលើទ្រព្យសកម្ម
និងបំណុលទាំងនេះ អាចខុសជាសារវន្តពីអ្វីដែលបានបង្ហាញនៅក្នុងតារាង ។ ឧទាហរណ៍
ប្រាក់បញ្ញើរបស់អតិថិជនមិនត្រូវបានរំពឹងថានឹងត្រូវដកបានភ្លាមៗ នោះទេ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	22,212,983	23,413,250	27,280,236	53,184,112	28,714,234	-	292,358,982	447,163,797
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	8,813,918	60,784	-	438,439	-	-	1,776,012	11,089,153
ប្រាក់កម្ចី	25,013,565	24,813,332	9,344,570	25,012,419	16,911,064	-	-	101,094,950
អនុបំណុល	-	-	-	-	29,185,429	-	-	29,185,429
បំណុលភតិសន្យា	-	-	-	29,529	1,115,610	2,196,558	-	3,341,697
បំណុលផ្សេងៗ	-	-	-	-	-	-	20,157,518	20,157,518
	<u>56,040,466</u>	<u>48,287,366</u>	<u>36,624,806</u>	<u>78,664,499</u>	<u>75,926,337</u>	<u>2,196,558</u>	<u>314,292,512</u>	<u>612,032,544</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>228,364,899</u>	<u>196,771,016</u>	<u>149,246,084</u>	<u>320,557,833</u>	<u>309,399,823</u>	<u>8,950,974</u>	<u>1,280,741,986</u>	<u>2,494,032,615</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

សម្ព័ន្ធធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	9,710,791	24,562,277	26,720,271	28,393,207	13,245,490	-	230,265,318	332,897,354
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	3,016,423	60,784	202,890	232,364	-	-	649,268	4,161,729
ប្រាក់កម្ចី	-	12,026,807	-	16,214,480	25,013,565	-	-	53,254,852
អនុបំណុល	-	-	-	-	29,212,458	-	-	29,212,458
បំណុលភតិសន្យា	-	-	-	12,773	1,448,354	1,864,409	-	3,325,536
បំណុលផ្សេងៗ	-	-	-	-	-	-	21,038,618	21,038,618
	<u>12,727,214</u>	<u>36,649,868</u>	<u>26,923,161</u>	<u>44,852,824</u>	<u>68,919,867</u>	<u>1,864,409</u>	<u>251,953,204</u>	<u>443,890,547</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>51,137,946</u>	<u>147,259,170</u>	<u>108,177,261</u>	<u>180,218,647</u>	<u>276,920,026</u>	<u>7,491,195</u>	<u>1,012,347,974</u>	<u>1,783,552,219</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	23,053,209	23,413,250	27,280,236	53,184,112	28,714,234	-	292,358,982	448,004,023
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	8,813,918	60,784	-	438,439	-	-	1,776,012	11,089,153
ប្រាក់កម្ចី	25,013,565	12,809,375	9,344,570	25,012,419	16,911,064	-	-	89,090,993
អនុបំណុល	-	-	-	-	29,185,429	-	-	29,185,429
បំណុលភតិសន្យា	-	-	-	29,529	1,115,610	8,149,784	-	9,294,923
បំណុលផ្សេងៗ	-	-	-	-	-	-	19,614,047	19,614,047
	<u>56,880,692</u>	<u>36,283,409</u>	<u>36,624,806</u>	<u>78,664,499</u>	<u>75,926,337</u>	<u>8,149,784</u>	<u>313,749,041</u>	<u>606,278,568</u>
(សមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>231,788,820</u>	<u>147,854,892</u>	<u>149,246,084</u>	<u>320,557,833</u>	<u>309,399,823</u>	<u>33,210,370</u>	<u>1,278,527,342</u>	<u>2,470,585,164</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ឃ. ហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល (ត)

ធនាគារ	រហូតដល់ 1 ខែ ដុល្លារអាមេរិក	>1-3 ខែ ដុល្លារអាមេរិក	>3-6 ខែ ដុល្លារអាមេរិក	>6-12 ខែ ដុល្លារអាមេរិក	>1-5 ឆ្នាំ ដុល្លារអាមេរិក	លើសពី 5 ឆ្នាំ ដុល្លារអាមេរិក	ពុំមានការប្រាក់ ដុល្លារអាមេរិក	សរុប ដុល្លារអាមេរិក
នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018								
បំណុលហិរញ្ញវត្ថុ								
ប្រាក់បញ្ញើរបស់អតិថិជន	11,948,400	24,562,277	26,720,271	28,393,207	13,245,490	-	230,265,318	335,134,963
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	3,016,423	60,784	202,890	232,364	-	-	649,268	4,161,729
ប្រាក់កម្ចី	-	-	-	16,214,480	25,013,565	-	-	41,228,045
អនុបំណុល	-	-	-	-	29,212,458	-	-	29,212,458
បំណុលភតិសន្យា	-	-	-	12,773	1,448,354	7,827,544	-	9,288,671
បំណុលផ្សេងៗ	-	-	-	-	-	-	20,562,966	20,562,966
	<u>14,964,823</u>	<u>24,623,061</u>	<u>26,923,161</u>	<u>44,852,824</u>	<u>68,919,867</u>	<u>7,827,544</u>	<u>251,477,552</u>	<u>439,588,832</u>
(សមមូលពាន់រៀល - កំណត់សម្គាល់ 5)	<u>60,128,659</u>	<u>98,935,459</u>	<u>108,177,261</u>	<u>180,218,647</u>	<u>276,920,026</u>	<u>31,451,072</u>	<u>1,010,436,804</u>	<u>1,766,267,928</u>

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

ង. ហានិភ័យប្រតិបត្តិការ

ហានិភ័យប្រតិបត្តិការ គឺជាហានិភ័យនៃការបាត់បង់ផ្ទាល់ ឬប្រយោលដែលកើតមានឡើងពីការខ្វះខាត ឬការអនុវត្តមិនមានប្រសិទ្ធភាពនូវនីតិវិធីដំណើរការផ្ទៃក្នុង បុគ្គលិក ឬប្រព័ន្ធ ឬពីកត្តាខាងក្រៅ ។ ហានិភ័យនេះ ត្រូវបានគ្រប់គ្រងតាមរយៈការបង្កើតប្រព័ន្ធដំណើរការគ្រប់គ្រងប្រតិបត្តិការ ការត្រួតពិនិត្យ និងការវាយតម្លៃឲ្យបានត្រឹមត្រូវពីសកម្មភាពអាជីវកម្ម តាមរយៈអង្គភាពគ្រប់គ្រង និងគាំទ្រដែលឯករាជ្យពីអង្គភាពអាជីវកម្ម និង គណៈគ្រប់គ្រង ។ ទាំងនេះរួមមាន ហានិភ័យខាងផ្នែកច្បាប់ អនុលោមភាព ហានិភ័យលើគណនេយ្យ និង ការក្លែងបន្លំ ។

ការគ្រប់គ្រងលើហានិភ័យប្រតិបត្តិការរបស់សម្ព័ន្ធធនាគារ និងធនាគារ តម្រូវឲ្យបង្កើតនូវរចនាសម្ព័ន្ធគូនាទី និងវិធីសាស្ត្រនៃការគ្រប់គ្រងរបស់អង្គភាពឲ្យបានច្បាស់លាស់ ។ គោលការណ៍ និងវិធានការត្រួតពិនិត្យផ្ទៃក្នុងជាច្រើនត្រូវបានអនុវត្ត រួមមានការបង្កើតអ្នកមានសិទ្ធិចុះហត្ថលេខា ប្រព័ន្ធត្រួតពិនិត្យយ៉ាងហ្មត់ចត់ ការរៀបចំនូវនីតិវិធី និងឯកសារសំអាងនានា ព្រមទាំងការអនុវត្តតាមបទប្បញ្ញត្តិ និងតម្រូវការតាមច្បាប់នានា ។ ដំណើរការទាំងនេះត្រូវបានត្រួតពិនិត្យជាប្រចាំឆ្នាំដើម្បីឆ្លើយតបទៅនឹងហានិភ័យប្រតិបត្តិការដែលអាចកើតឡើងនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់សម្ព័ន្ធធនាគារ និងធនាគារ ។

ច. ការគ្រប់គ្រងដើមទុន

(i) បទប្បញ្ញត្តិដើមទុន

គោលដៅរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការគ្រប់គ្រងដើមទុន មានន័យទូលំទូលាយជាង “មូលធន” ដែលបង្ហាញក្នុង របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ ការគ្រប់គ្រងដើមទុនមានដូចខាងក្រោម៖

- អនុលោមតាមតម្រូវការដើមទុនដែលកំណត់ដោយធនាគារជាតិ នៃ កម្ពុជា
- ការពារលទ្ធភាពរបស់សម្ព័ន្ធធនាគារ និងធនាគារ ដើម្បីបន្តនិរន្តរភាពអាជីវកម្ម ដូចនេះ សម្ព័ន្ធធនាគារ និងធនាគារអាចបន្តផ្តល់ផលប្រយោជន៍ដល់ភាគទុនិក និងអត្ថប្រយោជន៍របស់ភាគីដែលពាក់ព័ន្ធនឹងសម្ព័ន្ធធនាគារ និងធនាគារ និង
- រក្សាមូលដ្ឋានដើមទុនរឹងមាំ ដើម្បីគាំទ្រដល់ការអភិវឌ្ឍអាជីវកម្ម ។

គោលនយោបាយរបស់សម្ព័ន្ធធនាគារ និងធនាគារ គឺធានាឲ្យបាននូវមូលដ្ឋានដើមទុនរឹងមាំដើម្បីរក្សានូវទំនុកចិត្តទីផ្សារ និងដើម្បីធានាស្ថេរភាពនៃការអភិវឌ្ឍយូរអង្វែងរបស់អាជីវកម្ម ។ ផលប៉ះពាល់ទៅលើកម្រិតដើមទុនលើភាគលាភរបស់សម្ព័ន្ធធនាគារ និងធនាគារ ក៏ត្រូវបានទទួលស្គាល់ហើយសម្ព័ន្ធធនាគារ និងធនាគារបានទទួលស្គាល់នូវតម្រូវការ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ដើម្បីធានាបាននូវតុល្យភាពរវាងភាគលាភខ្ពស់ដែលអាចនឹងកើតមានឡើងជាមួយនឹងប្រាក់បម្រុងកម្រិតខ្ពស់
អត្ថប្រយោជន៍ និងការធានាដែលផ្តល់ដោយស្ថានភាពដើមទុនល្អ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

33. ការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ច) ការគ្រប់គ្រងដើមទុន (ត)

(i) បទប្បញ្ញត្តិដើមទុន (ត)

ដើមទុនតាមបទប្បញ្ញត្តិបង្ហាញខាងលើនេះ
ត្រូវបានគណនាឡើងដោយផ្អែកតាមសេចក្តីណែនាំដែលចេញផ្សាយដោយធនាគារជាតិនៃកម្ពុជា
ដែលអាចមានភាពខុសគ្នាទៅលើគោលការណ៍សំខាន់ៗ
បើប្រៀបធៀបទៅនឹងគោលការណ៍ដែលបានទទួលស្គាល់ជាទូទៅ
ដែលស្ថាប័នហិរញ្ញវត្ថុនៅប្រទេសដទៃបានអនុវត្ត ។ ដូច្នេះ ព័ត៌មានអំពីដើមទុនខាងលើ
មិនសមស្របសម្រាប់អ្នកប្រើប្រាស់ដែលមិនបានទទួលព័ត៌មានអំពី
សេចក្តីណែនាំរបស់ធនាគារជាតិនៃកម្ពុជា ។

(ii) ការបែងចែកដើមទុន

ការបែងចែកដើមទុនរវាងប្រតិបត្តិការ និងសកម្មភាពជាក់លាក់ គឺត្រូវបានគ្រប់គ្រងដោយកម្រិតភាគលាភ
ដែលទទួលបានពីការបែងចែកនោះ ។ ដើមទុនដែលបានបែងចែកទៅតាមប្រតិបត្តិការ ឬសកម្មភាពនីមួយៗ
ត្រូវផ្អែកទៅតាមដើមទុនដែលកំណត់ដោយច្បាប់ ។

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ

ឧបករណ៍ហិរញ្ញវត្ថុរួមមានទ្រព្យសកម្មហិរញ្ញវត្ថុ	បំណុលហិរញ្ញវត្ថុ
និងឧបករណ៍ហិរញ្ញវត្ថុក្រៅរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ	តម្លៃសមរម្យ
គឺជាថ្លៃដែលត្រូវទទួលដើម្បីលក់ទ្រព្យសកម្ម	ឬបានទូទាត់
ដើម្បីផ្ទេរបំណុលទៅតាមលំដាប់លំដោយនៅក្នុងប្រតិបត្តិការ	
រវាងអ្នកចូលរួមក្នុងទីផ្សារនៅកាលបរិច្ឆេទនៃការវាស់វែងចម្បង	
ឬប្រសិនបើមានទីផ្សារដែលមានការរីកចម្រើនបំផុតដែលសម្ព័ន្ធធនាគារ	
និងធនាគារបានទទួលនៅកាលបរិច្ឆេទនោះ ។	ព័ត៌មានដែលបានបង្ហាញនៅទីនេះ
តំណាងឱ្យការប៉ាន់ស្មាននៃតម្លៃសមស្របនាកាលបរិច្ឆេទ	រាយការណ៍នៃស្ថានភាពហិរញ្ញវត្ថុ ។

តម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន ហើយអាចរកបាន ត្រូវបានប្រើសម្រាប់វាស់វែងលើតម្លៃ
សមស្របនៃឧបករណ៍ហិរញ្ញវត្ថុ ។ នៅពេលដែលតម្លៃទីផ្សារដែលបានដកស្រង់ និងអាចអង្កេតបាន
មិនអាចប្រើប្រាស់បាន នោះតម្លៃសមស្របត្រូវបានប៉ាន់ស្មានដោយផ្អែកលើវិធីសាស្ត្រ
និងការសន្មតជាច្រើនទាក់ទងទៅនឹងលក្ខណៈហានិភ័យនៃឧបករណ៍ហិរញ្ញវត្ថុផ្សេងៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ដែលមានអត្រាអប្បបរមា ការប៉ាន់ស្មាននៃលំហូរ ទឹកប្រាក់នាពេលអនាគត និងកត្តាផ្សេងៗទៀត ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34. តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

ព័ត៌មាននៃតម្លៃសមស្របសម្រាប់ទ្រព្យសកម្ម និងបំណុលមិនមែនហិរញ្ញវត្ថុ មិនត្រូវបានរាប់បញ្ចូលទេ ពីព្រោះវាមិនស្ថិតក្នុងវិសាលភាពនៃ ស.វ.ហ.អ.ក 7 ៖

ការបង្ហាញឧបករណ៍ហិរញ្ញវត្ថុដែលទាមទារឱ្យមានការបង្ហាញព័ត៌មាននៃតម្លៃសមស្រប 1

នេះរួមបញ្ចូលទាំងការវិនិយោគនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងការវិនិយោគ ទ្រព្យ និង បរិក្ខារ ។

តម្លៃសមស្របនៃឧបករណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ មានដូចជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល ប្រាក់បញ្ញើជាមួយធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ការវិនិយោគជាបំណុល ប្រាក់បញ្ញើរបស់អតិថិជន និងធនាគារនានា ទ្រព្យសកម្មផ្សេងៗ និងបំណុលផ្សេងៗមិនមានលក្ខណៈជាសារវន្ត ចំពោះការ ផ្លាស់ប្តូរអត្រាប្រាក់ចំណេញក្នុងទីផ្សារ ដោយសារតែឧបករណ៍ហិរញ្ញវត្ថុទាំងនេះមានរយៈពេលកំណត់ជាក់លាក់ ។ តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុទាំងនេះ នៅកាលបរិច្ឆេទរបាយការណ៍មាន តម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

តម្លៃសមស្របគឺផ្អែកលើវិធីសាស្ត្រ និងការសន្មតដូចខាងក្រោម៖

(i). សមតុល្យនិងប្រាក់បញ្ញើនៅធនាគារ

តម្លៃសមស្របនៃសមតុល្យនិងការដាក់ប្រាក់នៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលមានកាល កំណត់តិចជាងមួយឆ្នាំ មានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ។

(ii). ឥណទាននិងបុរេប្រទានអតិថិជន

ឥណទានដែលមានអត្រាថេរ និងមានកាលកំណត់សងនៅសល់រយៈពេលតិចជាងមួយឆ្នាំ តម្លៃយោងរបស់វាជាទូទៅ គឺមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ។

(iii). ប្រាក់បញ្ញើរបស់ធនាគារ និងប្រាក់បញ្ញើរបស់អតិថិជន

តម្លៃសមស្របនៃប្រាក់បញ្ញើដែលត្រូវសងតាមតម្រូវការ (គណនីចរន្ត និងគណនីសន្សំ) ឬប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលតិចជាងមួយឆ្នាំ ត្រូវបានប៉ាន់ស្មានថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃយោងរបស់វា ។ តម្លៃសម ស្របនៃប្រាក់បញ្ញើដែលមានកាលកំណត់សងនៅសល់រយៈពេលលើសមួយឆ្នាំ ត្រូវបានប៉ាន់ស្មានដោយផ្អែកតាមលំហូរសាច់ប្រាក់អប្បបរមា និងប្រើអត្រាឥណទានទីផ្សារ ចំពោះប្រាក់បញ្ញើរបស់ធនាគារនិងគ្រឹះស្ថានហិរញ្ញវត្ថុផ្សេងៗ និងប្រាក់បញ្ញើរបស់អតិថិជនស្រដៀងគ្នា ។

(iv). ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

តម្លៃយោងនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ ត្រូវបានសន្មតថាមានតម្លៃប្រហាក់ប្រហែលនឹងតម្លៃសមស្របរបស់វា ដោយសារគណនីទាំងនេះមិនមានតម្លៃប្រែប្រួលជាសារវន្តទៅតាមអត្រាទីផ្សារទេ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

34 តម្លៃសមស្របនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ (ត)

(វ). ទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុផ្សេងៗ (ត)

ឋានានុក្រមតម្លៃសមស្រប

ស.វ.ហ.អ.ក 7 បញ្ជាក់ពីចំណាត់ថ្នាក់នៃបច្ចេកទេសវាយតម្លៃដោយផ្អែកលើ ថាតើទិន្នន័យនៃបច្ចេកទេស វាយតម្លៃទាំងនោះអាចអង្កេតបាន ឬមិនអាចអង្កេតបាន ។ ទិន្នន័យដែលអាចអង្កេតបានឆ្លុះបញ្ចាំងពីទិន្នន័យ ទីផ្សារដែលទទួលបានពីប្រភពឯករាជ្យ និងទិន្នន័យដែលមិនអាចអង្កេតបានឆ្លុះបញ្ចាំងពីការសន្មតទីផ្សាររបស់សម្ព័ន្ធធនាគារ និងធនាគារ ។ ចំណាត់ថ្នាក់នៃតម្លៃសមស្របមានដូចខាងក្រោម៖

- កម្រិតទី 1: តម្លៃដកស្រង់ (មិនបានធ្វើនិយ័តភាព) នៅក្នុងទីផ្សារសកម្ម សម្រាប់ទ្រព្យសកម្ម ឬបំណុល ដូចគ្នា ។ កម្រិតនេះរាប់បញ្ចូលទាំងមូលបត្រកម្មសិទ្ធិដែលបានចុះបញ្ជី និងឧបករណ៍បំណុល ។
- កម្រិតទី 2: ទិន្នន័យក្រៅពីតម្លៃដែលបានដកស្រង់រាប់បញ្ចូលក្នុងកម្រិត 1 ដែលអាចអង្កេតបានចំពោះទ្រព្យសកម្ម ឬបំណុល ដោយផ្ទាល់ (ឧទាហរណ៍ តម្លៃ) ឬដោយប្រយោល (ឧទាហរណ៍ កើតចេញពីតម្លៃ) ។
- កម្រិតទី 3: ទិន្នន័យសម្រាប់ទ្រព្យសកម្ម ឬបំណុល ដែលមិនផ្អែកលើទិន្នន័យទីផ្សារដែលអាចអង្កេតបាន (ធាតុចូលដែលមិនអាចអង្កេតបាន) ។ កម្រិតនេះរួមបញ្ចូលទាំងឧបករណ៍មូលធន និងឧបករណ៍បំណុល ដែលមានសមាសធាតុមិនអាចអង្កេតបានជាសារវន្ត ។

សម្ព័ន្ធធនាគារ	និងធនាគារ	មិនមានទ្រព្យសកម្ម	និងបំណុលហិរញ្ញវត្ថុ
ដែលបានវាស់វែងតាមតម្លៃសមស្របទេ។	តម្លៃសមស្រប	គឺជាតម្លៃដែលទ្រព្យសកម្មអាចប្តូរបាន	
ឬជាតម្លៃដែលបំណុលអាចសងបាន។		ដោយសារតម្លៃសមស្របពុំអាចវាយតម្លៃបាន	
ដូច្នេះតម្លៃសមស្របមិនមានសម្រាប់ទ្រព្យសកម្ម		និងបំណុលមួយចំណែកធំរបស់សម្ព័ន្ធធនាគារ	
និងធនាគារឡើយ។	ដូច្នេះហើយ	តម្លៃសមស្រប	
ត្រូវបានសន្មតដោយអ្នកគ្រប់គ្រងយោងតាមទម្រង់នៃទ្រព្យសកម្ម		និងបំណុលទាំងនោះ	។
តាមមតិរបស់អ្នកគ្រប់គ្រង		តម្លៃយោងនៃទ្រព្យសកម្ម	
និងបំណុលហិរញ្ញវត្ថុដែលបង្ហាញក្នុងរបាយការណ៍ស្ថានហិរញ្ញវត្ថុ			
គឺជាតម្លៃប៉ាន់ស្មានដ៏សមហេតុផលសម្រាប់តម្លៃសមស្រប ។			

35. គោលនយោបាយគណនេយ្យសំខាន់ៗ

គោលនយោបាយគណនេយ្យសំខាន់ៗ ដែលបានបង្ហាញនៅខាងក្រោមនេះ៖

ត្រូវបានអនុវត្តដោយសង្គតិភាពនៅគ្រប់កាលបរិច្ឆេទ ដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

ហើយនៅក្នុងការរៀបចំ របាយការណ៍ស្ថានហិរញ្ញវត្ថុតាម ស.វ.ហ.អ.ក ដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

2018 ក្នុងគោលបំណង ផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក លើកលែងតែមានការបង្ហាញផ្សេងពីនេះ ។

ក. មូលដ្ឋាននៃការវាស់វែង

របាយការណ៍ហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារ ត្រូវបានរៀបចំឡើងទៅតាមមូលដ្ឋានតម្លៃដើមដំបូង ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ រួមបញ្ចូលនូវរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ និងក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានរៀបចំសម្រាប់ការិយបរិច្ឆេទហិរញ្ញវត្ថុនេះ។ បុត្រសម្ព័ន្ធគឺជាក្រុមហ៊ុនទាំងឡាយណាដែលសម្ព័ន្ធធនាគារមានអំណាចក្នុងការគ្រប់គ្រងលើផ្នែកហិរញ្ញវត្ថុ និងផ្នែកប្រតិបត្តិការរបស់ក្រុមហ៊ុននោះ ដើម្បីទទួលបាន អត្ថប្រយោជន៍ពីសកម្មភាពរបស់ក្រុមហ៊ុននោះ ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធត្រូវបានរួមបញ្ចូល ដោយប្រើវិធីសាស្ត្រគណនេយ្យក្នុងការទិញ។ យោងតាមវិធីសាស្ត្រ គណនេយ្យ ក្នុងការទិញលទ្ធផលរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលបានទិញឬបានលក់ក្នុងអំឡុងការិយបរិច្ឆេទ ត្រូវបានរួមបញ្ចូលចាប់ពីកាលបរិច្ឆេទទិញ ឬរហូតដល់កាលបរិច្ឆេទលក់ ។ នាការបរិច្ឆេទទិញ តម្លៃសមស្របនៃទ្រព្យសកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ត្រូវបានកំណត់ជាស្រេច ហើយតម្លៃទាំងនេះត្រូវបានឆ្លុះបញ្ចាំង នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។

ប្រតិបត្តិការអន្តរក្រុមហ៊ុន សមតុល្យនិងចំណេញឬខាតមិនទាន់ទទួលស្គាល់ ដែលកើតមកពីប្រតិបត្តិការអន្តរក្រុមហ៊ុន ត្រូវបានលុបចោល ហើយរបាយការណ៍ហិរញ្ញវត្ថុរួមឆ្លុះបញ្ចាំងតែប្រតិបត្តិការជាមួយភាគីខាងក្រៅតែប៉ុណ្ណោះ ។ ការខាតបង់ដែលបណ្តាលមកពីប្រតិបត្តិការក្នុងសម្ព័ន្ធធនាគារ ដែលចង្អុលបង្ហាញនូវការខាតបង់ដែលបណ្តាលមកពីការថយចុះតម្លៃ នឹងត្រូវកត់ត្រានៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ។ របាយការណ៍ហិរញ្ញវត្ថុ ត្រូវបានរៀបចំឡើងដោយប្រើប្រាស់គោលនយោបាយគណនេយ្យរួម ចំពោះប្រតិបត្តិការដូចគ្នា និងព្រឹត្តិការណ៍ផ្សេងៗនៅក្នុងកាលៈទេសៈប្រហាក់ប្រហែលគ្នា ។ ចំណេញ ឬខាតពីការលក់ក្រុមហ៊ុនបុត្រសម្ព័ន្ធ គឺជាភាពលម្អៀងរវាងសាច់ប្រាក់បានពីការលក់សុទ្ធ និងភាគហ៊ុនរបស់សម្ព័ន្ធធនាគារលើទ្រព្យសកម្មសុទ្ធរបស់ខ្លួននាការបរិច្ឆេទលក់នោះ ត្រូវបានកត់ត្រានៅក្នុងរបាយការណ៍លទ្ធផលរួម ។

អប្បភាគភាគហ៊ុនគឺជាចំណែកនៃចំណេញឬខាត និងទ្រព្យសកម្មសុទ្ធរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធ ដែល ធនាគារកាន់កាប់ដោយផ្ទាល់ឬដោយប្រយោល ។ អប្បភាគភាគហ៊ុនត្រូវបានបង្ហាញដាច់ដោយឡែកក្នុងរបាយការណ៍លទ្ធផលដាច់ដោយឡែក និងក្នុងខ្ទង់មូលធនក្នុងតារាងតុល្យការរួម ដាច់ដោយឡែកពីមូលធន ។ នៅពេលដែលអប្បភាគភាគហ៊ុនត្រូវបានប៉ាន់ស្មានជាបំណុល នោះវាត្រូវបានបង្ហាញក្រោមខ្ទង់បំណុលក្នុង តារាងតុល្យការរួម ។ ការខាតបង់ចំពោះអប្បភាគភាគហ៊ុន ត្រូវបានបែងចែកដោយធៀបនឹង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

អត្ថប្រយោជន៍របស់អប្បភាគភាគហ៊ុន បើទោះជាអប្បភាគភាគហ៊ុនមានសមតុល្យ ខ្វះក៏ដោយ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ខ. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

យូអឹម លែន ហូលឌីង ខូ អិលធីឌី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធ មានភាគហ៊ុនដែលមានចំណាត់ថ្នាក់ផ្សេងៗគ្នា ។ ឯកត្តជនកាន់កាប់ភាគហ៊ុនថ្នាក់ “ក” ចំនួន 51% ហើយធនាគារកាន់កាប់ភាគហ៊ុនថ្នាក់ “ខ”ចំនួន 49% ។ ការតែងតាំងក្រុមប្រឹក្សាភិបាលគឺជាសិទ្ធិរបស់ភាគទុនិកថ្នាក់ “ខ” ប៉ុណ្ណោះ ។ ធនាគារបានចាត់ទុកថាខ្លួនមានអំណាចលើបុត្រសម្ព័ន្ធ ហេតុនេះរបាយការណ៍ហិរញ្ញវត្ថុរបស់វាត្រូវបានបញ្ចូលក្នុងរបាយការណ៍ហិរញ្ញវត្ថុ រួម ។

គ. រូបិយប័ណ្ណបរទេស

សកម្មភាពប្រតិបត្តិការជាប្រចាំរូបិយប័ណ្ណ ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នៅថ្ងៃប្រតិបត្តិការនោះ ។

ទ្រព្យសកម្មរូបិយវត្ថុ និងបំណុលរូបិយវត្ថុ ដែលជាប្រាក់រូបិយប័ណ្ណបរទេស ត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។ ការចំណេញ ឬការខាតបង់ពីការប្តូររូបិយប័ណ្ណបរទេសគឺជាភាពខុសគ្នារវាងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណមុខងារនៅដើមឆ្នាំដែលត្រូវបានធ្វើនិយ័តកម្មសម្រាប់ការប្រាក់ប្រសិទ្ធភាព និងការទូទាត់ក្នុងឆ្នាំរៀបរៀងរំលស់ថ្លៃដើមជាប្រាក់រូបិយប័ណ្ណបរទេសដែលបានប្តូរដោយប្រើអត្រាប្តូរប្រាក់នាការបរិច្ឆេទរាយការណ៍ ។

ទ្រព្យសកម្ម និងបំណុលដែលមិនមែនជាប្រាក់រូបិយវត្ថុ ដែលត្រូវបានវាស់វែងតាមតម្លៃសមរម្យជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរទៅជាប្រាក់រូបិយប័ណ្ណមុខងារនៅអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទដែលតម្លៃត្រូវបានកំណត់។

ធាតុមិនមែនរូបិយវត្ថុ ដែលត្រូវបានវាស់វែងផ្អែកលើតម្លៃប្រតិបត្តិសាស្ត្រជាប្រាក់រូបិយប័ណ្ណបរទេសត្រូវបានប្តូរដោយប្រើអត្រាប្តូរប្រាក់នៅកាលបរិច្ឆេទនៃប្រតិបត្តិការ ។

ឃ. ទ្រព្យសកម្ម ហិរញ្ញវត្ថុ និង បំណុលហិរញ្ញវត្ថុ

១. ការទទួលស្គាល់ និងការវាស់វែងដំបូង

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ជាលើកដំបូងនូវឥណទាន និងការវិនិយោគលើមូលបត្របំណុលនៅកាលបរិច្ឆេទដែលកើតមានប្រតិបត្តិការ ។ ទ្រព្យហិរញ្ញវត្ថុផ្សេងទៀតទទួលស្គាល់នៅកាលបរិច្ឆេទ ដែល សម្ព័ន្ធធនាគារ និងធនាគារក្លាយជាភាគីកិច្ចសន្យា ។ ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ទ្រព្យ និងបំណុលទាំងនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការចាត់ចំណាត់ថ្នាក់

ទ្រព្យសកម្មហិរញ្ញវត្ថុ

នៅក្នុងការទទួលស្គាល់ដំបូង ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមការវាស់វែង៖ រំលស់ថ្លៃដើម FVOCI ឬ FVTPL ។

ទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ប្រសិនបើវាបំពេញទៅនឹងលក្ខខណ្ឌដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ ("SPPI") ។

ឧបករណ៍បំណុល ត្រូវបានវាស់វែងនៅ FVOCI លុះត្រាតែវាបានបំពេញនឹងលក្ខខណ្ឌទាំងពីរដូចខាងក្រោមហើយមិនត្រូវបានកំណត់ជា FVTPL នោះទេ៖

- ទ្រព្យសកម្មដែលមាននៅក្នុងគំរូអាជីវកម្ម ក្នុងគោលបំណងរក្សាទុកដើម្បីការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងលក់ទ្រព្យសកម្មហិរញ្ញវត្ថុ និង
- លក្ខខណ្ឌកិច្ចសន្យារបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ផ្តល់នូវកាលបរិច្ឆេទដាក់លាក់ ចំពោះលំហូរទឹកប្រាក់ដែលសម្រាប់ទូទាត់តែប្រាក់ដើមនិងការប្រាក់ ("SPPI") ។

សម្រាប់ការទទួលស្គាល់ការវិនិយោគលើមូលធនជាលើកដំបូង ដែលមិនត្រូវបានកាន់កាប់សម្រាប់ជួញដូរសម្ព័ន្ធនាគារ និងធនាគារ ត្រូវតែជ្រើសរើសការបង្ហាញការប្រែប្រួល នាពេលបន្ទាប់តាមរយៈលទ្ធផលលម្អិតផ្សេងៗ ។ ការជ្រើសរើសនេះធ្វើឡើងដោយផ្អែកលើការវិនិយោគនីមួយៗ ។

ទ្រព្យសកម្មហិរញ្ញវត្ថុទាំងអស់ផ្សេងទៀតត្រូវបានចាត់ថ្នាក់តាមការវាស់វែងតាម FVTPL

លើសពីនេះ សម្រាប់ការទទួលស្គាល់ជាលើកដំបូង សម្ព័ន្ធនាគារ និងធនាគារអាចនឹងកំណត់ទ្រព្យសកម្មហិរញ្ញវត្ថុដែលបំពេញតាមលក្ខខណ្ឌក្នុងការវាស់វែងតាមរំលស់ថ្លៃដើម ឬតាម FVOCI ប្រសិនបើវាវាស់វែងតាម FVTPL និងលុបបំបាត់ ឬកាត់បន្ថយជាសារវន្តនូវភាពមិនស៊ីគ្នានៃគណនេយ្យដែលនឹងកើតឡើង ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧) ការបាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃគំរូអាជីវកម្ម

សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃអំពីគោលបំណងនៃគំរូអាជីវកម្ម លើទ្រព្យសកម្មក្នុងកម្រិតសំណុំឥណទាននីមួយៗ ព្រោះគំរូនេះបង្ហាញយ៉ាងច្បាស់ពីវិធីគ្រប់គ្រងអាជីវកម្ម និងវិធីផ្តល់ព័ត៌មានទៅអ្នកគ្រប់គ្រង ។ ព័ត៌មានទាំងនោះរួមមាន៖

- គោលនយោបាយ និងគោលបំណងដែលបានបញ្ជាក់សម្រាប់សំណុំឥណទាន និងអនុវត្តនូវគោលនយោបាយទាំងនោះ ។ ជាពិសេសថាតើយុទ្ធសាស្ត្ររបស់អ្នកគ្រប់គ្រងផ្ដោតលើការស្វែងរកចំណូល ការប្រាក់តាមកិច្ចសន្យា រក្សានូវទម្រង់អត្រាការប្រាក់ជាក់លាក់មួយ ធ្វើឲ្យស៊ីសង្វាក់គ្នារវាងរយៈពេលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ទៅនឹងរយៈពេលនៃបំណុលដែលជាហិរញ្ញប្បទានរបស់ទ្រព្យសកម្មទាំងនោះ ឬការធ្វើឲ្យមានលំហូរទឹកប្រាក់តាមរយៈការលក់ទ្រព្យសកម្ម ។
- វិធីក្នុងការវាយតម្លៃលទ្ធផលនៃសំណុំឥណទាន និងវិធីវាយការណ៍ទៅអ្នកគ្រប់គ្រងរបស់សម្ព័ន្ធធនាគារ និងធនាគារ
- ហានិភ័យដែលប៉ះពាល់ដល់លទ្ធផលនៃគំរូអាជីវកម្ម (និងទ្រព្យសកម្មហិរញ្ញវត្ថុដែលមាននៅក្នុងគំរូអាជីវកម្មនោះ) និងយុទ្ធសាស្ត្រសម្រាប់គ្រប់គ្រងហានិភ័យទាំងនោះ
- របៀបដែលអ្នកគ្រប់គ្រងអាជីវកម្មទទួលបានការទូទាត់ (ឧទាហរណ៍៖ តើការទូទាត់សំណងផ្អែកលើតម្លៃសមស្របនៃទ្រព្យសកម្មដែលបានគ្រប់គ្រង ឬសាច់ប្រាក់តាមកិច្ចសន្យាដែលបានប្រមូល) និង
- ភាពញឹកញាប់ បរិមាណ និងរយៈពេលនៃការលក់ក្នុងគ្រាមុន មូលហេតុនៃការលក់នោះ និងការរំពឹងទុកអំពីសកម្មភាពលក់នាពេលអនាគត ។ ទោះជាយ៉ាងណាក៏ដោយ ព័ត៌មានអំពីសកម្មភាពលក់មិនត្រូវបានចាត់ទុកថាដាច់ដោយឡែកឡើយ ប៉ុន្តែជាផ្នែកមួយនៃការវាយតម្លៃទូទៅ អំពីរបៀបដែលធ្វើឲ្យសម្រេចបាននូវគោលបំណងក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ និងលំហូរទឹកប្រាក់របស់សម្ព័ន្ធធនាគារ និងធនាគារ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ទ្រព្យសកម្មហិរញ្ញវត្ថុសម្រាប់ការជួញដូរ

ហើយដែលលទ្ធផលត្រូវបានវាយតម្លៃតាមមូលដ្ឋានតម្លៃសមស្រប

ព្រោះទ្រព្យសកម្មទាំងនោះមិនមែនសម្រាប់ប្រមូលសាច់ប្រាក់តាម

ឬមិនមែនសម្រាប់ទាំងការប្រមូលសាច់ប្រាក់តាមកិច្ចសន្យា និងសម្រាប់លក់ឡើយ ។

ត្រូវបានវាស់វែងតាម

ឬចាត់ចែង

FVTPL

កិច្ចសន្យា

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ការវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់តែប្រាក់ដើម និងការប្រាក់

ចំពោះគោលបំណងនៃការវាយតម្លៃនេះ “ប្រាក់ដើម” គឺជាតម្លៃសមស្របនៃទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលទទួលស្គាល់ជាលើកដំបូង ។ “ការប្រាក់” គឺជាតម្លៃតបស្នងមួយសម្រាប់ពេលវេលានៃការប្រើប្រាស់ទឹកប្រាក់ សម្រាប់រយៈពេលណាមួយ និងសម្រាប់ហានិភ័យដែលពាក់ព័ន្ធនឹងបរិមាណប្រាក់ដើមនៅជាប់ជំពាក់ក្នុងអំឡុងពេលជាក់លាក់មួយ និងសម្រាប់ការចំណាយរួមទាំងហានិភ័យក្នុងការផ្តល់កម្ចីជាមូលដ្ឋានផ្សេងៗទៀត (ដូចជាហានិភ័យសាច់ប្រាក់ងាយស្រួល និងចំណាយរដ្ឋបាល) រួមទាំងប្រាក់ចំណេញ ។

ដើម្បីវាយតម្លៃថាតើលំហូរទឹកប្រាក់តាមកិច្ចសន្យាគឺសម្រាប់ទូទាត់ប្រាក់ដើម និងការប្រាក់ សម្ព័ន្ធធនាគារ និងធនាគារ ត្រូវពិចារណាលក្ខខណ្ឌកិច្ចសន្យារបស់ឧបករណ៍ហិរញ្ញវត្ថុ រួមបញ្ចូលការវាយតម្លៃថាតើ ទ្រព្យសកម្មហិរញ្ញវត្ថុ មានលក្ខខណ្ឌកិច្ចសន្យាដែលអាចផ្លាស់ប្តូរពេលវេលា ឬចំនួនលំហូរទឹកប្រាក់តាមកិច្ចសន្យា ដែលអាចធ្វើឲ្យខុសពីលក្ខខណ្ឌនៃការទូទាត់ប្រាក់ដើម និងការប្រាក់ ។

ក្នុងការវាយតម្លៃសម្ព័ន្ធធនាគារ និងធនាគារ ពិចារណាលើ៖

- ព្រឹត្តិការណ៍ជាយថាភាពដែលអាចផ្លាស់ប្តូរចំនួន និងរយៈពេលនៃលំហូរទឹកប្រាក់
- លក្ខខណ្ឌពិសេស
- លក្ខខណ្ឌសងប្រាក់មុនកាលកំណត់ និងការពន្យារពេលសង
- លក្ខខណ្ឌដែលកម្រិតធនាគារ ក្នុងការទាមទារមកវិញនូវសាច់ប្រាក់ពីទ្រព្យសកម្មជាក់លាក់ (ដូចជា ឥណទានដែលមិនអាចប្រមូលមកវិញបាន) និង
- លក្ខណៈពិសេសដែលកែប្រែតម្លៃតបស្នងអំពីតម្លៃប្រាក់តាមពេលវេលា (ឧទាហរណ៍ ការកំណត់អត្រា ការប្រាក់ឡើងវិញតាមកាលកំណត់) ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការចាត់ចំណាត់ថ្នាក់ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

ឥណទានដែលមិនអាចប្រមូលមកវិញបាន

ក្នុងករណីខ្លះ ឥណទានដែលផ្តល់ដោយធនាគារ ដែលត្រូវបានការពារដោយទ្រព្យដាក់ធានារបស់អតិថិជន ក៏មានកំហិតសម្ព័ន្ធធនាគារ និងធនាគារក្នុងការទាមទារសាច់ប្រាក់មកវិញដែរ (ឥណទានដែលមិនអាចប្រមូលមកវិញបាន) ។ ក្នុងករណីនេះ សម្ព័ន្ធធនាគារ និងធនាគារធ្វើការវិនិច្ឆ័យក្នុងការវាយតម្លៃថាតើឥណទាននោះអាចប្រមូលមកវិញបានតែប្រាក់ដើម និងការប្រាក់ឬទេ ។ ជាទូទៅធនាគារពិចារណាលើព័ត៌មានខាងក្រោមក្នុងការវិនិច្ឆ័យ៖

- ថាតើកិច្ចសន្យាមានបញ្ជាក់ច្បាស់ពីចំនួន និងកាលបរិច្ឆេទនៃការបង់សងកម្ចីដែរ ឬទេ
- តម្លៃសមស្របនៃទ្រព្យបញ្ចាំពាក់ព័ន្ធនឹងចំនួននៃទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការធានា
- សមត្ថភាព និងឆន្ទៈរបស់អតិថិជន ក្នុងការទូទាត់សងតាមកិច្ចសន្យា ទោះបីមានឱនភាពនៃតម្លៃ ទ្រព្យបញ្ចាំក៏ដោយ
- ថាតើអតិថិជនគឺជារូបវន្តបុគ្គល ឬជាអង្គភាពប្រតិបត្តិការសំខាន់ ឬជាអង្គភាពដែលមានគោលបំណងពិសេស
- ហានិភ័យរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការបាត់បង់ទ្រព្យសកម្ម ទាក់ទងនឹងឥណទានដែលមិនអាចប្រមូលមកវិញបាន
- ថាតើទ្រព្យដាក់ធានាគឺជាទ្រព្យទាំងអស់ដែលអតិថិជនមាន ឬជាផ្នែកមួយនៃទ្រព្យសកម្មផ្សេងៗទៀតរបស់អតិថិជន និង
- ថាតើសម្ព័ន្ធធនាគារ និងធនាគារទទួលបានអត្ថប្រយោជន៍ពីទ្រព្យសកម្មនេះ ឬទេ ។

ការចាត់ចំណាត់ថ្នាក់ឡើងវិញ

ទ្រព្យសកម្មហិរញ្ញវត្ថុមិនត្រូវបានធ្វើចំណាត់ថ្នាក់ឡើងវិញ បន្ទាប់ពីការទទួលស្គាល់តម្លៃដំបូងឡើយលើកលែងតែក្នុងអំឡុងពេលដែលសម្ព័ន្ធធនាគារ និងធនាគារផ្លាស់ប្តូរគំរូអាជីវកម្មរបស់ខ្លួន ក្នុងការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៣). ការឈប់ទទួលស្គាល់

ទ្រព្យសកម្មហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនៅពេលដែលសិទ្ធិក្នុងកិច្ចសន្យាក្នុងការទទួលបានលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុផុតកំណត់ ឬការផ្ទេរសិទ្ធិទទួលបានលំហូរទឹកប្រាក់តាមកិច្ចសន្យាក្នុងប្រតិបត្តិការ ដែលហានិភ័យទាំងអស់ និងភាពជាកម្មសិទ្ធិនៃទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានផ្ទេរ ឬក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារមិនផ្ទេរ ឬមិនរក្សាទុកនូវរាល់ហានិភ័យ និងភាពជាកម្មសិទ្ធិ ហើយវាមិនរក្សាការគ្រប់គ្រងទ្រព្យសកម្មហិរញ្ញវត្ថុ ។

ចំពោះការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ភាពលម្អៀងរវាងតម្លៃយោងរបស់ទ្រព្យសកម្ម (ឬតម្លៃយោងដែលជាចំណែកនៃទ្រព្យសកម្មដែលឈប់ទទួលស្គាល់) និងផលបូកនៃ (i) តម្លៃតបស្នងដែលទទួលបាន (រាប់បញ្ចូលទាំងទ្រព្យសកម្មថ្មីដែលទទួលបាន ដកបំណុលថ្មីដែលទទួលយក) និង (ii) ចំណេញ ឬខាតដែលបានទទួលស្គាល់ក្នុង OCI ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុនៅពេលដែលកាតព្វកិច្ចក្រោមកិច្ចសន្យាត្រូវបានរំលាយ ឬ លុបចោល ឬផុតអាណត្តិ ។

(៤). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ទ្រព្យសកម្មហិរញ្ញវត្ថុ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែប្រែ នោះសម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថាតើលំហូរទឹកប្រាក់នៃទ្រព្យសកម្មដែលបានកែប្រែនោះ មានភាពខុសគ្នាខ្លាំង ឬទេ ។

ប្រសិនបើលំហូរទឹកប្រាក់មានភាពខុសគ្នាខ្លាំង នោះសិទ្ធិតាមកិច្ចសន្យាចំពោះលំហូរទឹកប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវបានចាត់ទុកថាផុតអាណត្តិ ។ ក្នុងករណីនេះទ្រព្យសកម្មហិរញ្ញវត្ថុដើមត្រូវឈប់ទទួលស្គាល់ (សូមមើល(៣)) ហើយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី

ត្រូវបានទទួលស្គាល់តាមតម្លៃសមស្របបូកនឹងថ្លៃចំណាយប្រតិបត្តិការ ។
ថ្លៃសេវានានាដែលទទួលបានជាផ្នែកនៃការកែប្រែនេះ ត្រូវបានរាប់បញ្ចូលដូចខាងក្រោម៖

- ថ្លៃសេវាដែលត្រូវបានពិចារណាក្នុងការកំណត់តម្លៃសមស្របនៃទ្រព្យសកម្មថ្មីនិងថ្លៃសេវាដែលទទួលបានមកវិ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ញរលើថ្លៃចំណាយប្រតិបត្តិការដែលកើតឡើងត្រូវបានរាប់បញ្ចូលក្នុងការវាស់វែងដំបូងនៃទ្រព្យសកម្ម និង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

- ថ្លៃសេវាផ្សេងទៀតត្រូវបានរាប់បញ្ចូលក្នុងចំណេញ និងខាត ដែលជាផ្នែកមួយនៃការចំណេញ ឬខាតលើទ្រព្យសកម្មដែលឈប់ទទួលស្គាល់ ។
- ប្រសិនបើលំហូរទឹកប្រាក់ត្រូវបានកែប្រែ នៅពេលដែលអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុនោះ គោលបំណងនៃការកែប្រែជាទូទៅ គឺដើម្បីទទួលបានមកវិញជាអតិបរមាលើលក្ខខណ្ឌនៃកិច្ចសន្យាដើមជាជាងបង្កើតទ្រព្យសកម្មថ្មីដែលមានលក្ខខណ្ឌខុសគ្នាខ្លាំង ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានគម្រោងកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុតាមរបៀបមួយ ដែលអាចនាំឲ្យមានការលើកលែងចំពោះលំហូរ ទឹកប្រាក់ទ្រព្យសកម្មនោះ ត្រូវបានយកមកពិចារណាជាមុន ថាតើផ្នែកមួយនៃទ្រព្យសកម្មត្រូវបានលុបចេញពីបញ្ជីមុនពេលធ្វើការកែប្រែឬទេ (សូមមើលខាងក្រោមសម្រាប់គោលនយោបាយ ការលុបចេញពីបញ្ជី) ។ វិធីសាស្ត្រនេះ ជះឥទ្ធិពលដល់លទ្ធផលនៃការវាយតម្លៃបរិមាណ ហើយក្នុងករណីនេះមានន័យថា លក្ខណៈវិនិច្ឆ័យនៃការឈប់ទទួលស្គាល់ទ្រព្យ ជាទូទៅមិនអាចអនុវត្តបាននោះទេ។
- ប្រសិនបើការកែតម្រូវទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ឬ FVOCI មិនបណ្តាលឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុនោះ នោះសម្ព័ន្ធធនាគារ និងធនាគារនឹងគណនាឡើងវិញនូវតម្លៃយោងនៃទ្រព្យសកម្មហិរញ្ញវត្ថុជាមុន ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដំបូងនៃទ្រព្យសកម្ម និងទទួលស្គាល់លទ្ធផលនៃការកែតម្រូវជាចំណេញឬខាត ។ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានអត្រាថេរអត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ ឬថ្លៃសេវាដែលកើតឡើង និងថ្លៃសេវាទទួលបាន ដែលជាផ្នែកមួយនៃការកែតម្រូវទាក់ទងនឹងតម្លៃយោងដុលនៃទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានធ្វើការកែតម្រូវ ត្រូវបានរំលស់ផ្នែកលើរយៈពេលដែលនៅសល់នៃទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

- ប្រសិនបើការកែតម្រូវនេះ ត្រូវបានធ្វើឡើងដោយសារតែអតិថិជនជួបការលំបាកផ្នែកហិរញ្ញវត្ថុ នោះចំណេញ ឬខាតត្រូវបានបង្ហាញជាមួយគ្នានឹងការខាតបង់លើឱនភាពនៃតម្លៃនៃទ្រព្យសកម្ម ។
ក្នុងករណីផ្សេងទៀត វាត្រូវបានបង្ហាញជាចំណូលការប្រាក់
ដែលគណនាដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ ប្រសិទ្ធភាព ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ការកែប្រែទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

បំណុលហិរញ្ញវត្ថុ

សម្ព័ន្ធធនាគារ និងធនាគារឈប់ទទួលស្គាល់បំណុលហិរញ្ញវត្ថុ នៅពេលដែលលក្ខខណ្ឌរបស់វាត្រូវបានកែតម្រូវហើយលំហូរទឹកប្រាក់នៃបំណុលដែលបានកែតម្រូវនោះមានភាពខុសគ្នាខ្លាំង ។ ក្នុងករណីនេះ បំណុលហិរញ្ញវត្ថុត្រូវបានទទួលស្គាល់តាមតម្លៃសមស្រប ។ ភាពលម្អៀងរវាងតម្លៃយោងនៃបំណុលហិរញ្ញវត្ថុដែលមិនត្រូវបានទទួលស្គាល់ និងតម្លៃតបស្នងត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ តម្លៃតបស្នងរួមមានទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុដែលបានផ្ទេរ (ប្រសិនបើមាន) និងការទទួលយកបំណុលរួមទាំងបំណុលហិរញ្ញវត្ថុដែលបានកែតម្រូវថ្មី ។

ប្រសិនបើការកែតម្រូវបំណុលហិរញ្ញវត្ថុនេះមិនធ្វើឲ្យមានការឈប់ទទួលស្គាល់ទេ នោះរំលស់ថ្លៃដើមនៃបំណុល ត្រូវគណនាឡើងវិញដោយធ្វើអប្បហារលំហូរទឹកប្រាក់ដែលបានកែប្រែ តាមអត្រាការប្រាក់ប្រសិទ្ធភាពដំបូង ហើយលទ្ធផលនៃការចំណេញ ឬខាត ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ និងខាត ។ សម្រាប់បំណុលហិរញ្ញវត្ថុមានអត្រាអថេរ អត្រាការប្រាក់ប្រសិទ្ធភាពដំបូងដែលប្រើដើម្បីគណនាចំណេញ ឬខាតពីការកែតម្រូវ ត្រូវបានកែប្រែដើម្បីឆ្លុះបញ្ចាំងពីលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន នៅពេលដែលធ្វើការកែតម្រូវ ។ រាល់ការចំណាយ និងថ្លៃសេវាដែលកើតមាន ត្រូវបានទទួលស្គាល់ជាការកែតម្រូវទៅលើតម្លៃយោងនៃបំណុល និងរំលស់តាមរយៈពេលដែលនៅសល់នៃបំណុលហិរញ្ញវត្ថុ ដែលបានកែតម្រូវដោយគណនាអត្រាការប្រាក់ប្រសិទ្ធភាពឡើងវិញលើឧបករណ៍ហិរញ្ញវត្ថុ ។

(v). ការកាត់កង

ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ អាចត្រូវកាត់កងគ្នាបាន និងត្រូវបង្ហាញជាចំនួនសុទ្ធនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ លុះត្រាតែសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិតាមច្បាប់ដើម្បីធ្វើការកាត់កងគ្នាបាន និងមានបំណងធ្វើការទូទាត់ដោយផ្អែកលើមូលដ្ឋានចំនួននៅសល់សុទ្ធ ឬក៏ទទួលស្គាល់ទ្រព្យសកម្ម និងទូទាត់បំណុលក្នុងពេលដំណាលគ្នា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប

តម្លៃសមស្រប គឺជាតម្លៃដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្ម ឬតម្លៃដែលបានទូទាត់ចំពោះការផ្ទេរបំណុលនៅក្នុងប្រតិបត្តិការធម្មតា រវាងអ្នកចូលរួមក្នុងទីផ្សារ នាការលក់បរិច្ឆេទនៃការវាស់វែងនៅក្នុងទីផ្សារគោល ឬក្នុងករណីមិនមានទីផ្សារគោល គឺយកទីផ្សារជាអាទិភាពបំផុត ដែលសម្ព័ន្ធធនាគារ និងធនាគារអាចកំណត់រកបាននៅកាលបរិច្ឆេទនៃការវាស់វែងនោះ ។ តម្លៃសមស្របរបស់បំណុល ឆ្លុះបញ្ចាំងពីហានិភ័យការមិន អនុវត្តកាតព្វកិច្ច ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងតម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ ដោយប្រើសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មរបស់ឧបករណ៍នោះ ប្រសិនបើមាន ។ ទីផ្សារមួយចាត់ទុកជាទីផ្សារសកម្ម ប្រសិនបើប្រតិបត្តិការរបស់ទ្រព្យសកម្ម ឬបំណុល កើតឡើងញឹកញាប់ ហើយទំហំប្រតិបត្តិការមានភាពគ្រប់គ្រាន់ក្នុងការផ្តល់ព័ត៌មានតម្លៃជារៀងរាល់ថ្ងៃ ។

ប្រសិនបើពុំមានសម្រង់តម្លៃនៅក្នុងទីផ្សារសកម្មទេ នោះសម្ព័ន្ធធនាគារ និងធនាគារ ត្រូវប្រើបច្ចេកទេស វាយតម្លៃណាដែលអាចប្រើប្រាស់ទិន្នន័យដែលអាចអង្កេតបានជាអតិបរមា និងកាត់បន្ថយនូវការប្រើប្រាស់ទិន្នន័យដែលមិនអាចអង្កេតបាន ។ បច្ចេកទេសវាយតម្លៃដែលបានជ្រើសរើស ត្រូវរួមបញ្ចូលនូវកត្តាទាំងអស់ដែលអ្នកចូលរួមក្នុងទីផ្សារនឹងពិចារណានៅក្នុងការកំណត់តម្លៃ ។

ភស្តុតាងដ៏ល្អបំផុតសម្រាប់តម្លៃសមស្របរបស់ឧបករណ៍ហិរញ្ញវត្ថុមួយ នៅពេលទទួលស្គាល់ជាលើកដំបូង ជាទូទៅគឺជាតម្លៃប្រតិបត្តិការ មានន័យថា ជាតម្លៃសមស្របនៃផលតបស្នងបានផ្តល់ឲ្យ ឬបានទទួល ។ ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារកំណត់ថា តម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង ខុសពីតម្លៃប្រតិបត្តិការ ហើយតម្លៃសមស្របនេះពុំមានភស្តុតាងមកបញ្ជាក់ តាមរយៈសម្រង់តម្លៃក្នុងទីផ្សារសកម្មចំពោះទ្រព្យសកម្ម ឬបំណុលដែលស្រដៀងគ្នា ឬក៏តាមរយៈបច្ចេកទេសវាយតម្លៃ ដែលក្នុងនោះទិន្នន័យដែលមិនអាចអង្កេតបានពាក់ព័ន្ធនឹងការវាស់វែង ត្រូវបានសន្មតថាមិនសារវន្ត ដូច្នេះឧបករណ៍ហិរញ្ញវត្ថុត្រូវវាស់វែងជាលើកដំបូងតាមតម្លៃសមស្រប ដោយកែតម្រូវតាមរយៈការពន្យារនូវភាពខុសគ្នារវាងតម្លៃសមស្របនៅពេលទទួលស្គាល់ជាលើកដំបូង និងតម្លៃប្រតិបត្តិការ ។ បន្ទាប់មកទៀត ភាពខុសគ្នានោះគឺត្រូវទទួលស្គាល់នៅក្នុងចំណេញ ឬខាត ផ្នែកលើអាយុកាលរបស់ឧបករណ៍នោះ ក៏ប៉ុន្តែមិនឲ្យយូរជាងការវាយតម្លៃតាមរយៈទិន្នន័យ ទីផ្សារដែលអាចអង្កេតបាន ឬនៅពេលបញ្ចប់ប្រតិបត្តិការនោះទេ ។ ប្រសិនបើទ្រព្យសកម្ម ឬបំណុលដែលត្រូវបានវាស់វែងតាមតម្លៃសមស្រប មានតម្លៃលក់

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

និងតម្លៃទិញនោះធនាគារវាស់វែងទ្រព្យសកម្ម និងស្ថានភាពវែងតាមតម្លៃលក់ ហើយវាស់វែងបំណុល និងស្ថានភាពខ្លីតាមតម្លៃទិញ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(៧). ការវាស់វែងតម្លៃសមស្រប (ត)

សំណុំទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលមានហានិភ័យទីផ្សារ និងហានិភ័យឥណទាន ដែលត្រូវបានចាត់ចែងដោយសម្ព័ន្ធធនាគារ និងធនាគារ តាមមូលដ្ឋានចំនួនសុទ្ធដែលមានហានិភ័យទីផ្សារ ឬហានិភ័យឥណទាន ត្រូវបានវាស់វែងតាមមូលដ្ឋាននៃតម្លៃ ដែលនឹងទទួលបានដោយការលក់ទ្រព្យសកម្មដែលមាន ស្ថានភាពវែង (ឬការទូទាត់សងក្នុងការផ្ទេរទ្រព្យសកម្មសុទ្ធដែលមានស្ថានភាពខ្លី) សម្រាប់ហានិភ័យ ជាក់លាក់ ។ ការកែតម្រូវត្រឹមត្រូវតម្លៃទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ មានន័យថា ការកែតម្រូវតម្លៃលក់-ទិញ ឬការកែតម្រូវហានិភ័យឥណទាន ដែលឆ្លុះបញ្ចាំងពីការវាស់វែងតាមមូលដ្ឋានតម្លៃសុទ្ធ គឺត្រូវបានបែងចែកតាមទ្រព្យសកម្ម និងបំណុលនីមួយៗតាមមូលដ្ឋាន ការកែតម្រូវហានិភ័យដែលពាក់ព័ន្ធនៃឧបករណ៍ហិរញ្ញវត្ថុនីមួយៗនៃទ្រព្យសកម្ម និងបំណុលនោះ ។ តម្លៃសមស្របនៃបំណុលហិរញ្ញវត្ថុមានលក្ខណៈអាចទាមទារសងតាមតម្រូវការ (ឧទាហរណ៍ ប្រាក់បញ្ញើចរន្ត) គឺមិនត្រូវតិចជាងចំនួនទឹកប្រាក់ដែលត្រូវបង់តាមតម្រូវការទេ ដោយត្រូវធ្វើអប្បបរមាចាប់ពីថ្ងៃដំបូងដែលចំនួនទឹកប្រាក់អាចត្រូវបានបង់ ។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់ការផ្ទេររវាងកម្រិតនៃឋានានុក្រមតម្លៃសមស្រប នៅចុងការិយបរិច្ឆេទនៃរបាយការណ៍អំឡុងពេលដែលការផ្លាស់ប្តូរបានកើតឡើង ។

(៧). ឱនភាពនៃតម្លៃ

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សំវិធានធនលើការរំពឹងទុកលើការខាតបង់ឥណទាន ចំពោះឧបករណ៍ហិរញ្ញវត្ថុ ដែលមិនបានវាស់វែងតាម FVTPL ដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជាឧបករណ៍បំណុល និង
- កិច្ចសន្យាឥណទានដែលបានបោះផ្សាយ ។

ពុំមានការខាតបង់លើឱនភាពនៃតម្លៃត្រូវបានទទួលស្គាល់នៅក្នុងការវិនិយោគមូលធនឡើយ ។

សម្ព័ន្ធធនាគារ និងធនាគារវាស់វែងសំវិធានធនលើការខាតបង់ តាមចំនួនដែលស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន ពេញអាយុកាល លើកលែងគណនីខាងក្រោម ដែលត្រូវវាស់វែងតាមការរំពឹងទុកលើការខាតបង់ឥណទានរយៈពេល 12 ខែ៖

- ការវិនិយោគលើមូលបត្របំណុល ដែលត្រូវបានកំណត់ថាមានហានិភ័យឥណទានទាប

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

នាការបរិច្ឆេទរាយការណ៍ និង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

- ឧបករណ៍ហិរញ្ញវត្ថុផ្សេងទៀត (ក្រៅពីភតិសន្យាត្រូវទទួល)
ដែលហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។

ការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ គឺជាផ្នែកនៃការរំពឹងទុកលើការខាតបង់ឥណទាន ដែលបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេល 12 ខែ បន្ទាប់ពីកាលបរិច្ឆេទរាយការណ៍ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 1” ។

ការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល (Life-time ECL) គឺជាការរំពឹងទុកលើការខាតបង់ឥណទានដែលអាចបណ្តាលមកពីព្រឹត្តិការណ៍ខកខានសងប្រាក់ក្នុងរយៈពេលនៃអាយុកាលរំពឹងទុក (expected life) នៃឧបករណ៍ហិរញ្ញវត្ថុ ។ ឧបករណ៍ហិរញ្ញវត្ថុដែលបានទទួលស្គាល់តាមការរំពឹងទុកលើការខាតបង់ឥណទានពេញមួយអាយុកាល ប៉ុន្តែមិនមែនជាឥណទានដែលមានឱនភាពនៃតម្លៃ (credit-impaired) ត្រូវបានចាត់ទុកជា “ឧបករណ៍ហិរញ្ញវត្ថុស្ថិតក្នុងដំណាក់កាលទី 2” ។

នៅកាលបរិច្ឆេទនៃរបាយការណ៍ សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថា ហានិភ័យឥណទាននៃឧបករណ៍ហិរញ្ញវត្ថុ បានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង ។ នៅពេលដែលហានិភ័យ ឥណទានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែងតាមតម្លៃស្មើនឹងអាយុកាលនៃការរំពឹងទុកលើការខាតបង់ឥណទាន ។

នៅពេលកំណត់ថា ហានិភ័យឥណទាននៃទ្រព្យសកម្មហិរញ្ញវត្ថុបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង និងនៅពេលប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាននោះ សម្ព័ន្ធធនាគារ និងធនាគារពិចារណាលើព័ត៌មានដែលសមហេតុសមផល និងព័ត៌មានគាំទ្រដែលពាក់ព័ន្ធនឹងអាចរកបាន ដោយមិនចាំបាច់ចំណាយ ឬប្រើប្រាស់ប្រែប្រួល ។ ព័ត៌មានទាំងនេះរួមបញ្ចូលព័ត៌មានបរិមាណ និងព័ត៌មានគុណភាព និងការវិភាគដោយផ្អែកលើបទពិសោធន៍របស់សម្ព័ន្ធធនាគារ និងធនាគារ និងការវាយតម្លៃឥណទានព្រមទាំងបញ្ចូលព័ត៌មានប្រមើលអនាគត ។

ប្រសិនបើហានិភ័យឥណទានមិនបានកើនឡើងជាសារវន្ត ចាប់តាំងពីការទទួលស្គាល់លើកដំបូង

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ឬប្រសិនបើគុណភាពឥណទាននៃឧបករណ៍ហិរញ្ញវត្ថុមានភាពប្រសើរឡើង

ដែលបណ្តាលឲ្យគ្មានការកើនឡើងជាសារវន្ត នៃហានិភ័យឥណទានចាប់តាំងពីការទទួលស្គាល់លើកដំបូង
សំវិធានធនលើការបាត់បង់ត្រូវបានវាស់វែង តាមតម្លៃស្មើនឹងការរំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

រយៈពេលអតិបរមាដែលត្រូវយកមកពិចារណា ពេលធ្វើការប៉ាន់ស្មានលើការរំពឹងទុកលើការខាតបង់ឥណទាន គឺជារយៈពេលកិច្ចសន្យាអតិបរមាដែលសម្ព័ន្ធធនាគារ និងធនាគារប្រឈមនឹងហានិភ័យឥណទាន ។

ការកំណត់នៃការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន

សម្ព័ន្ធធនាគារ និងធនាគារវាយតម្លៃថា តើមានហានិភ័យឥណទានបានកើនឡើងជាសារវន្តឬទេ ចាប់តាំងពីការទទួលស្គាល់លើកដំបូង នៅកាលបរិច្ឆេទរាយការណ៍ ។

ការកំណត់ពីការកើនឡើងនៃហានិភ័យឥណទានផ្អែកជាសំខាន់លើចរិតលក្ខណៈនៃឧបករណ៍ហិរញ្ញវត្ថុ និងអតិថិជន និងតំបន់ភូមិសាស្ត្រ ។

សម្ព័ន្ធធនាគារ និងធនាគារពិចារណាថាការកើនឡើងនៃហានិភ័យឥណទានជាសារវន្ត កើតឡើងនៅពេលទ្រព្យសកម្មមានការខកខានសងមិនតិចជាងរយៈពេលចំនួន 30 ថ្ងៃ ។ ចំនួនថ្ងៃខកខានសងត្រូវបានកំណត់ដោយការរាប់ចំនួនថ្ងៃចាប់តាំងពីកាលបរិច្ឆេទផុតកំណត់ដំបូងបង្អស់ ដែលការបង់សងទាំងអស់មិនទាន់បានទទួល ។ កាលបរិច្ឆេទផុតកំណត់សង ត្រូវបានកំណត់ដោយមិនពិចារណាទៅលើរយៈពេលអនុគ្រោះណាមួយដែលអាចមានសម្រាប់អតិថិជនឡើយ ។

ប្រសិនបើមានភស្តុតាងបញ្ជាក់ថា មិនមានការកើនឡើងលើហានិភ័យឥណទានជាសារវន្តទាក់ទងនឹងការទទួលស្គាល់លើកដំបូងទេនោះ សំវិធានធននៃការបាត់បង់លើឧបករណ៍ហិរញ្ញវត្ថុនឹងត្រូវវាស់វែងតាមការ រំពឹងទុកលើការខាតបង់ឥណទាន 12 ខែ ។

និយមន័យនៃការខកខានសង

សម្ព័ន្ធធនាគារ និងធនាគារចាត់ទុកទ្រព្យសកម្មហិរញ្ញវត្ថុដែលមានការខកខានសងនៅពេលដែល៖

- អ្នកខ្ចីមិនមានលទ្ធភាពសងចំពោះកាតព្វកិច្ចឥណទានរបស់ខ្លួនទាំងស្រុង ដោយមិនពឹងផ្អែកទៅលើការលក់ទ្រព្យដាក់ធានាដើម្បីទូទាត់សង (ប្រសិនបើមានទ្រព្យដាក់ធានា) ឬ
- សម្ព័ន្ធធនាគារ និងធនាគារពិចារណាថាការកើនឡើងជាសារវន្តនូវហានិភ័យឥណទាន កើតឡើងមិនលើសពីពេលដែលទ្រព្យសកម្មហួសកាលកំណត់សងស្មើ ឬលើសពី 30 ថ្ងៃ សម្រាប់ឥណទានរយៈពេលវែង ឬច្រើនជាង ឬស្មើ 15 ថ្ងៃ សម្រាប់ឥណទានរយៈពេលខ្លី ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

ការរំពឹងទុកលើការខាតបង់ឥណទានគឺជាការប៉ាន់ស្មានប្រូបាប៊ីលីតេមធ្យមនៃការបាត់បង់ឥណទាន ។ ការរំពឹងទុកលើការខាតបង់ឥណទាន ត្រូវបានវាស់វែងដូចខាងក្រោម៖

- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមិនមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖
ជាតម្លៃបច្ចុប្បន្ននៃកង្វះសាច់ប្រាក់ទាំងអស់
(ពោលគឺភាពខុសគ្នារវាងលំហូរទឹកប្រាក់ដែលជំពាក់ធនាគារស្របតាមកិច្ចសន្យា និងលំហូរទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន) ។
- ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនាការបរិច្ឆេទរាយការណ៍៖
ជាភាពខុសគ្នារវាងតម្លៃយោងដុល និងតម្លៃបច្ចុប្បន្ននៃលំហូរទឹកប្រាក់ដែលរំពឹងទុកនាពេលអនាគត ។
- កិច្ចសន្យាឥណទានដែលនៅសល់៖
ជាតម្លៃបច្ចុប្បន្ននៃភាពខុសគ្នារវាងលំហូរទឹកប្រាក់តាមកិច្ចសន្យាដែលជំពាក់ធនាគារ ប្រសិនបើអ្នកកាន់កាប់កិច្ចសន្យាឥណទានបានដកឥណទានប្រើ និងលំហូរទឹកប្រាក់ដែលសម្ព័ន្ធធនាគារ និងធនាគាររំពឹងទុកថានឹងទទួលបាន ប្រសិនបើឥណទានត្រូវបានដកប្រើ ។

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ

សមាសធាតុសំខាន់ៗ

ក្នុងការវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន

គឺបានមកពីអថេរដូចខាងក្រោម៖

- ប្រូបាប៊ីលីតេនៃការខកខានសង ("PD");
- ការបាត់បង់ដែលបណ្តាលមកពីការខកខានសង ("LGD") និង
- ទំហំនៃការខកខានសង ("EAD")

ECL សម្រាប់សមតុល្យក្នុងដំណាក់កាលទី 1 ត្រូវបានគណនាដោយផលគុណនៃ PD 12 ខែ និង LGD និង EAD ។ ECL ពេញអាយុកាល ត្រូវបានគណនាដោយផលគុណនៃ PD ពេញអាយុកាល និង LGD និង EAD ។

គំរូស្ថិតិត្រូវបានប្រើប្រាស់ដើម្បីវិភាគទិន្នន័យប្រមូលបាន រួចបង្កើតនូវការប៉ាន់ស្មាន PD ពេញអាយុកាល ដែលនៅសល់ និងថាតើសមតុល្យទាំងនោះរំពឹងថាប្រែប្រួលយ៉ាងណាលើរយៈពេលនោះ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុនប្រកបសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទិន្នន័យ ការសន្មត និងបច្ចេកទេសប្រើសម្រាប់ការវាយតម្លៃឱនភាពនៃតម្លៃ (ត)

LGD គឺជាឥរិយាបថនៃភាពអាចបាត់បង់ប្រសិនបើមានការខកខានសង ។ សម្ព័ន្ធធនាគារ និងធនាគារ ប៉ាន់ស្មានលក្ខខណ្ឌ LGD យោងតាមប្រវត្តិនៃអត្រាការប្រមូលត្រលប់ពីអតិថិជនខកខានសង ។ គំរូ LGD ត្រូវបានពិចារណាលើចន្លោះសម្ព័ន្ធអធិការនៃការទាមទារសំណង វិស័យដែលអតិថិជនស្ថិតនៅចំណាយលើការប្រមូលពីទ្រព្យបញ្ចាំ ដែលជាផ្នែកមួយនៃទ្រព្យសកម្មហិរញ្ញវត្ថុ ។ សម្រាប់ឥណទានដែលការពារដោយទ្រព្យអនុបាតឥណទាន ធៀបនឹងតម្លៃទ្រព្យបញ្ចាំ (“LTV”) គឺជាលក្ខខណ្ឌមួយក្នុងការកំណត់ LGD ។ ការប៉ាន់ស្មាន LGD ត្រូវបានវាស់វែងសម្រាប់វិស័យផ្សេងៗគ្នា ហើយសម្រាប់ឥណទានគេហដ្ឋាន គឺអាស្រ័យលើការប្រែប្រួលតម្លៃ អចលនទ្រព្យ ។ តម្លៃទាំងនោះនឹងត្រូវបានគណនាដោយអប្បបរមា ដោយផ្អែកលើអត្រាការប្រាក់ប្រសិទ្ធភាព ។

EAD តំណាងឲ្យតម្លៃសមតុល្យនៅពេលមានការខកខានសង ។ សម្ព័ន្ធធនាគារ និងធនាគារ ទាញយក EAD ពីសមតុល្យបច្ចុប្បន្នរបស់អតិថិជន និងភាពអាចប្រែប្រួលលើសមតុល្យបច្ចុប្បន្នពីការបង់សង ដែលអនុញ្ញាតតាមកិច្ចសន្យា និងកើតចេញពីការបង់រំលស់ ។ EAD នៃទ្រព្យសកម្មហិរញ្ញវត្ថុ គឺតម្លៃយោងដុលនៅពេលមានការខកខានសង ។ សម្រាប់កាតព្វកិច្ចឲ្យខ្ចី EAD គឺសមតុល្យអនាគតដែលអាចដកប្រើប្រាស់តាមកិច្ចសន្យា ដែលត្រូវបានប៉ាន់ស្មានតាមការសង្កេតពីប្រវត្តិ និងការព្យាករណ៍នាពេលខាងមុខ ។ សម្រាប់ទ្រព្យសកម្ម ហិរញ្ញវត្ថុខ្លះ EAD ត្រូវបានកំណត់ដោយគំរូនៃសមតុល្យដែលអាចកើតឡើងនៅពេលវេលាផ្សេងគ្នាដោយប្រើបច្ចេកទេសស្ថិតិ ។

ដូចការរៀបរាប់ខាងលើ ដោយផ្អែកលើការប្រើប្រាស់ PD 12 ខែ សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី1 សម្ព័ន្ធធនាគារ និងធនាគារវាស់វែងលើការរំពឹងទុកលើការខាតបង់ឥណទាន ដោយពិចារណាលើហានិភ័យនៃការខូចខាតលើរយៈពេលពេញលេញនៃកិច្ចសន្យា

(រួមបញ្ចូលទាំងរយៈពេលពន្យារប្រសិនបើមាន) ដែលមានហានិភ័យលើឥណទាន ទោះបីជាក្នុងគោលបំណងគ្រប់គ្រងហានិភ័យឥណទានក៏ដោយ ធនាគារពិចារណាលើរយៈពេលដែលវែងជាង ។ រយៈពេល ដែលវែងបំផុត គឺគិតត្រឹមថ្ងៃដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិដើម្បីទាមទារការសងត្រឡប់នៃឥណទាន ឬបញ្ចប់កិច្ចសន្យាផ្តល់ឥណទាន ឬការធានា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានរៀបចំឡើងវិញ

ប្រសិនបើលក្ខខណ្ឌនៃទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចរចា ឬកែតម្រូវ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានស្រាប់ត្រូវបានជំនួសដោយទ្រព្យសកម្មហិរញ្ញវត្ថុថ្មី ដោយសារស្ថានភាពលំបាកផ្នែកហិរញ្ញវត្ថុរបស់អតិថិជន នោះការវាយតម្លៃត្រូវបានធ្វើឡើង ដើម្បីវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកែតម្រូវឈប់ទទួលស្គាល់ឬទេ ហើយ ECL ត្រូវបានវាស់វែងដូចខាងក្រោម៖

- ប្រសិនបើការរៀបចំឡើងវិញ មិននាំឲ្យឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ទេ នោះលំហូរទឹកប្រាក់ដែលរំពឹងទុកថាត្រូវបានទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកែតម្រូវត្រូវបានបញ្ចូលនៅក្នុងការគណនាកង្វះខាតនៃសាច់ប្រាក់ពីទ្រព្យសកម្មដែលមានស្រាប់ ។
- ប្រសិនបើការរៀបចំឡើងវិញ នាំឲ្យមានការឈប់ទទួលស្គាល់ទ្រព្យសកម្មដែលមានស្រាប់ នោះតម្លៃសមស្របរំពឹងទុកនៃទ្រព្យសកម្មថ្មីនោះ ត្រូវបានចាត់ទុកជាលំហូរទឹកប្រាក់ចុងក្រោយទទួលបានពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន នៅពេលដែលឈប់ទទួលស្គាល់ ។
ចំនួនទឹកប្រាក់នេះត្រូវបានបញ្ចូលទៅក្នុងការគណនាកង្វះខាតសាច់ប្រាក់ពីទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្នដែលត្រូវបានធ្វើអប្បបរមាពី កាលបរិច្ឆេទរំពឹងទុកនៃការឈប់ទទួលស្គាល់ទៅកាលបរិច្ឆេទរាយការណ៍ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុបច្ចុប្បន្ន ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ

នៅកាលបរិច្ឆេទរាយការណ៍នីមួយៗ

សម្ព័ន្ធធនាគារ

និងធនាគារវាយតម្លៃថាតើទ្រព្យសកម្មហិរញ្ញវត្ថុដែលបានកត់ត្រាតាមរំលស់ថ្លៃដើម

និងបំណុលហិរញ្ញវត្ថុដែលបានកត់ត្រាតាម FVOCI មានឱនភាពនៃតម្លៃ ឬទេ (ដែលត្រូវបានកំណត់ជា

“ទ្រព្យសកម្មហិរញ្ញវត្ថុដំណាក់កាលទី 3” ។ ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ទុកថាមាន

ឱនភាពនៃតម្លៃនៅពេលដែលព្រឹត្តិការណ៍មួយ

ឬច្រើនបានកើតឡើង

ដែលនាំឲ្យមានផលប៉ះពាល់ជាអវិជ្ជមានទៅលើលំហូរទឹកប្រាក់នាពេលអនាគតដែលរំពឹងទុកនៃទ្រព្យសកម្ម

ហិរញ្ញវត្ថុ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ (ត)

ភស្តុតាងដែលបញ្ជាក់ថាទ្រព្យសកម្មហិរញ្ញវត្ថុមានឱនភាពនៃតម្លៃ រួមមានទិន្នន័យដែលអាចអង្កេតបានដូចខាងក្រោម៖

- ការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងរបស់អតិថិជន ឬអ្នកបោះផ្សាយ
- ការបំពានកិច្ចសន្យា ដូចជាការខកខានមិនបានសង ឬហួសកាលកំណត់
- ការរៀបចំឡើងវិញលើលក្ខខណ្ឌនៃការផ្តល់ឥណទានដល់អតិថិជន ដែលសម្ព័ន្ធធនាគារ និងធនាគារ មិនយល់ព្រម
- អតិថិជនទំនងនឹងក្ស័យធន ឬត្រូវរៀបចំហិរញ្ញវត្ថុឡើងវិញជាថ្មី
- ការបាត់បង់ទីផ្សារសកម្មសម្រាប់មូលបត្រដោយសារតែការលំបាកផ្នែកហិរញ្ញវត្ថុ ។

ឥណទានដែលត្រូវបានរៀបចំឡើងវិញ ដោយសារតែភាពមិនប្រក្រតីនៅក្នុងលក្ខខណ្ឌរបស់អតិថិជន ត្រូវបានចាត់ទុកជាឥណទានមានឱនភាពនៃតម្លៃ

លុះត្រាតែមានភស្តុតាងបញ្ជាក់ថាហានិភ័យនៃការមិនទទួលបាន

លំហូរទឹកប្រាក់តាមកិច្ចសន្យាបានថយចុះជាសារវន្ត

និងមិនមានសូចនាករផ្សេងទៀតដែលនាំឲ្យមានឱនភាពនៃតម្លៃ

។

បន្ថែមលើនេះ

ឥណទានដែលហួសកាលកំណត់សង

90

ថ្ងៃ

ឬលើសពីនេះ

ត្រូវបានចាត់ទុកជា

ឥណទានមានឱនភាពនៃតម្លៃ

ទោះបីជានិយមន័យនៃការហួសកាលកំណត់សងដែលច្បាប់បានកំណត់ផ្សេងគ្នាក៏ដោយ ។

សំវិធានធនសម្រាប់ ECL នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សំវិធានធននៃការខាតបង់

ECL

ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ

សម្រាប់ទ្រព្យសកម្មហិរញ្ញវត្ថុដែលវាស់វែងតាមរំលស់ថ្លៃដើម

ដោយធ្វើការកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្ម ។

សំវិធានធនលើកិច្ចសន្យាធានា

ត្រូវបានបង្ហាញដាច់ដោយឡែកជាចំណូលនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឃ. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(vii). ឱនភាពនៃតម្លៃ (ត)

ការលុបចោល

ឥណទានផ្តល់ដល់អតិថិជនត្រូវបានលុបចេញពីបញ្ជី (មួយផ្នែក ឬទាំងស្រុង)
នៅពេលមិនមានការរំពឹងទុកថាអាចប្រមូលបានមកវិញនូវទ្រព្យសកម្មហិរញ្ញវត្ថុនោះទាំងស្រុង។
ករណីនេះមានជាទូទៅ នៅពេលសម្ព័ន្ធធនាគារ និងធនាគារកំណត់ថាអ្នកខ្ចីពុំមានទ្រព្យសកម្ម ឬ
ប្រភពចំណូលណាដែលអាចបង្កើតបាននូវលំហូរទឹកប្រាក់គ្រប់គ្រាន់
ដើម្បីទូទាត់សងនូវចំនួនដែលត្រូវលុបចេញពីបញ្ជី។ ការវាយតម្លៃនេះត្រូវធ្វើឡើងតាមកម្រិតទ្រព្យសកម្មនីមួយៗ ។

ទឹកប្រាក់ប្រមូលបានមកវិញលើចំនួនដែលបានលុបចេញពីបញ្ជី ត្រូវបញ្ចូលទៅក្នុងខ្ទង់ “ការខាតបង់សុទ្ធពី
ឱនភាពនៃតម្លៃឧបករណ៍ហិរញ្ញវត្ថុ” នៅក្នុងចំណេញ ឬខាត និង OCI ។

ទ្រព្យសកម្មហិរញ្ញវត្ថុដែលបានលុបចេញពីបញ្ជី នៅតែតម្រូវឲ្យមានសកម្មភាពទាមទារសងមកវិញ
ដើម្បីអនុលោមតាមនីតិវិធីរបស់សម្ព័ន្ធធនាគារ និងធនាគារក្នុងការប្រមូលទឹកប្រាក់ដែលនៅជំពាក់។

ង. សាច់ប្រាក់ និងសាច់ប្រាក់សមមូល

សាច់ប្រាក់ និងសាច់ប្រាក់សមមូល រួមមានសាច់ប្រាក់ក្នុងដៃ និងសមតុល្យសាច់ប្រាក់ក្នុងធនាគារ
ប្រាក់បញ្ញើ និងការវិនិយោគរយៈពេលខ្លី ដែលមានកាលស្ថាននៅពេលតម្កល់ដំបូងមានរយៈពេល 3 ខែ
ឬតិចជាង ដែលអាចប្តូរជាសាច់ប្រាក់ពេលណាក៏បាន ដោយមានហានិភ័យតិចតួចចំពោះការផ្លាស់ប្តូរតម្លៃ ។

ច. ដើមទុន

ភាគហ៊ុនធម្មតា ត្រូវបានចាត់ថ្នាក់ជាមូលធន ។ ថ្លៃដើមផ្ទាល់ក្នុងការបញ្ចេញភាគហ៊ុន
ត្រូវបានទទួលស្គាល់ដោយកាត់ចេញពីមូលធនបន្ទាប់ពីដកពន្ធរួច ។
ភាគហ៊ុនដទៃទៀតត្រូវបានចាត់ថ្នាក់ជាមូលធន និង/ឬ បំណុល
ផ្អែកលើសមាសធាតុសេដ្ឋកិច្ចនៃឧបករណ៍ទាំងនោះ ។ ការបែងចែកទៅអ្នកកាន់កាប់ឧបករណ៍
ហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់ជាឧបករណ៍មូលធន ត្រូវបានទូទាត់ដោយផ្ទាល់ពីមូលធន។

ឆ. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ

ទុនបម្រុងទូទៅត្រូវបានអនុវត្តដើម្បីត្រួតពិនិត្យហានិភ័យហិរញ្ញវត្ថុជាទូទៅ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ក្រុមប្រឹក្សាភិបាលជាអ្នកសម្រេចក្នុងការប្រើប្រាស់	និងរក្សាទុកបម្រុងទូទៅ	។
ការផ្ទេរប្រាក់ចំណេញរក្សាទុកទៅទុនបម្រុងទូទៅ		
ត្រូវអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់សម្ព័ន្ធធនាគារ និងធនាគារ ។		

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. ទុនបម្រុងទូទៅ និងទុនបម្រុងតាមបទប្បញ្ញត្តិ (ត)

ទុនបម្រុងតាមបទប្បញ្ញត្តិត្រូវបានបង្កើតឡើងលើភាពខុសគ្នារវាងសំវិធានធន ស្របតាម ស.រ.ទ.ហ.អ.ក និងសំវិធានធនតាមបទប្បញ្ញត្តិ ស្របតាមប្រកាសរបស់ធនាគារជាតិនៃកម្ពុជា លេខ ធ7-017-344 ចុះថ្ងៃទី 1 ខែ ធ្នូ ឆ្នាំ 2017 និងសារព័ត៌មានណែនាំ លេខ ធ7-018-001 ស.រ.ច.ណ ចុះថ្ងៃទី 16 ខែ កុម្ភៈ ឆ្នាំ 2018 ស្តីពីចំណាត់ថ្នាក់ហានិភ័យឥណទាន និងសំវិធានធនលើឱនភាពនៃតម្លៃសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ។ ស្របតាមប្រការ 73 គ្រឹះស្ថានត្រូវប្រៀបធៀបសំវិធានធន ដែលគណនាតាមប្រការ 49 ដល់ប្រការ 71 ជាមួយនឹងសំវិធានធនដែលគណនាតាមប្រការ 72 និងត្រូវកាត់ត្រាដូចខាងក្រោម៖

- | | | |
|------|--|---------------------|
| (i) | ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ | ដែលគណនាតាមប្រការ 72 |
| | ទាបជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធនដែលត្រូវគណនាអនុលោមតាម ស.រ.ទ.ហ.អ.ក និង | |
| (ii) | ក្នុងករណីដែលសំវិធានធនតាមបទប្បញ្ញត្តិ | ដែលគណនាតាមប្រការ 72 |
| | ខ្ពស់ជាងសំវិធានធនដែលគណនាតាមប្រការ 49 ដល់ ប្រការ 71 នោះគ្រឹះស្ថានត្រូវកាត់ត្រាសំវិធានធនដែលត្រូវគណនា | |
| | តាម ស.រ.ទ.ហ.អ.ក និងផ្ទេរចំនួនលម្អៀងនោះពីប្រាក់ចំណេញរក្សាទុកឬគណនីខាតបង់ទៅទុនបម្រុងតាមបទប្បញ្ញត្តិ នៅក្នុងមូលធននៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ ។ | |

ទុនបម្រុងតាមបទប្បញ្ញត្តិមិនត្រូវបានបញ្ចូលក្នុងការគណនាមូលធនផ្ទាល់សុទ្ធរបស់សម្ព័ន្ធធនាគារ និងធនាគារឡើយ ។

ជ. ប្រាក់បញ្ញើនៅធនាគារនានា

ប្រាក់បញ្ញើនៅធនាគារនានាត្រូវបានកាត់ត្រាតាមតម្លៃដើម ដកឱនភាពនៃតម្លៃដែលមិនអាចប្រមូលមកវិញបាន ។

ឈ. ប្រាក់តម្កល់តាមច្បាប់

ប្រាក់តម្កល់តាមច្បាប់ ត្រូវបានរក្សាទុកនៅធនាគារជាតិនៃកម្ពុជាស្របតាមច្បាប់ស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៃព្រះរាជាណាចក្រកម្ពុជា និងត្រូវបានកំណត់ជាភាគរយនៃដើមទុនអប្បបរមា និងប្រាក់បញ្ញើរបស់អតិថិជនដែលតម្រូវដោយធនាគារជាតិនៃកម្ពុជា ។

គោលការណ៍ សហការភាព ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ញ. ឥណទាន និងបុរេប្រទាន

“ឥណទាន និងបុរេប្រទាន” ដែលបង្ហាញនៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ រួមបញ្ចូលឥណទាន និងបុរេប្រទាន ដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ។ ឥណទាន និងបុរេប្រទានត្រូវបានវាស់វែងលើកំណត់ត្រាតាមតម្លៃសមស្រប បូកចំណាយប្រតិបត្តិការដែលកើតឡើងដោយផ្ទាល់ ហើយនាពេលបន្ទាប់ត្រូវកាត់ត្រាតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

ដ. ទ្រព្យសកម្មផ្សេងទៀត

ទ្រព្យសកម្មផ្សេងទៀតត្រូវបានកាត់ត្រាតាមតម្លៃដើម ដកខិនភាពនៃតម្លៃ ប្រសិនបើមាន ។

ប. ទ្រព្យ និងបរិក្ខារ

(i). ការទទួលស្គាល់ និងការវាស់វែង

ផ្នែកនៃទ្រព្យ និងបរិក្ខារត្រូវបានវាស់វែងតាមតម្លៃដើម ដករំលស់បង្គរ និងការខាតបង់លើខិនភាពនៃតម្លៃបង្គរ ។ ចំណាយថ្លៃដើមរួមបញ្ចូលទាំងការចំណាយដោយផ្ទាល់ទៅលើការទិញទ្រព្យ និងការចំណាយដោយផ្ទាល់ផ្សេងៗទៀត ក្នុងការនាំយកទ្រព្យសកម្មទៅក្នុងលក្ខខណ្ឌដែលអាចប្រើប្រាស់ដែលបានគ្រោងទុក និងថ្លៃដើមនៃការរុះរើ និងផ្លាស់ប្តូរទីកន្លែង និងការស្តារទីតាំងដែលពួកគេស្ថិតនៅ ។ ថ្លៃដើមនៃទ្រព្យកម្មដែលបាន សាងសង់ដោយខ្លួនឯង ត្រូវរួមបញ្ចូលទាំងថ្លៃដើមសម្ភារៈ និងកម្លាំងពលកម្មផ្ទាល់ផងដែរ ។ ចំពោះទ្រព្យសកម្មដែលមានលក្ខណៈគ្រប់គ្រាន់ ការចំណាយលើប្រាក់កម្ចីត្រូវបានធ្វើមូលធនកម្មស្របតាមគោលនយោបាយគណនេយ្យលើថ្លៃដើមប្រាក់កម្ចី ។ ថ្លៃដើមក៏អាចរួមបញ្ចូលទាំងការផ្ទេរមូលធន ដែលជាចំណេញ ឬខាតណាមួយផងដែរ លើការការពារហានិភ័យលំហូរសាច់ប្រាក់ដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះរូបិយប័ណ្ណបរទេសទាក់ទងនឹងការទិញទ្រព្យ និងបរិក្ខារ។

ការទិញសូហ្វវែរដែលមានសារៈសំខាន់ចំពោះមុខងារដែលទាក់ទងនឹងបរិក្ខារ ត្រូវបានធ្វើមូលធនកម្មជាផ្នែកមួយនៃបរិក្ខារនោះ ។

ប្រសិនបើផ្នែកជាសារវន្តណាមួយនៃទ្រព្យ និងបរិក្ខារទាំងនោះ មានអាយុកាលប្រើប្រាស់ខុសពីគ្នា ផ្នែកទាំងនោះត្រូវបានដាក់ជាផ្នែកដោយឡែក (សមាសភាពចម្បង) នៃទ្រព្យ និងបរិក្ខារ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

២. ទ្រព្យ និងបរិក្ខារ (ត)

(៣). ចំណាយបន្ទាប់

ចំណេញ ឬខាតពីការលក់នៃទ្រព្យ និងបរិក្ខារណាមួយ ត្រូវបានកំណត់ដោយភាពខុសគ្នារវាងសាច់ប្រាក់ទទួលបានពីការលក់ និងតម្លៃយោងនៃផ្នែកនោះ ហើយត្រូវបានទទួលស្គាល់ជាចំណូលផ្សេងៗ "ចំណូល ផ្សេងៗ" និង "ចំណាយផ្សេងៗ" នៅក្នុងចំណេញ ឬខាត ។

ថ្លៃដើមនៃការផ្លាស់ប្តូរធាតុមួយផ្នែកនៃទ្រព្យ និងបរិក្ខារ ដែលបានទទួលស្គាល់រួចមកហើយ ត្រូវបានបូកបញ្ចូលនៅក្នុងតម្លៃយោងនៃផ្នែកនោះ ប្រសិនបើវាអាចមានលទ្ធភាពផ្តល់នូវអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដល់សម្ព័ន្ធធនាគារ និងធនាគារ ហើយតម្លៃរបស់វាអាចធ្វើការវាស់វែងបានដោយភាពអាចជឿជាក់ បាន ។

តម្លៃយោងនៃធាតុដែលបានជំនួសនោះ ត្រូវឈប់ទទួលស្គាល់ជាចំណេញ ឬខាត ។

រាល់ចំណាយក្នុងការថែទាំប្រចាំថ្ងៃផ្សេងៗ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ក្នុងការិយបរិច្ឆេទដែលបានកើតឡើង ។

(៣). រំលស់

ថ្លៃដើមក្នុងការជំនួសផ្នែកមួយនៃទ្រព្យ និងបរិក្ខារដែលបានទទួលស្គាល់រួចមក ត្រូវបានរួមបញ្ចូលទៅក្នុងតម្លៃយោងនៃទ្រព្យនោះ នៅពេលដែលអត្ថប្រយោជន៍សេដ្ឋកិច្ច នាពេលអនាគតដែលនឹងអាចមានឡើងសម្រាប់ សម្ព័ន្ធធនាគារ និងធនាគារ លើសពីស្តង់ដារដើមនៃទ្រព្យសកម្មដែលមានស្រាប់ ។

រាល់ការចំណាយបន្ទាប់ផ្សេងទៀតត្រូវបានទទួលស្គាល់ជាបន្ទុកចំណាយនៅក្នុងការិយបរិច្ឆេទដែលបានកើត ឡើង ។

រំលស់ គឺផ្អែកទៅលើថ្លៃដើមនៃទ្រព្យសកម្ម ដកតម្លៃសំណល់របស់វា ។

សមាសធាតុសំខាន់ៗនៃទ្រព្យសកម្មនីមួយៗ ត្រូវបានវាយតម្លៃ ហើយប្រសិនបើសមាសធាតុមួយមានអាយុកាលប្រើប្រាស់ខុសគ្នាពីទ្រព្យសកម្មដែលនៅសល់ សមាសធាតុនោះត្រូវបានធ្វើឡើងដាច់ដោយឡែក ។

រំលស់ ត្រូវបានទទួលស្គាល់ថាជាការចំណាយនៅក្នុងរបាយការណ៍ចំណេញ ឬខាតលើមូលដ្ឋានរំលស់ថយចុះ លើកលែងតែអត្រា ដែលរំលស់ផ្អែកលើមូលដ្ឋានរំលស់ថេរ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ទ្រព្យសកម្មដែលបានជួល ត្រូវបានរំលស់រយៈពេលជួល ឬអាយុកាលប្រើប្រាស់របស់វាមួយណាដែលខ្លីជាង លើកលែងតែមានហេតុផលច្បាស់លាស់ថា សម្ព័ន្ធធនាគារ និងធនាគារ
នឹងទទួលបានកម្មសិទ្ធិនៅចុងបញ្ចប់នៃរយៈពេលនៃការជួល ។

រំលស់ ត្រូវបានទទួលស្គាល់ចាប់ពីកាលបរិច្ឆេទដែលទ្រព្យ និងបរិក្ខារត្រូវបានតម្លើង និងអាចប្រើប្រាស់បាន ឬទ្រព្យសកម្មដែលបានសាងសង់ ចាប់ពីការិយបរិច្ឆេទដែលទ្រព្យសកម្មនោះត្រូវបានបញ្ចប់ និងអាចប្រើប្រាស់បាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ទ្រព្យ និងបរិក្ខារ (ត)

(iii). រំលស់ (ត)

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់ការិយបរិច្ឆេទបច្ចុប្បន្នមានដូចខាងក្រោម៖

	ឆ្នាំ
អគារ	20
ការកែលម្អអគារ	10
បរិក្ខារការិយាល័យ	4
យានយន្ត	4
បរិក្ខារផ្នែកព័ត៌មានវិទ្យា និងកុំព្យូទ័រ	4

វិធីសាស្ត្ររំលស់ អាយុកាលប្រើប្រាស់ និងតម្លៃសំណល់ ត្រូវបានវាយតម្លៃនាចុងការិយបរិច្ឆេទនៃរបាយការណ៍ និងនិយ័តភាពប្រសិនបើសមស្រប ។

ខ. ទ្រព្យសកម្មអរូបី

ទ្រព្យសកម្មអរូបី ដែលរួមមានថ្លៃដើមអាជ្ញាប័ណ្ណកុំព្យូទ័រដែលបានទិញ និងថ្លៃដើមពាក់ព័ន្ធផ្សេងទៀត ត្រូវបានកត់ត្រាតាមថ្លៃដើម ដករំលស់បង្គរ និងការខាតបង់លើឱនភាពនៃតម្លៃបង្គរ ប្រសិនបើមាន ។ អាជ្ញាប័ណ្ណ កុំព្យូទ័រដែលបានទិញត្រូវបានធ្វើមូលធនកម្មតាមមូលដ្ឋានថ្លៃដើមដែលបានកើតឡើងក្នុងការទិញកម្មវិធី ជាក់លាក់នោះមកប្រើប្រាស់ ។

ទ្រព្យសកម្មអរូបីត្រូវបានដករំលស់ទៅតាមការប៉ាន់ស្មានអាយុកាលប្រើប្រាស់ពី 4 ឆ្នាំតាមវិធីសាស្ត្ររំលស់ថេរ ។

ថ្លៃដើមពាក់ព័ន្ធនឹងការបង្កើត ឬថែទាំកុំព្យូទ័រសូហ្វវែរ ត្រូវបានទទួលស្គាល់ជាចំណាយនៅពេលកើតឡើង ។

ឈ. ភតិសន្យា

នៅពេលចាប់ផ្តើមកិច្ចសន្យា សម្ព័ន្ធធនាគារ និងធនាគារធ្វើការវាយតម្លៃថាតើកិច្ចសន្យាមួយមានទម្រង់ជាភតិសន្យាដែរ ឬទេ ។ កិច្ចសន្យាជាទម្រង់មានភតិសន្យាប្រសិនបើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់មួយក្នុងរយៈពេលកំណត់មួយជាថ្ងៃនឹងតម្លៃតបស្មង់ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ភតិសន្យា (ត)

ដើម្បីវាយតម្លៃថាតើកិច្ចសន្យាផ្តល់សិទ្ធិគ្រប់គ្រងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ សម្ព័ន្ធធនាគារ និងធនាគារ ធ្វើការវាយតម្លៃថាតើ៖

- កិច្ចសន្យាមានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់ទ្រព្យសកម្មជាក់លាក់ ឬទេ ដែលនេះអាចបញ្ជាក់យ៉ាងជាក់លាក់ឬប្រយោល ហើយគួរមានលក្ខណៈរូបវន្តដោយឡែក ឬតំណាងសមត្ថភាពផលិតសារវន្តរបស់ទ្រព្យសកម្មនោះ ។ ប្រសិនបើអ្នកផ្គត់ផ្គង់មានសិទ្ធិផ្តល់ទ្រព្យសកម្មជំនួសជាសារវន្តក្នុងរយៈពេលប្រើប្រាស់ នោះទ្រព្យសកម្មមិនមែនមានលក្ខណៈជាទ្រព្យសកម្មជាក់លាក់នោះទេ
- សម្ព័ន្ធធនាគារ និងធនាគារ មានសិទ្ធិទទួលបានអត្ថប្រយោជន៍សេដ្ឋកិច្ចជាសារវន្តពីការប្រើប្រាស់ទ្រព្យសកម្មក្នុងរយៈពេលនៃការប្រើប្រាស់ និង
- សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ។ សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិនេះ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិសម្រេចចិត្តដែលពាក់ព័ន្ធនឹងការផ្លាស់ប្តូរអំពីរបៀប និងគោលបំណងក្នុងការប្រើប្រាស់ទ្រព្យសកម្ម ។ ក្នុងករណីដែលការសម្រេចចិត្តទាំងអស់អំពីរបៀប និងគោលបំណងនៃការប្រើប្រាស់ ទ្រព្យសកម្មត្រូវបានកំណត់ជាមុន នោះធនាគារមានសិទ្ធិបញ្ជាក់ការប្រើប្រាស់ទ្រព្យសកម្ម ប្រសិនបើ៖
 - សម្ព័ន្ធធនាគារ និងធនាគារមានសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ឬ
 - សម្ព័ន្ធធនាគារ និងធនាគារបានរៀបចំទ្រព្យសកម្មទៅតាមវិធីដែលកំណត់ជាមុនពីរបៀប និងគោលបំណងដែលទ្រព្យសកម្ម នោះនឹងត្រូវបានប្រើប្រាស់ ។

គោលនយោបាយនេះអនុវត្តចំពោះកិច្ចសន្យាដែលបានព្រមព្រៀង ឬបានធ្វើការផ្លាស់ប្តូរ ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 មកប៉ុណ្ណោះ ។

នៅពេលចាប់ផ្តើមកិច្ចសន្យា ឬវាយតម្លៃឡើងវិញលើកិច្ចសន្យាដែលមានទម្រង់ជាភតិសន្យា និងសមាសធាតុដែលមិនមែនភតិសន្យា សម្ព័ន្ធធនាគារ និងធនាគារបែងចែកតម្លៃតបស្នងនៅក្នុងកិច្ចសន្យាចំពោះសមាសធាតុនៃភតិសន្យានីមួយៗ និងសមាសធាតុដែលមិនមែនភតិសន្យា ដោយផ្អែកតាមតម្លៃឯកតានីមួយៗ ។ ក៏ប៉ុន្តែ ចំពោះការជួលដី និងអគារដែលធនាគារជាអ្នកជួល ធនាគារមិនបែងចែកសមាសធាតុមិនមែនភតិសន្យានោះទេ ហើយសមាសធាតុភតិសន្យា និងមិនមែនភតិសន្យាត្រូវបានចាត់ទុកថាជាសមាសធាតុភតិសន្យា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ល. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលធនាគារជាអ្នកជួល

ការរៀបចំឲ្យមានសិទ្ធិក្នុងការប្រើប្រាស់ទ្រព្យសកម្ម
ប្រសិនបើបំពេញតាមលក្ខខណ្ឌមួយក្នុងចំណោមខាងក្រោម៖

- អ្នកទិញមានសមត្ថភាព ឬសិទ្ធិធ្វើប្រតិបត្តិការលើទ្រព្យសកម្ម ខណៈពេលដែលទទួលបាន
ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត
- អ្នកទិញមានសមត្ថភាព ឬសិទ្ធិក្នុងការគ្រប់គ្រងលើការចូលទៅដល់ទ្រព្យសកម្ម ខណៈពេលដែលទទួលបាន
ឬគ្រប់គ្រងលើសពីបរិមាណដែលមិនសារវន្ត ឬ
- ដំណើរហេតុ និងកាលៈទេសៈបានបង្ហាញថា
វាមានលក្ខណៈតិចតួចដែលភាគីដទៃទៀតនឹងទទួលបានច្រើនជាងបរិមាណដែលមិនសារវន្ត
ហើយតម្លៃក្នុងមួយឯកតាមិនត្រូវបានកំណត់ក្នុងមួយឯកតានៃ
ទិន្នផលទេហើយក៏មិនស្មើនឹងតម្លៃទីផ្សារបច្ចុប្បន្ន ក្នុងមួយឯកតានៃលទ្ធផលដែរ ។

សម្ព័ន្ធធនាគារ និងធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យា
នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា ។ សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានវាស់វែងតាមថ្លៃដើម
រួមមានថ្លៃដើមដំបូងនៃបំណុលភតិសន្យា
និងនិយ័តភាពសម្រាប់ការចំណាយភតិសន្យាដែលធ្វើឡើងនៅថ្ងៃចាប់ផ្តើមភតិសន្យា
ឬមុនថ្ងៃចាប់ផ្តើមភតិសន្យា ឬក៏ថ្លៃដើមផ្ទាល់ដំបូងដែលបានកើតឡើង និងការប៉ាន់ស្មានចំណាយក្នុងការរុះរើ
និងដកចេញនូវទ្រព្យសកម្ម ឬស្តារឡើងវិញនូវទ្រព្យសកម្ម ឬទីតាំង
ដកប្រាក់លើកទឹកចិត្តភតិសន្យាដែលទទួលបាន ។

សិទ្ធិប្រើប្រាស់ទ្រព្យសកម្មត្រូវបានដករំលស់នាពេល តាមវិធីសាស្ត្ររំលស់ថេរ ចាប់ពីកាលបរិច្ឆេទចាប់ផ្តើម
ភតិសន្យា រហូតដល់ចុងបញ្ចប់នៃអាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬនៅចុងកាលបរិច្ឆេទ
នៃភតិសន្យាមួយណាកើតមុន ។ អាយុកាលប្រើប្រាស់នៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានកំណត់តាម
មូលដ្ឋានដូចគ្នានឹងទ្រព្យ និងបរិក្ខារ ។ បន្ថែមលើនេះ សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម
ត្រូវបានកាត់បន្ថយជាប្រចាំទៅតាមការខាតបង់ឱនភាពនៃតម្លៃ
និងកែតម្រូវសម្រាប់ការវាស់វែងឡើងវិញលើបំណុលភតិសន្យា ។

ការប៉ាន់ស្មានអាយុកាលប្រើប្រាស់សម្រាប់អំឡុងការិយបរិច្ឆេទបច្ចុប្បន្ន មានដូចខាងក្រោម៖

- អគារ និងការិយាល័យ 3 – 10 ឆ្នាំ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

បំណុលភតិសន្យា

ត្រូវបានវាស់វែងដំបូងតាមតម្លៃបច្ចុប្បន្ននៃការទូទាត់ភតិសន្យាដែលមិនទាន់បានបង់នៅពេលចាប់ផ្តើមភតិសន្យា និងត្រូវបានធ្វើអប្បបរមាដោយប្រើអត្រាការប្រាក់ជាក់ស្តែងនៅក្នុងភតិសន្យា

ឬករណីដែលអត្រាការប្រាក់នោះមិនអាចកំណត់បានភ្លាមៗ

ត្រូវធ្វើទៅតាមអត្រាការប្រាក់កម្ចីបន្ថែមរបស់អ្នកជួល ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឈ. ភតិសន្យា (ត)

ភតិសន្យាក្នុងករណីដែលសម្ព័ន្ធធនាគារ និងធនាគារជាអ្នកជួល (ត)

ការទូទាត់ភតិសន្យាដែលបញ្ចូលនៅក្នុងការវាស់វែងបំណុលភតិសន្យារួមមាន៖

- ការទូទាត់ភតិសន្យាថេររួមទាំងការទូទាត់ក្នុងទម្រង់ថេរ
- ការប្រែប្រួលនៃការទូទាត់ភតិសន្យាអថេរ ដោយផ្អែកលើសន្ទស្សន៍ ឬអត្រា នៅកាលបរិច្ឆេទចាប់ផ្តើមភតិសន្យា
- ចំនួនដែលរំពឹងថានឹងត្រូវទូទាត់ ក្រោមការធានាតម្លៃនៅសល់ និង
- តម្លៃទិញក្រោមជម្រើសនៃការទិញ ដែលធនាគារមានហេតុផលជាក់លាក់ក្នុងការអនុវត្ត ។ ការទូទាត់ភតិសន្យានៅក្នុងអំឡុងពេលដែលមានជម្រើសក្នុងការបន្ត ប្រសិនបើសម្ព័ន្ធធនាគារ និងធនាគារមានហេតុផលជាក់លាក់ក្នុងការបន្ត និងការពិន័យលើការបញ្ចប់ភតិសន្យាមុនកាលកំណត់លើកលែងតែធនាគារមានហេតុផលច្បាស់លាស់ថានឹងមិនបញ្ចប់ភតិសន្យាមុនកាលកំណត់ ។

បំណុលភតិសន្យាត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម ដោយប្រើវិធីសាស្ត្រអត្រាការប្រាក់ប្រសិទ្ធភាព ។

បំណុលភតិសន្យាត្រូវបានវាស់វែងឡើងវិញនៅពេលមានការកែប្រែរយៈពេលនៃភតិសន្យា

ការផ្លាស់ប្តូរលើការវាយតម្លៃសម្រាប់ជម្រើសក្នុងការទិញទ្រព្យសកម្ម

ការប្រែប្រួលការទូទាត់ភតិសន្យានាពេលអនាគត ដែលកើតឡើងពីការប្រែប្រួលនៃសន្ទស្សន៍ ឬអត្រាណាមួយ ឬប្រសិនបើមានការកែប្រែចំនួនប៉ាន់ស្មានដែលរំពឹងថានឹងត្រូវទូទាត់លើការធានាតម្លៃដែលនៅសល់ ។

នៅពេលដែលបំណុលភតិសន្យាត្រូវបានវាស់វែងតាមវិធីសាស្ត្រនេះ

ការកែតម្រូវ

ត្រូវបានធ្វើឡើងលើតម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ឬក៏ទទួលស្គាល់ក្នុងចំណេញ ឬខាត បើសិនជាសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម ត្រូវបានបញ្ចុះរហូតដល់មានតម្លៃសូន្យ ។

ភតិសន្យាមានរយៈពេលខ្លី និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប

សម្ព័ន្ធធនាគារ

និងធនាគារមិនទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

និងបំណុលភតិសន្យារយៈពេលខ្លីដូចជាការជួលម៉ាស៊ីនដែលមានរយៈពេលតិចជាង

12

ខែ

និងភតិសន្យាលើទ្រព្យសកម្មដែលមានតម្លៃទាប ដែលរួមមានបរិក្ខារព័ត៌មានវិទ្យា ។

សម្ព័ន្ធធនាគារ

និងធនាគារទទួលស្គាល់ចំណាយលើការជួលទាំងនេះតាមមូលដ្ឋានរំលស់ថេរ

ទៅតាម

រយៈពេលនៃភតិសន្យា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ណ. ប្រាក់កម្ចី

ប្រាក់កម្ចីត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប ដកថ្លៃដើមប្រតិបត្តិការបន្ថែមដោយផ្ទាល់ និងវាស់វែងបន្ទាប់តាមរំលស់ថ្លៃដើម ដោយប្រើប្រាស់វិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ។

គ. អត្ថប្រយោជន៍និយោជិត

(i). អត្ថប្រយោជន៍និយោជិតរយៈពេលខ្លី

អត្ថប្រយោជន៍និយោជិតរយៈពេលខ្លីត្រូវបានចំណាយ នៅពេលដែលសេវាកម្មត្រូវបានផ្តល់ជូន ។
ចំនួនដែលរំពឹងទុកថានឹងត្រូវចំណាយ ត្រូវបានទទួលស្គាល់ជាបំណុលប្រសិនបើធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ក្នុងការទូទាត់ចំណាយដែលជាលទ្ធផលនៃការងារដែលបានបំពេញរួចមកហើយដោយនិយោជិត ហើយកាតព្វកិច្ចនោះអាចធ្វើការប៉ាន់ស្មានបានដោយភាពជឿជាក់ ។

(ii). អត្ថប្រយោជន៍និយោជិតរយៈពេលវែងផ្សេងៗ

កាតព្វកិច្ចរបស់សម្ព័ន្ធធនាគារ និងធនាគារចំពោះអត្ថប្រយោជន៍និយោជិតរយៈពេលវែង គឺជាចំណាយលើអត្ថប្រយោជន៍ ដែលនិយោជិតត្រូវទទួលបានពីការបំពេញការងារក្នុងការិយបរិច្ឆេទកន្លងផុតទៅ និងបច្ចុប្បន្ន ។
អត្ថប្រយោជន៍ និយោជិតរយៈពេលវែង ត្រូវបានធ្វើអប្បបរមាទៅតម្លៃបច្ចុប្បន្ន ។
ការវាស់វែងសារជាថ្មីត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ដែលចំណាយនេះបានកើតឡើង ។

ថ. សំវិធានធន

សំវិធានធនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ នៅពេលដែលសម្ព័ន្ធធនាគារ និងធនាគារមានកាតព្វកិច្ចតាមផ្លូវច្បាប់ ឬកាតព្វកិច្ចប្រយោលនាពេលបច្ចុប្បន្ន ដែលជាលទ្ធផលនៃព្រឹត្តិការណ៍កន្លងផុតទៅ ហើយវាមានលទ្ធភាពដែលតម្រូវឲ្យមានលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ក្នុងការបំពេញនូវកាតព្វកិច្ចនោះ ។ ប្រសិនបើផលប៉ះពាល់មានលក្ខណៈជាសារវន្ត សំវិធានធនត្រូវបានកំណត់ដោយអប្បបរមាលំហូរទឹកប្រាក់ ដែលរំពឹងថានឹងត្រូវទូទាត់នាពេលអនាគត ដោយប្រើអត្រាមុនបង់ពន្ធដែលឆ្លុះបញ្ចាំងពី ការប៉ាន់ស្មាននៃតម្លៃពេលវេលា ក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់ចំពោះបំណុលទាំងនោះ ។
អប្បបរមានៅសល់ត្រូវបានទទួលស្គាល់ជាថ្លៃដើមហិរញ្ញប្បទាន ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

១. ការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាព

ចំណូលការប្រាក់ និងចំណាយការប្រាក់ត្រូវបានទទួលស្គាល់នៅក្នុងចំណេញ ឬខាត ដោយប្រើវិធីសាស្ត្រ
ការប្រាក់ប្រសិទ្ធភាព ។ “អត្រាការប្រាក់ប្រសិទ្ធភាព”
គឺជាអត្រាដែលអាចធ្វើអប្បបរមាសាច់ប្រាក់ដែលរំពឹងថានឹងទទួលបាន ឬនឹងត្រូវទទួល
តាមរយៈអាយុកាលរំពឹងទុករបស់ឧបករណ៍ហិរញ្ញវត្ថុនោះ ឲ្យមកស្មើនឹង៖

- តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬ
- រំលស់តម្លៃដើមរបស់បំណុលហិរញ្ញវត្ថុ ។

នៅពេលគណនាអត្រាការប្រាក់ប្រសិទ្ធភាពសម្រាប់ឧបករណ៍ហិរញ្ញវត្ថុ ក្រៅពីទ្រព្យដែលបានទិញ ឬទ្រព្យសកម្ម
ដែលមានឱនភាពនៃតម្លៃនៅពេលទិញ សម្ព័ន្ធធនាគារ
និងធនាគារធ្វើការប៉ាន់ស្មានលើលំហូរទឹកប្រាក់នាពេលអនាគតដោយពិចារណាលើលក្ខខណ្ឌទាំងអស់របស់
កិច្ចសន្យាឧបករណ៍ហិរញ្ញវត្ថុ ប៉ុន្តែមិនរាប់បញ្ចូលនូវការខាតបង់ឥណទាន ដែលរំពឹងទុកនោះទេ (ECL) ។
សម្រាប់ទ្រព្យសកម្មដែលទិញ ឬទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃនៅពេលទិញ
អត្រាការប្រាក់ប្រសិទ្ធភាពដែលបានកែតម្រូវហានិភ័យឥណទាន
ត្រូវបានគណនាដោយប្រើលំហូរទឹកប្រាក់ប៉ាន់ស្មាននាពេលអនាគត
រួមបញ្ចូលទាំងការខាតបង់ឥណទានដែលរំពឹងទុក (ECL) ។

ការគណនាអត្រាការប្រាក់ប្រសិទ្ធភាព រួមបញ្ចូលនូវថ្លៃដើមប្រតិបត្តិការ និងកម្រៃទាំងអស់ដែលបានបង់
ឬទទួល ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព ។ ថ្លៃដើមប្រតិបត្តិការរួមមាន ការចំណាយបន្ថែមដែល
ពាក់ព័ន្ធផ្ទាល់ទៅនឹងការទិញ ឬការបោះផ្សាយទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ។

រំលស់ថ្លៃដើម និងតម្លៃយោងដុល

រំលស់ថ្លៃដើម របស់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ គឺជាចំនួនដែលទ្រព្យសកម្មហិរញ្ញវត្ថុ
ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងនៅពេលទទួលស្គាល់ជាលើកដំបូង ដកការទូទាត់សងប្រាក់ដើម ឬក
ឬដករំលស់បង្គរ ដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព
ចំពោះភាពខុសគ្នារវាងចំនួនដែលទទួលស្គាល់ជាលើកដំបូង និងចំនួននៅពេលដល់កាលកំណត់
និងត្រូវធ្វើនិយ័តភាពចំពោះសំវិធានធនលើការខាតបង់ឥណទានដែលបានរំពឹងទុកចំពោះទ្រព្យសកម្មហិរញ្ញវត្ថុ
(សំវិធានធនលើការខាតបង់ឱនភាពនៃតម្លៃមុនថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)។

តម្លៃយោងដុលរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ គឺជារំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ មុនពេលកែតម្រូវ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

សំវិធានធនសម្រាប់ការខាតបង់ឥណទានដែលបានរំពឹងទុក ។

គណៈកម្មាធិការសហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ទ. ការប្រាក់ (ត)

ការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់

អត្រាការប្រាក់ប្រសិទ្ធភាពរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ប្រមូលបានពីបំណុលហិរញ្ញវត្ថុ ត្រូវបានគណនានៅពេលទទួលបានស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុជាលើកដំបូង ។ ក្នុងការគណនាចំណូលការប្រាក់ និងចំណាយការប្រាក់ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវបានប្រើផ្អែកលើតម្លៃយោងដុលរបស់ទ្រព្យសកម្ម (នៅពេលដែលទ្រព្យសកម្មមិនត្រូវបានចាត់ទុកថាមានឱនភាពនៃតម្លៃ) ឬរំលស់ថ្លៃដើមនៃបំណុល ។ អត្រាការប្រាក់ប្រសិទ្ធភាពត្រូវធ្វើការកែប្រែឡើងវិញ ដោយការប៉ាន់ស្មានឡើងវិញនូវលំហូរទឹកប្រាក់របស់ឧបករណ៍ហិរញ្ញវត្ថុដែលមានអត្រាការប្រាក់ប្រែប្រួល ដើម្បីឆ្លុះបញ្ចាំងពីការផ្លាស់ប្តូររបស់អត្រាការប្រាក់ទីផ្សារ ។ អត្រាការប្រាក់ប្រសិទ្ធភាពក៏ត្រូវធ្វើការកែប្រែឡើងវិញ សម្រាប់ការកែតម្រូវតម្លៃសមស្របនៃឧបករណ៍ការពារ នៅកាលបរិច្ឆេទដែលរំលស់ត្រូវបានចាប់ផ្តើមកែតម្រូវ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ បន្ទាប់ពីបានទទួលស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាព ផ្អែកលើរំលស់ថ្លៃដើមរបស់ទ្រព្យសកម្មហិរញ្ញវត្ថុ ។ ប្រសិនបើទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ នោះការគណនាការប្រាក់ត្រូវផ្អែកលើមូលដ្ឋាន តម្លៃដុលវិញ ។

ចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលមានឱនភាពនៃតម្លៃ ចាប់តាំងពីទទួលបានស្គាល់ជាលើកដំបូង ចំណូលការប្រាក់ត្រូវបានគណនាដោយប្រើអត្រាការប្រាក់ប្រសិទ្ធភាពដែលត្រូវបានកែតម្រូវនូវហានិភ័យ ផ្អែកលើរំលស់ ថ្លៃដើមនៃទ្រព្យសកម្មហិរញ្ញវត្ថុនោះ ។ ការគណនាចំណូលការប្រាក់នេះ មិនត្រូវប្តូរទៅមូលដ្ឋានតម្លៃដុលវិញនោះទេ ទោះបីជាហានិភ័យឥណទានរបស់ទ្រព្យសកម្មនោះ មានភាពប្រសើរក៏ដោយ ។

ការបង្ហាញ

ចំណូលការប្រាក់ ត្រូវបានគណនាដោយប្រើវិធីសាស្ត្រការប្រាក់ប្រសិទ្ធភាព ដែលបានបង្ហាញនៅក្នុង ចំណេញ ឬខាត និង លទ្ធផលលម្អិតផ្សេងៗ រួមបញ្ចូលការប្រាក់លើទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ចំណាយការប្រាក់ត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

រួមបញ្ចូលបំណុលហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ឆ. កម្រៃ និងជើងសារ

ចំណូល និងចំណាយកម្រៃ និងជើងសារ ដែលជាផ្នែកនៃអត្រាការប្រាក់ប្រសិទ្ធភាព របស់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ត្រូវបានរួមបញ្ចូលទៅក្នុងអត្រាការប្រាក់ប្រសិទ្ធភាព ។

ចំណូលកម្រៃ និងជើងសារផ្សេងទៀត រួមបញ្ចូលទាំងថ្លៃសេវាកម្ម ត្រូវបានទទួលស្គាល់នៅពេលបានបំពេញសេវាកម្ម ។

កិច្ចសន្យាជាមួយអតិថិជនដែលទទួលស្គាល់ជាឧបករណ៍ហិរញ្ញវត្ថុ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អាចមានវិសាលភាពដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក 9 និងដោយផ្នែកនៅក្នុង ស.រ.ហ.អ.ក 15 ។ ក្នុងករណីនេះ ជាដំបូងធនាគារត្រូវអនុវត្ត ស.រ.ហ.អ.ក 9 ដើម្បីបែងចែក និងវាស់វែងផ្នែកនៃកិច្ចសន្យា ដែលចាត់ចូលនៅក្នុងវិសាលភាពនៃ ស.រ.ហ.អ.ក 9 ហើយបន្ទាប់មកអនុវត្ត ស.រ.ហ.អ.ក 15 ចំពោះផ្នែកដែលនៅសេសសល់ ។

ន. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ

តម្លៃយោងនៃទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុរបស់ធនាគារ ក្រៅពីសន្និធិ ទ្រព្យសកម្មជាប់កិច្ចសន្យា និងពន្ធពន្យារជាទ្រព្យសកម្ម ត្រូវបានត្រួតពិនិត្យឡើងវិញនៅរាល់ការិយបរិច្ឆេទរបាយការណ៍នីមួយៗ ដើម្បីកំណត់ថាតើមានសញ្ញាណណាមួយដែលបង្ហាញថា ទ្រព្យសកម្មទាំងនោះមានឱនភាពនៃតម្លៃ ឬទេ ។ ប្រសិនបើមានសញ្ញាណនោះកើតឡើង

នោះការប៉ាន់ស្មានលើតម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្មត្រូវបាន ធ្វើឡើង ។ ចំពោះទ្រព្យសកម្មអរូបីដែលមានអាយុកាលប្រើប្រាស់មិនកំណត់ ឬមិនទាន់អាចប្រើប្រាស់បាន តម្លៃដែលអាចប្រមូលមកវិញបានត្រូវធ្វើការប៉ាន់ស្មានជាប្រចាំនៅក្នុងពេលតែមួយ ។ ការខាតបង់លើ ឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ប្រសិនបើតម្លៃយោងរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ធំជាងការប៉ាន់ស្មានតម្លៃដែលអាចប្រមូលមកវិញបាន ។

តម្លៃដែលអាចប្រមូលមកវិញបានរបស់ទ្រព្យសកម្ម ឬឯកតាបង្កើតសាច់ប្រាក់ គឺជាតម្លៃដែលធំជាងរវាងតម្លៃប្រើប្រាស់ និងតម្លៃសមស្រប ដកចំណាយដើម្បីលក់ចេញ ។ ក្នុងការប៉ាន់ប្រមាណតម្លៃប្រើប្រាស់ ការ ប៉ាន់ស្មានលំហូរទឹកប្រាក់នាពេលអនាគត ត្រូវបានធ្វើអប្បបរមាទៅនឹងតម្លៃបច្ចុប្បន្ន ដោយប្រើអត្រាការប្រាក់មុនបង់ពន្ធ ដែលឆ្លុះបញ្ចាំងការប៉ាន់ប្រមាណតម្លៃពេលវេលាក្នុងលក្ខខណ្ឌទីផ្សារបច្ចុប្បន្ន និងហានិភ័យជាក់លាក់សម្រាប់ទ្រព្យសកម្មទាំងនោះ ឬឯកតាបង្កើតសាច់ប្រាក់ ។

សម្រាប់គោលបំណងនៃការធ្វើតេស្តលើឱនភាពនៃតម្លៃ ទ្រព្យសកម្មត្រូវបានដាក់បញ្ចូលគ្នាជាក្រុមតូចៗ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ដែលអាចបង្កើតសាច់ប្រាក់បានពីការបន្តការប្រើប្រាស់

ដោយមិនពឹងផ្អែកខ្លាំងលើលំហូរទឹកប្រាក់នៃទ្រព្យសកម្ម

ឬឯកតាបង្កើតសាច់ប្រាក់ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

35. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ន. ឱនភាពនៃតម្លៃរបស់ទ្រព្យសកម្មមិនមែនហិរញ្ញវត្ថុ (ត)

ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត ។ ការខាតបង់លើឱនភាពនៃតម្លៃ នៃឯកតាបង្កើតសាច់ប្រាក់

ត្រូវបានបែងចែកដោយកាត់បន្ថយតម្លៃយោងនៃតម្លៃកេរ្តិ៍ឈ្មោះរបស់ឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) ជាមុន ហើយបន្ទាប់មកដើម្បីកាត់បន្ថយតម្លៃយោងនៃទ្រព្យសកម្ម ដទៃទៀតនៅក្នុងឯកតាបង្កើតសាច់ប្រាក់ (ក្រុមនៃឯកតាបង្កើតសាច់ប្រាក់) លើមូលដ្ឋានសមាមាត្រ ។

ការខាតបង់លើឱនភាពនៃតម្លៃ ដែលទទួលស្គាល់ក្នុងពេលកន្លងផុតទៅ ត្រូវបានប៉ាន់ប្រមាណរាល់ កាលបរិច្ឆេទនៃការរាយការណ៍ ថាមានសញ្ញាណណាមួយដែលការខាតបង់បានថយចុះ ឬលែងមានការ ខាតបង់តទៅទៀត ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវកត់ត្រាបញ្ចូលសមកវិញ

ប្រសិនបើមានការប្រែប្រួលតម្លៃប៉ាន់ស្មានដែលប្រើប្រាស់ដើម្បីកំណត់តម្លៃដែលអាចប្រមូលមកវិញបាន ។ ការខាតបង់លើឱនភាពនៃតម្លៃ ត្រូវបានកត់ត្រាបញ្ចូលសមកវិញ

ត្រឹមកម្រិតមួយដែលមិនធ្វើឲ្យតម្លៃយោងរបស់ទ្រព្យសកម្មនេះ មិនលើសពីតម្លៃយោងដែលត្រូវកំណត់ (ដករំលស់) ក្នុងករណីពុំមានការទទួលស្គាល់ការខាតបង់លើឱនភាពនៃ តម្លៃ។

ប. ពន្ធលើប្រាក់ចំណេញ

ចំណាយពន្ធលើប្រាក់ចំណេញរួមមានពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ និងពន្ធពន្យារ ។ ពន្ធលើប្រាក់ចំណេញត្រូវបានទទួលស្គាល់ជាចំណេញ ឬខាត

លើកលែងតែពន្ធនេះទាក់ទងទៅនឹងធាតុដែលត្រូវទទួលស្គាល់ដោយផ្ទាល់នៅក្នុងមូលធន ឬលទ្ធផលលម្អិតផ្សេងៗ ។ សម្ព័ន្ធធនាគារ និងធនាគារបានកំណត់ថា ការប្រាក់ និងការដាក់ពិន័យទាក់ទងនឹងពន្ធលើប្រាក់ចំណេញ រួមបញ្ចូលបំណកស្រាយពន្ធមិនច្បាស់លាស់ មិនបំពេញទៅនឹងនិយមន័យនៃពន្ធលើប្រាក់ចំណេញ

ដូច្នេះហើយវាត្រូវបានកត់ត្រាក្រោមស្តង់ដារគណនេយ្យអន្តរជាតិនៃកម្ពុជា (“ស.គ.អ.ក”) 37 សំវិធានធន បំណុលយថាភាព និងទ្រព្យសកម្មយថាភាព ហើយត្រូវបានទទួលស្គាល់ថាជាការចំណាយដែលពាក់ព័ន្ធ “ការចំណាយផ្សេងទៀត” ។

១. ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ

ពន្ធលើប្រាក់ចំណេញប្រចាំឆ្នាំ រួមមានពន្ធដែលត្រូវបង់ ឬទទួល លើប្រាក់ចំណេញជាប់ពន្ធប្រចាំឆ្នាំ ដោយប្រើអត្រាពន្ធដែលបានអនុម័ត ឬបានអនុម័តជាអាទិ៍នៅកាលបរិច្ឆេទរាយការណ៍ និងនិយ័តភាពណាមួយទៅលើពន្ធត្រូវបង់ពីឆ្នាំមុនៗ ។

២. ពន្ធពន្យារ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ពន្ធពន្យារត្រូវបានទទួលស្គាល់ដោយផ្អែកលើភាពលម្អៀងបណ្តោះអាសន្ន រវាងតម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ និងតម្លៃយោងសម្រាប់ការគិតពន្ធ ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

5. គោលនយោបាយគណនេយ្យសំខាន់ៗ (ត)

ប. ពន្ធលើប្រាក់ចំណេញ (ត)

(i). ពន្ធពន្យារ (ត)

ពន្ធពន្យារជាទ្រព្យសកម្ម ត្រូវទទួលស្គាល់ចំពោះការខាតបង់ពន្ធមិនទាន់បានប្រើប្រាស់ និងភាពលម្អៀង
បណ្តោះអាសន្នដែលអាចកាត់កងបាន ត្រឹមកម្រិតដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគត
អាចប្រើប្រាស់សម្រាប់កាត់កងជាមួយភាពលម្អៀងបណ្តោះអាសន្ននោះបាន ។
ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានត្រួតពិនិត្យនៅរៀងរាល់កាលបរិច្ឆេទរបាយការណ៍
និងត្រូវបានកាត់បន្ថយក្នុងករណីមិនអាចប្រើប្រាស់នូវអត្ថប្រយោជន៍ពន្ធទាំងនោះបាន ។
ការកាត់បន្ថយនោះត្រូវកត់ត្រាបញ្ជាក់សមកវិញនៅពេលដែលប្រាក់ចំណេញជាប់ពន្ធនាពេលអនាគតមានលក្ខណៈប្រសើរឡើង ។

ពន្ធពន្យារជាទ្រព្យសកម្មត្រូវបានវាស់វែងតាមអត្រាពន្ធ
ដែលរំពឹងថានឹងត្រូវប្រើចំពោះភាពលម្អៀងបណ្តោះអាសន្ន នៅពេលដែលវាអាចប្រើប្រាស់បាន ឬកាត់កងបាន
ដោយប្រើអត្រាពន្ធនៅកាលបរិច្ឆេទរបាយការណ៍ ។

ការវាស់វែងពន្ធពន្យារ ឆ្លុះបញ្ចាំងនូវពន្ធដែលធនាគាររំពឹងថាអាចប្រើប្រាស់បាន ឬអាចកាត់កងបាននូវ
តម្លៃយោងរបស់ទ្រព្យសកម្ម និងបំណុល ។

ពន្ធពន្យារជាទ្រព្យសកម្ម និងពន្ធពន្យារជាបំណុល អាចកាត់កងបានតែក្នុងករណីវាបានបំពេញលក្ខខណ្ឌ
ជាក់លាក់ណាមួយ ។

ជ. បំណុលយថាភាព

ក្នុងករណីដែលមិនតម្រូវឲ្យមានការហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច ឬចំនួនទឹកប្រាក់ដែលមិនអាច
ប៉ាន់ស្មានបាននោះ កាតព្វកិច្ចមិនត្រូវបានទទួលស្គាល់នៅក្នុងរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុនោះទេ
ហើយវាត្រូវបានបង្ហាញថាជាបំណុលយថាភាព
លើកលែងតែប្រូបាប៊ីលីតេនៃលំហូរចេញនូវអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែគ្មាន ។
កាតព្វកិច្ចដែលអាចកើតមាន ប៉ុន្តែ អត្ថិភាពនៃកាតព្វកិច្ច នឹងត្រូវបានបញ្ជាក់ដោយការ កើតឡើង
ឬមិនកើតឡើងនៃព្រឹត្តិការណ៍នាពេលអនាគត មួយ ឬច្រើន
ក៏ត្រូវបានបង្ហាញថាជាបំណុលយថាភាពដែលអាចកើតមានឡើង
លុះត្រាតែប្រូបាប៊ីលីតេនៃការហូរចេញនៃអត្ថប្រយោជន៍សេដ្ឋកិច្ច គឺស្មើតែ គ្មាន។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.រ.ទ.ហ.អ.ក

ការអនុវត្តក្របខណ្ឌស្តង់ដារ ស.រ.ទ.ហ.អ.ក

សម្ព័ន្ធធនាគារ និងធនាគារ បានអនុវត្តស្តង់ដាររបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិនៃកម្ពុជា (‘ស.រ.ទ.ហ.អ.ក’) ដែលដូចគ្នានឹងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ ដែលចេញដោយក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ(‘IASB’) នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2019 ។ របាយការណ៍ហិរញ្ញវត្ថុនេះ ជារបាយការណ៍ហិរញ្ញវត្ថុដែលបានរៀបចំឡើងស្របតាម ស.រ.ទ.ហ.អ.ក រួមទាំងការអនុវត្ត ស.រ.ហ.អ.ក 1 ការអនុវត្តជាលើកដំបូង ស.រ.ទ.ហ.អ.ក ។

ហេតុដូច្នេះ សម្ព័ន្ធធនាគារ និងធនាគារបានរៀបចំរបាយការណ៍ហិរញ្ញវត្ថុដោយអនុលោមតាម ស.រ.ទ.ហ.អ.ក ដែលមានប្រសិទ្ធភាពអនុវត្តសម្រាប់ការិយបរិច្ឆេទចាប់ផ្តើមនៅ ឬនៅក្រោយថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 រួមជាមួយនឹងព័ត៌មានប្រៀបធៀប នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 និងសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដូចដែលបានរៀបរាប់នៅក្នុងគោលនយោបាយគណនេយ្យសំខាន់ៗ នៅក្នុងកំណត់សម្គាល់ 35 ។

ក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុទាំងនេះ

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារត្រូវបានរៀបចំឡើងដំបូង នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក ។ និយ័តភាពសំខាន់ៗ ដែលបានធ្វើឡើងដោយសម្ព័ន្ធធនាគារ និងធនាគារក្នុងការកត់ត្រាឡើងវិញនូវរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន នាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ហិរញ្ញវត្ថុដែលបានបោះផ្សាយពីមុន សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដែលរបាយការណ៍ហិរញ្ញវត្ថុនេះ ត្រូវបានរៀបចំឡើងដោយស្របទៅតាមស្តង់ដារគណនេយ្យកម្ពុជា និងគោលការណ៍ណែនាំរបស់ធនាគារជាតិនៃកម្ពុជា ពាក់ព័ន្ធនឹងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ហៅកាត់ថា (‘ស្តង់ដារពីមុន’) ត្រូវបានបង្ហាញដូចខាងក្រោម ។

ការអនុវត្តការលើកលែងដែលអាចជ្រើសរើសបាន

ស.រ.ទ.ហ.អ.ក 1 អនុញ្ញាតឱ្យអ្នកអនុវត្តជាលើកដំបូង នូវការលើកលែងមួយចំនួនពីការអនុវត្តតាមវិធីសាស្ត្រប្រតិសកម្មនូវតម្រូវការ ស.រ.ទ.ហ.អ.ក ។ សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តការលើកលែងដូចខាងក្រោម៖

តម្លៃសមស្រប ឬការវាយតម្លៃឡើងវិញដោយចាត់ទុកជាថ្លៃដើម - ទ្រព្យ និងបរិក្ខារ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

សម្ព័ន្ធធនាគារ និងធនាគារបានជ្រើសរើសដើម្បីវាស់វែងធាតុនីមួយៗ នៃទ្រព្យ និងបរិក្ខារ ដោយប្រើប្រាស់ស្តង់ដារពីមុន ដែលអាចប្រៀបធៀបបានទៅនឹងតម្លៃដើមដករំលស់ ស្របតាម ស.វ.ទ.ហ.អ.ក នៅការិយបរិច្ឆេទផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក ។

36. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.វ.ទ.ហ.អ.ក (ត)

ភក្តិសន្យា

ស.វ.ទ.ហ.អ.ក 16 ណែនាំអំពីការធ្វើវិសោធនកម្មដែលមានសារៈសំខាន់ចំពោះ ស.វ.ទ.ហ.អ.ក 1 ដែលរួមមានជម្រើសសម្រាប់អ្នកអនុវត្តជាលើកដំបូង ដើម្បីអនុវត្តនិយមន័យភក្តិសន្យាថ្មីចំពោះកិច្ចសន្យាដែលមានស្រាប់នៅកាលបរិច្ឆេទនៃការផ្លាស់ប្តូរដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈនៅការិយបរិច្ឆេទនោះ ។

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តការលើកលែងដូចខាងលើ និងរក្សាការសន្និដ្ឋានដែលទទួលបានពីការវាយតម្លៃដែលបានធ្វើឡើងកាលពីឆ្នាំមុនក្រោមស្តង់ដារពីមុន សម្រាប់ការរៀបចំភក្តិសន្យាដែលមានស្រាប់។

ជម្រើសនៃការលើកលែងផ្សេងៗទៀត ដែលមាននៅក្នុង ស.វ.ហ.អ.ក 1 ដែលមិនត្រូវបានពិភាក្សានៅទីនេះ គឺមិនមានផលប៉ះពាល់ជាសារវន្តដល់សម្ព័ន្ធធនាគារ និងធនាគារឡើយ ។

ការលើកលែងដែលមិនអាចជ្រើសរើសបាន

ការប៉ាន់ស្មាន

ការប៉ាន់ស្មាននៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 គឺស្របគ្នានឹងការប៉ាន់ស្មានដែលមានការិយបរិច្ឆេទដូចគ្នាដោយស្របតាមស្តង់ដារពីមុន ។

ការប៉ាន់ស្មានដែលធនាគារបានប្រើដើម្បីបង្ហាញចំនួនទឹកប្រាក់ទាំងនេះដោយអនុលោមទៅតាម

ស.វ.ទ.ហ.អ.ក គឺឆ្លុះបញ្ចាំងពីលក្ខខណ្ឌដែលមាននៅថ្ងៃ ទី 1 ខែ មករា ឆ្នាំ 2018

ដែលជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក និងនៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

ការឈប់ទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

អ្នកអនុវត្តជាលើកដំបូង ត្រូវតែអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.វ.ទ.ហ.អ.ក សម្រាប់ប្រតិបត្តិការដែលបានកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ជាការិយបរិច្ឆេទនៃការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក តាមវិធីសាស្ត្រទស្សនវិស័យ ។ ទោះជាយ៉ាងណាក៏ដោយ

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

អង្គភាពមួយអាចអនុវត្តការឈប់ទទួលស្គាល់តាមតម្រូវការរបស់ ស.រ.ទ.ហ.អ.ក
ចាប់ពីការិយបរិច្ឆេទប្រតិបត្តិកម្ម ដែលអង្គភាពបាន ជ្រើសរើសប្រសិនបើ ព័ត៌មានដែលតម្រូវឲ្យធ្វើបែបនេះ
គឺទទួលបាននៅពេលចាប់ផ្តើមធ្វើប្រតិបត្តិការគណនេយ្យទាំងនោះ ។

សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្តតាមតម្រូវការនៃការឈប់ទទួលស្គាល់របស់ ស.រ.ទ.ហ.អ.ក តាម
វិធីសាស្ត្រទស្សនវិស័យសម្រាប់ប្រតិបត្តិការដែលកើតឡើងនៅថ្ងៃ ឬនៅក្រោយថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់

ការផ្ទៀងផ្ទាត់ រួមមានជួរឈរពីសម្រាប់ការិយបរិច្ឆេទនីមួយៗ ក៏ដូចជាលទ្ធផលនៃស្តង់ដារពីមុន និង
ស.រ.ទ.ហ.អ.ក ។ ជួរឈរនៃ “ ការធ្វើចំណាត់ថ្នាក់ឡើងវិញ” រួមមានការធ្វើចំណាត់ថ្នាក់ឡើងវិញ
និងការវិភាគចំនួនទឹកប្រាក់ឡើងវិញ តាមស្តង់ដារពីមុន និង ស.រ.ទ.ហ.អ.ក
សម្រាប់របាយការណ៍ស្ថានភាព ហិរញ្ញវត្ថុ ។ ជួរឈរនៃ “ផលប៉ះពាល់នៃការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក”
បានបង្ហាញពីផលប៉ះពាល់នៃការផ្លាស់ប្តូរការទទួលស្គាល់ និងការវាស់វែងដែលតម្រូវដោយការផ្លាស់ប្តូរទៅ
ស.រ.ទ.ហ.អ.ក” ។ ជួរឈរនៃ “ផលប៉ះពាល់ពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក”
ត្រូវបានវិភាគបន្ថែមទៀតលើប្រភេទនៃនិយ័តភាព ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ សង្ខេបពីផលប៉ះពាល់នៃការអនុវត្តដំបូង ស.រ.ទ.ហ.អ.ក ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017 និងនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗទៀត របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ។

សម្ព័ន្ធធនាគារ	កំណត់សម្គាល់	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017				ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018			
		ផលប៉ះពាល់នៃអន្តរកាលលើ ស.រ.ទ.ហ.អ.ក			ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក	ផលប៉ះពាល់នៃអន្តរកាលលើ ស.រ.ទ.ហ.អ.ក			ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក
		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាវាស់វែងឡើងវិញ ដុល្លារអាមេរិក		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាវាស់វែងឡើងវិញ ដុល្លារអាមេរិក	
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	ក(i)	27,674,096	(27,674,096)	-	-	29,132,324	(29,132,324)	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	ក(i)	122,647,307	(122,647,307)	-	-	96,666,941	(96,666,941)	-	-
ប្រាក់បញ្ញើជាមួយធនាគារនានា	ក(i)	18,312,863	(18,312,863)	-	-	21,659,880	(20,459,880)	-	1,200,000
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	ក(i)	-	101,750,297	(180,345)	101,569,952	-	84,374,983	-	84,374,983
ប្រាក់តម្កល់តាមច្បាប់	ក(i)	-	66,883,969	-	66,883,969	-	61,884,162	-	61,884,162
ឥណទាន និងបុរេប្រទានផ្តល់ដល់ សុទ្ធ	ក	316,408,637	-	(8,052,724)	308,355,913	315,424,198	-	(4,273,449)	311,150,749
ទ្រព្យសកម្មផ្សេងៗ	ក(ii)	6,270,533	-	(1,333,989)	4,936,544	4,922,910	-	(1,237,021)	3,685,889
ការវិនិយោគតាម FVOCI		297,767	-	-	297,767	340,968	-	-	340,968
ភតិសន្យាហិរញ្ញវត្ថុដែលត្រូវទទួល		-	-	-	-	4,104	-	(4,104)	-
ទ្រព្យសកម្មអរូបី		843,566	-	-	843,566	421,815	-	-	421,815
ទ្រព្យ និងបរិក្ខារ		31,616,949	-	-	31,616,949	41,109,621	-	-	41,109,621
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	ខ	-	-	3,290,218	3,290,218	-	-	2,904,141	2,904,141
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	គ	9,186,284	-	2,195,001	11,381,285	8,040,820	-	1,591,571	9,632,391
ទ្រព្យសកម្មសរុប(ដុល្លារអាមេរិក)		533,258,002	-	(4,081,839)	529,176,163	517,723,581	-	(1,018,862)	516,704,719
សកម្មសរុប (ពាន់រៀល-កំណត់សម្គាល់ 5)		2,152,762,554	-	(16,478,384)	2,136,284,170	2,080,213,348	-	(4,093,788)	2,076,119,561

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

សម្ព័ន្ធធនាគារ	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧				ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
		ផលប៉ះពាល់នៃអន្តរកាលលើស.វ.ទ.ហ.អ.ក			ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨	ផលប៉ះពាល់នៃអន្តរកាលលើស.វ.ទ.ហ.អ.ក			ស.វ.ទ.ហ.អ.ក
		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែង ឡើងវិញ ដុល្លារអាមេរិក	
បំណុលនិងមូលធន									
ប្រាក់បញ្ញើរបស់អតិថិជន	ក(៧)	279,512,580	-	2,313,043	281,825,623	331,025,641	-	1,871,713	332,897,354
ប្រាក់បញ្ញើរបស់ធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា	ក(៧)	5,994,194	-	5,610	5,999,804	4,157,934	-	3,795	4,161,729
ប្រាក់កម្ចី	ក(៧)	122,565,440	-	84,307	122,649,747	53,232,689	-	22,163	53,254,852
បំណុលបន្ទាប់បន្សំ	ក(៧)	29,000,000	-	98,482	29,098,482	29,000,000	-	212,458	29,212,458
សំវិធានធនលើកិច្ចសន្យាធានា		-	-	-	-	322,089	-	-	322,089
បំណុលភតិសន្យា	ខ	-	-	3,647,117	3,647,117	-	-	3,325,536	3,325,536
បំណុលផ្សេងៗ	ក(៧)	23,636,692	-	(2,447,647)	21,189,045	23,118,586	-	(2,079,968)	21,038,618
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		255,613	-	-	255,613	416,028	-	-	416,028
បំណុលពន្ធលើប្រាក់ចំណេញក្នុងគ្រា		82,819	-	-	82,819	175,656	-	-	175,656
បំណុលសរុប		461,047,338	-	3,700,912	464,748,250	441,448,623	-	3,355,697	444,804,320

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧				ថ្ងៃទី ៣១ ខែ មករា ឆ្នាំ ២០១៨	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
	ផលប៉ះពាល់នៃអន្តរកាលលើ			ស.វ.ទ.ហ.អ.ក		ផលប៉ះពាល់នៃអន្តរកាលលើ			ស.វ.ទ.ហ.អ.ក
	ស្តង់ដារពីមុន	ស.វ.ទ.ហ.អ.ក				ស្តង់ដារពីមុន	ស.វ.ទ.ហ.អ.ក		
		កាចាត់ថ្នាក់ឡើងវិញ	ការវាស់វែងឡើងវិញ				កាចាត់ថ្នាក់ឡើងវិញ	ការវាស់វែងឡើងវិញ	
សម្ព័ន្ធធនាគារ	ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក	
មូលធន									
ដើមទុន	37,500,000	-	-	37,500,000	80,000,000	-	-	80,000,000	
ដើមទុនបន្ថែមពីភាគទុរិក	42,500,000	-	-	42,500,000	-	-	-	-	
ប្រាក់ខាតបង្គរ	(33,628,726)	-	(7,782,751)	(41,411,477)	(29,598,314)	-	(4,374,559)	(33,972,873)	
ទុនបម្រុងដែលមិនអាចបែងចែកបាន	25,622,772	-	-	25,622,772	25,622,772	-	-	25,622,772	
ទុនបម្រុងលើតម្លៃសមស្រប	216,618	-	-	216,618	250,500	-	-	250,500	
មូលធនសរុប	72,210,664	-	(7,782,751)	64,427,913	76,274,958	-	(4,374,559)	71,900,399	
បំណុល និងមូលធនសរុប)ដុល្លារអាមេរិក(	533,258,002	-	(4,081,839)	529,176,163	517,723,581	-	(1,018,862)	516,704,719	
បំណុល និងមូលធនសរុប (ពាន់រៀល-កំណត់សម្គាល់ ៥)	2,152,762,554	-	(16,478,384)	2,136,284,170	2,080,213,348	-	(4,093,787)	2,076,119,561	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

ការផ្ទៀងផ្ទាត់ខាងក្រោមនេះ សង្ខេបពីផលប៉ះពាល់នៃការអនុវត្តដំបូង ស.រ.ទ.ហ.អ.ក ទៅលើស្ថានភាពហិរញ្ញវត្ថុរបស់ធនាគារ នាថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧ និងនៅថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨ និងរបាយការណ៍ចំណេញ ឬខាត និងលទ្ធផលលម្អិតផ្សេងៗទៀត របស់ធនាគារសម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់នៅថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨ ។

ធនាគារ	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៧				ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៨			
		ផលប៉ះពាល់នៃអន្តរកាលលើ			ថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៨	ផលប៉ះពាល់នៃអន្តរកាលលើ			
		ស.រ.ទ.ហ.អ.ក	ស.រ.ទ.ហ.អ.ក	ស.រ.ទ.ហ.អ.ក		ស.រ.ទ.ហ.អ.ក	ស.រ.ទ.ហ.អ.ក	ស.រ.ទ.ហ.អ.ក	
		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាផាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក	ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	កាផាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.រ.ទ.ហ.អ.ក ដុល្លារអាមេរិក
ទ្រព្យសកម្ម									
សាច់ប្រាក់ក្នុងដៃ	ក(i)	27,674,096	(27,674,096)	-	-	29,132,324	(29,132,324)	-	-
សមតុល្យនៅធនាគារជាតិនៃកម្ពុជា	ក(i)	122,647,307	(122,647,307)	-	-	96,666,941	(96,666,941)	-	-
ប្រាក់បញ្ញើជាមួយធនាគារនានា	ក(i)	18,034,535	(18,034,535)	-	-	20,833,411	(19,633,411)	-	1,200,000
សាច់ប្រាក់ និងសាច់ប្រាក់សមមូល	ក(i)	-	101,471,969	(180,345)	101,291,624	-	83,548,514	-	83,548,514
ប្រាក់តម្កល់តាមច្បាប់		-	66,883,969	-	66,883,969	-	61,884,162	-	61,884,162
ឥណទាន និងប្តូរប្រទាន	ក(i)	316,408,637	-	(8,052,724)	308,355,913	315,424,198	-	(4,273,449)	311,150,749
ទ្រព្យសកម្មផ្សេងៗ	ក(i)	5,269,333	-	(1,333,989)	3,935,344	4,918,055	-	(1,237,021)	3,681,034
ការវិនិយោគតាម FVOCI	ក(i)	297,767	-	-	297,767	340,968	-	-	340,968
វិនិយោគក្រុមហ៊ុនបុត្រសម្ព័ន្ធ		490	-	-	490	490	-	-	490
ទ្រព្យសកម្មអរូបី		842,708	-	-	842,708	421,171	-	-	421,171
ទ្រព្យ និងបរិក្ខារ		22,654,595	-	-	22,654,595	31,938,445	-	-	31,938,445
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	ខ	-	-	8,558,833	8,558,833	-	-	7,864,268	7,864,268
ពន្ធពន្យារជាទ្រព្យសកម្ម – សុទ្ធ	គ	9,155,355	-	2,195,001	11,350,356	8,038,982	-	1,591,571	9,630,553
ទ្រព្យសកម្មសរុប (ដុល្លារអាមេរិក)		522,984,823	-	1,186,776	524,171,599	507,714,985	-	3,945,369	511,660,354
ទ្រព្យសកម្មសរុប (ពាន់រៀល- លំ ៥)		2,111,289,730	-	4,791,015	2,116,080,745	2,039,998,810	-	15,852,492	2,055,851,302

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ ២០១៩

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

ធនាគារ	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2017				ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018			
		ស្តង់ដារពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ទ.ហ.អ.ក		ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក		ស្តង់ដារពីមុន ដុល្លារអាមេរិក	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ទ.ហ.អ.ក		ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក
			កាចាត់ថ្នាក់ ឡើងវិញ	កាដាស់វែង ឡើងវិញ				កាចាត់ថ្នាក់ ឡើងវិញ	កាដាស់វែង ឡើងវិញ	
បំណុល និងមូលធន										
ប្រាក់បញ្ញើរបស់អតិថិជន	ក(៧)	280,481,084	-	2,313,043	282,794,127	333,263,250	-	1,871,713	335,134,963	
ប្រាក់បញ្ញើរបស់ធនាគារ និង គ្រឹះស្ថានហិរញ្ញវត្ថុនានា	ក(៧)	5,994,194	-	5,610	5,999,804	4,157,934	-	3,795	4,161,729	
សំវិធានធនលើកិច្ចសន្យាធានា		-	-	-	-	322,089	-	-	322,089	
ប្រាក់កម្ចី	ក(៧)	110,549,757	-	84,306	110,634,063	41,205,882	-	22,163	41,228,045	
បំណុលបន្ទាប់បន្សំ	ក(៧)	29,000,000	-	98,482	29,098,482	29,000,000	-	212,458	29,212,458	
បំណុលភតិសន្យា	ខ	1,030,755	-	8,969,527	10,000,282	968,743	-	8,319,928	9,288,671	
បំណុលផ្សេងៗ	ក(៧)	23,703,277	-	(2,501,441)	21,201,836	22,673,095	-	(2,110,129)	20,562,966	
សំវិធានធនលើអត្ថប្រយោជន៍និយោជិត		255,613	-	-	255,613	416,028	-	-	416,028	
បំណុលពន្ធលើប្រាក់ចំណេញក្នុងគ្រា		36,212	-	-	36,212	37,083	-	-	37,083	
បំណុលសរុប		451,050,892	-	8,969,527	460,020,419	432,044,104	-	8,319,928	440,364,032	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់មូលធន (ត)

ធនាគារ	កំណត់សម្គាល់	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2017				ថ្ងៃទី ១ ខែ មករា ឆ្នាំ 2018	ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ 2018			
		ផលប៉ះពាល់នៃអន្តរកាលលើស.វ.ទ.ហ.អ.ក			ស.វ.ទ.ហ.អ.ក		ផលប៉ះពាល់នៃអន្តរកាលលើស.វ.ទ.ហ.អ.ក			ស.វ.ទ.ហ.អ.ក
		កាចាត់ថ្នាក់ឡើងវិញ	ការវាស់វែងឡើងវិញ	កាចាត់ថ្នាក់ឡើងវិញ			ការវាស់វែងឡើងវិញ			
								ស្តង់ដារពីមុន ដុល្លារអាមេរិក	ដុល្លារអាមេរិក	
មូលធន										
ដើមទុន		37,500,000	-	-	37,500,000	80,000,000	-	-	80,000,000	
ដើមទុនបន្ថែមពីភាគទុនិក		42,500,000	-	-	42,500,000	-	-	-	-	
ប្រាក់ខាតបង្គរ		(33,905,459)	-	(7,782,751)	(41,688,210)	(30,202,391)	-	(4,374,559)	(34,576,950)	
ទុនបម្រុងដែលមិនអាចបែងចែកបាន		25,622,772	-	-	25,622,772	25,622,772	-	-	25,622,772	
ទុនបម្រុងលើតម្លៃសមស្រប		216,618	-	-	216,618	250,500	-	-	250,500	
មូលធនសរុប		71,933,931	-	(7,782,751)	64,151,180	75,670,881	-	(4,374,559)	71,296,322	
បំណុល និងមូលធនសរុប) ដុល្លារអាមេរិក(		522,984,823	-	1,186,776	524,171,599	507,714,985	-	3,945,369	511,660,354	
បំណុល និងមូលធនសរុប(ពាន់រៀល-កំណត់សម្គាល់ ៥)		2,111,289,730	-	4,791,015	2,116,080,745	2,039,998,810	-	15,852,492	2,055,851,302	

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ

ឬខាត

និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

សម្ព័ន្ធធនាគារ ចំណូលពីប្រតិបត្តិការ	កំណត់សម្គាល់	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ទ.ហ.អ.ក			
		ស្តង់ដារពីមុន ដុល្លារអាមេរិក	ការចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក
ចំណូលពីការប្រាក់	ក(៣)	25,430,160	-	1,213,294	26,643,454
ចំណាយលើការប្រាក់	ខ	(8,641,227)	-	(262,278)	(8,903,505)
ចំណូលពីការប្រាក់សុទ្ធ		16,788,933	-	951,016	17,739,949
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	ក(៣)	1,282,226	-	(801,212)	481,014
ចំណូលផ្សេងៗ		14,194,309	-	210,102	14,404,411
ចំណេញពីប្រតិបត្តិការសរុប		32,265,468	-	359,906	32,625,374
ចំណាយលើបុគ្គលិក		(4,921,151)	-	-	(4,921,151)
ចំណាយប្រតិបត្តិការផ្សេងៗ	ខ	(6,791,375)	-	7,210	(6,784,165)
		(11,712,526)	-	7,210	
ចំណាយលើប្រតិបត្តិការសរុប					(11,705,316)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		20,552,942	-	367,116	20,920,058
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	ក(៣)	(14,865,821)	-	3,644,506	(11,221,315)
ប្រាក់ចំណេញមុនដកពន្ធ		5,687,121	-	4,011,622	9,698,743
ចំណាយពន្ធលើប្រាក់ចំណេញ	គ	(1,316,004)	-	(603,430)	(1,919,434)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		4,371,117	-	3,408,192	7,779,309
លទ្ធផលលម្អិតផ្សេងៗ					
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	33,882	33,882

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	<u>4,371,117</u>	<u>-</u>	<u>3,442,074</u>	<u>7,813,191</u>
--------------------------------------	------------------	----------	------------------	------------------

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ទ.ហ.អ.ក (ត)

ការផ្ទៀងផ្ទាត់របាយការណ៍ចំណេញ

ឬខាត

និងលទ្ធផលលម្អិតផ្សេងៗ

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 (ត)

ធនាគារ ចំណូលពីប្រតិបត្តិការ	កំណត់សម្គាល់	ផលប៉ះពាល់នៃអន្តរកាលលើ ស.វ.ទ.ហ.អ.ក			
		ស្តង់ដារពីមុន ដុល្លារអាមេរិក	កាចាត់ថ្នាក់ឡើងវិញ ដុល្លារអាមេរិក	ការវាស់វែងឡើងវិញ ដុល្លារអាមេរិក	ស.វ.ទ.ហ.អ.ក ដុល្លារអាមេរិក
ចំណូលពីការប្រាក់	ក(៣)	25,349,028	-	1,213,294	26,562,322
ចំណាយលើការប្រាក់	ខ	(8,071,388)	-	(424,714)	(8,496,102)
ចំណូលពីការប្រាក់សុទ្ធ		17,277,640	-	788,580	18,066,220
ចំណូលកម្រៃ និងជើងសារ - សុទ្ធ	ក(៣)	1,282,226	-	(801,212)	481,014
ចំណូលផ្សេងៗ		13,415,156	-	-	13,415,156
ចំណេញពីប្រតិបត្តិការសរុប		31,975,022	-	(12,632)	31,962,390
ចំណាយលើបុគ្គលិក		(4,915,141)	-	-	(4,915,141)
ចំណាយប្រតិបត្តិការផ្សេងៗ	ខ	(7,374,619)	-	379,748	(6,994,871)
		(12,289,760)	-	379,748	
ចំណាយលើប្រតិបត្តិការសរុប					(11,910,012)
ចំណេញពីប្រតិបត្តិការមុនឱនភាពនៃតម្លៃ		19,685,262	-	367,116	20,052,378
ការខាតបង់លើឱនភាពនៃតម្លៃនៃ ឧបករណ៍ហិរញ្ញវត្ថុ	ក(៣)	(14,865,821)	-	3,644,506	(11,221,315)
ប្រាក់ចំណេញមុនដកពន្ធ		4,819,441	-	4,011,622	8,831,063
ចំណាយពន្ធលើប្រាក់ចំណេញ		(1,116,373)	-	(603,430)	(1,719,803)
ចំណេញសុទ្ធសម្រាប់ការិយបរិច្ឆេទ		3,703,068	-	3,408,192	7,111,260
លទ្ធផលលម្អិតផ្សេងៗ					
ទុនបម្រុងលើការប្តូររូបិយប័ណ្ណ		-	-	33,882	33,882

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

លទ្ធផលលម្អិតសរុបសម្រាប់ការិយបរិច្ឆេទ	<u>3,703,068</u>	<u>-</u>	<u>3,442,074</u>	<u>7,145,142</u>
--------------------------------------	------------------	----------	------------------	------------------

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនមុខរបរសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ឧបករណ៍ហិរញ្ញវត្ថុ បង្ហាញនូវតម្រូវការសម្រាប់ការទទួលស្គាល់ និងការវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ បំណុលហិរញ្ញវត្ថុ និងកិច្ចសន្យាមួយចំនួនដើម្បីទិញ ឬលក់ធាតុដែលមិនមែនជាហិរញ្ញវត្ថុ ។ ភាគីណែនាំផងដែរនូវគំរូថ្មី “ការរំពឹងទុកឥណទានខាតបង់” (ECL) និងគំរូគណនេយ្យការពារហានិភ័យទូទៅថ្មី ។ សម្ព័ន្ធធនាគារ និងធនាគារបានអនុវត្ត ស.រ.ហ.អ.ក 9 ចាប់ពីថ្ងៃទី 1 ខែ មករា ឆ្នាំ 2018។

ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យដែលបណ្តាលមកពីការអនុវត្ត ស.រ.ហ.អ.ក 9 ត្រូវបានអនុវត្តជាទូទៅដោយធនាគារនាពេលក្រោយ លើកលែងតែចំណុចដែលបានពិពណ៌នាខាងក្រោម។

- ការវាយតម្លៃខាងក្រោម ត្រូវបានធ្វើឡើងដោយផ្អែកលើដំណើរហេតុ និងកាលៈទេសៈដែលមានស្រាប់ នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។
 - ការកំណត់ចំពោះគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានកាន់កាប់
 - ការកំណត់ថាតើលក្ខខណ្ឌកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ បង្កើតឲ្យមានលំហូរទឹកប្រាក់ដែលជាការទូទាត់សងប្រាក់ដើម និងការប្រាក់ ទៅលើចំនួនទឹកប្រាក់ដែលនៅសល់
 - ការកំណត់នូវការវិនិយោគមូលធន ដែលមិនសម្រាប់យកមកធ្វើការជួញដូរជា FVOCI និង
- ប្រសិនបើការវិនិយោគបំណុលមានហានិភ័យឥណទានទាបនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 សម្ព័ន្ធធនាគារ និងធនាគារបានសន្មតថាហានិភ័យឥណទានលើទ្រព្យសកម្មមិនមានការកើនឡើងជាសារវន្តទេ ចាប់តាំងពីការទទួលស្គាល់ដំបូង ។

ផលប៉ះពាល់ដែលកើតឡើងពីការអនុវត្ត ស.រ.ហ.អ.ក 9 រួមទាំងផលប៉ះពាល់លើពន្ធ ត្រូវបានពិពណ៌នា ដូចខាងក្រោម ។

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ

ក្រោម ស.រ.ហ.អ.ក 9 ទ្រព្យសកម្មហិរញ្ញវត្ថុត្រូវបានចាត់ថ្នាក់តាមប្រភេទដូចខាងក្រោម៖ វាស់វែងតាមរំលស់ ថ្លៃដើម FVOCI - ឧបករណ៍បំណុល FVOCI - ឧបករណ៍មូលធន ឬ FVTPL ។ ការចាត់ចំណាត់ថ្នាក់ ទ្រព្យសកម្មហិរញ្ញវត្ថុក្រោម ស.រ.ហ.អ.ក 9 ដែលជាទូទៅគឺផ្អែកលើគំរូអាជីវកម្មដែលទ្រព្យសកម្មហិរញ្ញវត្ថុ ត្រូវបានគ្រប់គ្រង និងលក្ខណៈនៃលំហូរទឹកប្រាក់តាមកិច្ចសន្យា ។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)

សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

សម្រាប់ការពន្យល់អំពីវិធីដែលសម្ព័ន្ធធនាគារ និងធនាគារធ្វើការចាត់ថ្នាក់ និងវាស់វែងទ្រព្យសកម្មហិរញ្ញវត្ថុ និងចំណេញ និងខាតដែលពាក់ព័ន្ធក្រោម ស.រ.ហ.អ.ក 9 សូមមើលកំណត់សម្គាល់ 35គ (ii) ។

តារាងខាងក្រោម និងកំណត់សម្គាល់ដែលភ្ជាប់មកជាមួយខាងក្រោមពន្យល់ពីប្រភេទនៃការវាស់វែងដំបូងនៅក្រោមស្តង់ដារពីមុន និងប្រភេទប្រភេទនៃការវាស់វែងថ្មីក្រោម ស.រ.ហ.អ.ក 9 សម្រាប់ថ្នាក់នីមួយៗ នៃទ្រព្យសកម្មហិរញ្ញវត្ថុរបស់សម្ព័ន្ធធនាគារ និងធនាគារនាថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 និងថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018។

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.ទ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

				ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ 2018	
	កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	101,750,297	101,569,952	84,374,983	84,374,983
ប្រាក់បញ្ញើជាមួយធនាគារនានា							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	-	-	1,200,000	1,200,000
ការវិនិយោគតាម FVOCI		FVOCI	FVOCI	297,767	297,767	340,968	340,968
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	(ខ)	តម្លៃយោង	រំលស់ថ្លៃដើម	316,408,637	308,355,913	315,424,198	311,150,749
ទ្រព្យសកម្មផ្សេងៗ		ថ្លៃដើម	រំលស់ថ្លៃដើម	6,270,533	4,936,544	4,922,910	3,685,889
				424,727,234	415,160,176	406,263,059	400,752,589
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)							
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ពាន់រៀល – កំណត់សម្គាល់ ៥)				1,714,623,844	1,676,001,631	1,640,083,969	1,617,838,202

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូររបស់ ស.រ.ហ.ទ.អ.ក.(ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

	កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ 2018	
				ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	279,512,580	281,825,623	331,025,641	332,897,354
ប្រាក់បញ្ញើរបស់ធនាគារនានា	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	5,994,194	5,999,804	4,157,934	4,161,729
ប្រាក់កម្ចីរយៈពេលខ្លី	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	122,565,440	122,649,747	53,232,689	53,254,852
បំណុលបន្ទាប់បន្សំ	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	29,000,000	29,098,482	29,000,000	29,212,458
បំណុលផ្សេងៗ	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	23,636,692	21,189,045	23,118,586	21,038,618
				460,708,906	460,762,701	440,534,850	440,565,011
បំណុលហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)							
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល – កំណត់សម្គាល់ 5)				1,859,881,854	1,860,099,024	1,778,439,189	1,778,560,949

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ប.ទ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

				ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ 2018	
	កំណត់ សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំ បូងក្រោមស្តង់ដារពី មុន	តម្លៃយោងថ្មី ក្រោម ស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំ បូងក្រោមស្តង់ដារពី មុន	តម្លៃយោងថ្មី ក្រោម ស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំ បូងក្រោមស្តង់ដារពី មុន	តម្លៃយោងថ្មី ក្រោម ស.រ.ទ.ហ.អ.ក 9
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ							
ទ្រព្យសកម្មហិរញ្ញវត្ថុ							
សាច់ប្រាក់ និងសាច់ប្រាក់សមមូល							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	101,471,969	101,291,624	83,548,514	83,548,514
ប្រាក់បញ្ញើជាមួយធនាគារនានា							
(ចាត់ថ្នាក់ឡើងវិញ)	(ក)	ថ្លៃដើម	រំលស់ថ្លៃដើម	-	-	1,200,000	1,200,000
វិនិយោគតាម FVOCI		FVOCI	FVOCI	298,257	298,257	341,458	341,458
ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន	(ខ)	តម្លៃយោង	រំលស់ថ្លៃដើម	316,408,637	308,355,913	315,424,198	311,150,749
ទ្រព្យសកម្មផ្សេងៗ	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	5,269,333	3,935,344	4,918,055	3,681,034
				423,448,196	413,881,138	405,432,225	399,921,755
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)							
				1,709,460,367	1,670,838,154	1,636,729,892	1,614,484,125
ទ្រព្យសកម្មហិរញ្ញវត្ថុសរុប (ពាន់រៀល – កំណត់សម្គាល់ ៥)							

ធនាគារ សហពាណិជ្ជ ក.អ. និងក្រុមហ៊ុនបុត្រសម្ព័ន្ធ

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ (ត)
សម្រាប់ការិយបរិច្ឆេទដែលបានបញ្ចប់ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ទ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

១. ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

	កំណត់សម្គាល់	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018		ថ្ងៃទី 31 ខែ ធ្នូ 2018	
				ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9	ការធ្វើចំណាត់ថ្នាក់ដំបូងក្រោមស្តង់ដារពីមុន	តម្លៃយោងថ្មី ក្រោមស.រ.ទ.ហ.អ.ក 9
				ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ធនាគារ							
បំណុលហិរញ្ញវត្ថុ							
ប្រាក់បញ្ញើរបស់អតិថិជន	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	280,481,084	282,794,127	333,263,250	335,134,963
ប្រាក់បញ្ញើរបស់ធនាគារនានា	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	5,994,194	5,999,804	4,157,934	4,161,729
ប្រាក់កម្ចីរយៈពេលខ្លី	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	110,549,757	110,634,063	41,205,882	322,089
បំណុលបន្ទាប់បន្សំ	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	29,000,000	29,098,482	29,000,000	41,228,045
បំណុលផ្សេងៗ	(គ)	ថ្លៃដើម	រំលស់ថ្លៃដើម	23,703,277	21,201,836	22,673,095	20,562,966
បំណុលហិរញ្ញវត្ថុសរុប (ដុល្លារអាមេរិក)				449,728,312	449,728,312	430,300,161	401,409,792
បំណុលហិរញ្ញវត្ថុសរុប (ពាន់រៀល – កំណត់សម្គាល់ 5)				1,815,553,196	1,815,553,196	1,815,553,196	1,737,121,750

36. ការពន្យល់អំពីការផ្លាស់ប្តូរនៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(i). ការធ្វើចំណាត់ថ្នាក់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

- (ក) ដើម្បីបញ្ជាក់ទៅតាមការបង្ហាញបច្ចុប្បន្នភាព សាច់ប្រាក់ក្នុងដៃ សមតុល្យនៅធនាគារជាតិនៃកម្ពុជា សមតុល្យនៅធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុនានា ត្រូវបានចាត់ថ្នាក់ជាសាច់ប្រាក់ និងសាច់ប្រាក់សមមូល និងប្រាក់តម្កល់តាមច្បាប់ ដែលពីមុនត្រូវបានធ្វើការវាស់វែងតាមថ្លៃដើម ហើយឥឡូវតាមរំលស់ថ្លៃដើម ។
- (ខ) ឥណទាន និងបុរេប្រទានផ្តល់ដល់អតិថិជន ត្រូវបានចាត់ថ្នាក់ជាឥណទាន និងគណនីត្រូវទទួលនៅក្រោមស្តង់ដារពីមុន ហើយត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើម ។ យោងតាមនិយ័តកម្មក្នុង ក(ii) និង ក(iii) ខាងក្រោម ។
- (គ) នៅក្រោមស្តង់ដារពីមុន បំណុលហិរញ្ញវត្ថុដែលត្រូវបានចាត់ថ្នាក់តាមថ្លៃដើម ឥឡូវត្រូវបានចាត់ថ្នាក់តាមរំលស់ថ្លៃដើមជំនួសវិញ ។ យោងតាមនិយ័តកម្មក្នុង ក(iii) ខាងក្រោម ។

(ii). ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ

ស.រ.ហ.អ.ក 9 ជំនួសឱ្យគំរូស្តង់ដារពីមុន “ការខាតបង់ដែលបានកើតឡើង” ជាមួយនឹងគំរូ “ការរំពឹងទុកឥណទានខាតបង់” (ECL) ។ គំរូនៃឱនភាពនៃតម្លៃថ្មី អនុវត្តចំពោះទ្រព្យសកម្មហិរញ្ញវត្ថុដែលត្រូវបានវាស់វែងតាមរំលស់ថ្លៃដើម (ទ្រព្យសកម្មកិច្ចសន្យា) ការវិនិយោគបំណុលនៅ FVOCI និងកិច្ចសន្យាធានាលើក្រុមហិរញ្ញវត្ថុ ប៉ុន្តែមិនត្រូវបានសម្រាប់ធ្វើការវិនិយោគមូលធនទេ ។

ការអនុវត្តនូវតម្រូវការឱនភាពនៃតម្លៃតាម ស.រ.ហ.អ.ក 9 នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 បង្កើតឱ្យមានសំវិធានធនសម្រាប់ឱនភាពនៃតម្លៃដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
សម្ព័ន្ធធនាគារ និងធនាគារ		
សំវិធានធនខាតបង់នៅថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ក្រោមស្តង់ដារពីមុន	(15,518,465)	(13,951,779)
ការបន្ថែមសំវិធានធនបានទទួលស្គាល់នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 លើ៖		
ឥណទាន និង បុរេប្រទាន	(8,371,852)	(4,907,691)
ការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃ ស.រ.ហ.អ.ក – ដុល្លារអាមេរិក	<u>(23,890,317)</u>	<u>(18,859,470)</u>
ការខាតបង់សំវិធានធនលើឱនភាពនៃតម្លៃ ស.រ.ហ.អ.ក (ពាន់រៀល – កំណត់សម្គាល់ 5)	<u>(96,445,210)</u>	<u>(311,150,749)</u>

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.ទ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(ii). ឱនភាពនៃតម្លៃនៃទ្រព្យសកម្មហិរញ្ញវត្ថុ (ត)

សំវិធានធនខាតបង់លើទ្រព្យសកម្មហិរញ្ញវត្ថុ ដែលបានវាស់វែងតាមរំលស់ថ្លៃដើម ត្រូវបានកាត់កងពីតម្លៃយោងដុលនៃទ្រព្យសកម្មនោះ ។

ព័ត៌មានបន្ថែមអំពីវិធីសាស្ត្រដែលសម្ព័ន្ធនាយក និងធនាគារប្រើសម្រាប់វាស់វែង ឱនភាពនៃតម្លៃលើសំវិធានធន ត្រូវបានពិពណ៌នានៅក្នុងកំណត់សម្គាល់ 342 ។

(iii). ការប្រាក់

នៅក្រោមស្តង់ដារពីមុន កម្រៃដែលជាផ្នែកមួយនៃទ្រព្យសកម្ម និងបំណុលហិរញ្ញវត្ថុ មិនត្រូវបានបញ្ចូលជាអត្រាការប្រាក់ប្រសិទ្ធភាពនោះទេ ហើយត្រូវបានទទួលស្គាល់ថាជា ចំណូលនៅពេលប្រតិបត្តិការកើតឡើង ។ លើសពីនេះទៅទៀត ការទទួលស្គាល់ចំណូលការប្រាក់ ត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការ ។

នៅក្រោម ស.រ.ហ.ទ.អ.ក ទ្រព្យសកម្មហិរញ្ញវត្ថុ ឬបំណុលហិរញ្ញវត្ថុ ត្រូវបានវាស់វែងដំបូងតាមតម្លៃសមស្រប (សម្រាប់ឧបករណ៍ដែលមិនមែនវាស់វែងតាមតម្លៃសមស្របតាមរយៈចំណេញ ឬខាត (“FVTPL”)) បូកនឹងថ្លៃដើមប្រតិបត្តិការ ដែលកើតមកពីការទិញ ឬលក់ ទ្រព្យ និងបំណុលទាំងនោះ ។ ការទទួលស្គាល់ចំណូលការប្រាក់ ត្រូវបានផ្អាកនៅពេលដែលឥណទានមិនដំណើរការ ។

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ដុល្លារអាមេរិក	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018 ដុល្លារអាមេរិក
សម្ព័ន្ធនាយកនិងធនាគារ		
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
ការថយចុះនៃឥណទាន និងបុរេប្រទាន	(1,014,861)	(1,328,881)
ប៉ះពាល់ពន្ធដែលពាក់ព័ន្ធ	202,972	265,776
និយ័តភាពលើប្រាក់ចំណេញរក្សាទុក - ដុល្លារអាមេរិក	(811,889)	(1,063,105)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល- កំណត់សម្គាល់ 5)	(3,277,596)	(4,271,556)

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iii). ការប្រាក់ (ត)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖ (ត)

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
ដុល្លារអាមេរិក

សម្ព័ន្ធធនាគារនិងធនាគារ

របាយការណ៍លទ្ធផលស្តីពី

ការកើនឡើងនៃចំណូលការប្រាក់	1,213,294
ការថយចុះនៃចំណូលពីកម្រៃ និងជើងសារ	(801,212)
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ - ដុល្លារអាមេរិក	412,082
យ័តភាពមុនពន្ធលើប្រាក់ចំណេញ (ពាន់រៀល-កំណត់សម្គាល់ 5)	1,666,872

(iv). ផលប៉ះពាល់នៃអន្តរកាលលើមូលធន

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.រ.ហ.អ.ក 9 ប្រាក់ចំណេញរក្សាទុកនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ។

សម្ព័ន្ធធនាគារ	ផលប៉ះពាល់នៃការអនុវត្ត ស.រ.ហ.អ.ក 9 ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល (កំណត់សម្គាល់ 5)
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាគ្រោមស្តង់ដារពីមុន (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017)	(33,628,726)	(135,759,167)
ការវាស់វែងឡើងវិញតាមរំលស់ថ្លៃដើមគ្រោម ស.រ.ហ.អ.ក 9	(1,014,861)	(4,105,113)
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់គ្រោម ស.រ.ហ.អ.ក 9	(8,782,546)	(35,525,399)
ការវាស់វែងឡើងវិញតាមរំលស់ប្រាក់បញ្ញើជាមួយធនាគារនានា	(180,345)	(729,496)
ពន្ធដែលពាក់ព័ន្ធ	2,195,001	8,878,779
ភាពលំអៀងពីការប្តូររូបិយប័ណ្ណ	-	(269,028)
សមតុល្យដើមគ្រាគ្រោម ស.រ.ហ.អ.ក 9 (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)	(41,411,477)	(167,509,424)

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក (ត)

ក. ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ (ត)

(iv). ផលប៉ះពាល់នៃអន្តរកាលលើមូលធន (ត)

តារាងខាងក្រោមសង្ខេបអំពីផលប៉ះពាល់ (ដកពន្ធ) នៃការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក 9 ប្រាក់ចំណេញរក្សាទុកនៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 (ត) ។

ធនាគារ	ផលប៉ះពាល់នៃការអនុវត្ត ស.វ.ហ.អ.ក 9 ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	
	ដុល្លារអាមេរិក	ពាន់រៀល
ប្រាក់ចំណេញរក្សាទុក		
សមតុល្យចុងគ្រាគ្រោមស្តង់ដារពីមុន (ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2017)	(33,905,459)	(136,876,338)
ការវាស់វែងឡើងវិញតាមរំលស់ថ្លៃដើមក្រោម ស.វ.ហ.អ.ក 9	(1,014,861)	(4,105,113)
ការទទួលស្គាល់ឥណទានរំពឹងថានឹងបាត់បង់ក្រោម ស.វ.ហ.អ.ក 9	(8,782,546)	(35,525,399)
ការវាស់វែងឡើងវិញតាមរំលស់ប្រាក់បញ្ញើជាមួយធនាគារនានា	(180,345)	(729,496)
ពន្ធដែលពាក់ព័ន្ធ	2,195,001	8,878,779
ភាពលំអៀងពីការប្តូររូបិយប័ណ្ណ	-	(271,242)
សមតុល្យដើមគ្រាគ្រោម ស.វ.ហ.អ.ក 9 (ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018)	<u>(41,688,210)</u>	<u>(168,628,809)</u>

ខ. ភតិសន្យា

កាលពីមុន សម្ព័ន្ធធនាគារ និងធនាគារបានចាត់ថ្នាក់ភតិសន្យាជាកិច្ចសន្យាជួលប្រតិបត្តិការ ឬ ហិរញ្ញវត្ថុដោយផ្អែកលើការវាយតម្លៃរបស់ខ្លួនថាតើកិច្ចសន្យាជួលនោះ

បានផ្ទេរនូវហានិភ័យនិងផលប្រយោជន៍ជាសារវន្តនូវភាពជាម្ចាស់នៃទ្រព្យដល់ធនាគារ ។ ក្រោម ស.វ.ហ.អ.ក 16 ធនាគារទទួលស្គាល់សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុលភតិសន្យាចំពោះកិច្ចសន្យាជួលការិយាល័យសាខា និងការិយាល័យ ឧទាហរណ៍ កិច្ចសន្យាជួលទាំងនេះមានលើតារាងតុល្យការ។

សម្ព័ន្ធធនាគារ និងធនាគារបានជួលការិយាល័យមួយចំនួនក្រោមភតិសន្យាហិរញ្ញវត្ថុ។ ទាំងនេះត្រូវបានចាត់ថ្នាក់ជាភតិសន្យាហិរញ្ញវត្ថុក្រោម ស.គ.អ.ក 17 ។ តម្លៃយោងនៃសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម និងបំណុល ភតិសន្យា នៅថ្ងៃទី 1 ខែ មករា ឆ្នាំ 2018 ត្រូវបានកំណត់តាមតម្លៃយោងនៃទ្រព្យសកម្មភតិសន្យា និងបំណុលភតិសន្យាក្រោមស.គ.អ.ក 17 តាមមុនកាលបរិច្ឆេទ។

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.ទ.អ.ក (ត)

ខ. ភតិសន្យា (ត)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម៖

សម្ព័ន្ធធនាគារ	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
	ដុល្លារអាមេរិក	ដុល្លារអាមេរិក
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	3,290,218	2,904,141
ពន្ធពន្យារជាទ្រព្យសកម្ម	71,380	84,279
បំណុលភតិសន្យា	(3,647,117)	(3,325,536)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក - ដុល្លារអាមេរិក	(285,519)	(337,116)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល-កំណត់សម្គាល់ ៥)	(1,152,640)	(1,354,532)
របាយការណ៍លទ្ធផលសម្រាប់		
រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម		(386,077)
ការចំណាយលើការជួល		393,287
និយ័តភាពមុនពន្ធលើប្រាក់ចំណេញ - ដុល្លារអាមេរិក		7,210
យ័តភាពមុនពន្ធលើប្រាក់ចំណេញ (ពាន់រៀល-កំណត់សម្គាល់ ៥)		29,164
ធនាគារ		
របាយការណ៍ស្ថានភាពហិរញ្ញវត្ថុ		
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	8,558,833	7,864,268
ពន្ធពន្យារជាទ្រព្យសកម្ម	82,139	427,203
បំណុលភតិសន្យា	(8,969,527)	(10,000,282)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក - ដុល្លារអាមេរិក	(328,555)	(1,708,811)
និយ័តភាពលើប្រាក់ចំណេញរក្សាទុក (ពាន់រៀល-កំណត់សម្គាល់ ៥)	(1,326,377)	(6,898,470)

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.ទ.អ.ក (ត)

ខ. ភតិសន្យា (ត)

ផលប៉ះពាល់ដែលកើតឡើងពីការផ្លាស់ប្តូរត្រូវបានសង្ខេបដូចខាងក្រោម (ត)៖

ធនាគារ

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
ដុល្លារអាមេរិក

របាយការណ៍លទ្ធផលសកម្មភាពរបាយការណ៍

រំលស់លើសិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

(694,565)

ការចំណាយលើការជួល

1,074,313

និយ័តភាពមុនពន្ធលើប្រាក់ចំណេញ - ដុល្លារអាមេរិក

379,748

និយ័តភាពមុនពន្ធលើប្រាក់ចំណេញ (ពាន់រៀល-កំណត់សម្គាល់ 5)

1,536,081

គ. ពន្ធលើប្រាក់ចំណេញ

ការផ្លាស់ប្តូរខាងលើដែលបានថយចុះ (កើនឡើង) លើពន្ធពន្យារជាទ្រព្យសកម្ម / បំណុលមានដូចខាងក្រោម៖

ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018

ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018

សម្ព័ន្ធធនាគារ

ដុល្លារអាមេរិក

ដុល្លារអាមេរិក

ឱនភាពនៃតម្លៃលើសំវិធានធន

1,674,370

1,952,303

សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម

1,711,767

1,572,854

ឱនភាពនៃតម្លៃលើប្រាក់បញ្ញើជាមួយធនាគារនានា

36,069

-

បំណុលភតិសន្យា

(1,793,905)

(1,663,986)

ថ្លៃសេវាពីប្រាក់កម្ចី

(202,972)

(265,776)

ផ្សេងៗ

769,672

(3,824)

កើនឡើងពន្ធពន្យារជាទ្រព្យសកម្ម - ដុល្លារអាមេរិក

2,195,001

1,591,571

**កើនឡើងពន្ធពន្យារជាទ្រព្យសកម្ម (ពាន់រៀល-
កំណត់សម្គាល់ 5)**

8,878,779

6,437,905

36. ការពន្យល់អំពីការផ្លាស់ប្តូរទៅ ស.វ.ហ.អ.ក (ត)

គ. ពន្ធលើប្រាក់ចំណេញ

ការផ្លាស់ប្តូរខាងលើដែលបានថយចុះ (កើនឡើង) លើពន្ធពន្យារជាទ្រព្យសកម្ម / បំណុលមានដូចខាងក្រោម៖

	ថ្ងៃទី 1 ខែ មករា ឆ្នាំ 2018	ថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2018
ធនាគារ	ដុល្លារអាមេរិក	ដុល្លារអាមេរិក
ឱនភាពនៃតម្លៃលើសំវិធានធន	1,674,370	1,952,303
សិទ្ធិប្រើប្រាស់ទ្រព្យសកម្ម	1,711,767	1,572,854
ឱនភាពនៃតម្លៃលើប្រាក់បញ្ញើជាមួយធនាគារនានា	36,069	-
បំណុលភតិសន្យា	(1,793,905)	(1,663,986)
ថ្លៃសេវាពីប្រាក់កម្ចី	(202,972)	(265,776)
ផ្សេងៗ	769,672	(3,824)
កើនឡើងពន្ធពន្យារជាទ្រព្យសកម្ម - ដុល្លារអាមេរិក	2,195,001	1,591,571
កើនឡើងពន្ធពន្យារជាទ្រព្យសកម្ម (ពាន់រៀល-កំណត់សម្គាល់ ៥)	8,861,219	6,394,932

និយ័តភាពជាសាវត្ថុចំពោះរបាយការណ៍លំហូរទឹកប្រាក់សម្រាប់ឆ្នាំ 2018

របាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញក្រោម ស.វ.ហ.អ.ក គឺស្រដៀងទៅនឹងរបាយការណ៍លំហូរទឹកប្រាក់ដែលបានបង្ហាញជាសាវត្ថុនៅក្រោមស្តង់ដារពីមុន ។

37. ព្រឹត្តិការណ៍ក្រោយកាលបរិច្ឆេទរាយការណ៍

ការបាត់បង់ឥណទានរំពឹងទុកនាថ្ងៃទី 31 ខែ ធ្នូ ឆ្នាំ 2019 ត្រូវបានប៉ាន់ស្មានដោយផ្អែកលើស្ថានភាពសេដ្ឋកិច្ចដែលបានព្យាករណ៍នាកាលបរិច្ឆេទនោះ ។ បន្ទាប់ពីការវិវិច្ឆេទរាយការណ៍ មានការផ្ទុះឡើងនៃវិស័យកសិកម្ម បានរីករាលដាលនៅប្រទេសចិន កម្ពុជា និងបណ្តាប្រទេសដទៃទៀត ដែលបង្កឱ្យមានការរំខានដល់សកម្មភាពអាជីវកម្ម និងសេដ្ឋកិច្ច ។ ផលប៉ះពាល់លើកំណើននៃផលិតផលក្នុងស្រុក និងសូចនាករសំខាន់ៗផ្សេងៗ នឹងត្រូវបានពិចារណាក្នុងការកំណត់ភាពធ្ងន់ធ្ងរ និងភាពដែលអាចទៅរួចនៃការធ្លាក់ចុះនៃស្ថានភាពសេដ្ឋកិច្ចដែលនឹងត្រូវបានប្រើប្រាស់ក្នុងការប៉ាន់ប្រមាណការខាតបង់ឥណទានរំពឹងទុកនៃស.វ.ហ.អ.ក 9 ក្នុងឆ្នាំ 2020 ។

៩. សេវាកម្ម និង ផលិតផល

សេវាកម្មធនាគារសំរាប់ពាណិជ្ជកម្ម

- សេវាឥណទានមានកាលកំណត់
- សេវាហិរញ្ញវត្ថុលើដើមទុនបង្វិល
- គណនីមូលបត្រជំនួញ
- គណនីដាក់តំកល់ប្រាក់បញ្ញើ
- សេវាបើកប្រាក់បៀវត្ស
- សេវាកម្មទទួលប្រតិបត្តិការប័ណ្ណឥណទាន

សេវាកម្មធនាគារបុគ្គល

- គណនីបញ្ញើសំចៃ
- គណនីបញ្ញើតាមតម្រូវការ
- គណនីមានកាលកំណត់
- កម្ចីទិញផ្ទះ
- ប័ណ្ណឥណទាន
- សេវាកម្មធនាគារតាមអ៊ីនធឺណិត
- សេវា ATM

សេវាកម្មធនាគារអន្តរជាតិ

- សេវាផ្ទេរប្រាក់
- សេវាហិរញ្ញប្បទានពាណិជ្ជកម្ម
- សេវាលិខិតឥណទាន នាំចេញ&នាំចូល
- សេវាកម្មការប្រមូលឯកសារ D/P & D/A
- សេវាលិខិតធានា & លិខិតឥណទានអចិន្ត្រៃយ៍
- សេវាមូលប្បទានប័ត្រអប្បហា
- សេវាឥណទានពាណិជ្ជកម្ម

១០. ព័ត៌មានទំនាក់ទំនង

- **ទីស្នាក់ការកណ្តាល**

E.SUN Tower លេខ ៤៤១ មហាវិថីព្រះមុនីវង្ស សង្កាត់បឹងព្រលិត ខណ្ឌព្រះនរោត្តម

រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ: +855 23 911 313 | ទូរសារ: +855 23 998 713

info@email.ucb.com.kh | www.ucb.com.kh | SWIFT: UCBPKHPP

- **សាខាផ្សារចាស់**

UCB លេខ៦១ ផ្លូវលេខ១៣០ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ

រាជធានីភ្នំពេញ ប្រទេសកម្ពុជា

ទូរស័ព្ទ: +855 23 427 995 | ទូរសារ: +855 23 427 997

- **សាខាអូឡាំពិក**

ផ្ទះលេខ ៧៣-៧៤ ផ្លូវលេខ២៨៦ សង្កាត់អូឡាំពិក

ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 210 871 | ទូរសារ: +855 23 210 887

- **សាខាក្បាលថ្នល់**

ផ្ទះលេខ៥១៨ABC មហាវិថីព្រះមុនីវង្ស ភូមិ១២

សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 981 313 | ទូរសារ: +855 23 988 859

- **សាខាអាំងឡែតទីណង់តាល់**

ផ្ទះលេខ២៧២-២៧៦ មហាវិថីមេរ័សេទុង ភូមិ០៤

សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 971 313 | ទូរសារ: +855 23 987 458

- **សាខាទួលគោក**

ផ្ទះលេខ១១៥ ផ្លូវលេខ២៨៩ ភូមិ១៤

សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ

ទូរស័ព្ទ: +855 23 961 313 | ទូរស័ព្ទ: +855 23 982 436

- **សាខាទឹកល្អក់**

ផ្ទះលេខ៣៤២E0-3និង៣៤២F0-3 ផ្លូវលេខ១៨២ ភូមិ១០
សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 991 313 | ទូរសារ: +855 23 966 985

- **សាខាទឹកថ្លា**

ផ្ទះលេខA១២៣និងA១២៤ មហាវិថីសហព័ន្ធរុស្ស៊ី ភូមិទឹកថ្លា
សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 951 313 | ទូរសារ: +855 23 966 965

- **សាខាស្អាតចាស់**

អគារលេខ B៤១និងB៤៣ ផ្លូវលេខ៧០ សង្កាត់ស្រះចក
ខណ្ឌដូនពេញ រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 931313 | ទូរសារ: +855 23 966943

- **សាខាស្ទឹងមានជ័យ**

អគារលេខ ១៦Bនិង១៧B មហាវិថីព្រះមុនីវរ្ម័ន
សង្កាត់ស្ទឹងមានជ័យ ខណ្ឌចំការមន រាជធានីភ្នំពេញ
ទូរស័ព្ទ: +855 23 921313 | ទូរសារ: +855 23 427 997

- **សាខាសៀមរាប**

កាច់ជ្រុងផ្លូវទេពរង្សនិងផ្លូវអ៊ុំឆាយ ភូមិមណ្ឌល១
សង្កាត់ស្វាយដង្គំ ខេត្តសៀមរាប
ទូរស័ព្ទ: +855 63 963 703 | ទូរសារ: +855 63 965 178

- **សាខាព្រះសីហនុ**

អគារលេខ២៤០ វិថីឯករាជ្យ សង្កាត់លេខ២
ខណ្ឌមិត្តភាព ខេត្តព្រះសីហនុ
ទូរស័ព្ទ: +855 34-933 833 | ទូរសារ: +855 34 933 668

- សាខាបាត់ដំបង

ផ្ទះលេខ០២៧-០៣០ ផ្លូវលេខ១ ភូមិព្រែកមហាទេព
សង្កាត់ស្វាយប៉ោ ខេត្តបាត់ដំបង
ទូរស័ព្ទ: +855 53 952 552 | ទូរសារ: +855 53 952 852

- សាខាស្រុកឧត្តុង្គកណ្តាលឃុំវិហារសួគ៌

ភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌
ស្រុកឧត្តុង្គកណ្តាល ខេត្តកណ្តាល
ទូរស័ព្ទ: +855 24 900 001-4 | ទូរសារ: +855 24 900 005

UCB

ធនាគារ សហពាណិជ្ជ ក.អ

របាយការណ៍ហិរញ្ញវត្ថុ

សម្រាប់កាលបរិច្ឆេទ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩



ធនាគារ សហពាណិជ្ជ ក.អ
UNION COMMERCIAL BANK PLC.
聯合商業銀行

ធនាគារ សហពាណិជ្ជ ក.អ ទីស្នាក់ការកណ្តាល

E.SUN Tower លេខ៤៤១ មហាវិថីព្រះមុនីវង្ស

សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ

Tel: +855 23 91 1313 | Fax: +855 23 998 713

info@email.ucb.com.kh | www.ucb.com.kh |

SWIFT: UCBPKHPP

